

## CAMPUCHIA LIST

FILE_NAME	SONG_NAME	SINGER	PYCODE
490001	ឈឺចាប់បន្តិចម្តង	ព្រាប សុវត្ថិ	CCBM
490002	ស្មោះប៉ុណ្ណឹងមិនល្មម	ព្រាប សុវត្ថិ	SPML
490003	ស្ងៀមចាស់	គឹម លក្ខិណា	LC
490004	គោះទ្វារបេះដូង	ព្រាប សុវត្ថិ	KTBD
490005	ថ្មីម	ព្រាប សុវត្ថិ	T
490006	បេះដូងជាប់ដី	គឹម លក្ខិណា	BDCD
490007	ព្រាត់ចុះ	ព្រាប សុវត្ថិ	BC
490008	អង្គុយយំព្រោះស្នេហ៍បង	ម៉េង កែវពេជ្ជតា	OKYBSB
490009	ឈឺចាប់រៀងរាល់ថ្ងៃ	សុន ចន្ទា	CCRRT
490010	BELIEVE	ពៅ បញ្ញាពេជ្រ	BL
490011	ឧបសគ្គស្នេហ៍	ព្រាប សុវត្ថិ	OBSS
490012	ឆ្លងមហាសាគរស្នេហ៍	ពៅ បញ្ញាពេជ្រ	CMSKS
490013	ជួនពរឆ្នាំថ្មី	សង វាចា & ហ៊ឹម ស៊ីវន	CPCT
490014	វាចាក្រមុំ	គឹម លក្ខិណា	VCKM
490015	ឆ្នាំថ្មីស្នេហ៍ថ្មី	ព្រាប សុវត្ថិ & ម៉េង កែវពេជ្ជតា	CTST
490016	ក្មេងលេងហើយនាង	ល្ងាយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	PLHN
490017	ចូលឆ្នាំចាំជួប	ល្ងាយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	CCCC
490018	ល្ងងផ្សេងនិស្ស័យ	សង វាចា & ហ៊ឹម ស៊ីវន	CPNS
490019	វាកុំទើសទាល់	សុះ ម៉ាច & ពៅ បញ្ញាពេជ្រ	RKTT
490020	សង្ឃឹមថាបាន	ព្រាប សុវត្ថិ	STB
490021	សិរីសួស្តី	ល្ងាយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	SRSS
490022	ស្រីកន់តូចអើយ	សង វាចា & ហ៊ឹម ស៊ីវន	STTE
490023	ជំនោរមេសា	ល្ងាយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	CNMS
490024	ឡូលារឆ្នាំថ្មី	ល្ងាយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	LLCT
490025	ក្រមុំឆ្នាំថ្មី	ល្ងាយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	KMCT
490026	ចូលឆ្នាំ២៤ខេត្តក្រុង	ព្រាប សុវត្ថិ	CC24LK
490027	ស្រអែមខ្មៅស្រស់	ល្ងាយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	SOKS
490028	វាវង់ប្រពៃណី	សុះ ម៉ាច & ពៅ បញ្ញាពេជ្រ	RVBPN
490029	វាសមដូចគ្នា	ព្រាប សុវត្ថិ & ម៉េង កែវពេជ្ជតា	RSDK
490030	បងកំរាអូនកំរា	ព្រាប សុវត្ថិ & គឹម លក្ខិណា	BKROKR
490031	បណ្តាំឆ្នាំថ្មី	សុះ ម៉ាច & គឹម លក្ខិណា	BCT
490032	កំលោះកាន់សិល	សង វាចា & ហ៊ឹម ស៊ីវន	KKS
490033	កំលោះក្រមុំ	ល្ងាយ វ៉ាន់ណេត & ពៅ បញ្ញាពេជ្រ	KKM
490034	កុំភ្លេចអ្នកមានគុណ	ល្ងាយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	KPNMK
490035	វាលេងឆ្នាំថ្មី	ព្រាប សុវត្ថិ & ម៉េង កែវពេជ្ជតា	RLCT
490036	លាក់កន្សែង	សុះ ម៉ាច & ពៅ បញ្ញាពេជ្រ	LK
490037	ចិត្តព្រៃផ្សៃ	ព្រាប សុវត្ថិ	CPP
490038	ទឹកភ្នែកឯកឯង	គឹម លក្ខិណា	TPEE
490039	រញ្ជួយចិត្តស្នេហ៍	ព្រាប សុវត្ថិ	PCS
490040	ដែនបេះដូង	គឹម លក្ខិណា	DBD
490041	រូបអូននេះហើយ	ព្រាប សុវត្ថិ	RONH
490042	បេះដូងជាប់ព្រាញ	ព្រាប សុវត្ថិ	BDCP

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
490043	I HAVE YOU TO BE WITH	ពៅ បញ្ញាពៅជ្រ	IHYTBW
490044	អំនួតស្នេហ៍	គឹម លក្ខិណា	ONS
490045	ចំណងដួងចិត្ត	ព្រាប សុវត្ថិ	CNDC
490046	ស្រលាញ់បងមិនខ្លាចឈឺចាប់	គឹម លក្ខិណា	SBMKCC
490047	អូនបានរថយន្តភ្លេចម៉ូតូបង	ព្រាប សុវត្ថិ	OBRPMB
490048	ភ្លៀងទឹកភ្នែក	ម៉េង កែវពេជ្ជតា	PTP
490049	ប្រយោគចុកឈាម	ព្រាប សុវត្ថិ	BCC
490050	មិនមែនបង	ព្រាប សុវត្ថិ	MMB
490051	លំបាកតែឯង	ព្រាប សុវត្ថិ	LBTE
490052	តស៊ូដើម្បីអូន	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	TDO
490053	កុំយកក្រដាសខ្ពស់ភ្លើង	គឹម លក្ខិណា	KKKP
490054	គេចពីស្នេហ៍	ព្រាប សុវត្ថិ	KPS
490055	បទភ្លេងស្នេហ៍កែវទំនុក	គឹម លក្ខិណា	BPSKTN
490056	ចាក់សោរលើដួងត្រឹមអូន	ព្រាប សុវត្ថិ	CBTO
490057	ពាក្យលាមុតស្រួចដូចមុខព្រាញ	ព្រាប សុវត្ថិ	BSSDMP
490058	អូនស្ថិតក្នុងកែវភ្នែកបង	ណុប បាយ័ន	OSKKPB
490059	ALWAYS MAKE ME CRY	ពៅ បញ្ញាពៅជ្រ	AWMMC
490060	រិមានស្នេហ៍ក្នុងលើដួង	ម៉េង កែវពេជ្ជតា	VMSKBD
490061	ភ្លេចសន្យាសាយ័ណ្ណ	ព្រាប សុវត្ថិ	PSSY
490062	ផលសាដួងចិត្ត	ព្រាប សុវត្ថិ	CSDC
490063	នឹកស្រុកនឹកស្រែ	ហ៊ឹម ស៊ីវន	NSNS
490064	បើកសៀវភៅឃើញស្នេហ៍	ព្រាប សុវត្ថិ	BSKS
490065	លា	គឹម លក្ខិណា	L
490066	សន្យាស្រុកស្រែ	ព្រាប សុវត្ថិ	SSS
490067	ម្ចាស់ស្និទ្ធប្រែចិត្ត	ព្រាប សុវត្ថិ	MSBC
490068	ម្តប់រាំងម្តប់ចិត្ត	ហ៊ឹម ស៊ីវន	MRMC
490069	ស្នេហ៍ក្មេងចិត្តក្មេង	ព្រាប សុវត្ថិ	SKCK
490070	លេបបានខ្នាក់បាន	ព្រាប សុវត្ថិ	LBKB
490071	ស្តាប់លេខដួងបងផង	ព្រាប សុវត្ថិ	SBDBP
490072	ស្តាប់លេខដួងអូនផង	ពៅជ្រ សោភា	SBDOP
490073	ដើម្បីអ្វីទៅអូន	សាពួន មិដាដា	DATO
490074	គ្រប់យ៉ាងដើម្បីអូន	សាពួន មិដាដា	KYDO
490075	ឈប់កំដរការឈឺចាប់	ណុប បាយ័ន	CKDKCC
490076	រស្មីភ្លើងទៀន៣៦៥ដើម	ណុប បាយ័ន	RPT365D
490077	លេខដួងកតញ	គឹម លក្ខិណា	BBKTJ
490078	គូគាប់ស្នេហ៍	គឹម លក្ខិណា	KKS
490079	លាគុលាបខ្មៅ	ព្រាប សុវត្ថិ	LKK
490080	ម្តងហើយម្តងទៀតនៅតែបញ្ជី	ព្រាប សុវត្ថិ	MHMTNTB
490081	ចាំទឹកភ្នែកស្អុតសិន	ព្រាប សុវត្ថិ	CTPSS
490082	ចិត្តបញ្ហា	ព្រាប សុវត្ថិ & ពៅជ្រ សោភា	CB
490083	សម្តីពិឃាត	ពៅជ្រ សោភា	SPK
490084	ហេតុផលស្នេហ៍	ព្រាប សុវត្ថិ	HPS

## CAMPUCHIA LIST

FILE_NAME	SONG_NAME	SINGER	PYCODE
490085	ម្មហ្លង	ពេជ្រ សោភា	MM
490086	សន្សើមផ្កាព្រៃ	ព្រាប សុវត្ថិ	SPP
490087	ជាក់ស្តែង	ពេជ្រ សោភា	CS
490088	មិនយោងនឹងស្នេហា	ព្រាប សុវត្ថិ	MYS
490089	ស្រលាញ់ណាស់	ណុប បាយ័ន	SN
490090	នឹកអូន	ណុប បាយ័ន	NO
490091	ជ្រុលពេកហើយ	ព្រាប សុវត្ថិ	CPH
490092	ម្នែកម្នឹកម្នាក់	ព្រាប សុវត្ថិ & ពេជ្រ សោភា	MMM
490093	មិនចំណាយចិត្ត	គឹម លក្ខិណា	MCC
490094	សប្បាយ សប្បាយ	ព្រាប សុវត្ថិ & ពេជ្រ សោភា	SS
490095	បេះដូងចង់ស្តាប់	គឹម លក្ខិណា	BCS
490096	សុខៗមកស្នេហាបង	ណុប បាយ័ន	SMSB
490097	កុំបដិសេធខ្លួនឯង	ព្រាប សុវត្ថិ	KPKE
490098	អេអុះ	គឹម លក្ខិណា	AO
490099	ណាត់ជួបប្រាប់លា	ណុប បាយ័ន	NCBL
490100	BEAUTIFUL NIGHT	ព្រាប សុវត្ថិ & ពេជ្រ សោភា	BN
490101	សង្សារទាក់ចោល	ព្រាប សុវត្ថិ	STC
490102	យើងជាអ្នកស្រឡាតែដើរអ្នកស្រឡាដូចគ្នា	ណុប បាយ័ន	YCNSTCNSDK
490103	OH YEAH OH YE	គឹម លក្ខិណា	OYOY
490104	បើបងមានគេ	គឹម លក្ខិណា	BBMK
490105	ធ្វើចិត្តមិនបាន	ព្រាប សុវត្ថិ	TCMB
490106	សាបសូន្យដួងចិត្ត	គឹម លក្ខិណា	SSDC
490107	មិនអាចព្រម	ណុប បាយ័ន	MAP
490108	យកស្នេហាស្មោះលោះបេះដូងអូន	ព្រាប សុវត្ថិ	YSSLBDO
490109	បងយំជំនុំស្រី	ណុប បាយ័ន	BYCS
490110	កណ្តាលធម្មជាតិ	ព្រាប សុវត្ថិ	KTC
490111	ទេពធីតាមហាសង្គ្រាម	ណូយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	TTMS
490112	បំពេញខិត្តិយស	ព្រាប សុវត្ថិ & គឹម លក្ខិណា	BMDZ
490113	ក្រមុំបែកសាច់	មាស សារ៉ាន់ & ហែម សុវណ្ណ	KBS
490114	ផ្កាប្រកៀត	ណូយ វ៉ាន់ណេត & ពៅ បញ្ញាពេជ្រ	PBK
490115	សុំដែរតន់កើយ	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្រ	SDRK
490116	ចាប់ឈូងដៃពីរ	សង វ៉ាចា & ហ៊ឹម ស៊ីវន	CCDP
490117	តាលុងឆ្នាំថ្មី	សង វ៉ាចា & ហ៊ឹម ស៊ីវន	TLCT
490118	អូនវាសប្បាយ	ម៉េង កែវពេជ្រ	ORS
490119	សុំវានឹងខ្ញុំ	គឹម លក្ខិណា	SRNK
490120	ស្រីកូចដូចក្រមុំ	ណូយ វ៉ាន់ណេត & ពៅ បញ្ញាពេជ្រ	STDK
490121	ភ័ក្ត្រយវលេង	មាស សារ៉ាន់ & ហែម សុវណ្ណ	PRL
490122	ឈូងស្នេហាយើងផ្សង	សង វ៉ាចា & ហ៊ឹម ស៊ីវន	CSYP
490123	កញ្ជាម៉ាខិត្តិយស	ព្រាប សុវត្ថិ	KMDZ
490124	ក្រមុំចូលឆ្នាំ	គឹម លក្ខិណា	KCC
490125	សន្យាឆ្នាំថ្មី	សង វ៉ាចា & ហ៊ឹម ស៊ីវន	SCT
490126	ស្រីកូចដូចទាវ	ព្រាប សុវត្ថិ & ខាត សុខឃឹម	STDT

## CAMPUCHIA LIST

FILE_NAME	SONG_NAME	SINGER	PYCODE
490127	មាណវិសោភ័ណ	លូយ វ៉ាន់ណេត	MSP
490128	ស្នាមស្នែងស្នេហៈ	ម៉េង កែវពេជ្ជតា	CTSS
490129	ត្រីឆ្មារប៉េងប៉ោះ	ព្រាប សុវត្ថិ & ខាត់ សុខឃឹម	TCBB
490130	ចាំក្រោយបុណ្យចូលឆ្នាំ	វិន សាវ៉េត	CKDKCC
490131	ហេអ្នកនាង	លូយ វ៉ាន់ណេត & ពៅ បញ្ញាពេជ្រ	HNN
490132	យាយតារាឡក	មាស សាវ៉ាន់ & ហែម សុវណ្ណ	YTRL
490133	កំលោះបីនាក់	សុវត្ថិ មិដាដា វិទូ	KBN
490134	ភិស្សុវង់សុបេដូង	វិន សាវ៉េត	PVSB
490135	រាត្រីម៉ាឌីហ្សន	ព្រាប សុវត្ថិ & ភឹម លក្ខិណា	RTMDZ
490136	មេម៉ាយចាយរាង	ខាត់ សុខឃឹម	MMCR
490137	ខ្មាសណាស់	វិន សាវ៉េត	KN
490138	ជិនអើយជិន	លូយ វ៉ាន់ណេត & ពៅ បញ្ញាពេជ្រ	COC
490139	ឱ ពពេចជៀបអើយ	ព្រាប សុវត្ថិ	OBCE
490140	តម្លៃបេះដូង	លូយ វ៉ាន់ណេត	TBD
490141	កំលោះទីក្រុងក្រមុំស្រុកស្រែ	លូយ វ៉ាន់ណេត & ពៅ បញ្ញាពេជ្រ	KTKKMSS
490142	ស្នែកជឿបង	មាស សាវ៉ាន់ & ខាត់ សុខឃឹម	SCB
490143	លោកឪពុក	ព្រាប សុវត្ថិ	LO
490144	ជាប់បាក់ខ្នុបចប់ស្នេហ៍	សាពួន មិដាដា	CBDCS
490145	នាយទុនបេះដូង	ម៉េង កែវពេជ្ជតា	NTBD
490146	ស្នេហ៍គ្មានសំណូមពរ	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	SKSNP
490147	កំណូចអារម្មណ៍	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	KNAR
490148	ឈឺចាប់	ម៉េង កែវពេជ្ជតា	CC
490149	ភ្លេចក្រាកំសត់	លូយ វ៉ាន់ណេត	PKKS
490150	ថ្មមប្រលោមស្នេហ៍	លូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	TBLS
490151	បញ្ជីស្នេហា	លូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	BS
490152	បងនឹកតែអូនមួយ	លូយ វ៉ាន់ណេត	BNTOM
490153	DREAM ABOUT YOU	ពេជ្រ សោភា	DAY
490154	និយមន័យស្នេហ៍	សាពួន មិដាដា	NNS
490155	ដើម្បីបង	ពេជ្រ សោភា	DB
490156	ទឹកភ្នែកហ្នឹតា	សាពួន មិដាដា	TPG
490157	ស្លាប់ក្នុងឧទ្យានទឹកភ្នែក	ពេជ្រ សោភា	SKOTP
490158	កុំធ្វើដូចមានចិត្ត	លុប បាយាវិទូ	KTDMC
490159	ស្មានខុសបេះដូងអូន	សាពួន មិដាដា	SKBDO
490160	ចង់ប្រាប់អូនពីអារម្មណ៍បង	លុប បាយាវិទូ	CBOPARB
490161	តំណក់ទឹកភ្លៀងចម្រៀងស្នេហ៍	ពេជ្រ សោភា	DNTPCS
490162	ចងចិត្ត	សាពួន មិដាដា	CC
490163	មនុស្សស្នេហៈមនុស្សក្បត់	សាពួន មិដាដា	MSM.jpgK
490164	តម្លៃបេះដូង	ភឹម លក្ខិណា	DBD
490165	ត្រូវកាត់ចិត្តដើម្បីអាណាគតអូន	សាពួន មិដាដា	TKCDANDO
490166	អស់កែ	ព្រាប សុវត្ថិ	OK
490167	កែចិត្ត	លុប បាយាវិទូ	KC
490168	ចង្រៀងបេះដូង	ភឹម លក្ខិណា	CBD

## CAMPUCHIA LIST

FILE_NAME	SONG_NAME	SINGER	PYCODE
490169	សន្តានចិត្តខ្សែហ្វិតា	សាពួន មិដាដា	SCKG
490170	តបគុណចិត្តបង	ម៉េង កែវពេជ្ជតា	TKCB
490171	បញ្ជី	ពេជ្រ សោភា	B
490172	តាមចិត្តតាមស្នេហា	ពេជ្រ សោភា	TCTS
490173	គេចនរក	ព្រាប សុវត្ថិ	KNR
490174	ឈប់ទ្រាំ	សាពួន មិដាដា	CT
490175	បុរសម្នាក់ដែលគិតដល់អូន	សាពួន មិដាដា	BRMDKDO
490176	ជួបអ្នកមានវិបត្តិស្នេហា	គឹម លក្ខិណា	CKMVBS
490177	អធិប្បាយកកឈាម	ព្រាប សុវត្ថិ	AKC
490178	បេះដូងលើផ្ទៃទឹក	សាពួន មិដាដា	BDLPT
490179	ពុទ្ធាបងក្សត្រ	ពេជ្រ សោភា	PBK
490180	ឈប់ដេញដោល	ពេជ្រ សោភា	CDD
490181	ស្នេហាពិឃាតស្នេហា	ណុប បាយាវិទូ	SPKS
490182	រសីបបេះដូង	ព្រាប សុវត្ថិ & គឹម លក្ខិណា	RSBD
490183	កន្ត្រឹមទូកង	ព្រាប សុវត្ថិ & ខាត សុខឃឹម	KTG
490184	មកបងមក	វិន សាវ៉េត & ខាត សុខឃឹម	MBM
490185	ស្នេហាសោះកក្រោះ	វិន សាវ៉េត & ឆោម ឆរ័តុ	SSK
490186	ស្រីស្រស់ជំទើវ	ព្រាប សុវត្ថិ & ខាត សុខឃឹម	SSCT
490187	រាត្រីស្នើភ្នំពេញ	មិដាដា សាវ៉េត & សោភា បញ្ញាពេជ្រ	RSSPP
490188	កត្តិកនីកបង	ឆោម ឆរ័តុ	KNB
490189	អូនផ្តាំមកទៀត	សង វ៉ាបា & ឆោម ឆរ័តុ	OPMT
490190	ប្រពន្ធបងមួយ	សង វ៉ាបា & ឆោម ឆរ័តុ	BBY
490191	ទូរស័ព្ទចាប់អាទិ៍	វិន សាវ៉េត	TSCR
490192	បងអុំទូកទៅ	ឆោម ឆរ័តុ	BOTT
490193	ទូកយើងឈ្នះហើយ	ព្រាប សុវត្ថិ & ខាត សុខឃឹម	TYCH
490194	ប្រពន្ធផ្តួងប្តី	ឆោម ឆរ័តុ	BTB
490195	ឆែយអុំទូក	ព្រាប សុវត្ថិ	CYOT
490196	រាត្រីមនោរម្យ	ឆោម ឆរ័តុ	RMR
490197	លោកប្តីមេក្រុម	សង វ៉ាបា & ខាត សុខឃឹម	SBMK
490198	ជំនោរស្រណោះ	ឆោម ឆរ័តុ	CSN
490199	យល់ស្រមៃ	វិន សាវ៉េត & ពៅ បញ្ញាពេជ្រ	YSM
490200	ចាំទាំងអស់សង្ឃឹម	សង វ៉ាបា & ឆោម ឆរ័តុ	CTOS
490201	ចន្ទផាសាក្សិ	ឆោម ឆរ័តុ	CCS
490202	ផ្តុំលាន់លាភ្នា	វិន សាវ៉េត & ខាត សុខឃឹម	PLSK
490203	អូនក្រណាស់បង	ម៉េង កែវពេជ្ជតា	OKNB
490204	បងស្តុមអស់ហើយ	ឆ្លងដែន	BSOH
490205	ឱ ក្តីស្នេហា	ម៉េង កែវពេជ្ជតា	OKS
490206	បុប្ផាក្រុងកែប	ណូយ វ៉ាន់ណេត	BKK
490207	ឆ្នាំងចាស់បាយឆ្ងាញ់	ម៉េង កែវពេជ្ជតា	CCBC
490208	ម្សិលមិញចាំអូនមួយជីវិត	ណូយ វ៉ាន់ណេត	MMCOMCV
490209	រថយន្តថ្មី	ហ្គា ឡាវី & ទូច ស៊ុននិច	RYT
490210	ឱត្តមស្នេហា	ណូយ វ៉ាន់ណេត	OTS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
490211	ទំនួញនាងកុលាប	ម៉េង កែវពេជ្ជតា	TNNKL
490212	កុលាបមាសបង	ណូយ វ៉ាន់ណោត	KLMB
490213	ឱ ស្នេហា	ទូច ស៊ុននិច	O S
490214	កុំភ្លេចបណ្តាំ	យស់ បូរណៈ	KPB
490215	មន្តស្នេហ៍ស្រែស្រុកយើង	ណូយ វ៉ាន់ណោត	MSSSY
490216	ស្នេហ៍របស់អូន	ទូច ស៊ុននិច	SRO
490217	ស្នេហ៍មិនហ៊ានស្និទ្ធ	ណូយ វ៉ាន់ណោត	SMHS
490218	ចិត្តដែលស្រឡាញ់	ម៉េង កែវពេជ្ជតា	CDS
490219	នឹកគ្រប់វេលា	ធីង សុន	NKV
490220	កុំអាងមានលុយ	អ៊ុន ផល & ម៉េង កែវពេជ្ជតា	KAML
490221	ថើបមួយពាន់ដង	ណូយ វ៉ាន់ណោត	TMPD
490222	ស្នេហាយើង	ទូច ស៊ុននិច	SY
490223	កោតចិត្តគ្មានមេត្តា	ណូយ វ៉ាន់ណោត	KCKM
490224	ដងព្រោះទឹកភ្នែក	ម៉េង កែវពេជ្ជតា	DCTP
490225	បងចូលដណ្តឹង	ណូយ វ៉ាន់ណោត	BCD
490226	ស្មានតែស្រស់ហើយហ្នឹង	ម៉េង កែវពេជ្ជតា	STSHN
490227	រសៀលកងក្តុំ	ស៊ុន ស៊ីសាមុត	RSKP
490228	សម្មុំស្បែកគ្រូពេទ្យ	ស៊ុន ស៊ីសាមុត & វស់ សេរីសុទ្ធា	SNKP
490229	ម្ល៉េះលាចាកទង	ស៊ុន ស៊ីសាមុត	MLCT
490230	បងនៅស្នេហ៍អូនដូចថ្ងៃមុនទេ	តារា ចោមចន្ទ	BNSODTMT
490231	សក់វែងអន្លាយ	ស៊ុន ស៊ីសាមុត	SVO
490232	ស្តាយមិនបានរាំ	វស់ សេរីសុទ្ធា	SMBR
490233	ផ្កាអ្វី?	ស៊ុន ស៊ីសាមុត & វស់ សេរីសុទ្ធា	PAV
490234	ក្លិនខ្លួននួនស្រី	ស៊ុន ស៊ីសាមុត	KKNS
490235	ពុះទ្រូង	ប៉ែន វ៉ន	PT
490236	ចម្រៀងមរណៈ	ស៊ុន ស៊ីសាមុត	CRM
490237	ជំនោរប៉ៃលិន	ប៉ែន វ៉ន	CNBL
490238	ហោរជើងខែក	ឆ្លងដែន	HCK
490239	ចម្រៀងបទភ្នែកមិនចប់	ស៊ុន ស៊ីសាមុត	CR1BTMC
490240	នឹកតែបង	ប៉ែន វ៉ន	NTB
490241	ឈប់និយាយពីរឿងស្នេហ៍	ស៊ុន ស៊ីសាមុត	CNYPRS
490242	វិទ្យានិងម៉ាស៊ីនដេស	Yos-olaraing & ប៉ែន វ៉ន	VLNMSD
490243	ទូកភ្លោក	ស៊ុន ស៊ីសាមុត	TT
490244	ទេ	ប៉ែន វ៉ន	T
490245	សម្តីមិនទៀង	ស៊ុន ស៊ីសាមុត	SMT
490246	ជឿចុះ	ស៊ុន ស៊ីសាមុត & វស់ សេរីសុទ្ធា	CC
490247	ម្ចាស់គ្បូងកណ្តៀង	វស់ សេរីសុទ្ធា	MTK
490248	ពោលអូនឃ្លាតទៅ	ស៊ុន ស៊ីសាមុត	POKT
490249	អុំទូកចូលព្រែក	ស៊ុន ស៊ីសាមុត & វស់ សេរីសុទ្ធា	OTCP
490250	កុលាបព្រៃយតាព្រហ្ម	ស៊ុន ស៊ីសាមុត	KLCTP
490251	ដប់ម៉ឺនៗ	ណូយ វ៉ាន់ណោត	DM
490252	ស្រអែមផល្លា	ណូយ វ៉ាន់ណោត	SEP

## CAMPUCHIA LIST

FILE_NAME	SONG_NAME	SINGER	PYCODE
490253	អង្ស៊ីកម្លោះទេ	ម៉េង កែវពេជ្ជតា	OMT
490254	ទឹកធ្លាក់ក្នុងជ្រោះស្នេហា	ធីង សុន	TTKCS
490255	ទឹកហូរ	ទូច ស៊ុននិច	TH
490256	ម្ចាស់អូស្រីខ្មៅ	ណូយ វ៉ាន់ណេត	MOSK
490257	ព្រួយនឹកប្រុសថ្លៃ	ម៉េង កែវពេជ្ជតា	PNBT
490258	ក្រវ៉ាន់ទងមាស	ណូយ វ៉ាន់ណេត	KVTM
490259	យំព្រោះស្តាយអូន	ម៉េង កែវពេជ្ជតា	YPSO
490260	ស្តាយដួងតារា	ធីង សុន	SDTR
490261	ស្រលាញ់ដល់ណា	ម៉េង កែវពេជ្ជតា	SDN
490262	ឱ អ្នកមាយ	អ៊ុន សុផល	ONM
490263	កុលាបក្រហម	ម៉េង កែវពេជ្ជតា	KKH
490264	ផ្កាក្រវ៉ាន់	ណូយ វ៉ាន់ណេត	PKV
490265	អេស្ប៉ាញលឿន	ធីង សុន	ASJL
490266	ចើបអូនមក	ម៉េង កែវពេជ្ជតា	TOM
490267	ថ្មមស្នេហ៍	ណូយ វ៉ាន់ណេត	TS
490268	ដោះលែងអូនទៅ	ម៉េង កែវពេជ្ជតា	DLOT
490269	សមាត្រាម្ចាស់ស្នេហ៍	ណូយ វ៉ាន់ណេត	SMTMS
490270	ទឹកហូរមិនត្រឡប់	ម៉េង កែវពេជ្ជតា	THMTL
490271	មន្តភ្លេងស្នេហាស្រុកស្រែ	ណូយ វ៉ាន់ណេត	MPSSS
490272	ផ្កាយស្នេហ៍	ម៉េង កែវពេជ្ជតា	PS
490273	អ្នកគ្រូក្រមុំ	ណូយ វ៉ាន់ណេត & អ៊ុន សុផល	NKKM
490274	ជិះស៊ីក្លូ	ហ្វារ ឡាវី	CSK
490275	កុលាបស្រី	ណូយ វ៉ាន់ណេត	KS
490276	មានតែបងក្នុងបេះដូង	ម៉េង កែវពេជ្ជតា	MTBKBD
490277	សន្យាមុនលា	ណូយ វ៉ាន់ណេត & អ៊ុន សុផល	SML
490278	កោតចិត្តគ្មានមេត្តា	ណូយ វ៉ាន់ណេត	KCKM
490279	រៀបការពេលណា	ម៉េង កែវពេជ្ជតា	RKPN
490280	រង់ចាំក្នុងពេលរំរង់	ធីង សុន	RCKPN
490281	អាហ្គោឡ	ម៉េង កែវពេជ្ជតា	AG
490282	ស្រីៗឥឡូវ	ណូយ វ៉ាន់ណេត	SIL
490283	ចាហួយនិងសង់ឡា	ណូយ វ៉ាន់ណេត & កែវពេជ្ជតា សុផល	CHNSK
490284	ទំនួញស្តេចនាគ	ណូយ វ៉ាន់ណេត	TNSN
490285	ចំអកលេងទេ	ទូច ស៊ុននិច	COLT
490286	ស្រណោះណាស់	ណូយ វ៉ាន់ណេត	SNN
490287	កំពង់ធំជុំចិត្ត	ស៊ុន ស៊ីសាមុត	KPTCRC
490288	ស្រលាញ់ប្រុសស្លូត	ប៉ែន វ៉ន	SBS
490289	លើភ្នំទ្រន់ក្អែក	ស៊ុន ស៊ីសាមុត	LPTNK
490290	កំណាព្យស្នេហ៍	ស៊ុន ស៊ីសាមុត & វ៉ាន់ សេរីសុទ្ធា	KNS
490291	មករានិងខ្ញុំ	ស៊ុន ស៊ីសាមុត	MRNK
490292	ស្មានទឹកភ្នែក	ប៉ែន វ៉ន	STP
490293	ជឿជាក់ថាមុំវិលវិញ	ស៊ុន ស៊ីសាមុត	CCTMVV
490294	មេម៉ាយសប្បាយចិត្ត	ប៉ែន វ៉ន	MMSC

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
490295	បងច្រៀងនាងយំ	ស៊ិន ស៊ីសាមុត	BCNY
490296	ភ័ព្វព្រាងវាសនា	ស៊ិន ស៊ីសាមុត & វង់ សេរីសុទ្ធា	PPVN
490297	ខ្ញុំត្រូវតែកាច	ប៉ែន វ៉ន	KTTK
490298	ព្រាត់ភ្នំសំពៅ	ស៊ិន ស៊ីសាមុត	PPSP
490299	សម្រស់កោះកុង	ស៊ិន ស៊ីសាមុត	SKK
490300	ព្រាលីមបាត់ព្រាលបដល់	វង់ សេរីសុទ្ធា	PLBPLD
490301	ចិត្តតកសង្ឃឹម	ស៊ិន ស៊ីសាមុត	CES
490302	បែកក្អមអូនហើយ	វង់ សេរីសុទ្ធា	BKOH
490303	កុំតាមបងអី	ស៊ិន ស៊ីសាមុត	KTBI
490304	ស្រលាញ់បងដល់ស្តីង	ប៉ែន វ៉ន	SBDC
490305	លាភូមិសេកសក	ស៊ិន ស៊ីសាមុត	LPSS
490306	ដួងនេត្រា	ស៊ិន ស៊ីសាមុត	DN
490307	អូនលួចស្រលាញ់	ប៉ែន វ៉ន	OLS
490308	ស្នេហ៍ក្រោមម្លប់ជ្រៃ	ប៉ែន វ៉ន	SKMC
490309	ជឿចិត្តបងចុះ	អ៊ិន យ៉េន & វង់ សេរីសុទ្ធា	CCBC
490310	ឱ ស្នេហ៍មាសបង	ស៊ិន ស៊ីសាមុត	OSMB
490311	ស្រអែមដងស្ទឹងសង្កែ	ស៊ិន ស៊ីសាមុត	SEDSS
490312	ផ្កាកប្បាស	ប៉ែន វ៉ន	PK
490313	យកគ្រឿងទៅឡាំបៀវ	ស៊ិន ស៊ីសាមុត & វង់ សេរីសុទ្ធា	YTTLB
490314	កប្បាសលាស់ខ្លី	ស៊ិន ស៊ីសាមុត	KLK
490315	មេផ្ទះលេខមួយ	វង់ សេរីសុទ្ធា	MPLM
490316	កន្សែងស្រីប៉ាក់	ស៊ិន ស៊ីសាមុត	KSP
490317	ថ្ងៃណាក៏សៅក្រី	វង់ សេរីសុទ្ធា	TNKS
490318	ដាក់ធ្មេញ	អ៊ីង ណារី & ប៉ែន វ៉ន	DT
490319	អនិច្ចាត្តវរណ៍	ស៊ិន ស៊ីសាមុត	ANPL
490320	កំលោះច្រូសចាប់	ប៉ែន វ៉ន	KLCC
490321	ខ្មៅស្រស់	ស៊ិន ស៊ីសាមុត	KS
490322	ច្រឡំហើយបង	វង់ សេរីសុទ្ធា	CLHB
490323	មួយពាន់សារភាព	ស៊ិន ស៊ីសាមុត	MPSP
490324	រាត្រីទឹកឃ្មុំ	វង់ សេរីសុទ្ធា	RTK
490325	ស្រណោះថ្ងៃការ	ស៊ិន ស៊ីសាមុត	SNTK
490326	ចាំថ្ងៃវិលវិញ	ប៉ែន វ៉ន	CTVV
490327	ស្តាយក្លិនដៃលឃ្លាត	ស៊ិន ស៊ីសាមុត	SKDK
490328	ប្រវត្តិស្នេហ៍កម្ម	វង់ សេរីសុទ្ធា	BVSK
490329	សំបុត្របងមួយ	ស៊ិន ស៊ីសាមុត	SBBM
490330	ស្នេហ៍អូននិងបង	ស៊ិន ស៊ីសាមុត & វង់ សេរីសុទ្ធា	SONB
490331	ស្រណោះភូមិដើមល្វា	ស៊ិន ស៊ីសាមុត	SNPDL
490332	ភ្នែកខូច	ស៊ិន ស៊ីសាមុត & វង់ សេរីសុទ្ធា	PK
490333	សែនឈឺចិត្ត	វង់ សេរីសុទ្ធា	SCC
490334	នឹកគ្រប់វេលា	ស៊ិន ស៊ីសាមុត	NKV
490335	ជើងមេឃពណ៌ស្វាយ	ស៊ិន ស៊ីសាមុត	CMPS
490336	ច្រឡំប្តី	ប៉ែន វ៉ន	CLB



**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
490337	បែលិនខ្ញុំអើយ	ជា សារីន	PLKE
490338	រាត្រីនៅបែលិន	ប៉ែន វ៉ន	RNBL
490339	សុំគ្រឿងផង	ថេតសម្បត្តិ & ប៉ែន វ៉ន	SCCP
490340	ព្រៃកងអស់សង្ឃឹម	សិន ស៊ីសាមុត	PEOS
490341	បណ្តាំទៅសំឡូត	វង់ សេរីសុទ្ធា	BTSL
490342	ផ្កាយព្រឹក	សិន ស៊ីសាមុត	PP
490343	សុបិន្តឃើញបង	វង់ សេរីសុទ្ធា	SBKB
490344	ដណ្តឹងកូនគេ	មាស សាម៉ន	DKK
490345	បើមាននិស្ស័យ	ប៉ែន វ៉ន	BMN
490346	កុំឆ្លើយថាទេ	សិន ស៊ីសាមុត & ប៉ែន វ៉ន	KCTT
490347	ចាក់ជូច	សិន ស៊ីសាមុត	CC
490348	ព្រាតម្រយជីវិត	វង់ សេរីសុទ្ធា	PMCV
490349	ជួបភក្តី	សិន ស៊ីសាមុត & ប៉ែន វ៉ន	CP
490350	បុប្ផាពង	សិន ស៊ីសាមុត	BPR
490351	ស្នេហ៍នៅតែស្នេហ៍	ប៉ែន វ៉ន	SNTS
490352	សែនក្រអូប	សិន ស៊ីសាមុត	SKO
490353	ស្នែកអូនលាបងហើយ	វង់ សេរីសុទ្ធា	SOLBH
490354	ស្នេហ៍គ្មានអវសាន	សិន ស៊ីសាមុត & វង់ សេរីសុទ្ធា	SKOVS
490355	ផ្ការីកក្នុងចិត្ត	សិន ស៊ីសាមុត	PRKC
490356	ស្រណោះអូនផង	ប៉ែន វ៉ន	SNOP
490357	ចង់ត្រឹមតែឃើញភ័ក្ត្រ	សិន ស៊ីសាមុត	CTTKP
490358	ស្គាល់រសជាតិស្នេហ៍	ប៉ែន វ៉ន	SRCS
490359	នឹកឃើញទាំងអស់	សិន ស៊ីសាមុត	NKTO
490360	ឈប់ស្រលាញ់អូនទៅ	វង់ សេរីសុទ្ធា	CSOT
490361	ឈប់និយាយពីរឿងស្នេហ៍	សិន ស៊ីសាមុត	CNYPRS
490362	ថ្កាញ់អូនសំរាប់បង	វង់ សេរីសុទ្ធា	TOSRB
490363	ភីពាព្រេងវាសនា	សិន ស៊ីសាមុត & វង់ សេរីសុទ្ធា	PPVN
490364	រូបអូននិងហើយ	សិន ស៊ីសាមុត	RONH
490365	សំនៀងដៃកណ្តឹងមាស	ឈួន ម៉ាឡៃ	SNRKM
490366	ទេពធីតាក្នុងសុបិន្ត	សិន ស៊ីសាមុត	TTKSB
490367	អត់បាយឱ្យស្លាប់	វង់ សេរីសុទ្ធា	OBOS
490368	ទឹកជ្រោះអនុស្សាវរីយ៍	សិន ស៊ីសាមុត & ប៉ែន វ៉ន	TCANSR
490369	ឈប់ព្រួយទៅបង	ប៉ែន វ៉ន	CPTB
490370	ស្លឹកឈើចាកមែក	សិន ស៊ីសាមុត	SCCM
490371	ស្នេហ៍បាត់សម្រស់	សិន ស៊ីសាមុត	SBS
490372	អណ្តាតបង	ប៉ែន វ៉ន	OB
490373	ថ្កាញ់អូនសំរាប់អ្នកណា	សិន ស៊ីសាមុត	TOSNN
490374	ចង់បានប្តី១០	ប៉ែន វ៉ន	CBB10
490375	ចំប៉ីស្កា	សិន ស៊ីសាមុត	CBSK
490376	សេកសោម	សិន ស៊ីសាមុត & ប៉ែន វ៉ន	SS
490377	ថ្ងៃណាមានសង្ឃឹម	សិន ស៊ីសាមុត	TNMS
490378	ប្តីក្មេង	ប៉ែន វ៉ន	BK

## CAMPUCHIA LIST

FILE_NAME	SONG_NAME	SINGER	PYCODE
490379	អូនគងដឹងខ្លួន	ស៊ិន ស៊ីសាមុត	OKDK
490380	ចាំជាតិក្រោយចុះ	វង់ សេរីសុទ្ធា	CCKC
490381	យើងពីរនាក់	ស៊ិន ស៊ីសាមុត & វង់ សេរីសុទ្ធា	YPN
490382	ផ្កាក្រពុំចាកទង	ស៊ិន ស៊ីសាមុត	PKPCT
490383	ជីវិតអ្នកនេសាទ	ឆ្លងដែន	CVNNS
490384	អូនគេងមិនលក់	ហ៊ុយ មាស	OKML
490385	ចិត្តខ្លាចចិត្ត	ស៊ិន ស៊ីសាមុត & វង់ សេរីសុទ្ធា	CKC
490386	ស្នើរវាល់ថ្ងៃ	ស៊ិន ស៊ីសាមុត	SRT
490387	បេះដូងតែមួយ	វង់ សេរីសុទ្ធា	BDTM
490388	ត្រជាក់ចិត្ត	ស៊ិន ស៊ីសាមុត & ប៉ែន វ៉ន	TCC
490389	កុលាបកោះ	ស៊ិន ស៊ីសាមុត	KLK
490390	ខ្មាស់គេណាស់	ប៉ែន វ៉ន	KKN
490391	បងខុសហើយ	ស៊ិន ស៊ីសាមុត	BKH
490392	កុំហៅឈ្មោះអូន	វង់ សេរីសុទ្ធា	KHCO
490393	មាសទឹកប្រាំបី	ស៊ិន ស៊ីសាមុត	MTBB
490394	គុកស្នេហា	ប៉ែន វ៉ន	KS
490395	ទំនួញទោចយំ	ស៊ិន ស៊ីសាមុត	TNTY
490396	កុំដេកស្រមៃ	ប៉ែន វ៉ន	KDSM
490397	សុបិន្តចំលែក	ស៊ិន ស៊ីសាមុត	SBCL
490398	ស្នេហ៍អូននិងបង	អ៊ីង ណារី & វង់ សេរីសុទ្ធា	SONB
490399	លាបចង្រៃ	ស៊ិន ស៊ីសាមុត	LC
490400	តើថ្ងៃណាវិលវិញ	ហ៊ុយ មាស	TTNVV
490401	ល្ងាចេក	ស៊ិន ស៊ីសាមុត	LC
490402	ពាំនោលស្នេហ៍	តារា ចោមចន្ទ	PNS
490403	ក្លិនអើយក្លិនខ្លួន	ស៊ិន ស៊ីសាមុត	KEKK
490404	ចម្រៀងស្នេហ៍	ស៊ិន ស៊ីសាមុត & វង់ សេរីសុទ្ធា	CRS
490405	អកប៊ីងកន្សែង	ស៊ិន ស៊ីសាមុត	OBK
490406	អណ្តាតមាស	វង់ សេរីសុទ្ធា	OM
490407	មួយម៉ឺនអាណ័យ	ស៊ិន ស៊ីសាមុត	MMAL
490408	សាយ័ណ្ណព្រាត់ស្នេហ៍	វង់ សេរីសុទ្ធា	SYPS
490409	សម្រស់ភូមិថ្កល	ស៊ិន ស៊ីសាមុត	SPT
490410	ថ្ងៃនេះរៀបការខ្ញុំ	ប៉ែន វ៉ន	TNRKK
490411	ស្រណោះក្លៀង	ស៊ិន ស៊ីសាមុត	SNP
490412	បើកទ្វារឱ្យបង	ឆ្លងដែន	BTOB
490413	ខ្សែជីវិត	ស៊ិន ស៊ីសាមុត	KCV
490414	ផ្លូវនាងកង្រី	វង់ សេរីសុទ្ធា	PNKR
490415	ទឹកដីកោះប៉ែន	ស៊ិន ស៊ីសាមុត	TDKB
490416	ប្រុសចិត្តផ្តេល្ងា	ប៉ែន វ៉ន	BCPL
490417	ចុះមកប្រាលឹង	ស៊ិន ស៊ីសាមុត & វង់ សេរីសុទ្ធា	CMPL
490418	នេះវិថីលុបបុណ្យ	វង់ សេរីសុទ្ធា	NRPB
490419	ឱ ផ្សែងបារី	ស៊ិន ស៊ីសាមុត	OPBR
490420	លាបាត់ដំបង	វង់ សេរីសុទ្ធា	LBDB

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
490421	ម៉ាឡាមាសបង	ជា សារីន	MLMB
490422	ល្អណាស់ប្តីខ្ញុំ	ប៉ែន រ៉ន	LN BK
490423	ល្ងាចក្រាត់គូ	ស៊ិន ស៊ីសាមុត	LC PK
490424	មនុស្សចិត្តផ្ទៃល្ងា	ស៊ិន ស៊ីសាមុត	MC PL
490425	បុរសកែងចោទ	ប៉ែន រ៉ន	BR KC
490426	សូមជួបត្រឹមជាតិហ្នឹង	ស៊ិន ស៊ីសាមុត	SCT CN
490427	សត្វវៃពោលល្ងាច	រស់ សេរីសុទ្ធា	SR PL
490428	កុំនោយូរ	ស៊ិន ស៊ីសាមុត & រស់ សេរីសុទ្ធា	KN Y
490429	លីកេថាបងមក	ប៉ែន រ៉ន	LKT BM
490430	សាយ័ណ្ណទោចយំ	ស៊ិន ស៊ីសាមុត	SY TY
490431	សក់ក្រងហើយអ៊ុត	ស៊ិន ស៊ីសាមុត	SK HO
490432	ទឹកភ្នែកស្កររកស្នេហា	រស់ សេរីសុទ្ធា	TP SR S
490433	ស្រែអែមលាក់ខ្លួន	ស៊ិន ស៊ីសាមុត	SEL K
490434	ហង្សមាសចិត្តបាប	ហ៊ុយ មាស	HM CB
490435	តាមកម្មផល	ស៊ិន ស៊ីសាមុត	TK P
490436	យប់ៗនៅមាត់សមុទ្រ	ហ៊ុយ មាស	Y1 NMS
490437	ចំប៉ាផ្សារលើ	ស៊ិន ស៊ីសាមុត	CP PL
490438	ចេះតែស្រមៃ	រស់ សេរីសុទ្ធា	CT SM
490439	ស្នេហាអើយវិលវិញ	ប៉ែន រ៉ន	SE VV
490440	ថ្ងៃស្អែកការបង	ប៉ែន រ៉ន	TS KB
490441	ស្រដៀងទេវតា	ស៊ិន ស៊ីសាមុត	SD TD
490442	ស្រមោលបរតាំងស្និ	ហ៊ុយ មាស	SM BT Y
490443	ទៅលេងបុណ្យភ្នំ	ស៊ិន ស៊ីសាមុត & រស់ សេរីសុទ្ធា	TL BP
490444	ខ្លាចប៉ះប្តីគេ	ស៊ិន ស៊ីសាមុត & រស់ សេរីសុទ្ធា	KB BK
490445	អុំទូកក្នុងបឹង	ស៊ិន ស៊ីសាមុត & រស់ សេរីសុទ្ធា	OT KB
490446	ស្តីត្រតាមប្រពៃណី	ស៊ិន ស៊ីសាមុត & រស់ សេរីសុទ្ធា	ST BP N
490447	ទូរស័ព្ទច្រឡំលេខ	មាស សាម៉ន & ប៉ែន រ៉ន	TS CLL
490448	សម្រស់ថ្មី	ស៊ិន ស៊ីសាមុត & រស់ សេរីសុទ្ធា	ST
490449	សុំស្នា	ស៊ិន ស៊ីសាមុត & រស់ សេរីសុទ្ធា	SS
490450	យើងច្រៀងពីរនាក់	ស៊ិន ស៊ីសាមុត & រស់ សេរីសុទ្ធា	YCP N
490451	ផ្កាកម្ពុជា	ស៊ិន ស៊ីសាមុត	PK PC
490452	ជួយរុញឡានបន្តិច	ស៊ិន ស៊ីសាមុត & ប៉ែន រ៉ន	CRL B
490453	អូនកុំធ្វើមុខក្រញូរ	ស៊ិន ស៊ីសាមុត	OKT MKJ
490454	សក់ក្រង	ស៊ិន ស៊ីសាមុត	SK
490455	ហោមរោង	យិន សារិន	HR
490456	ម្តប់ដួង	ម៉េង កែវពេជ្ជតា	MD
490457	បេះផ្កា	ម៉េង កែវពេជ្ជតា	BP
490458	ចៅព្រាហ្មណ៍	យិន សារិន	CP
490459	កាត់ត្រឹម	ម៉េង កែវពេជ្ជតា	KT
490460	ចំបក់រោយ	ម៉េង កែវពេជ្ជតា	CB R
490461	ប៉ុកពើក	យិន សារិន	BP
490462	កងសោយ	យិន សារិន	KS

## CAMPUCHIA LIST

FILE_NAME	SONG_NAME	SINGER	PYCODE
490463	សារិកាកែវ	យិន សារិន & ម៉េង កែវពេជ្ជតា	SRKK
490464	ត្រក្រវែងពាយ	ម៉េង កែវពេជ្ជតា	TPP
490465	សំពោង	ម៉េង កែវពេជ្ជតា	SP
490466	នគររាជជើងព្រៃ	ក្លេងការ	NKRCP
490467	ជាសស្រូវ	ក្លេងការ	CS
490468	ជ្រុង	យិន សារិន	C
490469	ចន្ទតាលាំ	ក្លេងការ	CTL
490470	ចេកទុំ	ក្លេងការ	CT
490471	ផាត់ពាក	ម៉េង កែវពេជ្ជតា	PPP
490472	ស្តេចយាង	ម៉េង កែវពេជ្ជតា	SY
490473	ដំរីយោលដៃ	យិន សារិន	DRYD
490474	ផាត់ជាយ	យិន សារិន	PC
490475	បាយខុន	យិន សារិន	BK
490476	ជុំក្រែក	ម៉េង កែវពេជ្ជតា	CK
490477	ព្រះថោង	ម៉េង កែវពេជ្ជតា	PT
490478	លោមនាង	យិន សារិន	LN
490479	ស្រមោលអក្ខរា	ឆ្លងដែន	SMAKR
490480	រង់ចាំចំលើយ	ស៊ិន ស៊ីសាមុត	RCCL
490481	សូមកុំប្រហារខ្ញុំ	ស៊ិន ស៊ីសាមុត	SKBHK
490482	ដំបៅដួងចិត្ត	ស៊ិន ស៊ីសាមុត	DBDC
490483	ស្វីទ្រាំ	ស៊ិន ស៊ីសាមុត	ST
490484	ប្រាប់បងបានទេ	ស៊ិន ស៊ីសាមុត	BBBT
490485	ថ្ងៃស្អែកបែកគ្នា	ស៊ិន ស៊ីសាមុត	TSBK
490486	កុលាបបែរលិន	ស៊ិន ស៊ីសាមុត	KLBL
490487	ស្តាយជំនួនជួនម៉ែទៅស្តី	ស៊ិន ស៊ីសាមុត	SCNCMTS
490488	ល្មមហើយណាស្រី	ស៊ិន ស៊ីសាមុត	LHNS
490489	ទួលគោកទួលកម្ម	ស៊ិន ស៊ីសាមុត	TKTK
490490	ស្រក់ទឹកភ្នែកព្រោះអ្វី	ស៊ិន ស៊ីសាមុត	STPPA
490491	ឯណាទៅហានស្កត់	ស៊ិន ស៊ីសាមុត	ENTTS
490492	ឈប់ខឹងទៅអូន	វង់ សេរីសុទ្ធា	CKTO
490493	រាំកិតជិតកាយ	ស៊ិន ស៊ីសាមុត & វង់ សេរីសុទ្ធា	RKCK
490494	ប្រពន្ធកើតកូន	ឆ្លងដែន	BPKK
490495	លាលុះអវសាន	ស៊ិន ស៊ីសាមុត	LLAVS
490496	មន្តស្នេហាស្រីខ្មៅ	ស៊ិន ស៊ីសាមុត	MSSK
490497	មេម៉ាយបីដង	ប៉ែន វ៉ន	MMBD
490498	ពាក្យអូនសន្យា	ស៊ិន ស៊ីសាមុត	POS
490499	ស្នេហាឃើង	ស៊ិន ស៊ីសាមុត & វង់ សេរីសុទ្ធា	SY
490500	ពោះម៉ាយខាន់ស្លា	ស៊ិន ស៊ីសាមុត	PMKS
490501	ទឹកភ្នែកអូន	ហ៊ុយ មាស	TPO
490502	ម៉ូម៉ាសស្នេហា	ស៊ិន ស៊ីសាមុត	MMS
490503	បងគេងមិនលក់	ឆ្លងដែន	BKML
490504	ស្តាយក្លិនស្តាយក្លែប	FRSRST.jpg	SKSK

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
490505	រូបមួយជីវិតពីរ	ស៊ិន ស៊ីសាមុត & វង់ សេរីសុទ្ធា	RMCVP
490506	ស្ករអីស្ករចុះ	ប៉ែន វ៉ន	SISC
490507	រាត្រីក្នុងសុបិន្ត	ប៉ែន វ៉ន	RKSB
490508	សល់តែទឹកភ្នែក	វង់ សេរីសុទ្ធា	STTP
490509	ចាំតែអូនមក	ឆ្លងដែន	CTOM
490510	ចង់រាំជាមួយនិងបង	វង់ សេរីសុទ្ធា	CRCMNB
490511	ចាំស្នេហ៍	ស៊ិន ស៊ីសាមុត	CS
490512	ថ្ងៃអាទិត្យ	ឆ្លងដែន	TAT
490513	ព្រិលភ្នែកអស់ហើយ	ស៊ិន ស៊ីសាមុត	PPOH
490514	ចិត្តស្មោះបរិសុទ្ធ	ស៊ិន ស៊ីសាមុត & វង់ សេរីសុទ្ធា	CSBRS
490515	មើលមេឃមើលស្រី	ស៊ិន ស៊ីសាមុត	MMMS
490516	អូរអើយកុំជន់	វង់ សេរីសុទ្ធា	OEKC
490517	នឹកស្មានមិនដល់	ស៊ិន ស៊ីសាមុត	NSMD
490518	យ៉ាងណាហើយ	ប៉ែន វ៉ន	YNH
490519	ព្យួរកម្ពុជ្យៈចិត្ត	ស៊ិន ស៊ីសាមុត & ហ៊ុយ មាស	PKPC
490520	ស្នេហ៍ក្នុងក្តីស្រមៃ	ស៊ិន ស៊ីសាមុត	SKKSM
490521	សូមរស់ក្បែរបង	ប៉ែន វ៉ន	SRKB
490522	ក្រមុំប៉ែលិន	ស៊ិន ស៊ីសាមុត	KMBL
490523	ខុសហើយជាតិទេ:	វង់ សេរីសុទ្ធា	KHCN
490524	កំភេមតែងខ្លួន	ស៊ិន ស៊ីសាមុត	KPTK
490525	ឱ្យតែបាន	ស៊ិន ស៊ីសាមុត & ប៉ែន វ៉ន	OTB
490526	ទឹកភ្នែកសោភ័នី	វង់ សេរីសុទ្ធា	TPSPN
490527	កង់បងធ្វើនៅស្រុកខ្មែរ	ណូយ វ៉ាន់ណេត	KBTNSK
490528	ស្រលាញ់តែបង	ម៉េង កែវពេជ្ជតា	SLTB
490529	ចាំច្រូតស្រូវហើយសិន	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	CCSHS
490530	កុំភ្លេចស្នាមខាំ	ម៉េង កែវពេជ្ជតា	KPSK
490531	តើយំបានប្រយោជន៍អ្វី	ហួរ ឡាវី	TYBBYA
490532	ស្រលាញ់ហើយស្អប់	ម៉េង កែវពេជ្ជតា	SLHS
490533	ភរិយាចិត្តឫស្សា	ហួរ ឡាវី	PRYCRS
490534	មិនភ្លេចបណ្តាំ	ម៉េង កែវពេជ្ជតា	MPBD
490535	នឹកឡើងតូចចិត្ត	ណូយ វ៉ាន់ណេត	NLTC
490536	មួយម៉ឺនស្រណោះ	ម៉េង កែវពេជ្ជតា	MMSN
490537	ស្នេហ៍យើងមានកម្ម	ម៉េង កែវពេជ្ជតា	SYMK
490538	ស្នេហ៍យើងមានកម្ម	ណូយ វ៉ាន់ណេត	SYMK
490539	ចង់បើកបេះដូង	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	CBBD
490540	មែនរឺមិនមែន	ណូយ វ៉ាន់ណេត	MRMM
490541	ផ្ញើក្តីរីករាយ	ម៉េង កែវពេជ្ជតា	PKRR
490542	សូមថើប	ហួរ ឡាវី	ST
490543	បងជាហាតករ	ម៉េង កែវពេជ្ជតា	BCKK
490544	លីណាមាសបង	ហួរ ឡាវី	LNAMB
490545	កុលាបរង់ចាំទឹកភ្លៀង	ម៉េង កែវពេជ្ជតា	KLRCTP
490546	យប់ពិសេស	ឆ្លងដែន	YPS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
490547	ក្រៅពីបង...អូន	ម៉េង កែវពេជ្ជតា	KPB O
490548	បុប្ផាកំពង់ធំ	ល្ងាយ វ៉ាន់ណេត	BKPT
490549	អន្ទាក់ដួងចិត្ត	ម៉េង កែវពេជ្ជតា	ODC
490550	ចាំអូនពេញមួយរាត្រី	ឆ្លងដែន	COPMR
490551	ថ្កាវខ្ពង	ម៉េង កែវពេជ្ជតា	TK
490552	ទំនួញយុវជនអភ័ព្វ	ល្ងាយ វ៉ាន់ណេត	TNYCAP
490553	ទើប	ម៉េង កែវពេជ្ជតា	T
490554	ទឹកប្រោះខ្សាច់	ល្ងាយ វ៉ាន់ណេត	TCK
490555	ទើបមួយខ្សឹត	ម៉េង កែវពេជ្ជតា	TMK
490556	ព្រាយព្រោះនឹកបង	ម៉េង កែវពេជ្ជតា	PPNB
490557	ចាំអូននៅមាត់ស្ទឹងប្រាសាទ	ល្ងាយ វ៉ាន់ណេត	CONMSC
490558	ក្លៀងអើយ	ម៉េង កែវពេជ្ជតា	PE
490559	ថ្ងៃអើយកុំលិច	ម៉េង កែវពេជ្ជតា	TEKL
490560	កំលោះស្រីចោម	ម៉េង កែវពេជ្ជតា	KLSC
490561	សុំព្រាយកន្ទេល	ល្ងាយ វ៉ាន់ណេត	SPK
490562	ថ្ងៃអស់សង្ឃឹម	ឆ្លងដែន	TOS
490563	មាសមួយកិឡូ	ល្ងាយ វ៉ាន់ណេត	MMK
490564	ពីរម៉ាត់យ៉ាងខ្លី	ម៉េង កែវពេជ្ជតា	PMYK
490565	ឆ្កែចិត្តនិងស្នេហា	ល្ងាយ វ៉ាន់ណេត	CCNS
490566	ព្រាត់ស្នេហា	សួន ចន្ទា	PS
490567	កំលោះស្រុកស្រែក្រមុំស្រែអំបិល	ឆ្លងដែន & សួន ចន្ទា	KLSSKMSOB
490568	សុំជាតូងកក្កដាបេះដូងបង	ម៉េង កែវពេជ្ជតា	SCTEKBDB
490569	ខ្លះទ្រព្យផ្តាប់ស្នេហា	ល្ងាយ វ៉ាន់ណេត	KTPS
490570	ចន្ទាជាសាក្សី	ម៉េង កែវពេជ្ជតា	CCS
490571	ស្នេហាអ្នកស្រែ	សង វាចា	SNS
490572	ធ្វើឆ្លឹងស្រុកបង	ឆ្លងដែន & ម៉េង កែវពេជ្ជតា	PCSB
490573	កវីខកចិត្ត	ឆ្លងដែន	KVKC
490574	ចាំដប់ឆ្នាំទៀត	ហ្វារ ឡាវី	CDCT
490575	BYE BYE OH MY DARLING	ម៉េង កែវពេជ្ជតា	BBOMD
490576	ស៊ីក្រាត្រាចិត្ត	ឆ្លងដែន	SKKC
490577	ស្នេហាអ្នកឡើងភ្នំ	ល្ងាយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	SNLT
490578	សងចិត្តខ្ញុំវិញ	ម៉េង កែវពេជ្ជតា	SCKV
490579	ប្រគល់ស្នេហាជូនអូន	ល្ងាយ វ៉ាន់ណេត	BKSCO
490580	សម្បថលើភ្នំបាក់ខែង	ល្ងាយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	SLPBK
490581	ក្លិនស្នេហា	ម៉េង កែវពេជ្ជតា	KS
490582	មណ្ឌិតអ្វីទៅហ្ន៎?	ល្ងាយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	MKPITN
490583	សុំទើបមួយខ្សឹត	ល្ងាយ វ៉ាន់ណេត	STMK
490584	ស្នេហានាំតែមានចំណង	សម ដុល & ម៉េង កែវពេជ្ជតា	SNTMCN
490585	រឿនអក្សរចិន	សុ ចៀង	RAC
490587	អូនជាតូស្នេហាទីប៉ុន្មាន	ម៉េង កែវពេជ្ជតា	OCKSTB
490588	ផ្សែងភ្លើងស្នេហា	ល្ងាយ វ៉ាន់ណេត	PPS
490589	ប្រុសចិត្តពាក	ម៉េង កែវពេជ្ជតា	BCPP

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
490590	មិនធម្មតា	ណូយ វ៉ាន់ណេត	MTD
490591	អ្នកណាក៏បាន	ម៉េង កែវពេជ្ជតា	NNKB
490592	បងសូមអង្កេលស្រី	ហួរ ឡាវី	BSOS
490593	កុំប្រាថ្នា	ម៉េង កែវពេជ្ជតា	KBT
490594	នោមដាក់ប៉ាន់	ឆ្លងដែន	NDB
490595	ជីវិតគ្មានតំលៃ	ម៉េង កែវពេជ្ជតា	CVKTL
490596	ព្រះវិហារមរតកខ្មែរ	ម៉េង កែវពេជ្ជតា	PVHMK
490597	ទឹកជ្រោះលើកសាច់	ណូយ វ៉ាន់ណេត	TCLS
490598	លាមិត្តកំសត់	ណូយ វ៉ាន់ណេត	LMKS
490599	សង្សារខ្ញុំ	សួន ចន្ទា	SK
490600	ស្នេហ៍តែមេម៉ាយ	ណូយ វ៉ាន់ណេត	STMM
490601	ប្រពន្ធតេមាន	ម៉េង កែវពេជ្ជតា	BPKM
490602	អាយុចាស់សាច់ចាំ	ណូយ វ៉ាន់ណេត	AYCSC
490603	មានប្រពន្ធហើយក៏យក	សួន ចន្ទា	MBPHKY
490604	បុរសគ្រប់លក្ខណ៍	សុំ ឡឿង	BRKL
490605	ប្រពន្ធបំរើ	ម៉េង កែវពេជ្ជតា	BPBR
490606	សុរិយាលឿនលយ	ណូយ វ៉ាន់ណេត	SRYLL
490607	ឧកចិត្ត	សោម ឆពុំ	KC
490608	នារីស៊ីចស៊ី	ណូយ វ៉ាន់ណេត	NRSS
490609	ផ្កាប្រឡាក់ដី	ម៉េង កែវពេជ្ជតា	PBLD
490610	វិលវិញមកអូន	ហួរ ឡាវី	VVMO
490611	អណ្តាតម្តាយក្មេក	ម៉េង កែវពេជ្ជតា	OMK
490612	រសជាតិជីវិត	ណូយ វ៉ាន់ណេត	RCCV
490613	មកលោះអូនផង	ម៉េង កែវពេជ្ជតា	MLOP
490614	សង្សារប្តូរឈ្មោះ	ហួរ ឡាវី	SBC
490615	សុរិយាកងភ្នំ	ម៉េង កែវពេជ្ជតា	SRYKP
490616	កុលាបបាត់ដំបង	ឆ្លងដែន	KLBDB
490617	ខ្លាចបាត់បង	ម៉េង កែវពេជ្ជតា	KBB
490618	ក្លិនស្នេហ៍ភក្តី	ណូយ វ៉ាន់ណេត	KSP
490619	បងកុំទៅណា	ម៉េង កែវពេជ្ជតា	BKTN
490620	កាត់ភ្នែកអនុស្សាវរ	ហួរ ឡាវី	KPANS
490621	សល់តែស្នាមញញឹម	ម៉េង កែវពេជ្ជតា	STSJJ
490622	ចម្លើយស្នេហា	ហួរ ឡាវី	CS
490623	សំលេងឃ្លោះស្មាន់	ម៉េង កែវពេជ្ជតា	SLKS
490624	សំណេកបេះដូង	សង វ៉ាចា	SNBD
490625	ចាស់ដូង	សួន ចន្ទា	CD
490626	វីរអាយនី	ណូយ វ៉ាន់ណេត	VIN
490627	ថ្ងៃណាជួបបង	ម៉េង កែវពេជ្ជតា	TNCB
490628	ចាំជាគូគ្រង	ណូយ វ៉ាន់ណេត	CCKK
490629	ស្តាប់ក្រោមដើមត្នោត	ម៉េង កែវពេជ្ជតា	SKDT
490630	ទងក្រពើលើចុងត្នោត	ណូយ វ៉ាន់ណេត	TKPLCT
490631	កុំឆ្លើយដាក់គ្រូ	ម៉េង កែវពេជ្ជតា	KCDK

## CAMPUCHIA LIST

FILE_NAME	SONG_NAME	SINGER	PYCODE
490632	មានតែអញ	ឆ្លងដែន	MTA
490633	ទ្រាំតាមកម្ពុចុះ	ម៉េង កែវពេជ្ជតា	TTKC
490634	ស្រលាញ់ប្រពន្ធកេ	ណូយ វ៉ាន់ណេត	SBPK
490635	ក្រវ៉ាន់សៀមរាប	ឆ្លងដែន	KVSR
490636	មានគូសែនស្អាយ	ស្ទុន ចន្ទា	MKSS
490637	ចិត្តស្រលាញ់	ណូយ វ៉ាន់ណេត	CS
490638	តើពេលណាបងមករកអូន	ម៉េង កែវពេជ្ជតា	TPNBMRO
490639	ស្តាប់ស្ទូរហាត់	សង វ៉ាចា	SSRH
490640	ទុក្ខមួយជីវិត	ឆ្លងដែន	TMCV
490641	ឈប់ខឹងបងទៅ	ណូយ វ៉ាន់ណេត	CKBT
490642	សាកស្នេហ៍ៗមែន	ឆ្លងដែន	SSM
490643	ចំបីសៀមរាប	សង វ៉ាចា	CBSR
490644	អីដល់ថ្នាក់ហ្នឹងចាស	ម៉េង កែវពេជ្ជតា	IDTNC
490645	ខ្លាចឈឺចាប់	ស្ទុន ចន្ទា	KCC
490646	មួយព្រឹកថ្ងៃត្រង់	មាស សាវ៉ាន់	MPTT
490647	បងខ្មៅរើសប្រពន្ធ	ម៉េង កែវពេជ្ជតា	BKRBP
490648	ទៅលេងស្រុកខ្មែរ	សង វ៉ាចា & ឆ្លងដែន	TLSK
490649	ស្នេហ៍យូរហើយ	សង វ៉ាចា	SYH
490650	ស្នេហាអើយ	ស្ទុន ចន្ទា	SE
490651	ចាំចាប	សង វ៉ាចា	CC
490652	អូនរស់ម្តេចទៅ	ម៉េង កែវពេជ្ជតា	ORMT
490653	ព្រះជិនរង្ស	សង វ៉ាចា & ឆ្លងដែន	PCV
490654	សំណៅកាកី	ឆ្លងដែន	SNKK
490655	ឆ្លើយមកអូន	ណូយ វ៉ាន់ណេត	CMO
490656	ខ្លាចហើយមាត់ប្រុស	ម៉េង កែវពេជ្ជតា	KHMB
490657	ម្ល៉េះតុរុះរាយ	ឆ្លងដែន	MRRR
490658	ក្រមុំស្រុកស្រែ	ឆ្លងដែន	KMSS
490659	អនុស្សាវរីយ៍អង្គរ	ឆ្លងដែន	ANROK
490660	សុំយកទាំងពីរ	ណូយ វ៉ាន់ណេត & ឆ្លងដែន	SYTP
490661	បុប្ផាមហាអង្គរ	សង វ៉ាចា	BMHOK
490662	រំពឹងថ្ងៃស្អែក	ម៉េង កែវពេជ្ជតា	RPTS
490663	ប្រាំគីឡូម៉ែត្រដល់អង្គរ	ម៉េង កែវពេជ្ជតា	BKMDOK
490664	ផ្កាអើយកុំរោយ	ណូយ វ៉ាន់ណេត	PEKR
490665	ទទាយឆ្លង	ឆ្លងដែន	TTYC
490666	កុំកុហក	ម៉េង កែវពេជ្ជតា	KKH
490667	រាត្រីភ្នំពេញ	ឆ្លងដែន	RPP
490668	ភ័យៗ	ឆ្លងដែន	P
490669	ស្នេហ៍យើង	សង វ៉ាចា	SY
490670	ក្រមុំស្រុកស្រែ	ឆ្លងដែន	KMSS
490671	គ្លិនផ្កាព្រះវិហារ	ណូយ វ៉ាន់ណេត	KPPVH
490672	កន្តបក្រមុំ	ឆ្លងដែន	KKM
490673	កិតអូនផង	ឆ្លងដែន	KOP



**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
490674	នេះគឺកំហុសខ្ញុំ	ឆ្លងដែន	NKKHK
490675	សុវណ្ណតែនអន	សង វ៉ាចា & ម៉េង កែវពេជ្ជតា	SVTO
490676	ចោរលួចចិត្ត	សង វ៉ាចា & ម៉េង កែវពេជ្ជតា	CLC
490677	អាស្រូវមួយជាតិ	ទូច ស៊ុននិច	ASMC
490678	បងសូមស្គាលា	ណូយ វ៉ាន់ណេត	BSSL
490679	ស្តាយ	ម៉េង កែវពេជ្ជតា	S
490680	បងស្រលាញ់តែអូន	ឆ្លងដែន	BSTO
490681	មើលអី	ស្រី ចន្ទា	MI
490682	សែននឹក	ហ្វារ ឡាវី	SN
490683	រំដួលអង្គរ	សង វ៉ាចា	RDOK
490684	យប់នោះ	ម៉េង កែវពេជ្ជតា	YN
490685	បងនៅកំលោះ	ណូយ វ៉ាន់ណេត	BNKL
490686	ស្នេហាជាអ្វី	ឆ្លងដែន	SCA
490687	ប្រាំគីឡូម៉ែត្រដល់អង្គរ	ឆ្លងដែន	NKMDOK
490688	ម្តេចឱ្យអូនចាំ	ឆ្លងដែន	MOOC
490689	កំលោះវីវ៉ា	ពៅ បញ្ញាពោជ្រ	KLVV
490690	សុំវាបានទេ	ណូយ វ៉ាន់ណេត	SRBT
490691	សល់តែរូបថត	ម៉េង កែវពេជ្ជតា	STRT
490692	លុះក្ស័យបងស្មោះ	សង វ៉ាចា & ម៉េង កែវពេជ្ជតា	LKBS
490693	ដួងចិត្តបង	ណូយ វ៉ាន់ណេត	DCB
490694	ប្រាក់ៗៗ	ឆ្លងដែន	B
490695	កុលាបមួយទង	ណូយ វ៉ាន់ណេត	KLMT
490696	ចង់តែខាំហែក	ឆ្លងដែន	CTKH
490697	កុំភ្លេចបុគ្គាអង្គរ	ឆ្លងដែន	KPBOK
490698	ស្តាប់រឿងនាខ្មៅ	ឆ្លងដែន	SVTK
490699	ឱ្យបងស្តាប់សិន	ឆ្លងដែន	OBSS
490700	អ្នកទោសស្នេហា	ឆ្លងដែន	NTS
490701	វិបត្តិដួងចិត្ត	ណូយ វ៉ាន់ណេត	VBDC
490702	ជ័យជេត	ម៉េង កែវពេជ្ជតា	CC
490703	មែនគេអីចឹងបានថា	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	MTICBT
490704	ជូនអូនទៅវា	ម៉េង កែវពេជ្ជតា	COTR
490705	មិនសើចក៏សម	ឆ្លងដែន	MSKS
490706	បុរសសង្ហារ	ម៉ាស សាវ៉ាន់	BRS
490707	សមុទ្រមហាអាល័យ	ម៉េង កែវពេជ្ជតា	SMAL
490708	សម្រស់នារីឆ្នាំ៧២	ណូយ វ៉ាន់ណេត	SNRC72
490709	ស្រលាញ់មួយណា	ណូយ វ៉ាន់ណេត & ពៅ បញ្ញាពោជ្រ	SMN
490710	ចាប់ទុកបោះត្រាចំណាំ	ណូយ វ៉ាន់ណេត	CTBTCN
490711	ប្រុសសម័យឥឡូវ	ឆ្លងដែន	BSIL
490712	ប៉ែលិនខ្ញុំអើយ	ឆ្លងដែន	BLKE
490713	ទឹកជ្រោះប្តីស្រា	ឆ្លងដែន	TCBS
490714	រលកសមុទ្រ	ម៉េង កែវពេជ្ជតា	RLS
490715	ញញឹមរកស្នេហា	ឆ្លងដែន	JJRS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
490716	មិនខ្លះទេប្តី	ឆ្លងដែន	MKTB
490717	ក្រមុំដណ្តឹងម្តាយ	ឆ្លងដែន	KMDM
490718	ម៉ែឱ្យមានប្តី	ឆ្លងដែន	MOMB
490719	ស្នេហាម៉ាកចឹង	ណូយ វ៉ាន់ណេត	SMT
490720	ចំណីហូបលេង	ម៉េង កែវពេជ្ជតា	CNHL
490721	ដាល់អំបុក	ឆ្លងដែន	DOB
490722	ដំណើរកំសាន្ត	ឆ្លងដែន	DNKS
490723	បណ្តាំមុនពេលអរុណរះ	ណូយ វ៉ាន់ណេត & សួន ចន្ទា	BMPARR
490724	ស្លាប់និងអនុស្សាវរីយ៍	ណូយ វ៉ាន់ណេត	SNANSR
490725	អ្នកណាឱ្យគូរ	ណូយ វ៉ាន់ណេត	NNOK
490726	រឿងរ៉ាវស្នេហា	ជី វ៉ាន់ស៊ុយ	RRS
490727	បងនាំខ្មៅរត់	ណូយ វ៉ាន់ណេត	BNKR
490728	ស្នាមក្រែមជាប់ថ្ពាល់	ណូយ វ៉ាន់ណេត & ឆ្លងដែន	SKCT
490729	រដូវផ្ការីក	ទូច ស៊ុននិច	RDPR
490730	យុវជនខូចចិត្ត	ហ្វារ ឡាវី	YVCKC
490731	ងរ អី ងរ	ណូយ វ៉ាន់ណេត	GIG
490732	ឱបប្តីនឹកសង្សារ	ម៉េង កែវពេជ្ជតា	OBNS
490733	ចាំស្នេហ៍បង	ឆ្លងដែន	CSB
490734	បូលតុកកែ	ជី វ៉ាន់ស៊ុយ	BTK
490735	ស្តាយចិត្តដែលស្រលាញ់	ទូច ស៊ុននិច	SCDS
490736	ស្រលាញ់បងទៅ	ណូយ វ៉ាន់ណេត	SBT
490737	ពួនបងដល់ណា	ណូយ វ៉ាន់ណេត	PBDN
490738	ធាតុដែកធាតុភ្លើង	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	TDTP
490739	ប្រលងគ្នារាំ	ឆ្លងដែន	BLKR
490740	មេឃុំកំលោះ	ឆ្លងដែន	MKKL
490741	ខំថ្មមប៉ុណ្ណឹងដែរ	ម៉េង កែវពេជ្ជតា	KTBD
490742	សាច់ជ្រូកបីជាន់	ណូយ វ៉ាន់ណេត & ឆ្លងដែន	SCBC
490743	ស្លាប់ទៅរស់នៅល្អជាង	ឆ្លងដែន	STRNLC
490744	ស្នេហ៍ដូចបំណង	ឆ្លងដែន	SDBN
490745	ស្តីស្តីៗ	ឆ្លងដែន	SS
490746	ស្តាយក្តិន	ម៉េង កែវពេជ្ជតា	SK
490747	ចោរលួចចិត្ត	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	CLC
490748	ពេលដែលត្រូវយំ	ហ្វារ ឡាវី	PDTY
490749	អនិច្ចាផ្តុំរលាន់	ឆ្លងដែន	APL
490750	ថៅកែត្បូងណាកូន	ម៉េង កែវពេជ្ជតា	TKTNK
490751	ស្រណោះខ្មៅច្រូត	ឆ្លងដែន	SNKC
490752	ហួសហើយតា	ឆ្លងដែន	HHT
490753	បងសូមរៀនរាំ	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	BSRR
490754	ចិត្តមួយធ្វើមួយ	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	CMTM
490755	ថយទៅ	ឆ្លងដែន	TT
490756	មកពីណានាង	ណូយ វ៉ាន់ណេត	MPNN
490757	ប្រាថ្នាថ្នាឈូក	ណូយ វ៉ាន់ណេត	BPC

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
490758	វាបានទេ	ណូយ វ៉ាន់ណេត	RBT
490759	បេះដុំក្នុងបឹង	ឆ្លងដែន	BPKB
490760	ទុកល្អឯងចុះ	ឆ្លងដែន	TLEC
490761	សន្យាអោយបងចាំ	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	SOBC
490762	ក្រោមម្លប់ដួងកំពង់សោម	ណូយ វ៉ាន់ណេត	KMDKPS
490763	សប្បាយចូលឆ្នាំ	ឆ្លងដែន	SCC
490764	បែរលិទសុបិន្តល្អ	ណូយ វ៉ាន់ណេត	BLSBL
490765	ម៉ាយឬម៉ុម	ឆ្លងដែន	MRM
490766	អូនកូនលោកណា !	ណូយ វ៉ាន់ណេត	OKLN
490767	រនោចផុតហើយ	ម៉េង កែវពេជ្ជតា	RNPH
490768	បើអូនបានបង	ណូយ វ៉ាន់ណេត	BOBB
490769	ស្រស់អីស្រស់	ណូយ វ៉ាន់ណេត	SIS
490770	សមទ្រស្នេហា	ឆ្លងដែន	SS
490771	កុំប្រកាន់បងអី	ឆ្លងដែន	KBKBI
490772	កុលាបជាយដែន	ឆ្លងដែន	KLCD
490773	កណ្តាលសាគរ	ឆ្លងដែន	KSK
490774	ចម្រៀងស្នេហា	ឆ្លងដែន	CRS
490775	វេចអន្សមក្តី	ឆ្លងដែន	VOP
490776	កន្ទឹមក្បួងឡក	ឆ្លងដែន	KTL
490777	គេងម្នាក់ឯង	ឆ្លងដែន	KME
490778	ថ្ងៃណាក៏យាម	ណូយ វ៉ាន់ណេត & ឆ្លងដែន	TNKY
490779	សំលេងហ្គីតា	ឆ្លងដែន	SLGT
490780	សន្យាមាក់បឹង	ឆ្លងដែន	SMB
490781	បេះដូងពិតជូនថ្ងៃ	ឆ្លងដែន	BDPCT
490782	បងចេះតែទ្វិស	ឆ្លងដែន	BCTT
490783	ប្រុសសំបូរស្នេហា	ម៉េង កែវពេជ្ជតា	BSBS
490784	ម្ចាស់ស្នេហាបង	ឆ្លងដែន	MSB
490785	បន់ស្តុបអូន	សង វ៉ាចា & ម៉េង កែវពេជ្ជតា	BSCO
490786	វាជិតបងមក	ឆ្លងដែន	RCBM
490787	ឈឺចិត្តនិងស្នេហា	ឆ្លងដែន	CCNS
490788	វាវង់ឆ្នាំថ្មី	ឆ្លងដែន	RVCT
490789	ស្រណោះដៃបង	ឆ្លងដែន	SNDB
490790	ស្រលាញ់អូនជាងគេ	ឆ្លងដែន	SOCK
490791	ស្នេហាមិនដូចបំណង	សុន ចន្ទា	SMDBN
490792	ស្រស់អីម៉្លេះ	ឆ្លងដែន	SAM
490793	ទើបៗៗៗ	ម៉េង កែវពេជ្ជតា	T
490794	ទើបមួយដងឱ្យប្អូនរយ	ណូយ វ៉ាន់ណេត	TMDOBR
490795	ប្រុសចិត្តមារ	សុន ចន្ទា	BCM
490796	វាឱ្យសប្បាយ	សាន ផានិត	ROS
490797	ដងស្ទឹងជាសាក្សី	ម៉េង កែវពេជ្ជតា	DSCS
490798	បើខ្ញុំស្នេហាបង	ម៉េង កែវពេជ្ជតា	BKSB
490799	AIMEZ បងទៅ	ឆ្លងដែន	ABT

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
490800	ចំការទុរន	ឆ្លងដែន	CKTR
490801	បងជាជីវិតអូន	ម៉េង កែវពេជ្ជតា	BCCVO
490802	ចាំស្នេហ៍ក្បែរបង្អួច	ណូយ វ៉ាន់ណេត	CSKB
490803	ស្វាយខ្លួន	ម៉េង កែវពេជ្ជតា	SK
490804	អូនឱ្យមថាស្នេហ៍	ឆ្លងដែន	OKTS
490805	ខ្នងភ្នំសំពៅ	ម៉េង កែវពេជ្ជតា	KPSP
490806	ស្រីអើយស្រីក្រុង	ឆ្លងដែន	SESK
490807	ស្រលាញ់បងជាងគេ	ម៉េង កែវពេជ្ជតា	SBCK
490808	សុបិន្តស្នេហា	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	SBSK
490809	ចំរៀងលួងលោម	ឆ្លងដែន	CRLL
490810	ដូចកូនកាត់ក្តី	ណូយ វ៉ាន់ណេត	DKKK
490811	សោះនិងអូនគិតដល់បង	ឆ្លងដែន	SNOKDB
490812	អូនអើយបងសូមលន់តូ	ណូយ វ៉ាន់ណេត	OEBSLT
490813	ឈប់យំទៀតហើយ	ឆ្លងដែន	CYTH
490814	សម្រស់ខ្ពស់កំណើត	ឆ្លងដែន	SKK
490815	បក្សាវស្សាបែក	វិន សាវ៉េត	BSD
490816	ចំរៀងទុំទាវ	វិន សាវ៉េត & សុន ចន្ទា	CRTT
490817	ពោលអូនឡើងយន្តហោះ	វិន សាវ៉េត	POLYH
490818	ទឹកជ្រោះអូយ៉ាដា	ឆ្លងដែន	TCOYD
490819	កុលាបខ្មែរអាកាសចរណ៍	វិន សាវ៉េត	KLKAKC
490820	ថ្ងៃព្រាត់យប់ជួប	ឆ្លងដែន	TPYC
490821	រៀមច្បងយើង	វិន សាវ៉េត	RCY
490822	ប្រស្នាបួនខ	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	BSBK
490823	ជួតទឹកភ្នែកទៅអូន	វិន សាវ៉េត	CTPTO
490824	ទ្រាំដល់ផុតកម្ម	ឆ្លងដែន	TDPK
490825	ធ្លាប់បីសរសៃ	វិន សាវ៉េត	TBSS
490826	ស្នេហានាងឧមា	ឆ្លងដែន	SNOM
490827	ទ្រព្យគាប់ចិត្តា	ហ្គាវ ឡាវី	TKC
490828	គាប់មកផ្ទះណា	ឆ្លងដែន	CMPN
490829	កុលាបបាត់ដំបង	ហ្គាវ ឡាវី	KLBDB
490830	ស្នេហ៍នាងល្វាចេក	ឆ្លងដែន	SNLC
490831	កុលាបដូនទាវ	វិន សាវ៉េត	KLDT
490832	ភូមិអភ័ព្វ	វិន សាវ៉េត	PRAP
490833	សម្បថមុខព្រះ	វិន សាវ៉េត	SMP
490834	នឹកឃើញៗ	វិន សាវ៉េត	NK
490835	ស្នេហាពិនរង្ស	ឆ្លងដែន	SPV
490836	ស្នេហ៍លើអាកាស	ឆ្លងដែន	SLAK
490837	ព្រួយរបស់បង	វិន សាវ៉េត	PRB
490838	ចង់នៅលើមេឃ	ឆ្លងដែន	CNLM
490839	ប្តីស្រាម្តាស្នេហ៍	ឆ្លងដែន	BSMS
490840	បុប្ផាព្រៃភ្នំ	ឆ្លងដែន	BPP
490841	ក្រមុតសាន	ឆ្លងដែន	KMIS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
490842	សំលេងស្នែងស្នេហ៍ខ្ញុំ	ឆ្លងដែន	SLSSK
490843	ផ្កាខុសរដូវ	ល្ងាយ វ៉ាន់ណេត	PKR
490844	ចម្រៀងបេះកាហ្វេ	ឆ្លងដែន	CBK
490845	ឥសានដួងចិត្ត	ល្ងាយ វ៉ាន់ណេត	ISDC
490846	មេម៉ាយក៏ស្រី	តាសងស៊ុស	MMKS
490847	ស្នេហាពាណិលៀង	ឆ្លងដែន	SPL
490848	ស្នេហ៍ភ្លេកបន្ទោរ	តាសងស៊ុស	SPB
490849	វាលស្រែស្នេហ៍យើង	ឆ្លងដែន	VSSY
490850	ខែចេត្រចូលឆ្នាំ	ឆ្លងដែន	KCCC
490851	ស្នេហ៍បានចិត្ត	ឆ្លងដែន	SBC
490852	ឋានសួគ៌ស្នេហ៍	ល្ងាយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	TSS
490853	ផ្កាផ្កាក្រាមឱ្យ	ល្ងាយ វ៉ាន់ណេត	PPKK
490854	ថ្ងៃចូលឆ្នាំថ្មី	ល្ងាយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	TCCT
490855	ត្រឹមថ្ងៃចូលឆ្នាំ	វិន សាវ៉េត & ម៉េង កែវពេជ្ជតា	TCCS
490856	ព្រាមទទួលបានផ្កា	វិន សាវ៉េត & ម៉េង កែវពេជ្ជតា	PTBP
490857	លាទៅក្រុង	វិន សាវ៉េត & ម៉េង កែវពេជ្ជតា	LTK
490858	មិនដែលក្បត់បង	ម៉េង កែវពេជ្ជតា	MDKB
490859	ក្រអូបមួយជីវិត	ល្ងាយ វ៉ាន់ណេត	KOMCV
490860	សាងចិត្តជាថ្មី	ម៉េង កែវពេជ្ជតា	SCCT
490861	ស្នេហ៍លាក់ក្នុងចិត្ត	ម៉េង កែវពេជ្ជតា	SLKC
490862	ចាញ់ព្រោះស្រលាញ់	ល្ងាយ វ៉ាន់ណេត	CPS
490863	អូនវាទេ	ហ្គាវ ឡាវី	ORT
490864	ព្រោះតែអូន	វិន សាវ៉េត	PTO
490865	សូមរស់ក្លែងបង	ម៉េង កែវពេជ្ជតា	SRKB
490866	ប្រយ័ត្នពៀរឆ្លង	វិន សាវ៉េត	BYPC
490867	ឃ្នំធ្មើសំបុក	វិន សាវ៉េត	KPSB
490868	ជម្រកស្នេហ៍	វិន សាវ៉េត & សួន ចន្ទា	CS
490869	កែវស្នេហា	វិន សាវ៉េត	KS
490870	តារាៗ	ហ្គាវ ឡាវី	DR
490871	វិប្បដិសារី	ទូច ស៊ុននិច	VSR
490872	នាវាលាច្រាំង	វិន សាវ៉េត	NVLC
490873	បង្កងទឹកភ្នែក	វិន សាវ៉េត	BTP
490874	ស្នេហាចំលែក	វិន សាវ៉េត & សួន ចន្ទា	SCL
490875	អណ្តាតអត់ស្លឹង	វិន សាវ៉េត	OOC
490876	ល្ងកដុះក្នុងបឹង	វិន សាវ៉េត	CDKB
490877	ឋានស្នេហ៍ឋានសុខ	វិន សាវ៉េត & ទូច ស៊ុននិច	TSTS
490878	ទំនួញហ៊ុតា	វិន សាវ៉េត	TGT
490879	ជ្រលងសេកមាស	វិន សាវ៉េត	CLSM
490880	ចាំនៅតែចាំ	ទូច ស៊ុននិច	CNTC
490881	ចិញ្ចៀនពេជ្រណាអូន	វិន សាវ៉េត	CPNO
490882	កុំបាច់មកប្រអី	វិន សាវ៉េត & ខាត់ សុខឃឹម	KBMPI
490883	មេម៉ាយមួយភ្លើង	វិន សាវ៉េត	MMMP

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
490884	ដួងចាប្រហែលមុខ	វិន សាវ៉េត	DCBHM
490885	ជីកទំពាំង	ភាសងស៊ីស & ខាត់ សុខឃឹម	CTP
490886	ចង្វាក់ ឆាឆាតា	វិន សាវ៉េត & ខាត់ សុខឃឹម	CCCC
490887	ភ្លើងស្នេហ៍មិនរលត់	ស្ទឹងដែន	PSMRL
490888	ជឿឌី	ស្ទឹងដែន	CO
490889	រូបថតអនុស្សាវរីយ៍	ម៉េង កែវពេជ្ជតា	RTAR
490890	ប្រណិបងផង	ស្ទឹងដែន	BBP
490891	បើស្នេហ៍អូនហើយ	ម៉េង កែវពេជ្ជតា	BSOH
490892	នាំគ្នារីករាយឆ្នាំថ្មី	ស្ទឹងដែន	NKRCT
490893	បេះដូងលាយពាណិ	ម៉េង កែវពេជ្ជតា	BDLP
490894	បាត់កែវជីវា	ស្ទឹងដែន	BKCV
490895	មិនហ៊ានស្នេហ៍ទេ	ម៉េង កែវពេជ្ជតា	MHST
490896	អង្វរសុំស្នេហ៍	ស្ទឹងដែន	OSS
490897	គ្មានទៀតទេ	ម៉េង កែវពេជ្ជតា	KTT
490898	អាពាហ៍ពិពាហ៍ទឹកឃ្នុំ	ហួរ ឡាវី	APPTK
490899	ហ្នឹតាកម្សត់	ស្ទឹងដែន	GTK
490900	ប្រាប់អូនមក	ម៉េង កែវពេជ្ជតា	BOM
490901	រាត្រីភ្លើងទៀន	ស្ទឹងដែន	RPT
490902	បើបងក្សត់ហើយ	ម៉េង កែវពេជ្ជតា	BBKH
490903	អតីតសង្សា	ស្ទឹងដែន	ATS
490904	ស្តាប់បងមិនបាន	ម៉េង កែវពេជ្ជតា	SBMB
490905	រំលែងកំសាន្ត	ស្ទឹងដែន	RLKS
490906	ខ្លឹមសារជីវិត	ម៉េង កែវពេជ្ជតា	KSCV
490907	មិនបាច់និយាយទៀតទេ	ស្ទឹងដែន	MBNTT
490908	អាពាហ៍ពិពាហ៍ទឹកឃ្នុំ	ម៉េង កែវពេជ្ជតា	APPTK
490909	ចង់ឃើញស្នេហ៍ពិត	ហួរ ឡាវី	CKSP
490910	គូខ្ញុំនៅទីណា	ស្ទឹងដែន	KKNTN
490911	ឋានសួគ៌មនុស្សខ្នាក់	វិន សាវ៉េត	TSMK
490912	គឺថ្កាស់អូនណា	ស្ទឹងដែន	KTON
490913	ក្តែបក្តិនចន្ទ	វិន សាវ៉េត & ម៉េង កែវពេជ្ជតា	KKC
490914	លាហើយស៊ីម៉ាត្រា	វិន សាវ៉េត & ម៉េង កែវពេជ្ជតា	LHSMT
490915	សម្មុំស្សចន្ទគ្រឿហ្វា	វិន សាវ៉េត & ម៉េង កែវពេជ្ជតា	SCK
490916	គេងទៅៗ	វិន សាវ៉េត	KT
490917	ពៅឈូកស	ស្ទឹងដែន	PCS
490918	ស្នេហ៍ក្នុងពេលរាត្រី	ស្ទឹងដែន	SKPR
490919	សុំស្នេហ៍ព្រះពាយ័ព័យ	ស្ទឹងដែន	SSPPP
490920	សំលេងឃ្លោះការ	ស្ទឹងដែន	SLKK
490921	ចិត្តបួស	វិន សាវ៉េត	CB
490922	បម្រាមក្រមុំ	ស្ទឹងដែន	BKM
490923	មនុស្សហ្មឺនយុទ្ធិព្វ	ស្ទឹងដែន	MSKT
490924	កាត់ចិត្តទាំងអាយុ	វិន សាវ៉េត	KCTA
490925	អនអើយស្រីអន	វិន សាវ៉េត	OESO

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
490926	ស្នេហ៍ស្រីអន	ឆ្លងដែន	SSO
490927	សមុទ្រទឹកភ្នែក	វិន សាវ៉េត	STP
490928	វាលស្រីស្រណោះ	វិន សាវ៉េត	VSSN
490929	វាលស្រីស្រណោះ	ឆ្លងដែន	VSS
490930	ចន្ទរះថ្ងៃត្រង់	ឆ្លងដែន	CRTT
490931	រាហ៊ីចាប់ចំនួន	វិន សាវ៉េត	RHCC
490932	ផ្កាអង្ការបុស្ស	ឆ្លងដែន	POB
490933	ក្ដីព្រាងនិស្ស័យ	ឆ្លងដែន	KPN
490934	បិសាចក្រមុំ	វិន សាវ៉េត	BSKM
490935	យើងនឹកស្រុក	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	YNS
490936	ជិះដំរី	ហ្វារ ឡាវី	CDR
490937	លែងមិនដាច់	ម៉េង កែវពេជ្ជតា	LMD
490938	រំដួលលាក់ខ្លួន	វិន សាវ៉េត	RDLK
490939	មានក្រៅហើយបែបហ្នឹង	ម៉េង កែវពេជ្ជតា	MKHBN
490940	សុំភ្ជាប់និស្ស័យ	ណូយ វ៉ាន់ណេត	SPNS
490941	ភ្លេចខ្លួនមិនបាន	សួន ចន្ទា	PKMB
490942	រង់ចាំដាច់ខែ	សួន ចន្ទា	RCDK
490943	អូនខឹងគួរឱ្យស្រឡាញ់	ណូយ វ៉ាន់ណេត	OKKOS
490944	ដួងចិត្តស្រី	ម៉េង កែវពេជ្ជតា	DCS
490945	ឱ បឹងព្រលឹង	ណូយ វ៉ាន់ណេត	OBPL
490946	មន្តស្នេហ៍ពូ	សួន ចន្ទា	MSP
490947	ភ្នំដូនពេញ	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	PDP
490948	ទឹកភ្នែកក្ដាមស្រែ	ខាត់ សុខឃឹម	TPKS
490949	បេះដូងអូនមានប៉ុន្មាន	ណូយ វ៉ាន់ណេត	DBOMP
490950	បំភ្លេចសន្យា	ម៉េង កែវពេជ្ជតា	BPS
490951	រលកជីវិត	ណូយ វ៉ាន់ណេត	RLCV
490952	ចិត្តប្រុសមិនទៀង	សួន ចន្ទា	CBMT
490953	មិនតូចចិត្ត	វិន សាវ៉េត	MTC
490954	លែងគិតពីរឿងស្នេហ៍	ម៉េង កែវពេជ្ជតា	LKPRS
490955	ស្នេហ៍តែអូន	វិន សាវ៉េត & ម៉េង កែវពេជ្ជតា	STO
490956	ក្រមុំរូបស្រស់	សួន ចន្ទា	KMRS
490957	ម្ដាយចិត្តប្រាក់	ណូយ វ៉ាន់ណេត	MCP
490958	ស្នេហ៍មែនរឺ	សួន ចន្ទា	SMR
490959	ឆ្លើយចាសមកអូន	វិន សាវ៉េត	CCMO
490960	នាវាលាច្រាំង	ឆ្លងដែន	NVLC
490961	ខ្មាស់អស់បក្សា	វិន សាវ៉េត	KOB
490962	សប្បាយរីយក្មេង	ឆ្លងដែន	SVK
490963	វិលវិញមកអូន	ហ្វារ ឡាវី	VVMO
490964	យើងរំលែង	ឆ្លងដែន	YRL
490965	ពិតមែនឬ	ឆ្លងដែន	PMR
490966	មាសស្នេហ៍ប្រណីផង	ឆ្លងដែន	MSBP
490967	ស្ទឹងកែវ	វិន សាវ៉េត	SK

## CAMPUCHIA LIST

FILE_NAME	SONG_NAME	SINGER	PYCODE
490968	បើខ្ញុំចេះវា	វិន សាវ៉េត	BKCR
490969	ជីវិតខ្ញុំសំរាប់តែអ្នក	វិន សាវ៉េត	CVKSRTN
490970	កំលោះស្រុកស្រែ	វិន សាវ៉េត	KSS
490971	កាលអូននាងវា	វិន សាវ៉េត	KONR
490972	ផ្សេងជួបគ្រប់ជាតិ	ឆ្លងដែន	PCKC
490973	ជញ្ជីងស្នេហា	វិន សាវ៉េត	CS
490974	វាតទៅទៀត	ឆ្លងដែន	RTTT
490975	ថ្ងៃក្រោយជួបគ្នា	វិន សាវ៉េត	TKCK
490976	វាលសោកអាជ័យ	វិន សាវ៉េត	VSAL
490977	មិនចង់ស្គាល់ទេស្នេហ៍	ឆ្លងដែន	MCSTS
490978	អូនស្អាតណាស់	ហួរ ឡាវី	OSN
490979	នាងកាចអញ្ចឹង	វិន សាវ៉េត	NKO
490980	ចោរចិត្តជា	វិន សាវ៉េត	CCC
490981	គ្រាន់តែថាស្រឡាញ់	វិន សាវ៉េត	KTTS
490982	ស្វាយចម្រើន	វ៉ាន់ណេត-ប៉ុនយ៉ុង	S6M
490983	ស្លៀត	ឆ្លងដែន	C
490984	កាត់ចិត្តកាត់ថ្លើម	ជី វ៉ាន់ស៊ុយ	KCKT
490985	ទឹកហូរ	ហួរ ឡាវី	TH
490986	រាប់ថ្ងៃរងចាំ	សួន ចន្ទា	RTRC
490987	ចិត្តយើងតែមួយ	ម៉េង កែវពេជ្ជតា	CYTM
490988	ជំនោរក្បាលជ្រោយ	ណូយ វ៉ាន់ណេត	CNKC
490989	មើលអីបង	សួន ចន្ទា	MIB
490990	រួមចិត្តតែមួយ	វិន សាវ៉េត & ម៉េង កែវពេជ្ជតា	RCTM
490991	ឈឺទ្រូងញយៗ	ម៉េង កែវពេជ្ជតា	CTJ
490992	ចង់ប្រាប់ថាស្នេហ៍	ឆ្លងដែន	CBTS
490993	គ្មានថ្ងៃប្រែប្រួល	ម៉េង កែវពេជ្ជតា	KTBB
490994	ទឹកភ្នែកគាលក់ស្វាយ	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	TPTLS
490995	ស្នេហ៍ស្អុំត្រស្មោះ	សួន ចន្ទា	SSS
490996	ក្រៅពីបងកុំស្រឡាញ់	ឆ្លងដែន	KPBKS
490997	សែនអាជ័យ	ហួរ ឡាវី	SAL
490998	ទុំមុនស្រគោល	សួន ចន្ទា	TMSK
490999	ចង់រៀនភាសាអង់គ្លេស	វិន សាវ៉េត & ម៉េង កែវពេជ្ជតា	CRPSE
491000	ស្នេហ៍ស្មោះត្រង់	សួន ចន្ទា	SST
491001	កោះអណ្តែតស្នេហ៍ខ្ញុំ	វិន សាវ៉េត	KOSK
491002	រើសយកមួយណា	សួន ចន្ទា	RYMN
491003	ស្នេហាមិនទៀង	ម៉េង កែវពេជ្ជតា	SMT
491004	បុប្ផាវិហារសុភ័	ណូយ វ៉ាន់ណេត	BVHS
491005	មួយសប្តាហ៍បាត់ប្តី	ម៉េង កែវពេជ្ជតា	MSBB
491006	ខ្លាចខ្លោចផ្សា	ម៉េង កែវពេជ្ជតា	KKP
491007	រោគចំលែក	ឆ្លងដែន	RCL
491008	ខ្មោះក្តីស្នេហា	ម៉េង កែវពេជ្ជតា	KKS
491009	អស់ខោហើយខ្ញុំ	ណូយ វ៉ាន់ណេត	OKHK



**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
491010	ស្នេហ៍ស្រីក្មេង	ណូយ វ៉ាន់ណេត	SSK
491011	ចិត្តខ្លាចចិត្ត	ម៉េង កែវពេជ្ជតា	CKC
491012	ដួងចិត្តស្នេហា	ហ្វូ ឡាវី	DCS
491013	យល់ភ័យក្រផ្ទៃពាក់ស្នេហ៍	ស្ទឹងដែន	YPCPS
491014	ចង់ជិះឡានអី	ណូយ វ៉ាន់ណេត	CCLI
491015	ទេវីដែលបងស្រី	ស្ទឹងដែន	TVDBS
491016	កំលោះទាំងពីរ	ស្ទឹងដែន	KTT
491017	ខ្ញុំក្មានសង្សារទេ	ស្ទឹង ចន្ទា	KKST
491018	ចែចង់	យិន សារិន & ខាត សុខឃឹម	CC
491019	ស្នាយចិត្តដែលខំរក្សា	វិន សាវ៉េត	SCDKR
491020	ឧត្តមភរិយា	វិន សាវ៉េត & ស្ទឹង ចន្ទា	OP
491021	ផ្លូវបែកជាបី	ស្ទឹង ចន្ទា	PBCB
491022	មិនគួរៗ	វិន សាវ៉េត	MK
491023	ហ្វានស្កឹ	វិន សាវ៉េត & ម៉េង កែវពេជ្ជតា	TS
491024	ទំនួញទ្រខ្មែរ	ម៉េង កែវពេជ្ជតា	TTK
491025	ដួងចំប៉ា	វិន សាវ៉េត	DCP
491026	ឱល្អទន្លេ	វិន សាវ៉េត	KT
491027	ក្បត់ហើយក្បត់ទៀត	ស្ទឹងដែន	KHKT
491028	បើស្ម័គ្រត្រូវស្មោះ	ស្ទឹងដែន	BSTS
491029	ដើមដូងប្រាលឹងស្នេហ៍	វិន សាវ៉េត	DDPLLS
491030	ស្នេហ៍ឧត្តម	ស្ទឹងដែន	SO
491031	ទំនួញសត្វមហោរី	ស្ទឹងដែន	TSMR
491032	អញ្ជើញៗ	ស្ទឹងដែន	OC
491033	បងស្រលាញ់នួនល្អ	វិន សាវ៉េត	BSNL
491034	ថើបចុះ	ស្ទឹងដែន	TC
491035	រឿងស្នេហ៍ខ្ញុំ	ស្ទឹងដែន	RSK
491036	អារសាច់ជូនម្តាយ	វិន សាវ៉េត	ASCM
491037	បណ្តាំកែវសមន្ទា	ស្ទឹងដែន	BKSM
491038	អូនភ្លេចរឿងដើម	វិន សាវ៉េត	OPRD
491039	ក្លិនខ្លួនម្លិះរុក	ស្ទឹងដែន	KKMR
491040	ត្រញុំងពាយ	វិន សាវ៉េត	TPP
491041	រសស្នេហ៍ឧត្តម	ស្ទឹងដែន	RSO
491042	ព្រាត់ទាំងស្រលាញ់	វិន សាវ៉េត	PTS
491043	កម្មករពិសេស	វិន សាវ៉េត	KPS
491044	អាចកំបាំងដួងចិត្ត	ស្ទឹងដែន	AKBDC
491045	ជីវិតត្រីករស្នេហ៍	ស្ទឹងដែន	CVTKVS
491046	អាណី	វិន សាវ៉េត	AN
491047	អញ្ជើញទៅណាបង	ស្ទឹងដែន	OTNB
491048	ជេរយនាងរង	ស្ទឹងដែន	CCNV
491049	ស្តាប់អ្នកលេងល្បែង	ស្ទឹងដែន	SNSL
491050	តើមាននរណាខ្លះដូចខ្ញុំ	វិន សាវ៉េត	TMNNKDK
491051	មើលអូនផងណា	ស្ទឹងដែន	MOPN

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
491052	សន្យាធូបថ្ងៃនេះ	ស្ទង់ដែន	SCTN
491053	ជ័យស្នើ	ស្ទង់ដែន	CSS
491054	ទឹកភ្នែកមួយតក់	វិន សាវ៉េត	TPMT
491055	ចំរៀងភ្នំស្នេហា	ស្ទង់ដែន	CRKS
491056	អូនចាំបងជានិច្ច	ស្ទង់ដែន	OCBCN
491057	លាហើយកុលាបលង្វែក	ស្ទង់ដែន	SHKLL
491058	លុដូចផ្កា	វិន សាវ៉េត	LKP
491059	ស្រីណាហ៊ានវាយស្រីនោះភ្នំ	ស្ទង់ដែន	SNHVSNKK
491060	ប្រើចុះឱ្យអស់ថ្លៃ	វិន សាវ៉េត	BCOOT
491061	ក្រមុំទាំងបី	ស្ទង់ដែន	KMTB
491062	ដៃក្នុងដៃភ្នែកក្នុងភ្នែក	វិន សាវ៉េត	DKDPKP
491063	លួងលោមចៅស្រទបចេក	ស្ទង់ដែន	LLCSTC
491064	បងវាចាថាស្ម័គ្រ	ស្ទង់ដែន	BVCTS
491065	ទំនួញនាងសុវណ្ណមច្ឆា	ស្ទង់ដែន	TNNSVM
491066	ព្យាណូបាក់ខ្នង	ម៉េង កែវពេជ្ជតា	PNBK
491067	សុំគ្នាជាមិត្ត	ហួរ ឡាវី	SKCM
491068	បងលុដោយថ្ងៃ	ម៉េង កែវពេជ្ជតា	BLDT
491069	អុំទូកកាត់ស្រែស្រី	ហួរ ឡាវី	OTKSS
491070	លុយកាក់មិនសំខាន់	ម៉េង កែវពេជ្ជតា	LKMSK
491071	សត្វយំរកតូ	ជី វ៉ាន់ស៊ុយ	SYRK
491072	ស្នេហាយក្លិនី	ខាត់ សុខឃឹម	SKN
491073	ស្នេហាយក្សណ្ឌន	ជី វ៉ាន់ស៊ុយ	SYS
491074	ជិហៃស្នេហាខ្ញុំ	លូយ វ៉ាន់ណេត	CHSK
491075	ស្នេហាអមតៈ	លូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	SAMT
491076	ចន្ទចែងចាំង	ហួរ ឡាវី	CCC
491077	អុំទូក	សោម ប៊ុនយ៉ុង	OT
491078	បែលិនប្រាសាទស្នេហា	វិន សាវ៉េត	PLPLS
491079	អូរទឹកថ្លា បុប្ផាបែលិន	ស្ទង់ដែន	OTTBPL
491080	ចំប៉ាបែលិន	វិន សាវ៉េត	CPPL
491081	បែកស្នេហានៅបែលិន	ស្ទង់ដែន	BSNPL
491082	បែលិនសុបិន្តស្នេហា	វិន សាវ៉េត	PLSMS
491083	ស្ពានយោលបណ្តូលចិត្ត	វិន សាវ៉េត	SYBC
491084	វាសនាចៅចិត្ត	វិន សាវ៉េត	VNCC
491085	រាត្រីផ្ការិក	ស្ទង់ដែន	RPR
491086	ប្រដោះពាតុះពេជ្រចិន្តា	វិន សាវ៉េត	CPPC
491087	ធ្វើស្នេហានៅបែលិន	វិន សាវ៉េត	PSNPL
491088	ក្នុងសែថ្មី	ស្ទង់ដែន	KST
491089	កុលាបបែលិន	វិន សាវ៉េត	KLPL
491090	រំដួលសុរិន	វិន សាវ៉េត	RDSR
491091	លាហើយបែលិន	ស្ទង់ដែន	LHPL
491092	កុលាបកូបនិម្មិត	ស្ទង់ដែន	KLK
491093	លាភូមិសេកសក	វិន សាវ៉េត	LPSS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
491094	អនុស្សាវរីយ៍សេកសក	វិន សាវ៉េត	ANRSS
491095	ស្រណោះស្ពានយោល	វិន សាវ៉េត	SSY
491096	កម្មករក្បួង	វិន សាវ៉េត	KT
491097	ព្រាត់ស្នេហ៍នៅពេជ្រចិន្តា	ឆ្លងដែន	PSNPC
491098	កន្ទីមក្បួងឡូក	ឆ្លងដែន	KTL
491099	ស្រមៃបរតាំងស៊ី	វិន សាវ៉េត	SMBTS
491100	យីហ៊ុបបែលិន	វិន សាវ៉េត	YHBL
491101	ដូចហោទាយមែន	ឆ្លងដែន	DHTM
491102	កំលោះភ្នំពេញក្រមុំបាត់ដំបង	ឆ្លងដែន	KPPKMBB
491103	ភ្នំសំពៅជម្រៅស្នេហ៍	វិន សាវ៉េត	PSPCS
491104	លាហើយកូលាបបាត់ដំបង	ឆ្លងដែន	LHKLBB
491105	ដងស្ទឹងសង្កែ	វិន សាវ៉េត	DSS
491106	វាសនាចំប៉ាបាត់ដំបង	ឆ្លងដែន	VNCBB
491107	បាត់ដំបងចំណងស្នេហ៍	សោម ប៊ុនយ៉ុង	BBCNS
491108	ពេញក្រមុំទៅហើយ	ឆ្លងដែន	PKMTH
491109	ថ្មកោលស្រមោលស្នេហ៍	ឆ្លងដែន	TKSMS
491110	ភូមិវត្តកំផែង	វិន សាវ៉េត	PVKP
491111	ចំប៉ាបាត់ដំបង	សោម ប៊ុនយ៉ុង	CPBB
491112	បាត់ដំបងមានអ្វីស្នាញ់	ឆ្លងដែន	BBMAC
491113	ដើមដូងទីដប់	វិន សាវ៉េត	DDTD
491114	ទិព្វនារី	សោម ប៊ុនយ៉ុង	TNR
491115	អនុស្សាវរីយ៍ ៣ខេត្ត	ឆ្លងដែន	ANR3K
491116	បុប្ផាបាត់ដំបង	ហ្គា ឡាវី	BBB
491117	អនុស្សាវរីយ៍វត្តដំរីស	ស៊ុន ស៊ីសាមុត	ANRVDRS
491118	យីហ៊ុបបាត់ដំបង	សោម ប៊ុនយ៉ុង	YHBB
491119	ស្ទឹងសង្កែជាសាក្សី	វិន សាវ៉េត	SSCS
491120	លាហើយពោធិសាត់	វិន សាវ៉េត	LHPS
491121	បុប្ផាស្តាំកែត	ឆ្លងដែន	BSK
491122	រំដួលពោធិសាត់	ហ្គា ឡាវី	RPS
491123	ខ្លឹមថ្មស្រណោះ	វិន សាវ៉េត	KCS
491124	ឱ ស្ទឹងពោធិសាត់	វិន សាវ៉េត	OSPS
491125	កន្ទីមទ្រឹមៗ	ឆ្លងដែន	KT
491126	សុំឆែកមើល	ឆ្លងដែន	SCM
491127	កែវភ្នែកដួងចិត្ត	ហ្គា ឡាវី	KPDC
491128	មិនជឿព្រានស្នេហ៍	ស្ទុន ចន្ទា	MCPS
491129	ស្នេហាគឺអញ្ចឹង	ម៉េង កែវពេជ្ជតា	SKO
491130	សុំឆ្លើយប្រាប់ផង	ណូយ វ៉ាន់ណេត	SCBP
491131	ចាប់ខ្លាដៃទទេ	ម៉េង កែវពេជ្ជតា	CKDT
491132	សំលាប់ប្តីកុំសំលាប់កូន	ណូយ វ៉ាន់ណេត	SBKSK
491133	បើស្នេហ៍ពិតត្រូវចូលតាមច្បាប់	ស្ទុន ចន្ទា	BSPTCTC
491134	មួយភ្លែតនឹកតែអូន	ហ្គា ឡាវី	MRNTO
491135	សុបិន្តស្នេហ៍	ហ្គា ឡាវី	SBS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
491136	មិនចង់បានស្នេហ៍កំណត់	សួន ចន្ទា	MCBSKN
491137	រាំរង់ប្រជាប្រិយ	ឆ្លងដែន	RVBB
491138	កុំស្នេហ៍ប្រុសទីក្រុង	ម៉េង កែវពេជ្ជតា	KSBTk
491139	លួចប្រាថ្នា	សួន ចន្ទា	LB
491140	លោមស្នេហ៍ប្រែចិត្ត	ណូយ វ៉ាន់ណេត	LSBC
491141	អក្ខរាធីនីស្ស័យ	ណូយ វ៉ាន់ណេត	OPNS
491142	តំលៃស្នេហ៍	ម៉េង កែវពេជ្ជតា	DS
491143	អាវុធនេត្រា	វិន សាវ៉េត	AVNT
491144	អូនស្រលាញ់វ័យចាស់	ឆ្លងដែន	OSVC
491145	ក្សត្រសន្យា	ហួរ ឡាវី	KS
491146	ទឹកភ្នែកភក្តី	ណូយ វ៉ាន់ណេត	TPP
491147	ថ្ងៃដល់នឿយ	ណូយ វ៉ាន់ណេត	TSN
491148	កងត្រានកងធ្នង់	ម៉េង កែវពេជ្ជតា	KTKT
491149	ឱល្អវដ្ត	ម៉េង កែវពេជ្ជតា	KRD
491150	ឧកចិត្តហើយបង	ម៉េង កែវពេជ្ជតា	KCHB
491151	បំពោរស្នេហ៍	ណូយ វ៉ាន់ណេត	BPS
491152	ក្តាមរត់ចូលព្រៃ	ជី វ៉ាន់ស៊ុយ	KRCP
491153	កំប្លង់ៗអើយ	ជី វ៉ាន់ស៊ុយ	KBH
491154	កេសរកូល	ឆ្លងដែន	KSK
491155	មើលចិត្តសិន	ម៉េង កែវពេជ្ជតា	MCS
491156	ចន្ទបន្ទាបប្រាណ	ឆ្លងដែន	CBB
491157	ចំប៉ាស្តាភូ	ណូយ វ៉ាន់ណេត	CPSK
491158	មិនសង្ឃឹម	ម៉េង កែវពេជ្ជតា	MS
491159	បងវ៉ានិងអូន	ទូច ស៊ុននិច	BRNO
491160	កន្សែងកំសត់	វិន សាវ៉េត	KKS
491161	ម្រក្តិយសុភមង្គល	សួន ចន្ទា	TSM
491162	បេះដូងអភ័ព្វ	ម៉េង កែវពេជ្ជតា	BDAP
491163	បងដាក់ឈ្មោះឱ្យ	ណូយ វ៉ាន់ណេត	BDCO
491164	ឆ្លាំងចាស់ឬថ្មីស្ទាញ់ព្រោះម្តូប	ម៉េង កែវពេជ្ជតា	CCRTCpm
491165	តាមប្រពៃណី	ណូយ វ៉ាន់ណេត	TBPN
491166	ពោលមានបង	ម៉េង កែវពេជ្ជតា	PMB
491167	ជួបគ្នាដោយចៃដន្យ	សួន ចន្ទា	CKDCD
491168	បងនៅកំលោះ	ណូយ វ៉ាន់ណេត	BNK
491169	ជ្រលងភ្នំទោ	ណូយ វ៉ាន់ណេត	CP
491170	បើស្នេហ៍សូមតែជឿចិត្ត	សួន ចន្ទា	BSSTCC
491171	ថ្ងៃនេះអូនញ៉ាំស្រា	ម៉េង កែវពេជ្ជតា	TNOJS
491172	ស្នេហ៍ភ្លឺថ្លា	សួន ចន្ទា	SPT
491173	ហេតុអ្វីខ្ញុំយំ	ម៉េង កែវពេជ្ជតា	HAKY
491174	នឹក	ម៉េង កែវពេជ្ជតា	N
491175	ហាមចិត្តមិនបាន	ម៉េង កែវពេជ្ជតា	HCMB
491176	ស្នេហ៍មិនប្តូរ	ម៉េង កែវពេជ្ជតា	SMB
491177	ស្នេហ៍ផ្លាស់ចិត្ត	ម៉េង កែវពេជ្ជតា	SPC

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
491178	ទិវាពិភពលោក	ម៉េង កែវពេជ្ជតា	TPCTM
491179	យល់ចិត្ត	ឆ្លងដែន	YC
491180	ជួបគ្នាវិញ	ម៉េង កែវពេជ្ជតា	CKRPR
491181	ស្នេហា	ម៉េង កែវពេជ្ជតា	SH
491182	ផ្កាអង្កាសិល	ម៉េង កែវពេជ្ជតា	POS
491183	ជឿតែបង	ម៉េង កែវពេជ្ជតា	CTB
491184	នេះហើយកម្ពុជារៀរ	សួន ចន្ទា	NHKP
491185	សំពត់ម៉ូតូថ្មី	ម៉េង កែវពេជ្ជតា	SMT
491186	ត្រឡប់មកវិញ	ល្ងាច វ៉ាន់ណេត	TN
491187	ប្លែកកាយចិត្តនៅ	ម៉េង កែវពេជ្ជតា	KKCN
491188	សុំរាំសារ៉ាវ៉ាន់ជិតស្រី	ល្ងាច វ៉ាន់ណេត	SRSRVCS
491189	ចិត្តរង់ចាំ	ម៉េង កែវពេជ្ជតា	CRC
491190	ភ្លេចអូនម្តេចបាន	ល្ងាច វ៉ាន់ណេត	POMB
491191	សំពៅទុក្ខស្នេហ៍	ម៉េង កែវពេជ្ជតា	SPTS
491192	នៅចាំនៅស្នេហ៍	ល្ងាច វ៉ាន់ណេត	NCNS
491193	សាករស្នេហ៍	ម៉េង កែវពេជ្ជតា	SKS
491194	ចិញ្ចៀនស្នេហ៍	វិន សាវ៉េត	CS
491195	វាចាផ្ការាត្រី	ម៉េង កែវពេជ្ជតា	VCPRT
491196	ស្នេហ៍ស្រីសក់វែង	សង វាចា	SSSV
491197	បទភ្លេង	បទភ្លេង	ABCD
491198	ផ្កាត្រូវភ្លៀង	ម៉េង កែវពេជ្ជតា	PTP
491199	ថែមមួយជីវិត	ល្ងាច វ៉ាន់ណេត	TMCV
491200	ស្នេហ៍ប្រុសដក់ដរ	ម៉េង កែវពេជ្ជតា	SBGG
491201	ផ្កាថ្ម	មុត ឧត្តម	PT
491202	សំរាប់បង	ម៉េង កែវពេជ្ជតា	SRB
491203	ខ្ញុំស្នេហ៍មិនបាន	ពេជ្រ ពានី	KSMB
491204	កុំថាខ្ញុំព្រាម	ម៉េង កែវពេជ្ជតា	KTKP
491205	ខានស្នេហ៍ខ្ញុំ	ពេជ្រ ពានី	KSSK
491206	ផ្កាដើមឆ្នាំ	ពេជ្រ ពានី & ម៉េង កែវពេជ្ជតា	PDC
491207	ស្រអែមបងអើយ	ជី វ៉ាន់ស៊ុយ	SEBE
491208	នឹកសែននឹក	ហួរ ឡាវី	NSN
491209	អាណ័យ	ឆ្លងដែន	AL
491210	ភ័យនិស្ស័យ	ម៉េង កែវពេជ្ជតា	PNS
491211	ក្រអូបក្តិនខ្លួន	ល្ងាច វ៉ាន់ណេត	KOKK
491212	ជួបមិនប្រាកដ	ម៉េង កែវពេជ្ជតា	CMP
491213	សមគ្នា	មុត ឧត្តម	SK
491214	អម្រឹតស្នេហ៍	ម៉េង កែវពេជ្ជតា	OS
491215	មានអ្វីដែលសប្បាយ	ពេជ្រ ពានី	MADS
491216	មិនឱ្យប្លែក	ម៉េង កែវពេជ្ជតា	MOK
491217	ខុសប្រោះស្រណាញ់	ពេជ្រ ពានី	KPS
491218	ផ្កាអើយផ្កាស្ងួត	ពេជ្រ ពានី & ម៉េង កែវពេជ្ជតា	PEKSL
491219	សល់សប្តិជិតភ្លឺ	ជី វ៉ាន់ស៊ុយ	YSCP

## CAMPUCHIA LIST

FILE_NAME	SONG_NAME	SINGER	PYCODE
491220	ចាំបងចាំបាត់	ទូច ស៊ុននិច	CBCB
491221	អូនសើចសល់	ហ្វារ ឡាវី	OSS
491222	មេត្តា	ឆ្លងដែន	MT
491223	ចាំប្រុសថ្លៃ	ម៉េង កែវពេជ្ជតា	CBT
491224	ទឹកចិត្តម្តាយ	ម៉េង កែវពេជ្ជតា	TCM
491225	មួយរាត្រី	មុត ឧត្តម	MRT
491226	អូនខ្លះត្រង់ណា	ម៉េង កែវពេជ្ជតា	OKTN
491227	មរតកស្នេហ៍	ពេជ្រ ពានី & ម៉េង កែវពេជ្ជតា	MS
491228	គ្មានបងព្រាត់ឡើយ	ម៉េង កែវពេជ្ជតា	KPPL
491229	ជឿបងចុះ	ណូយ វ៉ាន់ណេត	CBC
491230	ឱងក្អក់	ម៉េង កែវពេជ្ជតា	KK
491231	ល្ងមហើយ	មុត ឧត្តម	LH
491232	ខ្លើយមុងចាំបង	ម៉េង កែវពេជ្ជតា	KMCB
491233	បើបងជាផ្កាយ	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	BBCP
491234	សល់តែក្តីស្រណោះ	ពេជ្រ ពានី	STKS
491235	ចិត្តបង	ម៉េង កែវពេជ្ជតា	CB
491236	សច្ចាថាមិនក្សត់	ម៉េង កែវពេជ្ជតា	STMK
491237	ប្រគល់វាសនា	មុត ឧត្តម	BKVN
491238	ស្នេហ៍សាងល្អ	ម៉េង កែវពេជ្ជតា	SSL
491239	រួមខ្លើយលុះក្ស័យ	ពេជ្រ ពានី & ម៉េង កែវពេជ្ជតា	RKLK
491240	នេះគឺវាសនា	ម៉េង កែវពេជ្ជតា	NKVN
491241	ទុកចិត្តពៅ	ណូយ វ៉ាន់ណេត	TCP
491242	ជំនោរដើមខែ	ម៉េង កែវពេជ្ជតា	CNDK
491243	ជញ្ជាំងរាំងស្នេហ៍	ណូយ វ៉ាន់ណេត	CRS
491244	តំណក់ទឹកភ្នែក	ម៉េង កែវពេជ្ជតា	DTP
491245	ចិត្តអតាមឱ្យល់	ណូយ វ៉ាន់ណេត	CRTK
491246	ស្ទឹងពោធិសាត់	ម៉េង កែវពេជ្ជតា	SPS
491247	ហេតុអ្វី	ម៉េង កែវពេជ្ជតា	HA
491248	ចិត្តមួយថ្ងៃមួយ	ពេជ្រ ពានី & ម៉េង កែវពេជ្ជតា	CMTM
491249	អូនពុំមែនពេជ្រ	ម៉េង កែវពេជ្ជតា	OPMP
491250	សុបិន្តចុងក្រោយ	ពេជ្រ ពានី	SBCK
491251	ប្រុសគ្មានបេះដូង	ម៉េង កែវពេជ្ជតា	BKBD
491252	គ្មានពេលស្អប់	មុត ឧត្តម	KPS
491253	ឈប់ជឿចិត្តប្រុសៗ	មុត ឧត្តម & ម៉េង កែវពេជ្ជតា	CCCB
491254	ភ័យនិងស្នេហ៍	យក់ ចិត្រវង្សា	PNS
491255	ប្រុសៗឥឡូវ	ម៉េង កែវពេជ្ជតា	BE
491256	ភ្លេចអនុស្សាវរីយ៍	ឆ្លងដែន	PAN
491257	ពេញវ័យៗ	ម៉េង កែវពេជ្ជតា	PV
491258	មិនស្មោះកុំមក	មុត ឧត្តម & ម៉េង កែវពេជ្ជតា	MSKM
491259	គូស្នេហ៍ក្រោមដួងចំនុះ	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	KSKDC
491260	ហាមមិនឱ្យបែកចិត្ត	យក់ ចិត្រវង្សា	HMOBC
491261	ចាំស្រីឱ្យថើបមួយ	ម៉េង កែវពេជ្ជតា	CSOTM

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
491262	លាក់ចិត្តរង់ចាំ	ពេជ្រ ពានី	LCRC
491263	បេះដូងនៅទំនេរ	ម៉េង កែវពេជ្ជតា	BDNTN
491264	មិនឈឺចិត្ត	មុត ឧត្តម	MCC
491265	យុវវ័យភ្លឺថ្លា	ម៉េង កែវពេជ្ជតា	YVPT
491266	សប្បាយទៅ	មុត ឧត្តម	ST
491267	ដួងចិត្តកញ្ជ័យ	ឆ្លងដែន	DLJC
491268	ឆ្លើយថាអូខេ	ម៉េង កែវពេជ្ជតា	CTOK
491269	សប្បាយតែភ្នែក	ល្ហោយ វ៉ាន់ណេត	STP
491270	ធ្វើចិត្តនឹកតាមវិទ្យុ	ម៉េង កែវពេជ្ជតា	PCNTV
491271	ស្តាប់ប្រសុមុខរឹង	មុត ឧត្តម & ម៉េង កែវពេជ្ជតា	SBMR
491272	សារភាពស្នេហា	មុត ឧត្តម	SPS
491273	ទឹកភ្នែកសោក	ម៉េង កែវពេជ្ជតា	TPSK
491274	ស្រីៗឥឡូវ	មុត ឧត្តម	SE
491275	ចាញ់ហ្គេមស្នេហា	យក់ ចិត្រវង្សា	CGS
491276	មានតែមួយ	មុត ឧត្តម	MTM
491277	ស្នេហាភ្លើងចំបើង	ម៉េង កែវពេជ្ជតា	SPCB
491278	សុក្រីស្នេហា	មុត ឧត្តម	SKS
491279	រូបល្អចាញ់ចិត្ត	ម៉េង កែវពេជ្ជតា	RLCC
491280	បើស្រីប្តូរចិត្ត	មុត ឧត្តម	BSBC
491281	គ្មានពាក្យថាស្នេហា	យក់ ចិត្រវង្សា	KPTS
491282	ចាំជូតទឹកនេត្រា	ម៉េង កែវពេជ្ជតា	CCTN
491283	ក្លិនស្នេហារងគ្រោះ	ពេជ្រ ពានី & ម៉េង កែវពេជ្ជតា	KSRK
491284	បាននរណាជូតទឹកភ្នែកឱ្យស្រី	ពេជ្រ ពានី	BNNCTPOS
491285	ជិតកាយឆ្ងាយបេះដូង	ម៉េង កែវពេជ្ជតា	CKCBD
491286	អង្វរស្នេហា	ពេជ្រ ពានី	OVS
491287	ស្នេហាបងក្រូចកិត្រណៈ	ម៉េង កែវពេជ្ជតា	SBTKV
491288	សម្រស់កោះកុង	ពេជ្រ ពានី	SKK
491289	អូនឱ្យបងទី១	យក់ ចិត្រវង្សា	OOBT1
491290	ដាច់ហើយ	មុត ឧត្តម	DH
491291	ម្សិលមិញថ្ងៃនេះ	ម៉េង កែវពេជ្ជតា	MMTN
491292	បេះដូងបរិសុទ្ធ	មុត ឧត្តម	BDBRS
491293	ខ្វះកូស្នេហា	ម៉េង កែវពេជ្ជតា	KKS
491294	ទិព្វសុដាច់ន្ទូ	ឆ្លងដែន	TSDC
491295	ក្លោកក្រមុំ	ឆ្លងដែន	KKM
491296	តូចតាមសបង	ពៅ ហ៊ុន & ហ៊ាង មុលីណា	TTMB
491297	ថ្ងៃលិចអូនស្រណោះ	ឆ្លងដែន	TLOSN
491298	កុលាបបាត់ដំបង	ពៅ ហ៊ុន	KLDBD
491299	នារីឆ្មាំដៃ	ឆ្លងដែន	NRC98
491300	ជួយគ្នាច្រូតស្រូវ	ពេជ្រ ពានី & ពេជ្រ ពានី	CKCS
491301	រាត្រីទីមួយ	N & A	RTM
491302	រំដួលមួយទង	ពៅ ហ៊ុន	RDMT
491303	ស្នេហាលើងមានរឿងអ្វី	ពៅ ហ៊ុន	SYMRE

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
491304	ថ្ងៃនេះផ្ការីក	ពៅ ហ៊ុន & ហាំង មុលីណា	TNPR
491305	ពស់ដែកស្រងៃ	ម៉ាក់ស៊ីណាវត្ត	PVSG
491306	ឱ រំភើយជាត់	ឆ្លងដែន	ORPP
491307	ទំនួញកវីទល់ដែន	ពៅ ហ៊ុន	TNKVTD
491308	វាយោច្ចច្ចុវ	ពៅ ហ៊ុន	VYTT
491309	ទឹកជ្រោះប៊ូស្រា	ពៅ ហ៊ុន & ហាំង មុលីណា	TCBS
491310	ដួងនេត្រា	ពៅ ហ៊ុន	DNT
491311	នឹកតែបងមួយ	ហាំង មុលីណា	NTBM
491312	អូននឹកបងខ្លាំងណាស់	ហាំង មុលីណា	ONBKN
491313	មាសទឹកដ	ពៅ ហ៊ុន	MT8
491314	ថាវិមានបង	ពៅ ហ៊ុន	TRMB
491315	ស្នេហ៍តាមប្រពៃណី	ពៅ ហ៊ុន & ហាំង មុលីណា	STBPN
491316	ភ័យអ្វីម៉្លេះ	N & A	PEM
491317	ផ្កាអង្ការបុស្ស	ពៅ ហ៊ុន & ហាំង មុលីណា	POB
491318	រង់ចាំស្នេហា	ពៅ ហ៊ុន	RCS
491319	គ្មានលុយទៀលទេ	ពៅ ហ៊ុន & ហាំង មុលីណា	KLMRT
491320	ភ្នំក្រាំងដីមាស	ពៅ ហ៊ុន	PKDM
491321	កោះតាភៀវ	ពៅ ហ៊ុន	KTK
491322	កុហកៗ	ហាំង មុលីណា	KH
491323	បណ្តាំភ្នំបាធាយ	ហាំង មុលីណា	BPBT
491324	ឯណទៅហានស្កឹ	ពៅ ហ៊ុន	ENTTS
491325	កន្ទឹមត្បូងល្អចំលែក	ពៅ ហ៊ុន & ហាំង មុលីណា	KTCL
491326	រវើរវាយ	ហាំង មុលីណា	RVRV
491327	ក្លានដូមាសស្នេហ៍	ពៅ ហ៊ុន	KDMS
491328	បាត់រឿងថ្មី	ពៅ ហ៊ុន	BPRT
491329	ស្នេហ៍ដូចជើងមេឃ	ពៅ ហ៊ុន & ហាំង មុលីណា	SDCM
491330	ក្រមុំរើសប្តី	N & A	KMRB
491331	មេឃស្រឡះល្អ	ពៅ ហ៊ុន & ហាំង មុលីណា	MSLL
491332	ទំនួញហ្នឹតា	ពៅ ហ៊ុន	TNGT
491333	ប្រហើរក្លិនម្តង	ពៅ ហ៊ុន & ហាំង មុលីណា	BHKM
491334	ទឹកជ្រោះទឹកភ្នែក	ហាំង មុលីណា	TCTP
491335	ស្រណោះក្លិនស្រី	ពៅ ហ៊ុន	SNKS
491336	មុខមូលក្រឡង	ពៅ ហ៊ុន	MMKL
491337	កុងសែប្រមីក	ពៅ ហ៊ុន & ហាំង មុលីណា	KSBM
491338	ស្នេហ៍ភក្តី	ពៅ ហ៊ុន	SP
491339	ស្តីទ្រាំមិនបានទេ	ពៅ ហ៊ុន	STMBT
491340	ធាតុទឹកធាតុភ្លើង	ពៅ ហ៊ុន & ហាំង មុលីណា	TTTT
491341	ស្មានដែក	ហាំង មុលីណា	SD
491342	សុបិន្តខ្ញុំសោះ	ហាំង មុលីណា	SBKS
491343	ស្តីដកត្រក	ពៅ ហ៊ុន	SKP
491344	មួយកំភ្លៀងអនុស្សាវរីយ៍	ពៅ ហ៊ុន & ហាំង មុលីណា	MKAN
491345	បារិច្ចងបាច់	ហាំង មុលីណា	BRCB



**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
491346	ទឹករលក	ពៅ ហ៊ុន	TRL
491347	អ្នកណាឱ្យគូរ	ពៅ ហ៊ុន	NNOK
491348	ដើរលេងឆ្នាំថ្មី	ពៅ ហ៊ុន & ហ៊ាង មុសិណ	DLCT
491349	ដួងចែវរោយ	ហ៊ាង មុសិណ	DCRR
491350	ល្ងមហើយលោកតា	ពៅ ហ៊ុន & ហ៊ាង មុសិណ	LHLT
491351	ថ្កាស់ក្រហម	ពៅ ហ៊ុន	TKH
491352	ឯណាព្រហ្មចារិយ	ពៅ ហ៊ុន & ហ៊ាង មុសិណ	ENPCR
491353	ក្រអូបក្លិនថ្កា	ពៅ ហ៊ុន & ហ៊ាង មុសិណ	KOKP
491354	ជើងមេឃពណ៌ស្វាយ	ពៅ ហ៊ុន	CMPS
491355	កំណាព្យស្នេហា	ពៅ ហ៊ុន & ហ៊ាង មុសិណ	KNS
491356	មេឃមីស្រឡំ	ហ៊ាង មុសិណ	MMST
491357	ដួងច័ន្ទអើយ	ហ៊ាង មុសិណ	DCE
491358	ចំបាប់ន្ទាយដែក	ពៅ ហ៊ុន	CPBD
491359	ចំរៀងស្នេហា	ពៅ ហ៊ុន & ហ៊ាង មុសិណ	CRS
491360	លុយទិញស្នេហា	ហ៊ាង មុសិណ	LTS
491361	ភ្លៀងគ្មានរដូវ	ពៅ ហ៊ុន	PKR
491362	ស្តាយចិត្តដែលខំរក្សា	ពៅ ហ៊ុន	SCDKR
491363	គោស្នែងមួយ	ពៅ ហ៊ុន & ហ៊ាង មុសិណ	KSM
491364	មេត្តាអូនផង	ហ៊ាង មុសិណ	MOP
491365	ចំការសំរោង	ហ៊ាង មុសិណ	CKSR
491366	កញ្ញាថ្កាស់ផ្អែម	ពៅ ហ៊ុន & ហ៊ាង មុសិណ	KTP
491367	ស្តាយភាពក្រមុំ	ហ៊ាង មុសិណ	SPKM
491368	ស្រណោះក្រាកន្លង	ពៅ ហ៊ុន	SNKK
491369	សារាយនីមន្តន	ពៅ ហ៊ុន	SRNN
491370	ប្រណាំងទូកស្រី	ពៅ ហ៊ុន & ហ៊ាង មុសិណ	BNTS
491371	អន់ចិត្តរៀងអ្វី	ហ៊ាង មុសិណ	OCRE
491372	បងខំដើរក	ពៅ ហ៊ុន & ហ៊ាង មុសិណ	BKDR
491373	ផ្ការីកក្នុងចិត្ត	ពៅ ហ៊ុន	PRKC
491374	ហួសហើយជាតិនេះ	ពៅ ហ៊ុន & ហ៊ាង មុសិណ	HHCN
491375	បងមានប្រពន្ធប៉ុន្មាន	ហ៊ាង មុសិណ	BMBPP
491376	កុំស្មានបងភ្លេច	ពៅ ហ៊ុន	KSBP
491377	នឹកណាស់នួនល្អង	ពៅ ហ៊ុន	NNNL
491378	បងអ្នកបើកត្រាក់ទ័រ	ពៅ ហ៊ុន & ហ៊ាង មុសិណ	BNBTT
491379	រាត្រីគេងមិនលក់	ហ៊ាង មុសិណ	RKML
491380	ជំនោរត្រជាក់	ហ៊ាង មុសិណ	CNTC
491381	ឱណាព្រៃឯកើត	ពៅ ហ៊ុន	ONPEK
491382	ភ័ព្វសំណង	ពៅ ហ៊ុន	PSN
491383	ឆ្នាំងចាស់បាយឆ្ងាញ់	ហ៊ាង មុសិណ	CCBC
491384	កុលាបក្រហម	ហ៊ាង មុសិណ	KLKH
491385	ស្រណោះភ្លៀង	ពៅ ហ៊ុន	SNP
491386	យីហ៊ីបបាត់ដំបង	ពៅ ហ៊ុន	YHBDB
491387	ផ្ការីកក្នុងសួន	ពៅ ហ៊ុន	PRKS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
491388	ចុកហាយមធ្យាជ	ហ៊ាង មុសិណា	CMMR
491389	បឹងមាននិស្ស័យ	ពៅ ហ៊ុន & ហ៊ាង មុសិណា	BMN
491390	រាត្រីស្ងាត់សន្សំ	ពៅ ហ៊ុន	RSS
491391	ឱណឡាគ្រវ៉ាន់	N & A	ENPKV
491392	ចាំពាក្យសន្យា	ហ៊ាង មុសិណា	CPS
491393	សំលេងហ្គីតា	ហ៊ាង មុសិណា	SLGT
491394	ស្រីស្រីអែម	ពៅ ហ៊ុន	SSE
491395	កណ្តៀងត្បូងសាំង	ពៅ ហ៊ុន	KTC
491396	បំពេញទិព្វសុខាច័ន្ទ	ហ៊ាង មុសិណា	BPTSDC
491397	ជើងមេឃពណ៌ខ្មៅ	ហ៊ាង មុសិណា	CMPK
491398	ចំការទុរេន	ពៅ ហ៊ុន & ហ៊ាង មុសិណា	CKTR
491399	រំដួលស្ទឹងសង្កែ	ពៅ ហ៊ុន & ហ៊ាង មុសិណា	RDSS
491400	ស្រីល្អចំលែក	ពៅ ហ៊ុន	SLCL
491401	ប្រុសដែលខ្ញុំស្រមៃ	ពៅ ហ៊ុន	BDKSM
491402	អុំទូកឆ្លងព្រែក	ហ៊ាង មុសិណា	OTCP
491403	ពពកប្រាំជុំ	ពៅ ហ៊ុន & ហ៊ាង មុសិណា	PPBD
491404	ថ្ងៃមុនម្តេចបងទើបអូន	ហ៊ាង មុសិណា	TMMBTO
491405	អញ្ជើញទៅណាខាង	ពៅ ហ៊ុន	OTNN
491406	ទេវីដួងចិត្ត	ពៅ ហ៊ុន	TVDC
491407	ក្រែបក្លិនចន្ទ	N & A	KKC
491408	កោតចិត្តម៉្លេះទេ	ពៅ ហ៊ុន & ហ៊ាង មុសិណា	KCMT
491409	ស្រីស្រស់ស្រងា	ហ៊ាង មុសិណា	SSSG
491410	មានគូរីនៅ	ពៅ ហ៊ុន	MKRN
491411	ភ្នំតូចភ្នំធំ	ពៅ ហ៊ុន	PTPT
491412	បានបងជាតូ	ពៅ ហ៊ុន & ហ៊ាង មុសិណា	BBCK
491413	ប្រុសកំពូលស្នេហា	ហ៊ាង មុសិណា	BKPS
491414	អង្រែងពិរនាក់	ពៅ ហ៊ុន	OPN
491415	អង្ករស្រូវថ្មី	ពៅ ហ៊ុន & ហ៊ាង មុសិណា	OST
491416	ស្រលាញ់បងដល់ស្ទឹង	ហ៊ាង មុសិណា	SBDC
491417	ប្រវាស់ស្រែម្តង	ពៅ ហ៊ុន	BVSM
491418	ទៅណាពិសិ	ពៅ ហ៊ុន & ហ៊ាង មុសិណា	TNPS
491419	យប់មិញភ្លៀងធំ	ហ៊ាង មុសិណា	YMPT
491420	ចាបមាស	ពៅ ហ៊ុន	CM
491421	ក្លិនខ្លួនចំប៉ា	ពៅ ហ៊ុន & ហ៊ាង មុសិណា	KKCP
491422	ស្រណោះផ្ការាំង	ហ៊ាង មុសិណា	SNPR
491423	បុប្ផាលាក់ខ្លួន	ពៅ ហ៊ុន	BLK
491424	មាសទឹកដប់	ពៅ ហ៊ុន	MTD
491425	ដើមឈូកមានសរសៃ	ពៅ ហ៊ុន & ហ៊ាង មុសិណា	DCMSS
491426	ទឹកទន្លេហូរ	ហ៊ាង មុសិណា	TTH
491427	គួរកុំយកប្តី	ពៅ ហ៊ុន	KKYB
491428	ក្រមុំស្រុកអារញ្ញ	ពៅ ហ៊ុន & ហ៊ាង មុសិណា	KMSAR
491429	ក្លាន់ដូមាសស្នេហា	ពៅ ហ៊ុន	KDMS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
491430	មេឃស្រឡះល្អ	ពៅ ហ៊ុន & ហ៊ាង មុសិណ	MSLL
491431	ស្រណោះក្លិនស្រី	ពៅ ហ៊ុន	SNKS
491432	សុបិន្តខ្ញុំសោះ	ហ៊ាង មុសិណ	SBKS
491433	ទឹករលក	ពៅ ហ៊ុន	TRL
491434	ល្អមហើយលោកតា	ពៅ ហ៊ុន & ហ៊ាង មុសិណ	LHLT
491435	គេងព្រួយតែឯង	ហ៊ាង មុសិណ	KPTE
491436	ភ្លៀងគ្មានរដូវ	ពៅ ហ៊ុន	PKR
491437	ចំការសំរោង	ហ៊ាង មុសិណ	CKSR
491438	ស្រណោះគ្រាកន្លង	ពៅ ហ៊ុន	SNKK
491439	បងខំដើរក	ពៅ ហ៊ុន & ហ៊ាង មុសិណ	BKDR
491440	កុំស្មានបងក្តេច	ពៅ ហ៊ុន	KSBP
491441	ជំនោរត្រជាក់	ហ៊ាង មុសិណ	CNTC
491442	ភ័ព្វសំណង	ពៅ ហ៊ុន	PSN
491443	ឆ្នាំងចាស់បាយឆ្ងាញ់	ហ៊ាង មុសិណ	CCBC
491444	កុលាបឥណ្ឌូនេស៊ី	ពៅ ហ៊ុន & ហ៊ាង មុសិណ	KLINS
491445	សុរិយាអស្តង្គត់	ពៅ ហ៊ុន	SRYOK
491446	ឈប់ស្រលាញ់អូនទៅ	ហ៊ាង មុសិណ	CSLOT
491447	ក្រៅពីរូបអូន	ពៅ ហ៊ុន	KPRO
491448	ដើមត្រែងយោល	ពៅ ហ៊ុន & ហ៊ាង មុសិណ	DTY
491449	ចិត្តខុសពីមុន	ហ៊ាង មុសិណ	CKPM
491450	កំរងផ្កាក្នុង	ពៅ ហ៊ុន	KRPP
491451	កុំអាងមានលុយ	N & A	KAML
491452	ស្រអែមមាសស្នេហា	ពៅ ហ៊ុន & ហ៊ាង មុសិណ	SEMS
491453	ចិត្តស្រីមិនទៀង	ពៅ ហ៊ុន	CSMT
491454	ជ្រោះអូយ៉ាដា	ហ៊ាង មុសិណ	COYD
491455	សុបិន្តបិរាត្រី	ពៅ ហ៊ុន	SBRT
491456	ចិត្តបងដែលស្រលាញ់អូន(ស្នេហាឧត្តម)	ពៅ ហ៊ុន & ហ៊ាង មុសិណ	CBDSLO
491457	ពាក្យមិនពិត	ហ៊ាង មុសិណ	PMP
491458	ញញឹមស្រស់ម៉្លេះ	ពៅ ហ៊ុន	NHSM
491459	នឹកអូនជានិច្ច	ពៅ ហ៊ុន	NOCN
491460	សត្វចាប់យំចេប	ពៅ ហ៊ុន	SCYC
491461	ឱ ក្តីស្នេហា	ហ៊ាង មុសិណ	OKS
491462	វិលតាមសន្យា	ពៅ ហ៊ុន	VTS
491463	រូបអូនមិនល្អ	ហ៊ាង មុសិណ	ROML
491464	ស្នេហាផ្សេងឋានៈផ្សេង	ពៅ ហ៊ុន	SPTP
491465	ម្តប់ដួងទឹកដប់	ពៅ ហ៊ុន	MDTD
491466	ចំរៀងអរសាទុ	ហ៊ាង មុសិណ	CROS
491467	នាងទៅណាអូន	ពៅ ហ៊ុន	NTNO
491468	ព្រួយរបស់បង	ពៅ ហ៊ុន	PRB
491469	ទ្រព្យគាប់ចិត្តា	ពៅ ហ៊ុន	TKCD
491470	ក្លិនច័ន្ទគ្រីស្តា	ពៅ ហ៊ុន & ហ៊ាង មុសិណ	KCKS
491471	លាហើយបែលិន	ហ៊ាង មុសិណ	LHPL

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
491472	ស្នេហ៍អភ័ព្វ	ពៅ ហ៊ុន	SAP
491473	ចិត្តមួយកម្រ	ភួងឌី	CMKR
491474	សម្រស់កោះកុង	ពៅ ហ៊ុន	SKK
491475	ចិត្តមួយផ្លើមមួយ	ពៅ ហ៊ុន & ហ៊ាង មុលីណា	CMTM
491476	ស្រែចំការម៉ែឌី	រស់ សេរីសុទ្ធា	STMO
491477	ខឹងព្រោះស្រលាញ់	ពៅ ហ៊ុន	KPSL
491478	ខ្យល់ថ្ងៃ	ហ៊ាង មុលីណា	KT
491479	ឱ ធម្មជាតិអើយ	ស៊ិន ស៊ីសាមុត	OTCE
491480	ផ្កាឈូករហង់	ពៅ ហ៊ុន & ហ៊ាង មុលីណា	PCRH
491481	ម្តេចបានសើចង្កាក់ខ្ញុំ	N & A	MBSDK
491482	ចង់បានកន្សែងក្រហម	ពៅ ហ៊ុន & ហ៊ាង មុលីណា	CBKKH
491483	បងក្បត់ចិត្តខ្ញុំ	ហ៊ាង មុលីណា	BKCK
491484	បងចាំចំលើយ	ពៅ ហ៊ុន	BCCL
491485	ចម្រៀងភូស្នេហ៍	ស៊ិន ស៊ីសាមុត & រស់ សេរីសុទ្ធា	CRKS
491486	ញ៉ាំអីបានធាត់	ពៅ ហ៊ុន & ហ៊ាង មុលីណា	NHIBT
491487	ស្រលាញ់ប្រុសចេះថ្មម	ហ៊ាង មុលីណា	SLBCT
491488	ទូកភ្លោត	ស៊ិន ស៊ីសាមុត	TT
491489	កណ្តាលរាត្រី	ពៅ ហ៊ុន	KRT
491490	តាមតែវាសនា	ហ៊ាង មុលីណា	TTVN
491491	ជួបភ័ក្រស្នេហ៍ខ្ញុំ	ហ៊ាង មុលីណា	CPSK
491492	ជួបជួនខែរងារ	ពៅ ហ៊ុន	CCKNG
491493	សក់ក្រង	ពៅ ហ៊ុន	SK
491494	ភ័ព្វព្រាងវាសនា	សុវណ្ណ & ហ៊ាង មុលីណា	PPVN
491495	រលកដួងចិត្ត	ហ៊ាង មុលីណា	RLDC
491496	កុំនឹកគេអី	ពៅ ហ៊ុន	KNKI
491497	ថ្ងៃណាថ្ងៃណា	សុវណ្ណ	TNCO
491498	ម្ចាស់ចិត្តឧត្តម	សុវណ្ណ & ហ៊ាង មុលីណា	MCOD
491499	ផ្កាក្នុងរបង	សុវណ្ណ	PKRB
491500	នឹកតែបងមួយ	ហ៊ាង មុលីណា	NTBM
491501	សន្សើមជើងភ្នំ	ហ៊ាង មុលីណា	SCP
491502	ហែកសំបុត្រអាន	ពៅ ហ៊ុន	HSBA
491503	ចំប៉ាប៉ែលិន	ពៅ ហ៊ុន	CPPL
491504	ភក្រាស្រទន់	ពៅ ហ៊ុន	PST
491505	ទឹកជ្រោះធ្លាក់លើថ្ម	ពៅ ហ៊ុន & ហ៊ាង មុលីណា	TCTLT
491506	គុកស្នេហ៍	ហ៊ាង មុលីណា	KS
491507	បុប្ផាតែមួយ	ពៅ ហ៊ុន	BTM
491508	កម្រងភ្នំថ្មល	ពៅ ហ៊ុន	KPT
491509	ប្រុសសម័យឥឡូវ	ហ្វូលីដា	BSIL
491510	ឈ្មោះអូនដូចដួងតារា	ពៅ ហ៊ុន & ហ៊ាង មុលីណា	CODDTR
491511	ល្ងមហើយណាស្រី	ពៅ ហ៊ុន	LHNS
491512	ផ្កាមក្សិ	វ៉ាន់ សុផិ	PKP
491513	សក់វែងអន្ទាយ	ពៅ ហ៊ុន	SVOL

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
491514	អូនមើលក្នុងសួន	ពៅ ហ៊ុន & ហាំង មុលីណា	OMKS
491515	ដើមដូងប្រាំលឹងស្នេហ៍	ពៅ ហ៊ុន	DDPLS
491516	ស្នេហ៍តែបងមួយ	ហាំង មុលីណា	STBM
491517	ទេពធីតាហ៊ានកណ្តាល	ពៅ ហ៊ុន	TTDTK
491518	មេឃឥតមេត្តា	វ៉ាន់ សុផិ	MIMT
491519	ស្រីតូចច្រឡឹង	ពៅ ហ៊ុន & ហាំង មុលីណា	STCL
491520	សក់ក្រង	នី សាលឿន	SK
491521	បាចផ្កាម្រះព្រៅ	ហាំង មុលីណា	BPMP
491522	មន្តស្នេហ៍ស្រីខ្មៅ	ពៅ ហ៊ុន	MSSK
491523	ថ្មមអើយថ្មម	ពៅ ហ៊ុន & វ៉ាន់ សុផិ	THT
491524	បែលិនសុបិន្តស្នេហ៍	ថោង ប៊ុនថន	PLSBS
491525	តាមចិត្តខឹង	ហ្វូលីដា	MCK
491526	នារីនិមន្តន	ពៅ ហ៊ុន	NRNN
491527	កំនួចវាយោ	ពៅ ហ៊ុន & វ៉ាន់ សុផិ	KNVY
491528	ពេញក្រមុំពេញព្រួយ	ហាំង មុលីណា	PKMPP
491529	ទឹកដីកោះប៉ែន	ពៅ ហ៊ុន	TDKP
491530	បុប្ផាបណ្ណាលចិត្ត	ពៅ ហ៊ុន	BBC
491531	ប៉ុន្មានខែទៀតបងរៀបការ	ហាំង មុលីណា	PKTBRK
491532	ចង់ឃើញភ័ក្រ្តអូន	ក្លុងឌី	CKPO
491533	អូនល្អដូចផ្កា	ពៅ ហ៊ុន	OLDP
491534	ស្លឹកដូងសំយ៉ាត	ពៅ ហ៊ុន & ហាំង មុលីណា	SDSY
491535	សម្រស់ថ្មី	ពៅ ហ៊ុន & ហាំង មុលីណា	ST
491536	ផ្កាឈូកបឹង	ពៅ ហ៊ុន	PCB
491537	វិប្បឡាតា	ពៅ ហ៊ុន	VYLT
491538	ស្នឹងសែន	ហាំង មុលីណា	SS
491539	បានជួបប្រុសស្នេហ៍	ហាំង មុលីណា	BCBS
491540	ស៊ីទ្រាំតាមកម្ម	នី សាលឿន	STTK
491541	ស្នឹងសង្កែស្នេហ៍ខ្ញុំ	ពៅ ហ៊ុន	SSSK
491542	ជឿចិត្តបងចុះ	ពៅ ហ៊ុន & ហាំង មុលីណា	CCBC
491543	ខ្លាចតែខុស	ពៅ ហ៊ុន & ហាំង មុលីណា	KTK
491544	អស់សង្ឃឹម	ប៉ុន្មាន ម៉ាយ	OS
491545	បុប្ផាដីក្រុង	ពៅ ហ៊ុន	BDK
491546	អូននៅរង់ចាំ	វ៉ាន់ សុផិ	ONRC
491547	ពេលមេឃស្រឡំ	ហាំង មុលីណា	PMST
491548	ផ្កាយព្រះអង្គារ	ពៅ ហ៊ុន	PPO
491549	កេសរស្រី	ពៅ ហ៊ុន	KSS
491550	ផ្ទៃមេឃស្រឡះ	ហាំង មុលីណា	PMSL
491551	ផ្កាស្រស់ក្រពុំ	ពៅ ហ៊ុន & ហាំង មុលីណា	PSKP
491552	ពិផលដួងចិត្ត	ពៅ ហ៊ុន	PPDC
491553	នៅនឹករីក្ខេច	ហាំង មុលីណា	NNRP
491554	ឡាប៉ុមបែយ៉េ	ពៅ ហ៊ុន & វ៉ាន់ សុផិ	LMPY
491555	ស្រស់សែនស្រស់	N & A	SSS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
491556	លាហើយៗ	ហ៊ាង មុលីណា	SH
491557	នឹកបងណាស់	ហ៊ាង មុលីណា	NBN
491558	ពង្រស្វាយជ្រុំ	ពៅ ហ៊ុន	PSC
491559	ស្រលាញ់ស្រីតូច	ពៅ ហ៊ុន	SLST
491560	ចន្ទគ្រឹះហ្វា	ពៅ ហ៊ុន & វ៉ាន់ សុផី	CKS
491561	រូបអូនស្រស់មែន	ពៅ ហ៊ុន & ហ៊ាង មុលីណា	ROSM
491562	ដួងច័ន្ទដួងចិត្ត	ពៅ ហ៊ុន	DCDC
491563	ឆ្លើយចាសមកអូន	ពៅ ហ៊ុន	CCMO
491564	គេថាខ្ញុំចាស់	ពៅ ហ៊ុន & ហ៊ាង មុលីណា	KTKC
491565	រាត្រីជួបស្នេហ៍	ស៊ិន ស៊ីសាមុត	RTCS
491566	ម៉ែអើយៗម៉ែ	ពៅ ហ៊ុន	MEM
491567	ឱ ក្លៀងអើយ	ហ៊ាង មុលីណា	OPE
491568	ដងស្ទឹងអារព្រា	ពៅ ហ៊ុន	DSAR
491569	សុំស្នេហ៍សុំលុយ	N & A	SSSL
491570	ឃើញតែខោអាវហ្នឹង	អ៊ឹង ណារី & ពៅជ្រូ បុប្ផា	KTKAN
491571	កុំវាចាទៀត	ហ៊ាង មុលីណា	KVCT
491572	យប់ៗខ្លះកើត	ពៅ ហ៊ុន	Y12K
491573	បុប្ផាកោះកែវ	ពៅ ហ៊ុន	BKK
491574	ក្លិនចម្អិនស្រី	ពៅ ហ៊ុន	KCPS
491575	ស្នេហាខ្ញុំ	ពៅ ហ៊ុន & ហ៊ាង មុលីណា	SK
491576	អូនសូមអង្វរ	ហ៊ាង មុលីណា	OSOV
491577	ក្អែកហើរកាត់ស្ទឹង	ហ៊ាង មុលីណា	KHKS
491578	កុំលេងចាក់ចង្កេះ	ពៅ ហ៊ុន	KLCC
491579	ផ្កាក្នុងដៃបង	ហ៊ាង មុលីណា	PKDB
491580	បើស្រលាញ់ត្រូវហ៊ាន	ស៊ិន ស៊ីសាមុត	BSLTH
491581	ថ្ងៃនេះពិសេសអស្ចារ្យ	ពៅ ហ៊ុន & ហ៊ាង មុលីណា	TNPSOC
491582	ត្រជាក់ចិត្ត	ពៅ ហ៊ុន & ហ៊ាង មុលីណា	TCC
491583	ស្នំស្លឹកព្រា	ពៅ ហ៊ុន & ហ៊ាង មុលីណា	SSK
491584	មើលកុនទេអូន	ស៊ិន ស៊ីសាមុត	MKTO
491585	ចិន្តាអូនចាំ	ហ៊ាង មុលីណា	COC
491586	ទេពសភាពក្នុងឱ្យស្រណោះ	N & A	TPKOS
491587	ក្លៀងវង្វេងមេឃ	ពៅ ហ៊ុន	PVM
491588	ក្អកឈាមនៅប៉ែលិន	ស៊ិន ស៊ីសាមុត	KCNPL
491589	នារីសម័យ	ពៅ ហ៊ុន & ហ៊ាង មុលីណា	NRS
491590	ថ្ងៃបឹងធំធេង	ពៅ ហ៊ុន & ហ៊ាង មុលីណា	PBTT
491591	សល់តែក្តីទន្ទឹង	ហ៊ាង មុលីណា	STKT
491592	រាត្រីមាត់ស្ទឹងសង្កែ	ពៅ ហ៊ុន	RTMSS
491593	ទៅណាទាំងព្រឹកព្រលឹម	ពៅ ហ៊ុន & ហ៊ាង មុលីណា	TNTPPL
491594	រំដួលសុរិន	ស៊ិន ស៊ីសាមុត	RDSR
491595	អូននៅរង់ចាំបង	ហ៊ាង មុលីណា	ONRCB
491596	ម៉ែអើយស្រីម៉ែ	ពៅ ហ៊ុន	MESM
491597	ស្នេហ៍បានជួបជិត	ស៊ិន ស៊ីសាមុត & វ៉ាន់ សេរីសុទ្ធា	SBCC

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
491598	ឱ ដួងបុប្ផា	ពៅ ហ៊ុន & ហ៊ាង មុលីណា	ODB
491599	អូននៅតែស្រលាញ់បង	ហ៊ាង មុលីណា	ONTSLB
491600	បងខឹងស្រីមួយណា	ហ៊ាង មុលីណា	BKSMN
491601	ជួបស្រីស្អាត	ពៅ ហ៊ុន	CSSK
491602	បើបងចង់ស្រលាញ់ខ្ញុំ	ពៅ ហ៊ុន & ហ៊ាង មុលីណា	BBCSLK
491603	នឹកឃើញទាំងអស់	ស៊ិន ស៊ីសាមុត	NKTO
491604	គ្មានអ្វីជំនាញស្នេហា	ពៅ ហ៊ុន & ហ៊ាង មុលីណា	KATCS
491605	វិប្បដិសារីប្រុសក្លោកមាស	ហេង ប៊ុនលាភ	VDSRBKM
491606	ថ្កាច់អូនក្រហម	ម៉េង ប៊ុនលី	TOKH
491607	នេះហើយស្នេហា	ហេង ប៊ុនលាភ & ជិន សិរិយា	NHS
491608	កុំសង្ឃឹមស្អែកដូចម្សិល	យក់ ចិត្តរដ្ឋា	KSSDM
491609	IS OK	ម៉េង ប៊ុនឡូ	IS OK
491610	បេះដូងនេះខ្មោច	ឃុំ ប៉ុណ្ណាដែក	BDCK
491611	ស្រលាញ់ស្រីស្អប់	ជិន សិរិយា	SLSS
491612	ចាំបងស្លាប់សិន	ហេង ប៊ុនលាភ	CBSS
491613	ញញឹមមានស្នេហា	អាណា	NHMS
491614	អាវុធស្នេហា	ម៉េង ប៊ុនឡូ	AVS
491615	លែងខ្ញុំទៅ	ហ៊ាង មុលីណា	SKT
491616	ម្តប់ពោធិបាក់ខែង	ពៅ ហ៊ុន	MPBK
491617	អនិច្ចាត្តវលាន់	ពៅ ហ៊ុន	ANCPL
491618	ផ្ទះផ្សារប្រាំខ្នង	ពៅ ហ៊ុន & ហ៊ាង មុលីណា	PPBK
491619	បងយល់ចិត្តស្រីទេ	ហ៊ាង មុលីណា	BYCST
491620	រាត្រីឡូងបិច	មាស សូម៉ាលី	RTLB
491621	ដួងច័ន្ទអើយ	ពៅ ហ៊ុន	DCE
491622	ស្រអែមខៀវខ្ចី	ពៅ ហ៊ុន & មាស សូម៉ាលី	SEKK
491623	ស្នេហាហ៊ានតុសិត	ពៅ ហ៊ុន & មាស សូម៉ាលី	STTS
491624	ប្រុសក្បត់ចិត្ត	មាស សូម៉ាលី	BKC
491625	ព្រែកឯងអស់សង្ឃឹម	ពៅ ហ៊ុន	PEOS
491626	ខ្មៅអើយខ្មៅស្រស់	ស៊ិន ស៊ីសាមុត	KEKS
491627	ក្រអូបក្តិនថ្កា	ពៅ ហ៊ុន & មាស សូម៉ាលី	KOKP
491628	បងព្រាត់ពីអូន	មាស សូម៉ាលី	BPPO
491629	កូនកាត់បីសាស	ពៅ ហ៊ុន & មាស សូម៉ាលី	KKBS
491630	ឱអូអក្ខរា	ស៊ិន ស៊ីសាមុត	OOAR
491631	ខ្នងភ្នំអនុស្សាវរីយ៍	ពៅ ហ៊ុន	KPANR
491632	ចំពោះស្រីណា	ហ៊ាង មុលីណា	CPSN
491633	ចិញ្ចើនពេជ្រ១វង	ស៊ិន ស៊ីសាមុត	CP1V
491634	អូនថាប្រគល់ដួងចិត្ត	ពៅ ហ៊ុន	OTBKDC
491635	ស្រអែមស្រីស្រស់	ពៅ ហ៊ុន & ហ៊ាង មុលីណា	SESS
491636	ទុក្ខឥតល្អ	ហ៊ាង មុលីណា	TIL
491637	ភ្លើងគ្មានផ្សែង	ស៊ិន ស៊ីសាមុត	PKP
491638	ឱ កំពឹងពុយ	ហ៊ាង មុលីណា	OKPP
491639	រន្ទះកែវភ្នែក	ពៅ ហ៊ុន	RKP

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
491640	ល្អអ្វីល្អម៉្លោះ	ពៅ ហ៊ុន & ហ៊ាង មុលីណា	LILM
491641	ស្រលាញ់បងចុះ	ពៅ ហ៊ុន	SLBC
491642	លាពៅបំរើជាតិ	ពៅ ហ៊ុន & ហ៊ាង មុលីណា	LPBRC
491643	ចំលើយតាមខ្យល់	ពៅ ហ៊ុន	CLTK
491644	ស្តាយចិត្តដែលស្រលាញ់	ហ៊ាង មុលីណា	SCDSL
491645	បុប្ផាកំពង់ប្រាក់	ពៅ ហ៊ុន	BKPP
491646	ឈប់ស្រលាញ់មិនបាន	មាស សូម៉ាលី	CSLMB
491647	អណ្តាតពិស	មាស សូម៉ាលី	OP
491648	រសៀលកងក្អក់	ពៅ ហ៊ុន	RSKP
491649	គង់មានថ្ងៃស្រីដឹងខ្លួន	ពៅ ហ៊ុន	KMTSDK
491650	រាំរង់ឆ្នាំថ្មី	ពៅ ហ៊ុន & ហ៊ាង មុលីណា	RVCT
491651	ម្តេចដើរតាមខ្ញុំ	មាស សូម៉ាលី	MDTK
491652	ក្រអូបក្តិនថ្កា	ហ៊ាង មុលីណា	KOKP
491653	ដំបៅដួងចិត្ត	ពៅ ហ៊ុន	DBDC
491654	លុះក្ស័យបងស្មោះ	ពៅ ហ៊ុន & ហ៊ាង មុលីណា	LKBS
491655	ស្នេហ៍បាត់សម្រស់	ពៅ ហ៊ុន	SBS
491656	សូមធ្វើស្បែង	ហ៊ាង មុលីណា	SPS
491657	ខ្យល់បក់ពិភ្លាង	ហ៊ាង មុលីណា	KBPT
491658	សូម៉ាលីខ្លឹមសារ	ពៅ ហ៊ុន	SMLDSY
491659	ស្នេហ៍ស្នេហ៍	ពៅ ហ៊ុន	SS
491660	ស្រីតូចច្រឡឹង	N & A	STCL
491661	កន្លងក្រេបថ្កា	ហ៊ាង មុលីណា	KKP
491662	ឱ អូនម្តិះអ្នក	ពៅ ហ៊ុន & ហ៊ាង មុលីណា	OOMR
491663	ស្មានអូតាកី	ពៅ ហ៊ុន	SOTK
491664	សំណាបយោងដី	ពៅ ហ៊ុន & ហ៊ាង មុលីណា	SNYD
491665	បុប្ផាព្រៃភ្នំ	យឿន មុលីណា	BPP
491666	ក្រមុំប៉ៃលិន	ពៅ ហ៊ុន	KMPL
491667	មន្តស្នេហ៍សម្រស់ស្រី	ពៅ ហ៊ុន	MSSS
491668	យប់អើយយប់យន់	ពៅ ហ៊ុន	YEYY
491669	សុបិន្តចំលែក	ពៅ ហ៊ុន	SBCL
491670	ស្នឹងស្នេហ៍ស្នឹងព្រាត់	ហ៊ាង មុលីណា	SSSP
491671	សង្ឃឹមរីក្ខានសង្ឃឹម	ពៅ ហ៊ុន	SRKS
491672	ចំប៉ីសេរីសោភ័ណ	ពៅ ហ៊ុន & ហ៊ាង មុលីណា	CPSRSP
491673	យប់សែនស្ងាត់	ហ៊ាង មុលីណា	YSS
491674	ប្រុសស្អាតស្រីស្អាត	ពៅ ហ៊ុន & ហ៊ាង មុលីណា	BSRS
491675	បុប្ផាវិកស្រស់	ពៅ ហ៊ុន	BRS
491676	ប្រយ័ត្នប្តីលែង	ពៅ ហ៊ុន	BYBL
491677	ស្នេហ៍តែប្រុសថ្លៃ	មាស សូម៉ាលី	STBT
491678	សូមបងវិលវិញ	ហ៊ាង មុលីណា	SBVV
491679	កុំឆ្លើយថាឈា	ពៅ ហ៊ុន	KCTL
491680	ក្តីឡើងបាត់ស្នេហ៍	ហ៊ាង មុលីណា	PLBS
491681	អនុស្សាវរីយ៍សេកសក	ពៅ ហ៊ុន	ANRSS



## CAMPUCHIA LIST

FILE_NAME	SONG_NAME	SINGER	PYCODE
491682	ស្លឹកឈើចាកមែក	ពៅ ហ៊ុន	SCCM
491683	សុបិន្តឃើញបង	ហ៊ាង មុលីណា	SBKB
491684	សូរគ្រហឹមលើយៗ	ពៅ ហ៊ុន & ហ៊ាង មុលីណា	SKHL
491685	នឹកអូនទេ	ម៉េង កែវពេជ្ជតា	NOT
491686	ថើបអូនមក	ហ៊ាង មុលីណា	TOM
491687	ធ្វើចិត្តកក្កី	N & A	PCP
491688	ល្អវកគ្មាន	ពៅ ហ៊ុន	LRK
491689	លួចស្នេហ៍ដួងតារា	ហ៊ាង មុលីណា	LSDDR
491690	ឧកចិត្តព្រោះស្នេហ៍	ពៅ ហ៊ុន & ហ៊ាង មុលីណា	KCPS
491691	ស្រីគ្របងរី	ពៅ ហ៊ុន & ហ៊ាង មុលីណា	SBR
491692	ស្រស់អ្វីស្រស់ម៉្លោះ	ពៅ ហ៊ុន	SISM
491693	ឧត្តមដួងចិត្ត	ពៅ ហ៊ុន	ODDC
491694	សំស្កាស្រី	ពៅ ហ៊ុន & ហ៊ាង មុលីណា	SSS
491695	ស្មានកំពង់លួង	ហ៊ាង មុលីណា	SKPL
491696	អក្ខរាសាស័ព្ទ	ពៅ ហ៊ុន	ARSS
491697	កុំមកញញឹមញញែម	មាស សូម៉ាលី	KMNHNNH
491698	ផ្កាយដួងចិត្ត	ពៅ ហ៊ុន & ហ៊ាង មុលីណា	PDC
491699	ស្ទឹងសំរោត	N & A	SSNG
491700	ទឹកលិចភូមិអូន	មាស សូម៉ាលី	TLPO
491701	ចាំតែអូនមក	ពៅ ហ៊ុន	CTOM
491702	បុណ្យកំណើតខ្ញុំ	ពៅ ហ៊ុន & ហ៊ាង មុលីណា	BKNK
491703	បំភ្លេចអូនចោលចុះ	ហ៊ាង មុលីណា	BPOCC
491704	អេឡូអស្តាហ្ស	ពៅ ហ៊ុន	AOC
491705	ស្នាំមុន	ពៅ ហ៊ុន	CM
491706	អុំទូកក្នុងបឹង	ពៅ ហ៊ុន & ហ៊ាង មុលីណា	OTKB
491707	សំលេងឃ្លោះការ	ហ៊ាង មុលីណា	SLKK
491708	បងស្នេហ៍អូន	ពៅ ហ៊ុន	BSO
491709	អស្ចារ្យណាស់សង្សារខ្ញុំ	ហ៊ាង មុលីណា	ANSK
491710	ថ្មគោលស្រមោលស្នេហ៍	ពៅ ហ៊ុន & ហ៊ាង មុលីណា	TKSMS
491711	រាំដុះមាត់បឹង	ពៅ ហ៊ុន	RDMB
491712	រដូវផ្ការីក	ហ៊ាង មុលីណា	RPR
491713	សម្លឹងអក្ខរា	ពៅ ហ៊ុន	SAR
491714	ទាវអើយស្រីទាវ	ពៅ ហ៊ុន & ហ៊ាង មុលីណា	TEST
491715	រាត្រីទឹកឃ្មុំ	ហ៊ាង មុលីណា	RTTK
491716	រំដួលសុរិន	ស៊ិន ស៊ីសាមុត	RDSR
491717	ស្នេហ៍បានជួបជិត	ស៊ិន ស៊ីសាមុត & វង់ សេរីសុទ្ធា	SBCC
491718	បងខឹងស្រីណាមួយ	ហ៊ាង មុលីណា	BKSNM
491719	នឹកឃើញទាំងអស់	ស៊ិន ស៊ីសាមុត	NKTO
491720	បងទៅដណ្តឹងអូន	ស៊ិន ស៊ីសាមុត & ហ៊ុយ មាស	BTDO
491721	អនិច្ចាផ្តរលាន់	ពៅ ហ៊ុន	ACPL
491722	រាត្រីឡុងប៊ិច	មាស សូម៉ាលី	RTLB
491723	ស្នេហ៍ហ៊ានគុសិត	ពៅ ហ៊ុន & ហ៊ាង មុលីណា	STTS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
491724	ខ្មៅអើយខ្មៅស្រស់	ស៊ិន ស៊ីសាមុត	KEKS
491725	ចំនុចាកមេឃា	ប៉ែន រ៉ន	CCMK
491726	ទូកក្តោត	ស៊ិន ស៊ីសាមុត	TT
491727	ជួបភ័ក្រស្នេហ៍ខ្ញុំ	ហ៊ាង មុលីណា	CPSK
491728	ភិក្ខុព្រាងវាសនា	សុវណ្ណ & ហ៊ាង មុលីណា	PPVN
491729	ថ្ងៃណាជួបអូន	សុវណ្ណ	TNCO
491730	នឹកតែបងមួយ	ហ៊ាង មុលីណា	NTBM
491731	ចំប៉ាប៉ែលិន	ពៅ ហ៊ិន	CPPL
491732	មេម៉ាយកូនមួយ	គង់ ឌីណា & ទូច ស៊ិននិច	MMKM
491733	មើលមេឃមើលស្រី	ពៅ ហ៊ិន	MMMS
491734	ស្នេហាពេលរាត្រី	ទូច ស៊ិននិច	SPRT
491735	ជួបស្នេហ៍អភិព្វ	គង់ ឌីណា	CSAP
491736	ហែរនាគទៅបួស	គង់ ឌីណា & សួន ចន្ទា	HNTB
491737	ប្រុសដែលក្បត់ចិត្ត	ទូច ស៊ិននិច	BDKC
491738	សល់តែដង្ហើមធំ	គង់ ឌីណា	STDT
491739	ភ្នែកអូនមានអ្វី	គង់ ឌីណា	POMI
491740	ចង្វាក់ រូលី ប៊ូលី	សួន ចន្ទា	CVLBL
491741	ជួបជុំគ្នាវាសប្បាយ	គង់ ឌីណា & គីង សុរិយា	CCKRS
491742	ស្នេហ៍យុវវ័យ	សួន ចន្ទា	SYV
491743	អុំទូកក្នុងបឹង	គង់ ឌីណា & សួន ចន្ទា	OTKB
491744	ចុងក្រឹម	គង់ ឌីណា & គីង សុរិយា	CK
491745	អនុស្សាវរីយ៍អង្គរ	គង់ ឌីណា & គីង សុរិយា	ANRAK
491746	មេឃប្រុសស្រស់	ភាសង់ស៊ីស	MKRS
491747	ស្រីស្រស់ស្រងាវ	គង់ ឌីណា	SSSNG
491748	ស្ម័គ្រតាមប្រពៃណី	គង់ ឌីណា & គីង សុរិយា	SKTBPN
491749	ប្រញាប់ទៅណា	គីង សុរិយា	BNHTN
491750	ថាទេគឺទេ	គីង សុរិយា	TTKT
491751	ចោរចិត្តជា	គីង សុរិយា	CCC
491752	ចិញ្ចៀនពេជ្រមួយរង	គីង សុរិយា	CPMV
491753	បងស្រលាញ់អូនប៉ុណ្ណាដែរ?	សួន ចន្ទា	BSLOBND
491754	អូនលួចស្រលាញ់	គីង សុរិយា	OLSL
491755	ផ្កាសារាយ	គង់ ឌីណា & សួន ចន្ទា	PSR
491756	ពស់វែកស្រងើង	គីង សុរិយា	PVSNG
491757	កម្រងផ្កាក្នុង	គង់ ឌីណា	KPP
491758	ស្នេហាខ្ញុំ	គង់ ឌីណា & សួន ចន្ទា	SK
491759	បុប្ផាដូនទាវ	គង់ ឌីណា & សួន ចន្ទា	BDT
491760	លូកដុះក្នុងបឹង	គង់ ឌីណា	CDKB
491761	មើលស្រុកបាលហាល	ភាសង់ស៊ីស	MSBH
491762	ហោជើងខែក	គង់ ឌីណា	HCK
491763	គង់បែកទៅហើយ	គង់ ឌីណា & សួន ចន្ទា	KBTH
491764	មិនអីហ្ន៎	សួន ចន្ទា	MNAG
491765	៧២ នារីសម័យ	គង់ ឌីណា	72NRS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
491766	វាចង្វាក់ទ្វីស	សួន ចន្ទា	RCT
491767	ស្នំនេះស្នំថ្មី	គង់ ធីណា & ភីង សុវិយា	CNCT
491768	រៀបការពេញច្បាប់	គង់ ធីណា	RKPC
491769	អូនចាំគូរាំ	សួន ចន្ទា	OCKR
491770	ទឹកលិចខ្នងទួល	គង់ ធីណា & សួន ចន្ទា	TLKT
491771	ចិត្តនៅតែគិតប្រាថ្នា	គង់ ធីណា	CNTKB
491772	អូននៅតែចាំ	សួន ចន្ទា	ONTC
491773	ប្រវត្តិស្នេហ៍ខ្ញុំ	គង់ ធីណា	BVSK
491774	សុំរាំជាមួយអូន	សួន ចន្ទា	SRCMO
491775	រឿយពេញក្រមុំ	គង់ ធីណា	VPKM
491776	ស្នំអូន១៥	សួន ចន្ទា	CO15
491777	រាំមិនឆ្កែកទេ	សួន ចន្ទា	RMCT
491778	ទ្វីស១ខ្ញុំ	គង់ ធីណា	TK
491779	ផ្កាម្រំ	គង់ ធីណា	PM
491780	រាំរងអាប៉ូឡូ	សុះ ម៉ាច & សួន ចន្ទា	RVAPL
491781	ស្រលាញ់ទើបស្អាតរក	គង់ ធីណា & ទូច ស៊ុនធីច	SLTSR
491782	កញ្ជែកបោះទង	គង់ ធីណា & ទូច ស៊ុនធីច	KBT
491783	សម្រស់នាងបុស្សា	គង់ ធីណា	SNB
491784	អូនផ្លូវមាត់ណាស់	គង់ ធីណា & ភីង សុវិយា	OCMN
491785	ដួងច័ន្ទ ដួងចិត្ត	គង់ ធីណា	DCDC
491786	រាត្រីសេកុង	សួន ចន្ទា	RTSK
491787	សក់វែងម្តេចមិនអ៊ុត	គង់ ធីណា	SVMMO
491788	ក្មានទេស្នេហា	គង់ ធីណា	KTS
491789	យប់នេះពិសេស	សួន ចន្ទា	YNPS
491790	បាត់ប្តីខ្ញុំហើយ	ភីង សុវិយា	BBKH
491791	នារីបរទេសឬ ?	គង់ ធីណា	NRBTR
491792	ស្មានតែល្អហើយហ្នឹង	សួន ចន្ទា	STLHN
491793	បាត់យូរម៉្លេះ	ភីង សុវិយា	BYM
491794	កំលោះញឹមញឹម	គង់ ធីណា & ភីង សុវិយា	KLNHNH
491795	យំធ្វើសំបុក	គង់ ធីណា	KPSB
491796	ស្នេហ៍តែស្រីមួយ	គង់ ធីណា	STSM
491797	ទៅណាវា	គង់ ធីណា	TNV
491798	រាំរងសុខសាន្ត	គង់ ធីណា & ទូច ស៊ុនធីច	RVSS
491799	ក្រមុំដណ្តឹងម្តាយ	សុះ ម៉ាច & ទូច ស៊ុនធីច	KMDM
491800	ព្រោះអូនខ្មាស់គេ	គង់ ធីណា & សុខ ស្រីនាង	POKK
491801	បងដើរក្នុងព្រៃ	គង់ ធីណា	BDKP
491802	យូរៗរាំម្តង	សួន ចន្ទា	YRM
491803	ស្រីស្រស់ប្រិមប្រិយ	គង់ ធីណា & ទូច ស៊ុនធីច	SSPP
491804	អាច្រាតន្តាកុក	គង់ ធីណា	ATCK
491805	កំប្រុកខាំដៃ	សុះ ម៉ាច & ទូច ស៊ុនធីច	KPKD
491806	ក្រសារហូតដាវ	កាសង់ស៊ីស & ភីង សុវិយា	KSHD
491807	នោអើយស្រីនោ	គង់ ធីណា & ភីង សុវិយា	NESN

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
491808	សុរិយាល្លាចថ្ងៃ	គង់ ឌីណា	SRYL
491809	ស្តាយដួងតារា	គង់ ឌីណា	SDDR
491810	ម៉ារីណា	គង់ ឌីណា	MRN
491811	ចន្ទចាកមេឃ	គង់ ឌីណា & គីង សុរិយា	CCM
491812	ផ្កាក្រវាស់ព្រៃ	គីង សុរិយា	PKVP
491813	អញ្ជើញឡើងវា	គង់ ឌីណា	OLR
491814	ក្រមុំចាស់	សុះ ម៉ាច & គីង សុរិយា	KMC
491815	អូនកេងរីនៅ	គង់ ឌីណា & សុខ ស្រីនាង	OKRN
491816	អែមមេបងទៅ	កាសង់ស៊ីស	EMBT
491817	ឆ្នាំអូន១៦	ទូច ស៊ុននិច	CO16
491818	ស៊ីកូ	គង់ ឌីណា	SK
491819	ម៉ាកស៊ីនារីថ្មី	ស៊ុន វិទ្យា	MSNRT
491820	បងចាំញញឹមជាថ្មី	គង់ ឌីណា	BCNHCT
491821	ក្រោមមេឃពណ៌ខៀវ	គង់ ឌីណា & គីង សុរិយា	KMPK
491822	លួចស្នេហ៍លួចទុក្ខ	គង់ ឌីណា	LSLT
491823	ក្រសាកដែង	សុះ ម៉ាច & គីង សុរិយា	KSKV
491824	រាំរង់ស៊ីក្លូឡាន	គីង សុរិយា	RVSKL
491825	បណ្តាំតាមសត្វ	ស៊ុន ចន្ទា	BTS
491826	ជ័យជេត	គង់ ឌីណា & ទូច ស៊ុននិច	CC
491827	ករព្រឹកករលាច	គីង សុរិយា	PPPL
491828	វាទាំងយប់វាទាំងថ្ងៃ	គង់ ឌីណា	RTYRTT
491829	ឆ្នាំអូន៣១	គីង សុរិយា	CO31
491830	អូនត្រូវការបង	គីង សុរិយា	OTKB
491831	សញ្ញាប័ត្រស្នេហា	ល្ហាយ វ៉ាន់ណេត	SBS
491832	នាងអាងប្រី	គង់ ឌីណា	NARR
491833	អូនចង់រំលេង	ទូច ស៊ុននិច	OCRL
491834	បែកក្តុម	ទូច ស៊ុននិច	BK
491835	ស្រណោះខ្មោចសេះ	ល្ហាយ វ៉ាន់ណេត & សុខ ស្រីនាង	SNKS
491836	កំលោះបោកប្រាស់	គីង សុរិយា	KLBB
491837	ប៉ះដៃបានហើយ	គង់ ឌីណា & គីង សុរិយា	BDBH
491838	សោមសើតហ៊ីស៊ី	ល្ហាយ វ៉ាន់ណេត & សុខ ស្រីនាង	CCPS
491839	ស្មានមិនត្រូវ	គង់ ឌីណា	SMT
491840	ចំបែងរាល់ថ្ងៃ	គីង សុរិយា	CBRT
491841	យើងរាំល្អមែន	ល្ហាយ វ៉ាន់ណេត	YRLM
491842	ឃើញប្លែកត្រង់ណា	ទូច ស៊ុននិច	KBTN
491843	សុំស្នេហ៍សុំលុយ	គង់ ឌីណា	SSSL
491844	ពេជ្រ បុប្ផា	ល្ហាយ វ៉ាន់ណេត	B
491845	ផ្កាកប្បាស	គីង សុរិយា	PK
491846	យប់យន់ទន់សុរិយេ	គង់ ឌីណា & ទូច ស៊ុននិច	YYTSRY
491847	អញ្ជើញទៅណានាង	ល្ហាយ វ៉ាន់ណេត & សុខ ស្រីនាង	OTNN
491848	ភិស្សុវង់	គង់ ឌីណា & សុខ ស្រីនាង	PV
491849	ព្រះពាយ័ព្យផាយផាត់	គីង សុរិយា	PPPP

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
491850	សម្បកូនអុក	កាសង់ស៊ីស & គីង សុរិយា	SKO
491851	ឱ្យលំក្រដាក់	គង់ ឌីណា & ទូច ស៊ីននិច	KTC
491852	ធាតុដែកធាតុភ្លើង	គង់ ឌីណា & ទូច ស៊ីននិច	TDTP
491853	ខ្លាចប្រពន្ធដូចខ្លា	សុះ ម៉ាច	KBPKD
491854	ជិវិតសត្វលោក	ល្ងាយ វ៉ាន់ណេត	CVSL
491855	ល្ងាចស្តែកបងដល់	គង់ ឌីណា	LSBD
491856	សំបុរមាស	គង់ ឌីណា	SBM
491857	ឱ ផ្កាយលើមេឃ	ទូច ស៊ីននិច	OPLM
491858	ស្រីណាហ៊ានវាយ	គង់ ឌីណា & ទូច ស៊ីននិច	SNHV
491859	ផ្កាក្រពុំ	គង់ ឌីណា	PKP
491860	បើបងស្រលាញ់ខ្ញុំ	គង់ ឌីណា & ទូច ស៊ីននិច	BBSLK
491861	ព្រោះតែស្រី	គង់ ឌីណា	PTS
491862	ចំរៀងស្នេហាឃើង	ម៉េង វិមានរតនា	CRSY
491863	បងរង់ចាំ	គង់ ឌីណា	BRC
491864	មើលពួកកំលោះ	គីង សុរិយា	MKKL
491865	ជិះទូកលេងជាមួយនឹងបង	សុះ ម៉ាច	CTLCMNB
491866	សង្សារសម្លាញ់ចិត្ត	គង់ ឌីណា	SSC
491867	ពេញចិត្តតែបងមួយ	គីង សុរិយា	PCTBM
491868	យុវជនខូចចិត្ត	គង់ ឌីណា	YCKC
491869	អង្គញ់កើយបី	គង់ ឌីណា & ទូច ស៊ីននិច	OKB
491870	រាត្រីទីមួយ	ទូច ស៊ីននិច	RTTM
491871	ប្រយ័ត្នប្តីលែង	គង់ ឌីណា	BYBL
491872	ស្វាយមួយមែក	គង់ ឌីណា & ឈឹម ស្រីនាង	SMM
491873	ខ្ទប់កំណើតខ្ញុំ	សុះ ម៉ាច	KKNK
491874	ផ្កាអង្ការបុស្ស	គង់ ឌីណា & ឈឹម ស្រីនាង	POB
491875	កញ្ចប់ធូលី	ព្រហ្ម ម៉ាញ	KTB
491876	ជួបរាល់ថ្ងៃលិច	គង់ ឌីណា	CRTL
491877	ចាកក្រមុំល្ងាច	កាសង់ស៊ីស & ខាត់ សុខឃឹម	CKML
491878	ចិត្តគគល្លៀង	ល្ងាយ វ៉ាន់ណេត & ទូច ស៊ីននិច	CIL
491879	បងសុំស្នាបក្តៅ	កាសង់ស៊ីស & គីង សុរិយា	BSSP
491880	រូបស្រីជាដួងចិត្តបង	គង់ ឌីណា	RSCDCB
491881	ផ្ការំចេក	ព្រហ្ម ម៉ាញ & ខាត់ សុខឃឹម	PRC
491882	ព្រំដែនចិត្ត	គង់ ឌីណា & ម៉េង វិមានរតនា	PDC
491883	ស្រាបិតឥតពន្ធ	ព្រហ្ម ម៉ាញ	SBIP
491884	ស្រណោះថ្ងៃការ	ល្ងាយ វ៉ាន់ណេត	SNTK
491885	មួយឆ្នាំភ្នំម្តង	កាសង់ស៊ីស & ខាត់ សុខឃឹម	MCMP
491886	នឹកគ្រប់វេលា	គង់ ឌីណា	NKVL
491887	មួយឆ្នាំសុំខ្ញុំម្តង	កាសង់ស៊ីស	MCSKM
491888	ស្នេហាដូចជើងមេឃ	គង់ ឌីណា & ឈឹម ស្រីនាង	SDCM
491889	សព្វថ្ងៃអូននឹក	គីង សុរិយា	STON
491890	ស្នេហាតែបងមួយ	ទូច ស៊ីននិច	STBM
491891	ស្រីបានទៅគេ	កាសង់ស៊ីស & គីង សុរិយា	SBTK

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
491892	សូមផ្ញើសៀង	កាសង់ស៊ីស	SPS
491893	ស្តាយក្តិនដែលឃ្លាត	គង់ ឌីណា	SKDK
491894	រាត្រីនៅហុងកុង	គង់ ឌីណា	RTNHK
491895	ស្តាយរាងអូនណាស់	គង់ ឌីណា	SRON
491896	ចាំ១០ខែទៀត	ទូច ស៊ុននិច	C10KT
491897	សូមអញ្ជើញទ្វីប	គង់ ឌីណា	SOT
491898	ខ្មៅអើយខ្មៅ	ណូយ វ៉ាន់ណេត & ពេជ្រ បុប្ផា	KEK
491899	ផ្កាមក្សី	ទូច ស៊ុននិច	PKP
491900	ទៅលេងអាវុញ	គង់ ឌីណា & ទូច ស៊ុននិច	TLAR
491901	កូនចៅលោកណា	គង់ ឌីណា	KCLN
491902	បុប្ផាព្រៃភ្នំ	គង់ ឌីណា & គីង សុវិយា	BPP
491903	ឃើញគេរៀបការ	សុវណ្ណា & គីង សុវិយា	KKRK
491904	ចាហុយនិងសង់ឡា	គង់ ឌីណា & គីង សុវិយា	CHNSK
491905	ដំរីសព្វី	គង់ ឌីណា	DRSNH
491906	បុប្ផាលឿងម៉ែ	គង់ ឌីណា	BCM
491907	ទេសភាពស្រះស្រង់	គង់ ឌីណា & គីង សុវិយា	TPSS
491908	ច្រឡំហើយបង	គីង សុវិយា	CLHB
491909	ប្រស្នាបួនខ	ណូយ វ៉ាន់ណេត & សោភ័ណ	BSBK
491910	ឈឺចិត្តនិងបងរី	គង់ ឌីណា & គីង សុវិយា	CCNBR
491911	ឯណាទៅហានស្កក់	គង់ ឌីណា	ENTTS
491912	ទៅផ្ទឹមចុះអូន	គង់ ឌីណា & ទូច ស៊ុននិច	TPCO
491913	មួយកំភ្លៀងអនុស្សាវរីយ៍	គង់ ឌីណា & ទូច ស៊ុននិច	MKPANR
491914	មាយាស្រី	គង់ ឌីណា & គីង សុវិយា	MYS
491915	អាគកខ្មាយមួយ	សុវណ្ណា & ទូច ស៊ុននិច	AKKM
491916	គន់មើលទៅមេឃ	សុវណ្ណា & ទូច ស៊ុននិច	KMTM
491917	ត្រជាក់ចិត្ត	គង់ ឌីណា & គីង សុវិយា	TCC
491918	ក្តិនអើយក្រអូប	ជួប សុភ្នាក់	KEKO
491919	នឹកឃើញទាំងអស់	ណូយ វ៉ាន់ណេត	NKTO
491920	ថ្ងៃណាៗ	គង់ ឌីណា	TN
491921	កម្មករត្បូង	គង់ ឌីណា	KKT
491922	ក្រមុំស្តាយកែត	គង់ ឌីណា & គីង សុវិយា	KMSK
491923	ចូលឆ្នាំទៅបាត់ដំបង	គង់ ឌីណា & ទូច ស៊ុននិច	CCTBDB
491924	ស្តាយសោម	ណូយ វ៉ាន់ណេត	SC
491925	ស្រលាញ់មិនចង់ឃើញមុខ	គីង សុវិយា	SLMCKM
491926	ឱ ភូមិដើមល្វា	គង់ ឌីណា	OPDL
491927	ផ្ការីកបាំងស្លឹក	គង់ ឌីណា & ឈឹម ស្រីនាង	PRBS
491928	ស្លៀកខ្យល់ដណ្តប់មេឃ	ទូច ស៊ុននិច	SKDM
491929	ក្របីស៊ីស្រូវ	កាសង់ស៊ីស	KBSS
491930	រាត្រីនៅប៉ៃលិន	ស្ថន ចន្ទា	RTNPL
491931	ទះដៃបួនដង	ណូយ វ៉ាន់ណេត	TDBD
491932	ចិញ្ចៀនត្បូងប្រាំ	គង់ ឌីណា & គីង សុវិយា	CTB
491933	សុំស្គាល់ផង	គង់ ឌីណា & គីង សុវិយា	SSP

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
491934	ស្ពានអូតាកី	គង់ ឌីណា	SOTK
491935	មេម៉ាយក្តៅស្រួយ	ណូយ វ៉ាន់ណោត & ទូច ស៊ុននិច	MMKS
491936	ស្រណោះខ្មៅច្រូត	ណូយ វ៉ាន់ណោត	SNKC
491937	ក្អែកហើរកាត់ស្ទឹង	ឈឹម ស្រីនាង	KHKS
491938	ទុំមុនស្រកាល	ឈឹម ស្រីនាង	TMSK
491939	តាមកម្ពុផល	ណូយ វ៉ាន់ណោត	TKP
491940	ក្អែកបូលឡូវៗ	តាសងស៊ុស & គីង សុវិយា	KBL
491941	ញឹបអើយស្រីញឹប	ណូយ វ៉ាន់ណោត & ឈឹម ស្រីនាង	NHESNH
491942	រំដួលសុរិន	គង់ ឌីណា	RDSR
491943	កន្ត្រីមៗ	គង់ ឌីណា & គីង សុវិយា	K
491944	លាភចាស់ប្តីគេ	គង់ ឌីណា & ឈឹម ស្រីនាង	LCBK
491945	កុយពុកផ្សកស្លា	ណូយ វ៉ាន់ណោត & គីង សុវិយា	KPPC
491946	ដៃក្នុងដៃក្អែកក្នុងភ្នែក	គង់ ឌីណា	DKDPKP
491947	បាត់ដំបងមានអ្វីស្វាញ់	ណូយ វ៉ាន់ណោត & ទូច ស៊ុននិច	BDBMIC
491948	ឆោមឆើត	គង់ ឌីណា	CC
491949	លាទាំងអាល័យ	ទូច ស៊ុននិច	LTAL
491950	ហ្វានស្កឹមដឹក	គីង សុវិយា	TSNGNG
491951	តើអូនអាយុប៉ុន្មាន	គង់ ឌីណា & ទូច ស៊ុននិច	TOAYP
491952	កម្មអាក្រក់	ណូយ វ៉ាន់ណោត	KAK
491953	ក្រឡង់ៗអើយ	ណូយ វ៉ាន់ណោត & ទូច ស៊ុននិច	KLE
491954	មិនយល់ទេ	គង់ ឌីណា	MYT
491955	ផ្កាក្រវ៉ាន់	គង់ ឌីណា & ទូច ស៊ុននិច	PKV
491956	ព្រាមដើមមិនព្រាមចុង	គង់ ឌីណា & ទូច ស៊ុននិច	PDMPC
491957	ចង្កុះរាងរាវ	ណូយ វ៉ាន់ណោត	CRR
491958	ស្ពានយោលដាច់ខ្សែ	គង់ ឌីណា & ឈឹម ស្រីនាង	SYDK
491959	រាំរង្វង់ករាជ្យខ្មែរ	ណូយ វ៉ាន់ណោត	RVERK
491960	សុំភ្នក់បានទេ	គង់ ឌីណា & ស៊ុន ចន្ទា	SPBT
491961	ស្រអែមដងស្ទឹងសង្កែ	គង់ ឌីណា	SEDSS
491962	ពង្រស្វាយជ្រំ	គង់ ឌីណា	PSC
491963	រន្ធត់	ណូយ វ៉ាន់ណោត	RT
491964	កំផែលៗអើយ	តាសងស៊ុស	KPE
491965	ជំនោរវិច្ឆិកា	គង់ ឌីណា	CNVCK
491966	ជួបហើយប្រែប្រាស់	ឈឹម ស្រីនាង	CHBP
491967	យប់នេះអូនមកទេ	គង់ ឌីណា & ទូច ស៊ុននិច	YNOMT
491968	ត្រូវថ្នាំអូនស្រី	វណ្ណា & ទូច ស៊ុននិច	TCOS
491969	ទឹកជំ	ទូច ស៊ុននិច	TT
491970	ចិត្តអំពាល់	គង់ ឌីណា	COP
491971	ប្រុសអីក៏ព្រើល	ស៊ុន ចន្ទា	BIKP
491972	កន្សែងបងស	ណូយ វ៉ាន់ណោត & គីង សុវិយា	KBS
491973	នារីនឹមនួន	ណូយ វ៉ាន់ណោត	NRNN
491974	អាជ្រាត	ណូយ វ៉ាន់ណោត	AT
491975	មកពីណាខាង	ណូយ វ៉ាន់ណោត	MPNN

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
491976	នៃយុវស្ត្រី	វណ្ណា & ទូច ស៊ីននិច	CYCT
491977	លលកទំចុងស្រស់	ទូច ស៊ីននិច	LLTCS
491978	ម្តាយក្មេកមកលេង	គីង សុរិយា	MKML
491979	អេអូកនាងទៅណា	ល្ងាយ វ៉ាន់ណេត & គីង សុរិយា	ANNTN
491980	ឱ្យតែបានជិតស្រី	វណ្ណា & ទូច ស៊ីននិច	OTBCS
491981	កម្លោះមង្គលបុរី	ល្ងាយ វ៉ាន់ណេត & ទូច ស៊ីននិច	KMBR
491982	ជាងឯកចំលែក	តាសងស៊ីស & គីង សុរិយា	CECL
491983	រំដួលពោធិសាត់	ល្ងាយ វ៉ាន់ណេត	RDPS
491984	ភ្នំតូចភ្នំធំ	គង់ ឌីណា & ទូច ស៊ីននិច	PTPT
491985	សក់វែងអន្ទាយ	ល្ងាយ វ៉ាន់ណេត	SVOL
491986	ប្រយ័ត្នបាបណា	វណ្ណា & ទូច ស៊ីននិច	BYBN
491987	បណ្តាំស្ទឹងខៀវ	ផាន់ ណារី	BSK
491988	កង្កែបបងមួយ	តាសងស៊ីស & គីង សុរិយា	KBM
491989	អេស្ប៉ាញញឹម	ល្ងាយ វ៉ាន់ណេត	ASNHL
491990	ស្នេហាឆ្លងមហាសមុទ្រ	គង់ ឌីណា & ទូច ស៊ីននិច	SCVH
491991	មកពីនាយក្តោកអាយ	ល្ងាយ វ៉ាន់ណេត	MPNTA
491992	ចង់កើតជាទឹក	ល្ងាយ វ៉ាន់ណេត	CKCT
491993	ទឹកជ្រោះប៊ូស្រា	គង់ ឌីណា & ទូច ស៊ីននិច	TCBS
491994	ស្រណោះសំដី	ល្ងាយ វ៉ាន់ណេត	SNSD
491995	នារីសក់ខ្លី	គង់ ឌីណា	NRSK
491996	សំដីបុរស	ស៊ុន ចន្ទា	SDBR
491997	ភ្លៀងគ្មានរដូវ	ល្ងាយ វ៉ាន់ណេត	PKR
491998	ខ្ញុំគោរពប្រពៃណី	វណ្ណា & ទូច ស៊ីននិច	KKRBN
491999	កុលាបខ្មែរអាកាសចរ	ល្ងាយ វ៉ាន់ណេត	KLKAC
492000	ខ្លាចប្រសិទ្ធិគ្រាន	តាសងស៊ីស & គីង សុរិយា	KBCP
492001	ផ្កាកំពុងរីក	ទូច ស៊ីននិច	PKPR
492002	ក្រឡេកញញឹម	ល្ងាយ វ៉ាន់ណេត	KLNHNH
492003	ស្ទឹងកែវ	ល្ងាយ វ៉ាន់ណេត	SK
492004	បឹងហ្លាវ៉ាន់សុឡា	ស៊ុន ចន្ទា	BGVSL
492005	អនិច្ចាខែល្ងា	ល្ងាយ វ៉ាន់ណេត & ទូច ស៊ីននិច	ANCKL
492006	ទឹកហូរ	គីង សុរិយា	TH
492007	លេខមួយដូចគ្នា	តាសងស៊ីស & គីង សុរិយា	LMDK
492008	ក្រមុំសោឡា	ល្ងាយ វ៉ាន់ណេត	KMCL
492009	ស្រមោលអក្ខរា	ចឹក សៀងសំណង	SMAR
492010	ស្រណោះខែដើមឆ្នាំ	ផាន់ ណារី	SNKDC
492011	ខឹងព្រោះស្រលាញ់	គង់ ឌីណា	KPSL
492012	ខ្ញុំចង់តែសួរ	ល្ងាយ វ៉ាន់ណេត	KCTS
492013	យល់ចិត្តរៀមផង	គង់ ឌីណា	YCRP
492014	ស្នេហាជាថ្នាំពុល	ផាន់ ណារី	SCTP
492015	ពេលអូនឃ្លាតទៅ	ល្ងាយ វ៉ាន់ណេត	POKT
492016	រាត្រីមាត់ស្ទឹងសង្កែ	ស៊ុន ស៊ីសាមុត	RTMSS
492017	កន្ទីមៗទ្រឹម	ស៊ុន ស៊ីសាមុត & វង់ សេរីសុទ្ធា	KT



**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
492018	ថ្មកោលស្រមោលស្តេហ៍	ស៊ិន ស៊ីសាមុត & វង់ សេរីសុទ្ធា	TKSMS
492019	រំដួលដងស្ទឹងសង្កែ	ស៊ិន ស៊ីសាមុត	RDDSS
492020	ភ្នំតូចភ្នំធំ	ស៊ិន ស៊ីសាមុត	PTPT
492021	អនុស្សាវរីយ៍បាត់ដំបង	ស៊ិន ស៊ីសាមុត	ANRBDB
492022	ភូមិធំទ្រង់ក្អែកខ្មៅ	វង់ សេរីសុទ្ធា	PTTNKK
492023	ដួងខែរនោច	ស៊ិន ស៊ីសាមុត	DKRN
492024	ចំការរស់រោង	ហ៊ុយ មាស	CKSR
492025	បុប្ផាស្នាមកែត	ស៊ិន ស៊ីសាមុត & វង់ សេរីសុទ្ធា	BSK
492026	កំលោះភ្នំពេញក្រមុំបាត់ដំបង	ស៊ិន ស៊ីសាមុត & សុទ្ធាវង់	KLPPKMBDB
492027	ទំនួញចាបមាស	ស៊ិន ស៊ីសាមុត	TNCM
492028	បាត់ដំបងមានអ្វីស្វាញ់	ស៊ិន ស៊ីសាមុត & វង់ សេរីសុទ្ធា	BDBMIC
492029	រំដួលសុរិន	ស៊ិន ស៊ីសាមុត	RDSR
492030	សម្រស់ភូមិថ្កល	ស៊ិន ស៊ីសាមុត	SPT
492031	បុប្ផាដូនទាវ	ស៊ិន ស៊ីសាមុត & វង់ សេរីសុទ្ធា	BDT
492032	ស្រមោលបរតាំងស៊ី	ស៊ិន ស៊ីសាមុត	SMBTS
492033	ម្ចាស់ត្បូងកណ្តៀង	វង់ សេរីសុទ្ធា	MTK
492034	ប្រុសមង្គលបុរី	ស៊ិន ស៊ីសាមុត & វង់ សេរីសុទ្ធា	BMBR
492035	មេឃខ្ពស់ដីទាប	វង់ សេរីសុទ្ធា	MKDT
492036	ស្រណោះភូមិដើមល្វា	ស៊ិន ស៊ីសាមុត	SNPDL
492037	ស្នេហ៍ឆ្លងវេហា	ស៊ិន ស៊ីសាមុត & ឌីសាវ៉េត	SCVH
492038	អនុស្សាវរីយ៍ពោធិសាត់	អ៊ិន យ៉េង	ANRPS
492039	សុំផ្ទះអូនជ្រក	ស៊ិន ស៊ីសាមុត	SPOC
492040	កន្ទីមក្បួងឡូក	ជាសាវៀន & ប៉ែន វង់	KTL
492041	ហ៊ានក្តាល់ដាក់អី	អ៊ីង ណារី & វង់ សេរីសុទ្ធា	HPDI
492042	សម្រែកខ្លែងស្រាក់	វង់ សេរីសុទ្ធា	SKS
492043	កុំលេងបន្តិមែនលោកតា	ស៊ិន ស៊ីសាមុត & ប៉ែន វង់	KLBMLT
492044	ដងស្ទឹងកាត់ភ្នក	អ៊ិន យ៉េង	DSKP
492045	ស្រអែមដងស្ទឹងសង្កែ	ស៊ិន ស៊ីសាមុត	SEDSS
492046	ខ្មាស់អស់បក្សា	អ៊ីង ណារី	KOB
492047	ថាម្នាក់ទា	វង់ សេរីសុទ្ធា	PMKT
492048	ចំប៉ាបាត់ដំបង	ស៊ិន ស៊ីសាមុត	CPBDB
492049	រាត្រីតតន័យ	ស៊ិន ស៊ីសាមុត	RTIN
492050	បូតសណ្តែក	ស៊ិន ស៊ីសាមុត & សុទ្ធាវង់	BS
492051	បុប្ផាល្បឿងម៉ែ	ស៊ិន ស៊ីសាមុត	BCM
492052	ទឹកអណ្តូងខែរស្សា	ស៊ិន ស៊ីសាមុត & សុទ្ធាវង់	TOKV
492053	ខ្នងភ្នំសំពៅ	វង់ សេរីសុទ្ធា	KPSP
492054	បែលិនខ្ញុំអើយ	ជាសាវៀន	PLKE
492055	លាភូមិសេកសក	ស៊ិន ស៊ីសាមុត	LPSS
492056	ថៅកែត្បូងណាកូន	សុទ្ធាវង់	TKTNK
492057	ទៅលេងអារព្រា	ស៊ិន ស៊ីសាមុត & ប៉ែន វង់	TLAR
492058	ស្តានយោលបណ្តូលចិត្ត	ស៊ិន ស៊ីសាមុត	SYBC
492059	ស្តាយជំនួនជួនម៉ែទៅស៊ី	ស៊ិន ស៊ីសាមុត	SCNCMTS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
492060	បណ្តាំទៅសំឡូត	វស់ សេរីសុទ្ធា	BTSL
492061	ប្រវាស់ស្រែប្រាំង	ស៊ិន ស៊ីសាមុត	BVSB
492062	បង្កងជីវិត	ទូច ចំរើន	BCV
492063	រឿងខ្ញុំចប់ហើយ	អ៊ិន យ៉េង	RKCH
492064	មេឃាត្តំពេញតារាបាក់ដំបង	ស៊ិន ស៊ីសាមុត & វស់ សេរីសុទ្ធា	MKPPDRBDB
492065	ថ្មមចិត្ត	ស៊ិន ស៊ីសាមុត	TC
492066	ចន្ទចរក្នុងរាត្រី	ស៊ិន ស៊ីសាមុត & វស់ សេរីសុទ្ធា	CCKRT
492067	បុប្ផាកោះកែវ	ស៊ិន ស៊ីសាមុត	BKK
492068	ម្តេចហ៊ានសួរខ្ញុំ	ស៊ិន ស៊ីសាមុត & វស់ សេរីសុទ្ធា	MHSC
492069	គឺស្នេហ៍យើងទេ	ស៊ិន ស៊ីសាមុត	KSYT
492070	វ័យពេញក្រមុំ	ស៊ិន ស៊ីសាមុត	VPKM
492071	ស្នឹងសន្តងអន្តងស្នេហ៍	ស៊ិន ស៊ីសាមុត & ប៉ែន វ៉ែន	SSOS
492072	មើលពួកកំលោះ	សុទ្ធា-វ៉ែន	MPKL
492073	ជីវិតសត្វលោក	ស៊ិន ស៊ីសាមុត	CVSL
492074	ស្រណោះរដូវរដា	ស៊ិន ស៊ីសាមុត	SNRDRNG
492075	កន្ត្រែកមាសបង	ស៊ិន ស៊ីសាមុត & វស់ សេរីសុទ្ធា	KMB
492076	សែនរន្ធត់	អ៊ិន យ៉េង	SRT
492077	អស់សង្ឃឹម	ស៊ិន ស៊ីសាមុត	OS
492078	ឯណាព្រហ្មចារឹម	ស៊ិន ស៊ីសាមុត & វស់ សេរីសុទ្ធា	ENPCR
492079	នរកលោកីយ៍	ស៊ិន ស៊ីសាមុត & វស់ សេរីសុទ្ធា	NRLK
492080	សង្គ័សិល្បជ័យ	ស៊ិន ស៊ីសាមុត & ប៉ែន វ៉ែន	SSC
492081	វាដុះមាត់បឹង	អ៊ឹង ណារី	RDMB
492082	ល្ខោនជីវិត	វស់ សេរីសុទ្ធា	LCV
492083	កវីចាញ់ស្នេហ៍	ជាសារីរ័ត្ន	KVCS
492084	ថ្ងៃស្អែកត្រាត់គ្នា	វស់ សេរីសុទ្ធា	TSPK
492085	ភ្លេចបងមិនបាន	ពៅ វណ្ណារី	PBMB
492086	លាហើយស្នេហ៍	ស៊ិន ស៊ីសាមុត	LHS
492087	អូនសូមផ្ញើស្តីង	វស់ សេរីសុទ្ធា	OSPC
492088	ស្រណាញ់ៗ	កុល សែម	SL
492089	ភ័ក្ត្រសំណាង	ស៊ិន ស៊ីសាមុត	PSN
492090	អាប៊ុលកាសេម	ស៊ិន ស៊ីសាមុត & វស់ សេរីសុទ្ធា	ABKS
492091	ជម្រកស្នេហ៍	ស៊ិន ស៊ីសាមុត & ប៉ែន វ៉ែន	CS
492092	សក់វែងអន្ទាយ	ស៊ិន ស៊ីសាមុត	SVOL
492093	ក្រមុំភ្នំក្នុង	ស៊ិន ស៊ីសាមុត & សុទ្ធា-វ៉ែន	KMPP
492094	មេត្តាអូនផង	ប៉ែន វ៉ែន	MOP
492095	នេះគឺកម្ពុជានុ	ស៊ិន ស៊ីសាមុត & វស់ សេរីសុទ្ធា	NKKO
492096	មួយរាត្រីមួយជីវិត	វស់ សេរីសុទ្ធា	MRTMCV
492097	នុះនំសង្សារខ្ញុំ	តារា ចោមចន្ទ	NNSK
492098	សុរិយាលាចថ្ងៃ	ស៊ិន ស៊ីសាមុត	SRYST
492099	កុលាបកោះ	អ៊ឹង ណារី	KLK
492100	អូៗយេៗ	ស៊ិន ស៊ីសាមុត	OY
492101	និស្ស័យកម្មមោក្តលាន	ស៊ិន ស៊ីសាមុត	NSKML

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
492102	ចង់បានតែចិត្ត	ស៊ិន ស៊ីសាមុត & ប៉ែន រ៉ន	CBTC
492103	មន្តស្នេហ៍ស្រីខ្មៅ	ស៊ិន ស៊ីសាមុត	MSSK
492104	អ្នកក្រចិត្តស្នេហៈ	ស៊ិន ស៊ីសាមុត & រស់ សេរីសុទ្ធា	NKCS
492105	រំដួលក្រពុំ	ស៊ិន ស៊ីសាមុត	RDKP
492106	រសៀលគងក្តុំ	ស៊ិន ស៊ីសាមុត	RSKP
492107	ប្រយ័ត្នខ្មាស់គេ	ប៉ែន រ៉ន	BYKK
492108	ប៉ុន្មានខែទៀតទើបបងរៀបការ	រស់ សេរីសុទ្ធា	BKTTBRK
492109	ខំតែជឿចិត្ត	ស៊ិន ស៊ីសាមុត	KTCC
492110	សួរហេតុអ្វី	រស់ សេរីសុទ្ធា	SHI
492111	សុរិយាល្វាចថ្ងៃ	រស់ សេរីសុទ្ធា	SRYLT
492112	ទំនួញកំហែងឈើទាល	ស៊ិន ស៊ីសាមុត	TNKHCT
492113	ស្នេហ៍ស្នេហៈលើស្រី	ស៊ិន ស៊ីសាមុត	SSLS
492114	អរគុណលោកយាយ	ស៊ិន ស៊ីសាមុត & រស់ សេរីសុទ្ធា	OKLY
492115	បងស្បថមុខអ្នកតា	ស៊ិន ស៊ីសាមុត	BSMNT
492116	បឋមរិយស្នេហា	ស៊ិន ស៊ីសាមុត & រស់ សេរីសុទ្ធា	BTVS
492117	ទំនួញនាងកេសបុទម៉ា	ស៊ិន ស៊ីសាមុត & រស់ សេរីសុទ្ធា	TNNKSBTM
492118	ថ្ងៃលិចអូនស្រណោះ	រស់ សេរីសុទ្ធា	TLOSN
492119	កុំធ្វើបាបបង	អ៊ីង ណារី	KTBB
492120	គេងទៅៗ	ស៊ិន ស៊ីសាមុត	KT
492121	កុលាបជ្រោយតាព្រហ្ម	ស៊ិន ស៊ីសាមុត	KLCTP
492122	ជីវិតគតសង្ឃឹម	រស់ សេរីសុទ្ធា	CVIS
492123	ស្នេហ៍យើង	ស៊ិន ស៊ីសាមុត	SY
492124	បិសាចក្រមុំ	ស៊ិន ស៊ីសាមុត	BSKM
492125	ព្រះថោងនាងនាគ	ស៊ិន ស៊ីសាមុត & រស់ សេរីសុទ្ធា	PTNN
492126	គេងមកបង	នៅ ណារី	KMB
492127	ថ្មមថ្កាស់អូនផង	ស៊ិន ស៊ីសាមុត & ប៉ែន រ៉ន	TTOP
492128	ទឹកដីកោះប៉ែន	ស៊ិន ស៊ីសាមុត	TDKP
492129	អូនស្រស់ទេ	ស៊ិន ស៊ីសាមុត & ចោមច័ន្ទ-សុទ្ធា	OST
492130	វណ្ណៈស្នេហា	ឈួន ម៉ាឡៃ	VS
492131	សុរិយាហៀបលិច	ស៊ិន ស៊ីសាមុត	SRYHL
492132	ចំប៉ាកោះដាច់	ឌុច គីមហាក់	CPKD
492133	ប្រយ័ត្នបាបណា	ស៊ិន ស៊ីសាមុត & សុទ្ធា-រ៉ន	BYBN
492134	បងខឹងរឿងអ្វី	ប៉ែន រ៉ន	BKRI
492135	ចន្ទចាកមេឃ	ឯក ស៊ីដេ & ហ៊ាង មុលីណា	CCM
492136	នេះគឺកម្មអូន	ឯក ស៊ីដេ & ហ៊ាង មុលីណា	NKKO
492137	ស្រីកូចទ្រមែ	ឯក ស៊ីដេ & ហ៊ាង មុលីណា	STTM
492138	អាយុមិនអស់	ឯក ស៊ីដេ & ហ៊ាង មុលីណា	AYMO
492139	ប្រយ័ត្នបាបណា	ឯក ស៊ីដេ & ហ៊ាង មុលីណា	BYBN
492140	ស្នេហាព្រះលក្ស្មណវង្ស	ឯក ស៊ីដេ & ហ៊ាង មុលីណា	SPLV
492141	បណ្តែតក្បួនលេង	ឯក ស៊ីដេ & ហ៊ាង មុលីណា	BKL
492142	កេតសង្ហាមាសបង	ឯក ស៊ីដេ & ហ៊ាង មុលីណា	KSMB
492143	ស្ទឹងអនុស្សាវរីយ៍	ឯក ស៊ីដេ & ហ៊ាង មុលីណា	SASR

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
492144	សំណេកភ្នំតាម៉ៅ	ឯក ស៊ីដេ & ហ៊ាង មុលីណា	SNPTM
492145	និស្ស័យស្នេហ៍	ឯក ស៊ីដេ & ហ៊ាង មុលីណា	NS
492146	ថ្មមថ្មាល់អូនផង	ឯក ស៊ីដេ & ហ៊ាង មុលីណា	TTOP
492147	ចិត្តតតឆ្កៀង	ឯក ស៊ីដេ & ហ៊ាង មុលីណា	CIL
492148	ស្នេហ៍រិកដូចផ្កា	ឯក ស៊ីដេ & ហ៊ាង មុលីណា	SRDP
492149	សន្យាបីថ្ងៃ	ឯក ស៊ីដេ & ហ៊ាង មុលីណា	SBT
492150	ស្នេហាចំប៉ាមាសទី២	ឯក ស៊ីដេ & ហ៊ាង មុលីណា	SCPMT2
492151	បែកទាំងទឹកភ្នែក	ឯក ស៊ីដេ & ហ៊ាង មុលីណា	BTTP
492152	រួមស្នេហ៍លុះក្ស័យ	ឯក ស៊ីដេ & ហ៊ាង មុលីណា	RSLK
492153	នារិះកូនកង	ឯក ស៊ីដេ & ហ៊ាង មុលីណា	NRCKK
492154	ចម្រៀងលក់ផ្កា	ឯក ស៊ីដេ & ហ៊ាង មុលីណា	CLP
492155	ប្រុសសម័យអាប៊ូឡូ	ឯក ស៊ីដេ & ហ៊ាង មុលីណា	BSAPL
492156	តើអូនអាយុប៉ុន្មាន?	ឯក ស៊ីដេ & ហ៊ាង មុលីណា	TOAYP
492157	ម្តប់ស្នេហ៍ដើមស្រឡៅ	ឯក ស៊ីដេ & ហ៊ាង មុលីណា	MSDSL
492158	បុប្ផាឋានសួគ៌	ឯក ស៊ីដេ & ហ៊ាង មុលីណា	BTSL
492159	ភ្នំតូចភ្នំធំ	ឯក ស៊ីដេ & ហ៊ាង មុលីណា	PTPT
492160	ទៅលេងភ្នំសំពៅ	ឯក ស៊ីដេ & ហ៊ាង មុលីណា	TSPSP
492161	ជើងភ្នំសំពៅ	ឯក ស៊ីដេ & ហ៊ាង មុលីណា	CPSP
492162	មកពីនាយក្តាក់អាយ	ឯក ស៊ីដេ & ហ៊ាង មុលីណា	MPNTA
492163	រូបល្អជាងគេ	ឯក ស៊ីដេ & ហ៊ាង មុលីណា	RLCK
492164	កំណាព្យស្នេហ៍	ឯក ស៊ីដេ & ហ៊ាង មុលីណា	KNS
492165	ស្នឹងសង្កែកប្រែចិត្ត	ឯក ស៊ីដេ & ហ៊ាង មុលីណា	SSKBC
492166	ផ្កាយអើយ ផ្កាយពុទ្រា	ឯក ស៊ីដេ & ហ៊ាង មុលីណា	PEPP
492167	កូនកាត់បីសាសន៍	ឯក ស៊ីដេ & ហ៊ាង មុលីណា	KKBS
492168	ខុសមួយចប់	តាសងស៊ីស & គីង សុរិយា	KMC
492169	រាំរង់ចូលឆ្នាំ	ឯក ស៊ីដេ & ហ៊ាង មុលីណា	RVCC
492170	ប្រែលិនសុបិន្តល្អ	ឯក ស៊ីដេ & ហ៊ាង មុលីណា	PLSBL
492171	ចម្រៀងគូស្នេហ៍	ឯក ស៊ីដេ & ហ៊ាង មុលីណា	CKS
492172	យកគ្រឿងទៅឡាំបៀ	ឯក ស៊ីដេ & ហ៊ាង មុលីណា	YTTLB
492173	ទឹកអណ្តូងរដូវវស្សា	ឯក ស៊ីដេ & ហ៊ាង មុលីណា	TORV
492174	វែមស្តុកស្តម្ភ	ឯក ស៊ីដេ & ហ៊ាង មុលីណា	RMSS
492175	ចិញ្ចៀនបញ្ជាំចិត្ត	ឯក ស៊ីដេ & ហ៊ាង មុលីណា	CCBC
492176	ចូលឆ្នាំទៅលេងបាត់ដំបង	ឯក ស៊ីដេ & ហ៊ាង មុលីណា	CCTLBDB
492177	បានជាខ្ញុំសម្លឹង	ឯក ស៊ីដេ & ហ៊ាង មុលីណា	BCKS
492178	ស្តាប់ប្រុសដេកផ្ទៀង	ឯក ស៊ីដេ & ហ៊ាង មុលីណា	SBDP
492179	ប្រែលិនដួងចិត្ត	ឯក ស៊ីដេ & ហ៊ាង មុលីណា	PLDC
492180	ទេពធីតាស្រុកអារព្វ	ឯក ស៊ីដេ & ហ៊ាង មុលីណា	TTDSAR
492181	អក្ខរកម្មយ៉ា	ឯក ស៊ីដេ & ហ៊ាង មុលីណា	ARTYR
492182	ស្តេចកណ្តរស	ឯក ស៊ីដេ & ហ៊ាង មុលីណា	SKS
492183	សុវណ្ណតែនអន	ឯក ស៊ីដេ & ហ៊ាង មុលីណា	SVTO
492184	ធីតាញោកទិព្វ	ឯក ស៊ីដេ & ហ៊ាង មុលីណា	TDKT
492185	ជឿចុះជឿចុះ	ឯក ស៊ីដេ & ហ៊ាង មុលីណា	CCCC

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
492186	ស្នេហ៍នៅតែស្នេហ៍	ឯក ស៊ីដេ & ហ៊ាង មុលីណា	SNTS
492187	ស្នេហ៍ដូចបំណង	ឯក ស៊ីដេ & ហ៊ាង មុលីណា	SDBN
492188	ស្នេហាចំប៉ិស	ឯក ស៊ីដេ & ហ៊ាង មុលីណា	SCPS
492189	វាសារវាវា	ឯក ស៊ីដេ & ហ៊ាង មុលីណា	RSRV
492190	ស្ត្រីគ្រមកបង	ឯក ស៊ីដេ & ហ៊ាង មុលីណា	SMB
492191	ចំប៉ាមាស	ឯក ស៊ីដេ & ហ៊ាង មុលីណា	CPM
492192	សារិកាកែវរង	ឯក ស៊ីដេ & ហ៊ាង មុលីណា	SRKKV
492193	អូនចង់ញ៉ាំផ្លែកុយ	ឯក ស៊ីដេ & ហ៊ាង មុលីណា	OCNHPK
492194	ជំនោរកកិត	ឯក ស៊ីដេ & ហ៊ាង មុលីណា	CNK
492195	អង្គីសុវណ្ណចន្ទកេសរ	ឯក ស៊ីដេ & ហ៊ាង មុលីណា	OSVCKS
492196	ក្របីដេកកក	ឯក ស៊ីដេ & ហ៊ាង មុលីណា	KBDP
492197	ភ័ព្វព្រាងវាសនា	ឯក ស៊ីដេ & ហ៊ាង មុលីណា	PPVN
492198	សុបិន្តស្តីកា	ឯក ស៊ីដេ & ហ៊ាង មុលីណា	SBSK
492199	អនុភាពពុកមាត់	ឯក ស៊ីដេ & ហ៊ាង មុលីណា	ONPPM
492200	ព្រមស្ត្រីគ្របងទៅ	ឯក ស៊ីដេ & ហ៊ាង មុលីណា	PSBT
492201	ប្រលោមស្នេហ៍	ឯក ស៊ីដេ & ហ៊ាង មុលីណា	BLS
492202	ចង់កើតជាផ្កា	ឯក ស៊ីដេ & ហ៊ាង មុលីណា	CKCP
492203	រឿងពិត	ឯក ស៊ីដេ & ហ៊ាង មុលីណា	RP
492204	ទៅភ្នំធំធេង	ឯក ស៊ីដេ & ហ៊ាង មុលីណា	TPTT
492205	ខ្ញុំច្រៀងនាងរ៉ា	ឯក ស៊ីដេ & ហ៊ាង មុលីណា	KCNR
492206	ឱ ភ្នំពេញអើយ	ម៉េង កែវពេជ្ជតា	OPPE
492207	ភ្នែកតូច	ម៉េង កែវពេជ្ជតា	PT
492208	ស្នេហាអ្នកឡើងភ្នែក	ម៉េង កែវពេជ្ជតា	SNLT
492209	សមគ្នាមែន	ម៉េង កែវពេជ្ជតា	SKM
492210	មិនបាច់កម្រងផ្កា	ម៉េង កែវពេជ្ជតា	MBKP
492211	សោកសៅនៅតែធាត់	ម៉េង កែវពេជ្ជតា	SSNTT
492212	ជីវិតចាបតូច	ម៉េង កែវពេជ្ជតា	CVCT
492213	បើស្រលាញ់ពិត	ម៉េង កែវពេជ្ជតា	BSLP
492214	អ្នកចម្រៀងសំបូរស្នេហ៍	ឯក ស៊ីដេ & ម៉េង កែវពេជ្ជតា	NCRSBS
492215	ខ្លាចប្រុសបោក	ម៉េង កែវពេជ្ជតា	KBB
492216	សង្សារនរណាគេ	ឈានុរៈ & ម៉េង កែវពេជ្ជតា	SNNK
492217	ចាំជូតទឹកនេត្រា	ម៉េង កែវពេជ្ជតា	CCTNT
492218	មេឃក្រងដួងចន្ទ	ម៉េង កែវពេជ្ជតា	MKDC
492219	ជើងមេឃពណ៌ស្វាយ	ម៉េង កែវពេជ្ជតា	CMPS
492220	ជើងមេឃពណ៌ស្វាយ	ឯក ស៊ីដេ & ម៉េង កែវពេជ្ជតា	CMPS
492221	ជើងមេឃពណ៌ស	ឯក ស៊ីដេ & ម៉េង កែវពេជ្ជតា	CMPS
492222	ចោលអូនម្តេចបាន	ឯក ស៊ីដេ & ម៉េង កែវពេជ្ជតា	COMB
492223	មន្ទាមាសបង	ឯក ស៊ីដេ & ម៉េង កែវពេជ្ជតា	MMB
492224	ចង់តែហែកខាំ	ឯក ស៊ីដេ & ម៉េង កែវពេជ្ជតា	CTHK
492225	មឈូសមាស	ឯក ស៊ីដេ & ម៉េង កែវពេជ្ជតា	MCM
492226	ផ្កាអ្វី?	ឯក ស៊ីដេ & ហ៊ាង មុលីណា	PI
492227	ខូចម្តង	ឯក ស៊ីដេ & ហ៊ាង មុលីណា	KMN

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
492228	ភ្នែកខូច	ឯក ស៊ីដេ & ហ៊ាង មុលីណា	PK
492229	ស្រលាញ់តែម្នាក់	ពន្លឺ-សងស៊ីស & ហ៊ាង មុលីណា	SLTM
492230	ខ្លាចតែខុស	ឯក ស៊ីដេ & ហ៊ាង មុលីណា	KTK
492231	បឋមវ័យស្នេហា	ឯក ស៊ីដេ & ហ៊ាង មុលីណា	BTVS
492232	ចម្រៀងស្នេហ៍	ឯក ស៊ីដេ & ហ៊ាង មុលីណា	CS
492233	ចិត្តមួយថ្លើមមួយ	ឯក ស៊ីដេ & ហ៊ាង មុលីណា	CMTM
492234	ស្នេហ៍ហានកុសិត	ឯក ស៊ីដេ & ហ៊ាង មុលីណា	STTS
492235	ចោរលួចចិត្ត	ឯក ស៊ីដេ & ហ៊ាង មុលីណា	CLC
492236	ថ្មមអើយថ្មម	ឯក ស៊ីដេ & ហ៊ាង មុលីណា	TET
492237	សម្រស់លក្សមី	ពេជ្រ ពន្លឺ & ហ៊ាង មុលីណា	SLM
492238	មិនឆ្ងាយមិនយកលុយ	តាសងស៊ីស	MCMYL
492239	ហានសួគ៌នៃយើង	ឯក ស៊ីដេ & ហ៊ាង មុលីណា	TSNY
492240	ព្យុះកម្ពុជ្យៈចិត្ត	ឯក ស៊ីដេ & ហ៊ាង មុលីណា	PKPC
492241	ក្មេងអ្វីធំជាងស្នេហា	ឯក ស៊ីដេ & ហ៊ាង មុលីណា	KITCS
492242	សុបិន្តលួចស្នេហ៍	ឯក ស៊ីដេ & ហ៊ាង មុលីណា	SBLS
492243	កាលណាផ្ការីក	ឯក ស៊ីដេ & ហ៊ាង មុលីណា	KNPR
492244	ហោរាត្យាញអាយ	តាសងស៊ីស & ហ៊ាង មុលីណា	HRTA
492245	បុប្ផាខែចេត្រ	ឯក ស៊ីដេ	BKC
492246	ស្នេហ៍ស្រីស្រុកឧប៉ិន	ឯក ស៊ីដេ	SSSOB
492247	បងរស់ព្រោះអូន	ឯក ស៊ីដេ	BRPO
492248	ស្លាប់និងអនុស្សា	ឯក ស៊ីដេ	SNANS
492249	សូមថ្មមប្រលោមទុក្ខ	ឯក ស៊ីដេ	STBLT
492250	បើងងឹតកុក្កី	ឯក ស៊ីដេ	BNGKP
492251	ឱ អូអក្ខរា	ឯក ស៊ីដេ	OOAR
492252	មាសទឹកដប់	ឯក ស៊ីដេ	MTD
492253	ចម្រៀងមរណៈ	ឯក ស៊ីដេ	CRMN
492254	លាលុះអវសាន	ឯក ស៊ីដេ	LLOS
492255	ឧត្តមដួងចិត្ត	ឯក ស៊ីដេ	ODDC
492256	សក់ក្រង	ឯក ស៊ីដេ	SK
492257	ឆ្កែតមួយជីវិត	ឯក ស៊ីដេ	CMCV
492258	ប្តាភពថ្ងៃនិស្ស័យ១ឆ្នាំ	ឯក ស៊ីដេ	K1TN1C
492259	ខំតែជឿចិត្ត	ឯក ស៊ីដេ	KTCC
492260	ចាំមួយរាត្រី	ឯក ស៊ីដេ	CMRT
492261	ទូលកោកទូលកម្ម	ឯក ស៊ីដេ	TKTK
492262	ទឹកភ្នែកលើទ្រូងបង	ឯក ស៊ីដេ	TPLTB
492263	ល្ងាចេក	ឯក ស៊ីដេ	LC
492264	លុះលង់ក្រោមធរណី	ឯក ស៊ីដេ	LLKTN
492265	សង្ឃឹមឬមិនសង្ឃឹម	ឯក ស៊ីដេ	SRMS
492266	និស្ស័យគ្រប់លក្ខណ៍	ឯក ស៊ីដេ	CKL
492267	ទំនួញស្តេចនាគ	ឯក ស៊ីដេ	TNSN
492268	អូនអើយមើលផ្កាយ	ឯក ស៊ីដេ	OEMP
492269	សក់ក្រងហើយអ៊ុត	ឯក ស៊ីដេ	SKHO

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
492270	បុប្ផាលាក់ខ្លួន	ឯក សិរីដេ	BLK
492271	ស្នេហ៍ជំពាក់កម្ម	ឯក សិរីដេ	SCPK
492272	ចាស់ស្នាម	ខាត់ សុខឃឹម	CS
492273	ទូលខ្យល់បណ្តាលចិត្ត	ឯក សិរីដេ	TKBC
492274	ទ្រង់បងបេះដូងអូន	ហ៊ាង មុលីណា	TBBDO
492275	ឱ្យបងស្តាប់សិន	ឯក សិរីដេ	OBSS
492276	អាសុអនុស្សាវរីយ៍	ឯក សិរីដេ	ASANR
492277	ពាក្យស្នេហ៍អូនបង	ឯក សិរីដេ	PSOB
492278	បញ្ហាបេះដូង	ខាត់ សុខឃឹម	BBD
492279	កែវភ្នែកស្រី	ឯក សិរីដេ	KPS
492280	ពោះម៉ាយដួងចិត្ត	ឯក សិរីដេ	PMDC
492281	ឋានសួគ៌លោកិយស្រីនឹកបង	ឯក សិរីដេ	TSLKSNB
492282	អុំប្រុសខុសគេ	តាសងស៊ីស & ខាត់ សុខឃឹម	OBKK
492283	ស្នេហ៍កាលវ័យកុមារ	ឯក សិរីដេ	SKVKM
492284	ស្រណោះក្លិនខ្លួន	ឯក សិរីដេ	SNKK
492285	ឱបតបភក្តី	ហ៊ាង មុលីណា	ODP
492286	ទុកទឹកភ្នែក	ឯក សិរីដេ	TTP
492287	ចិត្តនឹកស្តាយ	ឯក សិរីដេ	CNS
492288	ចំប៉ីកោះរៀន	ឯក សិរីដេ & ហ៊ាង មុលីណា	CPKV
492289	សុរិយា	ឯក សិរីដេ	SRY
492290	សុំចាំបងសិន	ឯក សិរីដេ	SCBS
492291	ឈ្មោះជាសង្សារ	ខាត់ សុខឃឹម	CCS
492292	ស្នេហ៍បងមរណា	ឯក សិរីដេ	SBMN
492293	ចិត្តប្រុសខុសចិត្តស្រី	តាសងស៊ីស & ខាត់ សុខឃឹម	CBKCS
492294	ស្នាមក្រែម	នួន មន្ទីរីត្ត	SK
492295	សង្សារបណ្តាលចិត្ត	ហ៊ឹម ស៊ីវន	SBC
492296	ស្នាមដូចអីតាលី	យ៉ែម សំអូន	SDITL
492297	មិនបានៗទេ	ឡេង ប៊ុនណាត	MBT
492298	ហេឡូ ហ៊ី	យ៉ែម សំអូន & លិនដា	HLH
492299	សណ្ត់ស្នេហ៍	ហ៊ឹម ស៊ីវន	SS
492300	រកាដួងចិត្ត	ឡេង ប៊ុនណាត	RKDC
492301	មានរូបរាងបាប	គីង សុរិយា	MRRB
492302	មន្តស្នេហ៍លោកយាយ	នួន មន្ទីរីត្ត	MSLY
492303	ឋានសួគ៌ស្នេហ៍យើង	ហ៊ឹម ស៊ីវន	TSSY
492304	ប្រថុណ្ណម៉្លេះអូន	យ៉ែម សំអូន	BCMO
492305	ពីរនាទីទេអូន	យ៉ែម សំអូន	PNTTO
492306	រលកជីវិត	គីង សុរិយា	RLCV
492307	HELLO I LOVE YOU	យ៉ែម សំអូន	HILY
492308	សង្ហារម្ល៉េះបង	យក់ ចិត្តរដ្ឋា	SMB
492309	ម្តាយស្នេហ៍នៅទីណា	យ៉ែម សំអូន	MSNTN
492310	ឱ ក្តីស្នេហាអើយ	យក់ ចិត្តរដ្ឋា	OKSE
492311	ស្នេហ៍បរិសុទ្ធ	ចាន់ សុទ្ធារី	SBRS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
492312	អូនស្នេហ៍ៗ	យ៉ែម សំអូន & ចាន់ សុទ្ធាវី	OS
492313	បងសូមអង្វរ	យ៉ែម សំអូន	BSO
492314	ចងកើតជាផ្កា	ចាន់ សុទ្ធាវី	CKCP
492315	ផ្ដើមស្នេហ៍នៅបែលិន	យ៉ែម សំអូន	PSNPL
492316	ក្ដិនស្នេហ៍ម្ចាស់ខ្លើយ	យ៉ែម សំអូន & ឈឹម ស្រីនាង	KSMK
492317	ក្ដិនស្នេហ៍ម្ចាស់ខ្លើយ	យ៉ែម សំអូន & ឈឹម ស្រីនាង	KSMK
492318	ឆ្កែកហើយស្នេហ៍	ហ៊ឹម ស៊ីវន	THS
492319	អូនជាកូនអ្នកស្រែ	យ៉ែម សំអូន & នួន មុន្នីវត្ត	OCKNS
492320	ឈប់គេងទៅអូន	យ៉ែម សំអូន & នួន មុន្នីវត្ត	CKTO
492321	ក្រមុំសៀមរាប	យ៉ែម សំអូន	KMSR
492322	បំរើស្នេហ៍	យ៉ែម សំអូន	BRS
492323	ឃ្លាតកាយអាណ័យស្នេហ៍	យ៉ែម សំអូន	KKALS
492324	សុំទៅផង	យ៉ែម សំអូន & នួន មុន្នីវត្ត	STP
492325	ជូរមាត់តិចអី	គឹង សុរិយា	CMTI
492326	ចងបានអីពៅ	យ៉ែម សំអូន & នួន មុន្នីវត្ត	CBIP
492327	ថ្ងៃខ្ពស់កំណើតដ៏អស្ចារ្យ	យក់ ចិត្រដ្ឋា	TKKNDO
492328	ចំរៀងភ្លេងស្នេហ៍អមតៈ	ឡេង ប៊ុនណាត & ចាន់ សុទ្ធាវី	CRKSAT
492329	អាពាហ៍ពិពាហ៍ខ្ញុំ	ឆេង សុរិយា	APPPK
492330	រាត្រី	ឡេង ប៊ុនណាត	RT
492331	ច្រណែន	គឹង សុរិយា	CN
492332	ចន្ទអើយមេត្តាខ្ញុំផង	លន់ ស៊ីតាវា	CEMTKP
492333	ចិត្តអូន	ឡេង ប៊ុនណាត & គឹង សុរិយា	CO
492334	ឆាកជីវិតខ្ញុំ	ឡេង ប៊ុនណាត & ហ៊ឹម ស៊ីវន	CCVK
492335	កុំផ្ដើមអូនពោក	ហ៊ឹម ស៊ីវន	KPOP
492336	ខ្ទមស្បូវនិស្ស័យ	ឡេង ប៊ុនណាត	KSN
492337	នឹកបងចុងក្រោយ	នួន មុន្នីវត្ត	NBCK
492338	ចាញ់ល្បិចស្រីក្បត់	យ៉ែម សំអូន	CLSK
492339	ស្នេហ៍បងស្នេហ៍ពិត	យ៉ែម សំអូន	SBSP
492340	ក្ដិនផ្កាយហ៊ុប	ឡេង ប៊ុនណាត & ទូច ស៊ីននិច	KPYH
492341	បេះដូងលាយពាណ៌	យ៉ែម សំអូន	BDLP
492342	ភ្លើងកាម	គឹង សុរិយា	PK
492343	ស្នាក់ដូចបងអូនព្រមទេ	ឡេង ប៊ុនណាត & ពេជ្រ បុប្ផា	SDBOPT
492344	ម្យ៉ាងដែរ	ឆេង សុរិយា	MD
492345	ស្រណោះផ្ទះផ្តល	យ៉ែម សំអូន	SNPC
492346	ស្នេហ៍អ្នកនេសាទ	ឡេង ប៊ុនណាត & ទូច ស៊ីននិច	SNNS
492347	ហាមចិត្តមិនបាន	យ៉ែម សំអូន	HCMB
492348	បងត្រៀមជំនួនផ្កាស្លា	ឡេង ប៊ុនណាត & ទូច ស៊ីននិច	BTCNPS
492349	ក្រមុំចាស់សម្រស់ស៊ីចស៊ី	ឆេង សុរិយា	KMCSSS
492350	កុលាបកំសត់	សុះ ម៉ាច	KLKS
492351	ឥទ្ធិពលស្នេហ៍	ដែន ចិត្រដ្ឋា	IPS
492352	លាស្នេហ៍ពិសពុល	ឡេង ប៊ុនណាត	LSPP
492353	ចិត្តស្រីដូចគ្នា	ហ៊ឹម ស៊ីវន	CSDK



**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
492354	ស្រឡាត់ដងមើលចុះ	ចាន់ សុទ្ធាវី	SKEMC
492355	ឧសអស់បំណង	ឡេង ប៊ុនណាត	KOBN
492356	តើនៅមានអ្វី	ឡេង ប៊ុនណាត	TNMI
492357	គេបេះយកសង្សារខ្ញុំ	ឆេង សុរិយា	KBYSK
492358	លាក់ម្តងស្នេហាលោកិយ	ឡេង ប៊ុនណាត	LKSLK
492359	កុំអឿនធ្វើអ្វី	ឡេង ប៊ុនណាត	KOTI
492360	មួយភ្លែតនឹកតែបង	វីរ សារុន	MRTNTB
492361	ផ្សែងជួបស្នេហាពិត	នូ ស៊ុប	PCSP
492362	អន្លង់មន្តស្នេហា	ហៃ ដាឡេន	OMS
492363	វិលវិញមកអូន	កែវ សិលា	VVMO
492364	ពេលកំពុងនៅស្រលាញ់	ចាន់ ឆារី	PKPNSL
492365	ទឹកហូរមិនហត់	ទូច ស៊ុននិច	THMH
492366	កំហុសអ្នកណា	ណូយ វ៉ាន់ណេត	KHNN
492367	ដួងព្រះចន្រ្ទា	ណូយ វ៉ាន់ណេត & ស៊ុន សុវណ្ណារី	DPC
492368	ព្រួយនឹកប្រសថ្ងៃ	ម៉េង កែវពេជ្ជតា	PNBT
492369	ទឹកហូរក្រោមស្ពាន	នូ ស៊ុប	THKS
492370	សម្លេងហ្គីតា	ហៃ ដាឡេន	SGY
492371	កុំតូចចិត្តនិងវាសនា	នូ ស៊ុប	KTCNVN
492372	អូអើយ កុំអាណន់	ហ៊ឹម ស៊ីវន	OEKOC
492373	ដឹងថាបងក្សត្រ	ម៉េង កែវពេជ្ជតា	DTBK
492374	សុំសួរបានឬទេ?	វីរ សារុន	SSBRT
492375	រវើរវាយ	សាន ផានិត	RVRV
492376	ខ្នងភ្នំអនុស្សាវរីយ៍	កែវ សិលា	KPANR
492377	ស្នេហាអស់ពីហឫទ័យ	ម៉េង កែវពេជ្ជតា	SOPHRT
492378	បុប្ផាក្រុងថេប	ណូយ វ៉ាន់ណេត	BKT
492379	ដីថ្មីកុំភ្លេចដីចាស់	ឡេង សារីទូ	DTKPDC
492380	រសៀលជ្រៀលជ្រួរ	សុវណ្ណតារា & ប៊ុត កន្សា	RSCC
492381	អកលទ្រន់	សុវណ្ណតារា	OLTN
492382	បងលេងសើចសោះ	សាន ផានិត	BLSS
492383	ព្រាត់មួយជីវិត	ស៊ុន សុវណ្ណារី	PMCV
492384	សុបិន្តបីយប់	ណូយ វ៉ាន់ណេត	SBBY
492385	ឪប្បិប្បាឡើងស្នេហា	ចាន់ រតនា	KRS
492386	ទើប	ម៉េង កែវពេជ្ជតា	T
492387	បងរង់ចាំ	ឡេង សារីទូ	BRC
492388	ដារីកំពូលដួងចិត្ត	ចៅ សុផាណារីទូ	DVKPDC
492389	ភ្លេចពាក្យសម្បថ	ទូច ស៊ុននិច	PPS
492390	ស្នេហាពីបុព្វ	វីរ សារុន	SPB
492391	បងមិនចង់គេងឯកការ	សាន ផានិត	BMCKEK
492392	សូត្រហ៊ឹមល្ហើយៗ	ណូយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	SKHL
492393	អូនគិតដល់បង	ម៉េង កែវពេជ្ជតា	OKDB
492394	នៃអាម៉ាប់	មាស សារ៉ាន់	NAM
492395	សា ឡា ឡា	ស្តេច ចន្ទា	SLL

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
492396	ផ្សែងមរណៈ	សុះ ម៉ាច	PMN
492397	មិនដែលសោះ	សាន ផានិត	MDS
492398	ពស់វែកស្រដៃ	ទូច ស៊ុននិច	PVSNB
492399	ដោះលែងអូនទៅ	ម៉េង កែវពេជ្ជតា	DLOT
492400	ភ្លើងគ្មានផ្សែង	ល្ងាយ វ៉ាន់ណេត	PKP
492401	កណ្តៀងគ្រឿងឆាំង	ឡេង សារិទ្ធ	KTC
492402	សូមជឿចិត្តអូនចុះ	ទូច ស៊ុននិច	SCCOC
492403	វាបាថាស្នេហ៍បង	សាន ផានិត	VCTSB
492404	ជីវិតសត្វលោក	ឡេង សារិទ្ធ	CVSL
492405	ចាំច្រកស្រូវហើយសិន	កុសល & ទូច ស៊ុននិច	CCSHS
492406	សម្លាប់អូនល្អជាង	ម៉េង កែវពេជ្ជតា	SOLC
492407	សា ឡា ឡា	វីរ សារុន	SLL
492408	ពេលអូននៅក្បែរបង	សាន ផានិត	PONKB
492409	អូនមិនក្បត់បណ្តាំ	អមពារទេវី	OMKB
492410	ជាងខាតស្បែកជើង	មាស សារ៉ាន់	CKSC
492411	ប៉ាក្មេងដុល្លា	ឡេង សារិទ្ធ	PKDL
492412	ហួសស្តាយអាណិត	ចាន់ រតនា	HSAN
492413	ស្នេហ៍ប្រុសថ្លៃ	នាក់ ម៉ុលីកា	SBT
492414	ដប់ម៉ឺនៗ	កុសល	DM
492415	គ្មានទេពាក្យពិត	ទូច ស៊ុននិច	KTPP
492416	ថ្មមស្នេហ៍	ណង សារិទ្ធ	TS
492417	អូននឹកបងណាស់	ទូច ស៊ុននិច	ONBN
492418	បងគ្មានតែដឹង	សាន ផានិត & ហៃ ដាឡែន	BKTD
492419	ដងស្ទឹងពោធិសាត់	ឡេង សារិទ្ធ	DSPS
492420	វិលវិញហើយឬស្នេហ៍ស្នេង	សួន ចន្ទា	VVHRSS
492421	ក្រមុំវេសប្តី	យី សាខន	KMRB
492422	អំនួតស្នេហ៍	សាន ផានិត	ONS
492423	សម្រស់នារីខ្មែរ	កែវ រុទ្ធី	SNRK
492424	មេឃុំប្រុសស្រស់	មាស សារ៉ាន់	MKRS
492425	ស្តាយចិត្តដែលសោះ	ឡេង សារិទ្ធ	SCDS
492426	ចង់ជួបក្នុងសុបិន្ត	ហ៊ុយ ស៊ុន	CCKSB
492427	បើជាគូ	វីរ សារុន	BCK
492428	ចន្ទអើយដួងចន្ទ	ទូច ស៊ុននិច	CEDC
492429	ទឹកស្រក់សត្វស្លាប់	អៀង ស៊ីផុល	TSSS
492430	អូនខ្មាស់គេណាស់	ទូច ស៊ុននិច	OKKN
492431	បែរលិចប្រាសាទស្នេហ៍	នូ ស៊ីប	PLPLS
492432	ចង់បើកបេះដូង	អៀង ស៊ីផុល & ទូច ស៊ុននិច	CBBB
492433	ស្តាយភាពក្រមុំ	ទូច ស៊ុននិច	SPKM
492434	ពេញក្រមុំ	សួន ចន្ទា	PKM
492435	ទៅដណ្តឹងកូនគេ	មាស សារ៉ាន់	TDKK
492436	សន្យាមុនលា	កុសល & ហៃ ដាឡែន	SML
492437	រឿងខ្ញុំចប់ហើយ	ចាន់ សារី	RKCH

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
492438	ស្នេហ៍ក្រោមម្លប់ជ្រៃ	ឃី សាឌន	SKMC
492439	ពិភពលោកប្រគល់ឱ្យបង	ទូច ស៊ុននិច	PPLBKOB
492440	ជូតទឹកភ្នែកទៅអូន	នូ ស៊ុប	CTPTO
492441	ឈប់ជឿហើយស្រីស្រី	ឡោ សារិទ្ធ	CCHSS
492442	បងមានថ្មីទៀត	ហៃ ដាឡែន	BMTT
492443	ឱ សំណប់ចិត្ត	នូ ស៊ុប	OSNC
492444	ខ្លាចហើយចិត្តស្រី	ណុប ចំណាប់	KHCS
492445	ស្អប់ប្រុសតាមព្រៃ	ស្និន ចន្ទា	SBTNH
492446	ចន្ទារះហើយ	ឡោ សារិទ្ធ	CRH
492447	វាសនាកញ្ជាក់ព្រា	ទូច ស៊ុននិច	VNKKP
492448	ឋានៈផ្សេងចិត្តផ្សេង	ឡោ សារិទ្ធ & ទូច ស៊ុននិច	TPCP
492449	ចំប៉ារង្សី	ឡោ សារិទ្ធ	CPRS
492450	បងអាចនៅចាំបាន	សាន ផានិត	BANCB
492451	មិនភ្លេចទៅបែលិន	ឃី សាឌន	MPTPL
492452	ព្រួយព្រោះនឹកបង	ស្និន ចន្ទា	PPNB
492453	សុំថតមួយណាខាង	នូ ស៊ុប	STMNN
492454	បើស្រលាញ់ត្រូវតែហ៊ាន	ឡោ សារិទ្ធ	BSLTTH
492455	ចប់បញ្ហា	ទូច ស៊ុននិច	CP
492456	ស្នេហាស្នេហាហ៊ិត	វីរ សារុន	SSH
492457	ស្តាយភូមិកំណើត	ណុប ចំណាប់	SPKN
492458	ប្រុសចិត្តខ្មៅ	ហៃ ដាឡែន	BCK
492459	សន្យាបីថ្ងៃ	នូ ស៊ុប & ទូច ស៊ុននិច	SBT
492460	ព្រានអណ្តាតប្រាក់	ថោង ប៊ុនថន	POB
492461	លាហើយបែលិន	ឃី សាឌន	LHPL
492462	វិប្បដិសារី (WONDERFUL TONIGHT)	សាន ផានិត	VDSR
492463	អន់ចិត្តរឿងអ្វី	ឡោ សារិទ្ធ	OCRI
492464	ស្អប់ប្រុសកុហក	ស្និន ចន្ទា	SBKH
492465	ស្រលាញ់តែបង	ហៃ ដាឡែន	SLTB
492466	រឿងដែលកន្លង	សាន ផានិត	RDK
492467	លោហិតវាសនា	នូ ស៊ុប	LHVN
492468	ទឹកភ្នែកក្នុងបេះដូង	សន ចរិយា	TPKBD
492469	សំបុត្រក្រោមខ្នើយ	ស៊ុន សុវណ្ណារី	SBKK
492470	ស៊ីទ្រាំតាមកម្ម	នូ ស៊ុប	STTK
492471	ប្រុសកំពូលស្នេហ៍	ស្និន ចន្ទា	BKPS
492472	ឱ ស្នឹងសង្កែ	ឡោ សារិទ្ធ	OSS
492473	អ្នកគ្រូក្រមុំ	ឡោ សារិទ្ធ & ទូច ស៊ុននិច	NKKM
492474	នៅតែស្រលាញ់	ឃី សាឌន	NTSL
492475	បងនឹកអូនណាស់	ឡោ សារិទ្ធ	BNON
492476	អនិច្ចាស្នេហ៍ថ្មី	កែវ សិលា	ANCST
492477	នឹកបងណាស់	ពិសិដ្ឋ ពិលីកា	NBN
492478	អាណិតតែមិនស្រលាញ់	ទូច ស៊ុននិច	ANTMSL
492479	បែកគ្នាមួយឆ្នាំ	ឡោ សារិទ្ធ	BKMC

## CAMPUCHIA LIST

FILE_NAME	SONG_NAME	SINGER	PYCODE
492480	សម្បថ១០០០ពាក្យ	ស៊ិន សុវណ្ណារី	S1000P
492481	ត្រាត់គ្នាគ្រាចប់	ឡេង សារិទ្ធ	PKKC
492482	ខ្លាចបាត់បង	ទូច ស៊ិននិច	KBB
492483	ត្រាត់ស្នេហ៍បណ្តាលចិត្ត	ឡេង សារិទ្ធ	PSBC
492484	បុប្ផា FLORIDA	ថោង ប៊ុនថន	B FLORIDA
492485	ចង់រស់ជាមួយគ្នា	សាន ផានិក & ហៃ ដាឡែន	CRCMK
492486	ទំនិញស្នេហា	ឡេង សារិទ្ធ	TNS
492487	ដាច់ចិត្តម៉្លេះ	ថោង ប៊ុនថន	DCM
492488	កំពូលភ្នំស្រួច	អៀង សិផុល	KPPS
492489	ឱ ក្តីស្នេហ៍	ទូច ស៊ិននិច	OKS
492490	បណ្តាំនារីក	នូ ស៊ីប	BNV
492491	អនុស្សាវរីយ៍ ខេត្តពោធិ៍សាត់	ចាន់ ឆារី	ANRKPS
492492	ស្នេហ៍របស់អូន	ទូច ស៊ិននិច	SRO
492493	លាហើយពោធិ៍សាត់	ឡេង សារិទ្ធ	LHPS
492494	ចំប៉ាកោះដាច់	ចាន់ ឆារី	CPKD
492495	ដដែល ដដែលក៏បាន	ទូច ស៊ិននិច	DDDDKB
492496	ដំរីសឈ្មោល	នូ ស៊ីប	DRC
492497	បក្សីជាប់ជុំង	ថោង ប៊ុនថន	BCC
492498	ភ្លៀងរលឹមរលឹកស្នេហ៍	សន ចរិយា	PRLRLS
492499	ទូកភ្លោក	ឡេង សារិទ្ធ	TT
492500	សំណៅកាកី	នូ ស៊ីប	SNKK
492501	ភូមិដើមល្វា	ភោគ សំអុន	PDL
492502	កុំភ្លេចស្នាមខាំ	ទូច ស៊ិននិច	KPSK
492503	កោះចាស់កោះថ្មីស្រីបែកចិត្ត	ថោង ប៊ុនថន	KCKTSBC
492504	យប់យន់សែនស្ងាត់	ណង សារិទ្ធ	YYSS
492505	បងកុំទៅណា បងកុំទៅណា	ស្នួន ចន្ទា	BKTNBKTN
492506	ជិះទូកលេងតាមគង្គា	ឡេង ប៊ុនណាត & ធីតា	CTLTK
492507	សញ្ញាប័ត្រស្នេហា	ឡេង សារិទ្ធ	SBS
492508	រវើរវាយ	ទូច ស៊ិននិច	RVRV
492509	កុលាបកោះ	ឡេង សារិទ្ធ	KLK
492510	ក្រមុំដណ្តឹងម្តាយ	ឡេង ប៊ុនណាត & ធីតា	KMDM
492511	ស្នេហ៍តែគ្មានវាចា	សុះ ម៉ាច	STKVC
492512	ស្រលាញ់ប្រុសសង្ហា	ស្នួន ចន្ទា	SLBS
492513	មេឃស្រឡះ	ទូច ស៊ិននិច	MSL
492514	បុប្ផាល្បឿងម៉ែ	ឡេង ប៊ុនណាត & ធីតា	BCM
492515	តាមចិត្តខឹង	ស្នួន ចន្ទា	TCK
492516	មេម៉ាយកូនមួយ	ល្អយ វ៉ាន់ណេត & ទូច ស៊ិននិច	MMKM
492517	អូនឈឺចាប់ណាស់បងដីទេ	ខៀប ស្រីវត្ត	OCCNBDT
492518	ស្មានថាប្រុសស្មោះ	ទូច ស៊ិននិច	STBS
492519	ពេលអូនឃ្លាតទៅ	ឡេង សារិទ្ធ	POKT
492520	យប់នេះអូនព្រួយ	ទូច ស៊ិននិច	YNOP
492521	មិនមែនបងស្អប់	សុះ ម៉ាច	MMBS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
492522	ស្នេហ៍ដូចជើងមេឃ	ឡេង សារិទ្ធ & ទូច ស៊ុននិច	SDCM
492523	វានឹងបង	ខៀប ស្រីវត្ត	RNB
492524	ឱ សង្សារកំសត់	ឡេង សារិទ្ធ	OSKS
492525	ឈឺចិត្តព្រោះស្នេហ៍	ទូច ស៊ុននិច	CCPS
492526	រក្សាស្នេហ៍ជូនបង	ទូច ស៊ុននិច	RSCB
492527	កំលោះមង្គលបុរី	ឡេង ប៊ុនណាត & ធីតា	KLMBR
492528	សុំតែពាក្យថាស្នេហ៍	ល្ងាយ វ៉ាន់ណេត	STPTS
492529	អោយអូនខកចិត្ត	ទូច ស៊ុននិច	OOKC
492530	តស៊ូកង់បានសម្រេច	ល្ងាយ វ៉ាន់ណេត	TSKBS
492531	មេត្តា!មេត្តា!	ទូច ស៊ុននិច	MTMT
492532	ពិភពលោកនិងស្នេហា	ម៉ៅ ឌីយ៉ាម៉ង	PPLNS
492533	ស្រមោលស្នេហ៍ថ្មីៗ	ទូច ស៊ុននិច	SMST
492534	មិនបាច់វាយវ៉ាប់	ម៉ៅ ឌីយ៉ាម៉ង	MBRR
492535	ប្រាប់ថាកុំមកស្នេហ៍	សុះ ម៉ាច	BTKMS
492536	ស្នេហ៍អស្ចារ្យ	ទូច ស៊ុននិច	SOK
492537	បងជាប្រុសអស្ចារ្យ	មួន ម៉ាវ៉ា	BCBO
492538	ដំណក់ទឹកភ្លៀង	ម៉ៅ ឌីយ៉ាម៉ង	DNTP
492539	ពាក្យស្នេហ៍ដ៏ផ្អែម	មួន ម៉ាវ៉ា	PSDP
492540	ស្នំស្នំថ្លៃខ្ពស់កំណើត	កុមារា & កុមារី	SSTKKN
492541	នាងបាប	ខៀប ស្រីវត្ត	NB
492542	ស្រលាញ់មានតែម្នាក់	ម៉ៅ ឌីយ៉ាម៉ង	SLMTM
492543	អូខេ ឬ មិនអូខេ	ខៀប ស្រីវត្ត	OKRMOK
492544	វាំងឆ្មាំថ្មី	គីង សុរិយា	RVCT
492545	ខ្ញុំសែនស្អប់	ឡេង សារិទ្ធ & គីង សុរិយា	KSS
492546	ក្អែកបូលឡូវៗ	ល្ងាយ វណ្ណា & ទូច ស៊ុននិច	KBL
492547	ឃ្នំផ្លែសំបុក	ឡេង សារិទ្ធ	KPSB
492548	កុលាបជាយជែន	សៀម សំបូ & ទូច ស៊ុននិច	KLCD
492549	ក្រសារហួតដាវ	មាស សារ៉ាន់ & ទូច ស៊ុននិច	KSHD
492550	ប្រយ័ត្នណានួន	ល្ងាយ វ៉ាន់ណេត	BYNN
492551	ចាំនៅតែចាំ	ទូច ស៊ុននិច	CNTC
492552	វៃបងវៃមាស	ល្ងាយ វ៉ាន់ណេត & ខៀប ស្រីវត្ត	RBRM
492553	ស្រីស្រស់ដូចកិន្ទរ	សៀម សំបូ & គីង សុរិយា	SSDK
492554	ស្រីតូចចំណាប់	មាស សារ៉ាន់ & ទូច ស៊ុននិច	STCN
492555	លាភូមិសេកសក	ឡេង សារិទ្ធ	SPSS
492556	កុលាបទងពេជ្រ	ឡេង សារិទ្ធ & ខៀប ស្រីវត្ត	KLTP
492557	សុរិយាអស្ចារ្យ	ឡេង សារិទ្ធ	SRYOK
492558	ស្រីៗត្រូវក្លាហាន	ខៀប ស្រីវត្ត	STKH
492559	បេះដូងញាប់ញ័រ	មួន ម៉ាវ៉ា	BDNHNH
492560	បងខឹងស្រីមួយណា	ទូច ស៊ុននិច	BKSMN
492561	ទេសភាពឋានកណ្តាល	ហ្គា ឡាវី	TPTK
492562	សុរិយាផ្សែងស្នេហ៍	ម៉េង កែវពេជ្រតា	SRYPY
492563	វិធីស្នេហ៍	ម៉ៅ ឌីយ៉ាម៉ង	VTS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
492564	ស្នេហ៍ស្នេហា	គង ឌីណា & សំនៀង	SS
492565	ស្នេហ៍ហ្លួតស្លាយ	មុន ម៉ារ៉ា	SKC
492566	ថ្ងៃណាបំភ្លេចអូនបាន	ហ្គារ ឡាវី	TNBPOB
492567	ធ្វើសំនៀងទៅស្រី	នូ ស៊ុប & ហ៊ឹម ស៊ុន	PSNTS
492568	បែកបាក់	ខៀប ស្រីវត្ត	BB
492569	ពិភពលោកនិងក្តីសង្ឃឹម	ម៉ៅ ឌីយ៉ាម៉ង	PPLNKS
492570	ជីវិតអ្នករត់ទូកដរ	ឡេង ប៊ុនណាត	CVNRD
492571	បុប្ផាកៀនឃ្លាំង	ឡេង ប៊ុនណាត	BKK
492572	អូនសុំធ្វើខ្លួនលើទូកបង	ទូច ស៊ុននិច	OSPCLTB
492573	វាសនាបុប្ផាកៀនឃ្លាំង	ទូច ស៊ុននិច	VNBKK
492574	ព្រលឹងអ្នករត់ម៉ូតូឌុប	ឡេង ប៊ុនណាត	PLNRMTD
492575	កូនខុសហើយម៉ែ	ទូច ស៊ុននិច	KKHM
492576	មិនភ្លេចបណ្តាំ	ហ្គារ ឡាវី	MPB
492577	មុលា	ទូច ស៊ុននិច	ML
492578	សង្ឃឹមវិគ្គានសង្ឃឹម	ឡោ សារិទ្ធ	SRKS
492579	ចិត្តមួយកម្រ	សុះ ម៉ាច	CMK
492580	ទឹកជ្រោះទឹកភ្នែក	ទូច ស៊ុននិច	TCTP
492581	គ្រាន់តែសុំស្នេហ៍	ណូយ វ៉ាន់ណេត	KTSS
492582	សម្រស់កោះឧកញ៉ាតី	ផាន សុផាត	SKOT
492583	ស្តេចរង្រងកី	ផាន សុផាត	SCK
492584	ឆ្លើយប្រាប់មក	គង ឌីណា	CBM
492585	ស្រីតូចច្រឡឹង	សៀម សំបូ & ទូច ស៊ុននិច	STCL
492586	ម្ល៉េះលាចាកទង	ម៉េង កែវពេជ្ជតា	MLCT
492587	ផ្កាដែលខ្ញុំស្រមៃ	ឡេង ប៊ុនណាត	PDKSM
492588	ក្លិនជាប់នាសា	ទូច ស៊ុននិច	KCNS
492589	ឈប់ងទៅនាង	ឡេង ប៊ុនណាត	CNGTN
492590	រយពាន់សារភាព	គង ឌីណា	RPSP
492591	បុប្ផាស្វាយជ្រុំ	សៀង សំណង	BSC
492592	បាចផ្កាម្រះព្រៅ	ទូច ស៊ុននិច	BPMP
492593	ស្គាល់រសស្នេហ៍	ទូច ស៊ុននិច	SRS
492594	ជីវិតអ្នកបាត់ស៊ីក្លូ	ឡេង ប៊ុនណាត	CVNTSK
492595	ឥន្ទនិងក្លៀង	គីង សុវិយា	ENP
492596	ផ្កាបន្ទាបទង	ឡេង ប៊ុនណាត	PBT
492597	រឿងស្មានមិនដល់	បិត ធា & ស៊ីរីកា	RSMD
492598	ទិវាកំសាន្ត	ផន ចាន់ថុន	TVKS
492599	ឈឺចិត្តឆ្អិតទ្រូង	ឌឹក បូរី	CCCT
492600	ទឹកចិត្តស្នាម	សង វ៉ាចា	TCSM
492601	ទំនួញកម្មការិនីកាត់ដេរ	គីង សុវិយា	TNKKRNKD
492602	ស៊ីតាមរកអូន	សង វ៉ាចា	STRO
492603	ស្នាមស្នេហ៍អតីត	ផន ចាន់ថុន & សុភារី	SSAT
492604	កញ្ញាមាត់នោ	គីង សុវិយា	KMC
492605	ចាំចន្ទបំភ្លឺខ្ញុំ	ផន ចាន់ថុន	CCBPK

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
492606	ទារុណស្តេហ៍	វិជ្ជីវី & ស៊ីរិកា	TRS
492607	កែវភ្នែកមានរស្មី	គង់ ឌីណា	KPMR
492608	សំបុត្រក្រោមខ្នើយ	ទូច ស៊ុននិច	SBKK
492609	ជួបដោយចៃដន្យ	គង់ ឌីណា	CDCD
492610	ស្នេហ៍បឋមវ័យ	គង់ ឌីណា & ទូច ស៊ុននិច	SBTV
492611	មេឃខ្មៅងងឹត	ហ៊ឹម ស៊ុន	MKNG
492612	ចន្ទរះហើយ	គង់ ឌីណា	CRH
492613	នឹកឃើញយប់ម្សិលមិញ	សុក សំនៀង	NKYMM
492614	ទឹកក្តៅស្រីដាំ	គង់ ឌីណា	TKSD
492615	ឯណាគូដណ្តឹងខ្ញុំ	សៀ ភីមយេង	ENKDK
492616	ក្នុងឱ្យរៀង	គង់ ឌីណា	KOR
492617	ថ្កាវខ្ពស់អូនលួចសំឡឹង	ទូច ស៊ុននិច	TKOLSL
492618	ទឹកជ្រោះធ្លាក់ពិលើថ្ម	គង់ ឌីណា & សុក សំនៀង	TCTPLT
492619	ឱ្យអូនខកចិត្ត	ទូច ស៊ុននិច	OOKC
492620	ស្រណោះក្តិនចន្ទ	គង់ ឌីណា	SNKC
492621	សំណើចចំអកព្រហ្មលិខិត	គង់ ឌីណា	SNCOPLK
492622	បងជាសង្សារខ្ញុំ	ខៀប ស្រីវត្ត	BCSK
492623	ផ្ការបស់មិត្តខ្ញុំ	គង់ ឌីណា	PRMK
492624	រំពឹងៗ	ទូច ស៊ុននិច	RP
492625	កោតតែចិត្ត	N & A	KTC
492626	រាត្រីសែនមនោរម្យ	គង់ ឌីណា & ច័ន្ទ រតនា	RSMNR
492627	ក្រពុំចាកទង	គង់ ឌីណា	KPCT
492628	ចិត្តគតល្អៀង	សុក សំនៀង	CEL
492629	ស្រណោះប្រុសស្រុកឯង	អង្គរវត្ត	SNBSE
492630	វាលស្នេហ៍អភិព្វ	អង្គរវត្ត	VSAP
492631	ខ្ញុំរង់ចាំ	អង្គរវត្ត	KRC
492632	អូនសូមធ្វើសៀង	អង្គរវត្ត	OSPS
492633	លលកញីល្អាល	អង្គរវត្ត	LNHC
492634	ស្តាយក្តិនកូលាបរោយ	អង្គរវត្ត	SKKLR
492635	នឹកសង្ឃឹមជានិច្ច	អង្គរវត្ត	NSCN
492636	រាត្រីស្ងាត់	N & A	RS
492637	ស្នេហ៍យើងទាំងពីរ	អង្គរវត្ត	SYTP
492638	ចំរៀងរាត្រី	អង្គរវត្ត	CRR
492639	ញញឹម	អង្គរវត្ត	NHNH
492640	ឱ ធម្មជាតិអើយ	អង្គរវត្ត	OTCE
492641	ស្នេហាមួយ	អង្គរវត្ត	SM
492642	រាត្រីជួបភ័ក្រ	គង់ ឌីណា & ច័ន្ទ រតនា	RCP
492643	ស្ទឹងសង្កែប្រៃចិត្ត	គង់ ឌីណា & សៀ ភីមយេង	SSBC
492644	ប្រយ័ត្នប្តីលែង	គង់ ឌីណា	BYBL
492645	ថ្ងៃណាក៏សៅក្រី	ទូច ស៊ុននិច	TNKS
492646	វាលស្រែ១០០	កែវ រុទ្ធី	VS100
492647	បណ្តែតក្បួនលេង	គង់ ឌីណា & ទូច ស៊ុននិច	BKL

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
492648	កំពូលភ្នំស្រួច	N & A	KPPS
492649	អូនឈឺចិត្តណាស់	ហ៊ឹម ស៊ីវន	OCCN
492650	ខ្យល់សមុទ្រ	គង់ ឌីណា	KS
492651	ស្តាប់សូររហាត់	កែវ រុទ្ធី	SSRH
492652	សុំរាំជាមួយផង	ម៉ៅ ឌីយ៉ាម៉ង	SRCMP
492653	សុរិយាផ្សែងស្នេហា	គង់ ឌីណា	SRYP
492654	ត្រញ៉ងពាយ	សៀង សំណង	TPP
492655	ត្រញ៉ងពាយ	ទូច ស៊ីននិច	TPP
492656	ខែចេត្រចូលឆ្នាំ	សោម ប៊ុនយ៉ុង & សោម និមល	KCCC
492657	ថ្ងៃត្រង់ត្រលួច	ទូច ស៊ីននិច	TTKL
492658	ផ្កាក្រពុំ	សោម ប៊ុនយ៉ុង	PKP
492659	ឱ ស្វាយចន្ទី	N & A	OSC
492660	ស្រណោះក្តិនស្រី	សៀង សំណង	SNKS
492661	ស្រអែមខ្មៅស្ទើរ	សៀង សំណង	SEKS
492662	ទៅលេងបុណ្យភ្នំ	សោម ប៊ុនយ៉ុង & សោម និមល	TLBP
492663	ជិះដំរី	សោម ប៊ុនយ៉ុង	CDR
492664	កំពឹងពួយ	ទូច ស៊ីននិច	KPP
492665	ពស់វែកស្រងើ	សោម និមល	PVSNG
492666	ឈ្មោះអូនដួងតារា	សោម ប៊ុនយ៉ុង & ទូច ស៊ីននិច	CODDR
492667	ប៉ែលិនសុបិន្តល្អ	សៀង សំណង	PLSBL
492668	ទាសិអភិព្វ	ទូច ស៊ីននិច	TSAP
492669	ប្រជុំគ្នារវាង	ទូច ស៊ីននិច	BCKRV
492670	ទេសភាពទន្លេមេកុង	ទូច ស៊ីននិច	TPTMK
492671	ទៅលេងរវាង	សោម និមល	TLRV
492672	រវាងចូលឆ្នាំថ្មី	សៀង សំណង	RVCCT
492673	ម៉ែអោយមានប្តី	សោម និមល	MOMB
492674	មីវាមាសបង	សោម ប៊ុនយ៉ុង	MRMB
492675	ចំរៀងជូនពរ	សោម ប៊ុនយ៉ុង & សោម និមល	CRCP
492676	ស្លៀកខ្យល់ដណ្តប់មេឃ	ទូច ស៊ីននិច	SKDM
492677	វាសនាកូលាបកម្ពុជា	ទូច ស៊ីននិច	VNKLK
492678	ថ្មមស្នេហា	សៀង សំណង	TS
492679	ខ្ញុំពេញវ័យចប់	ទូច ស៊ីននិច	KPV16
492680	ព្រាត់ដួងតារា	សោម ប៊ុនយ៉ុង & ទូច ស៊ីននិច	PDDR
492681	ដំបៅដួងចិត្ត	ទូច ស៊ីននិច	DBDC
492682	ស្នេហាភ័ស្តុស្នេហា	N & A	SKS
492683	បំណុលស្នេហាស្រី	ទូច ស៊ីននិច	BNSS
492684	ក្រមុំរិកាយ	ហុង ស៊ីណូ	KMRR
492685	ទិព្វសុខាច័ន្ទ	សៀង សំណង & ទូច ស៊ីននិច	TSDC
492686	កំលោះជ្រួលជ្រើម	ទូច ស៊ីននិច	KLCC
492687	គុកកម្មប្រចាំកាយ	សៀង សំណង	KKBCK
492688	ជាម្តងកទា	ទូច ស៊ីននិច	PMKT
492689	ផ្កាយយាមនង្គ័ល	សៀង សំណង	PYN



**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
492690	បក្សីស្តាប់ដេក	សៀង សំណង	BSD
492691	នៅតែស្រឡាញ់	សោម ប៊ុនយ៉ុង & ទូច ស៊ុននិច	NTS
492692	នឹកឃើញ	សៀម សំបូ	NK
492693	ស្តាប់ណាសប្រសព្វ	ទូច ស៊ុននិច	SNB
492694	រវង់ក្នុងពេលរាត្រី	សោម ប៊ុនយ៉ុង	RVKPR
492695	ស្នេហ៍ពិហារទ័យ	ទូច ស៊ុននិច	SPHRT
492696	ពេលរាត្រី	សៀង សំណង	PR
492697	ស្រម័យកុលាបបែលិន	កែវ រុទ្ធី	SMKLPL
492698	ជីវិតដូចសុបិន្ត	សៀង សំណង	CVDSB
492699	តុកតុកក្អក	សោម និងល	TTK
492700	សម័យមិនីកំពត់ខ្លី	សោម និងល	SMNSPK
492701	ងងឹក	សោម ប៊ុនយ៉ុង	NGNG
492702	វាសនាកញ្ជាក់ព្រា	ទូច ស៊ុននិច	VNKKP
492703	មិនភ្លេចរយថេប	សៀង សំណង	MPRT
492704	មិនភ្លេចចិត្តដែលក្សត	សោម និងល	MPCDK
492705	សា ឡា ឡា	សួន ចន្ទា	SLL
492706	ហ៊ានស្តីមនុស្សខ្លាច	សៀង សំណង	TSMK
492707	លីសូតន្ត្រីប្រកុំ	កែវ រុទ្ធី	LSTBK
492708	ស្នែកមួយពាន់ដង	សោម និងល	SMPD
492709	ចន្ទគ្រឹះហ្វា	គង់ ឌីណា & សុក សំនៀង	CKF
492710	បងស្នេហ៍អូនស្រុក	គង់ ឌីណា & សុក សំនៀង	BSOS
492711	អូនស្រក់ទឹកភ្នែក	គង់ ឌីណា	OSTP
492712	អង្គញ់កើយបី	គង់ ឌីណា & ហ៊ឹម ស៊ីវន	OKB
492713	លួចស្នេហ៍អូន	គង់ ឌីណា	LSO
492714	បណ្តាំនៅសំឡូត	ហ៊ឹម ស៊ីវន	BNSL
492715	ទឹកភ្នែកមាឡាវី	គង់ ឌីណា	TPMLV
492716	ស្គាល់តែក្លិន	គង់ ឌីណា	STK
492717	មិនអាចបំភ្លេចបាន	ហង្ស ឌីណា	MABPB
492718	ហោរាទស្សនាយ	គង់ ឌីណា	HRTT
492719	កោះប្រាក់អន្ទាក់ស្នេហ៍	គង់ ឌីណា	KBOS
492720	រសៀលគងត្ត	គង់ ឌីណា	RSKP
492721	មិនអាចទទួល	ហង្ស ឌីណា	MAT
492722	គឺស្នេហ៍យើងទេ	គង់ ឌីណា	KSYT
492723	ឆ្លើយមកស្នេហា	គង់ ឌីណា	CMS
492724	រំដួលពោធិសាត់	គង់ ឌីណា	RDPS
492725	ម៉ោងបីយប់	គង់ ឌីណា	MBY
492726	ស្រីស្រស់ប្រិមប្រិយ	គង់ ឌីណា & ហ៊ឹម ស៊ីវន	SSBB
492727	ថេបមួយពាន់ដង	គង់ ឌីណា	TMPD
492728	បងស្រឡាញ់	គង់ ឌីណា	BSS
492729	ផ្កាពុទ្ធា	គង់ ឌីណា & ហ៊ឹម ស៊ីវន	PP
492730	អាណិតក្លិនអូន	គង់ ឌីណា	ALKO
492731	ជីវិតវិភាយ	ខៀប ស្រីវត្ត	CVRR

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
492732	មកដល់ទីក្រុង	គង ឌីណា	MDTK
492733	ស្រីកូចច្រឡឹង	គង ឌីណា & ទូច ស៊ុននិច	STCL
492734	វាលស្រីស្រណោះ	កង ពិសិដ្ឋ	VSSN
492735	វាលស្រីស្រណោះ	ស៊ុន សុវណ្ណារី	VSSN
492736	យុវជនខ្លួនចិត្ត	ម៉ៅ ឌីយ៉ាម៉ង	YCKC
492737	លាវាជធានី	ស៊ុន សុវណ្ណារី	LRTN
492738	ខ្ញុំអៀនណាស់	ទូច ស៊ុននិច	KEN
492739	សុវណ្ណតែនអន	កែវ រុទ្ធី & ទូច ស៊ុននិច	SVTO
492740	មានតែបងទេ	ស៊ុន សុវណ្ណារី	MTBT
492741	លក់កូនក្រមុំ	កែវ រុទ្ធី & ទូច ស៊ុននិច	LKKM
492742	សុរិយាលាចថ្ងៃ	គង វិចិត្រ	SRYL
492743	ខ្នងភ្នំអនុស្សាវរីយ៍	គង ឌីណា	KPANR
492744	សែនឈឺចិត្ត	ទូច ស៊ុននិច	SCC
492745	ទោះយ៉ាងណា	គង វិចិត្រ	TYN
492746	ធ្មេញឈើថ្មបី	គង ឌីណា	TCPB
492747	យើងនៅឆ្ងាយពីគ្នា	គង ឌីណា & ស៊ុន សុវណ្ណារី	YNCPK
492748	ស្រែអែមផល្លា	កែវ រុទ្ធី & ស៊ុន សុវណ្ណារី	SEP
492749	ចំណោទស្នេហា	គង ឌីណា	CNS
492750	ស្រលាញ់អូនដល់ណា	ទូច ស៊ុននិច	SLODN
492751	យីហ៊ីបប៉ែលិន	កែវ រុទ្ធី	YHPL
492752	កាត់ចិត្តទាំងអាល័យ	គង ឌីណា	KCTAL
492753	ព្រមទៅនួនលួង	គង ឌីណា & ស៊ុន សុវណ្ណារី	PTNL
492754	ខ្នងភ្នំអនុស្សាវរីយ៍	គង ឌីណា	KPANR
492755	បុប្ផាព្រៃភ្នំ	ល្ងាយ វ៉ាន់ណេត & ទូច ស៊ុននិច	BPP
492756	សារាយនីមនួន	សៀង សំណង	SRNN
492757	ប្រុសមុខខ្លួន	សៀង សំណង & ទូច ស៊ុននិច	BMK
492758	កំលោះចាស់ប៉ះអ្នកមេម៉ាយ	ល្ងាយ វ៉ាន់ណេត & ទូច ស៊ុននិច	KLCPNMM
492759	ជិះស៊ីក្លូ	ហ្គារ ឡារី	CSK
492760	កញ្ញាមាត់សៅ	ទូច ស៊ុននិច	KMC
492761	អើយសារ៉ាន់អើយ	សៀង សំណង	ESRVE
492762	ខ្មៅបងអើយ	ល្ងាយ វ៉ាន់ណេត & ទូច ស៊ុននិច	KBE
492763	ដុល្លាចងក	ម៉ាស សារ៉ាន់	DCK
492764	ចន្ទរះថ្ងៃត្រង់	ល្ងាយ វ៉ាន់ណេត & ទូច ស៊ុននិច	CRTT
492765	អូនកើតឆ្នាំអី	ល្ងាយ វ៉ាន់ណេត & ទូច ស៊ុននិច	OKCE
492766	ប្រជុំគ្នារីករាយ	ល្ងាយ វ៉ាន់ណេត & ទូច ស៊ុននិច	BCKRR
492767	ស្រលាញ់ស្រីខ្មៅ	ល្ងាយ វ៉ាន់ណេត	SSK
492768	សក់វែងអន្លាយ	ល្ងាយ វ៉ាន់ណេត	SVO
492769	ខែចេត្រចូលឆ្នាំ	ល្ងាយ វ៉ាន់ណេត & ទូច ស៊ុននិច	KCCC
492770	ប្រុសសង្ហា	ទូច ស៊ុននិច	BS
492771	ភ្លៀងមួយរយមេ	ទូច ស៊ុននិច	PMRM
492772	មេម៉ាយកូនមួយ	ល្ងាយ វ៉ាន់ណេត & ទូច ស៊ុននិច	MMKM
492773	សុបិន្តចង្រៃ	N & A	SBC

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
492774	ស្រកេកណ្តាលផ្លូវ	ទូច ស៊ុននិច	SKKP
492775	អាណ្រាតស្នាក្កក	ណូយ វ៉ាន់ណោត & ទូច ស៊ុននិច	ATCK
492776	ឱ អ្នកប្រុសជំរា	ទូច ស៊ុននិច	ONBCV
492777	កាប់តីតូល	ស្រី ចន្ទា	KPT
492778	ផ្ការីកបាំងស្លឹក	ណូយ វ៉ាន់ណោត & ទូច ស៊ុននិច	PRBS
492779	ឱ្យចំពណ៌ភ្លើង	ណូយ វ៉ាន់ណោត	KPP
492780	ផ្សែងបារីទាសិស្តេហ៍	ទូច ស៊ុននិច	PBRTSS
492781	អូដាឡេ	ណូយ វ៉ាន់ណោត	ODL
492782	បុប្ផាត្រូវឱ្យលំដំនោរ	ស្រី ចន្ទា	BTKCN
492783	មុនីអាកាសយាន	ណូយ វ៉ាន់ណោត	MNAKY
492784	វិប្បដិសារី	ទូច ស៊ុននិច	VDSR
492785	កុំលេងខ្ញុំ	អៀង ប៊ុនណាត	KLK
492786	ឃើញសង្សារខ្ញុំទេ	សោម និងល	KSKT
492787	ទុក្ខបាត់ស្នេហ៍	ណូយ វ៉ាន់ណោត	TBS
492788	មិនភ្លេចបណ្តាំ	ទូច ស៊ុននិច	MPB
492789	ឱ ក្លិនកេសី	ណូយ វ៉ាន់ណោត	OKKS
492790	ផ្អែមណាស់ស្នេហ៍	ទូច ស៊ុននិច	PNS
492791	ថ្ងៃណាៗ	ណូយ វ៉ាន់ណោត	TN
492792	អ្នកណាមិនរាំ	ទូច ស៊ុននិច	NNMR
492793	អ្នកណាក្មេងស្នេហា	ណូយ វ៉ាន់ណោត	NNKS
492794	សំលេងឃ្លោះការ	ទូច ស៊ុននិច	SLKK
492795	ស្រស់អ្វីម៉្លោះ	ណូយ វ៉ាន់ណោត	SAM
492796	មេឃខ្ពស់ដីទាប	ទូច ស៊ុននិច	MKDT
492797	កុំសំលាប់ខ្ញុំ	សោម ប៊ុនយ៉ុង	KSLK
492798	រាត្រីសែនមនោរម្យ	ទូច ស៊ុននិច	RSMR
492799	អាណិត	សោម ប៊ុនយ៉ុង	AL
492800	ចាស់ជូរអែម	ទូច ស៊ុននិច	CCE
492801	បុរាណស្រីកន្ទី	ណូយ វ៉ាន់ណោត	BTSR
492802	សម្បថរបស់ស្រី	ទូច ស៊ុននិច	SRS
492803	សុវណ្ណបញ្ញា	ភោគ សំអុន & ស៊ុន សុវណ្ណារី	SVB
492804	ម៉ែមាសស្នេហ៍	ណូយ វ៉ាន់ណោត	MMS
492805	ភ្លឺឡើងបាត់ស្នេហ៍	ទូច ស៊ុននិច	PLBS
492806	មេម៉ាយមួយភ្លើង	ម៉ៅ ឌីយ៉ាម៉ុង	MMMP
492807	យើងរាំសារ៉ាវ៉ាន់	ណូយ វ៉ាន់ណោត & ទូច ស៊ុននិច	YRSRV
492808	នេះគឺរឿងប៉ា	ណូយ វ៉ាន់ណោត	NKRP
492809	មករាំហ្នឹងខ្ញុំ	ម៉ៅ ឌីយ៉ាម៉ុង	MRNK
492810	បែកក្អមអូនហើយ	ទូច ស៊ុននិច	BKOH
492811	ក្នុងសំពៅជំរាស្នេហ៍	ណូយ វ៉ាន់ណោត	PSPCRS
492812	ចិញ្ចៀនពេជ្រមួយរង	ម៉ៅ ឌីយ៉ាម៉ុង	CPMV
492813	ម្តាយចិត្តអូន	ទូច ស៊ុននិច	MCO
492814	កំពង់ចាមកំពង់ចិត្ត	ភោគ សំអុន	KPCKPC
492815	ករ ករ ករ	ទូច ស៊ុននិច	PPP

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
492816	ជិះទូកលេងនឹងបង	ម៉ៅ ឌីយ៉ាម៉ង	CTLNB
492817	វាចាចិត្តខ្ញុំ	ទូច ស៊ុននិច	VCKK
492818	រង់ចាំមើលតែផ្លូវ	ល្ខាយ វ៉ាន់ណេត & ទូច ស៊ុននិច	RCMTP
492819	ចាំស្នេហ៍	ម៉ៅ ឌីយ៉ាម៉ង	CS
492820	តារាដួងតារា	ស៊ុន សុវណ្ណារី	DRDDR
492821	អក្ខរាទិកភ្នែក	ល្ខាយ វ៉ាន់ណេត	ARTP
492822	នាងចាំអ្នកណា?	ទូច ស៊ុននិច	NCNN
492823	សំបុរមាស	ល្ខាយ វ៉ាន់ណេត	SBM
492824	កំលោះកូនប្រាំ	ស៊ុន សុវណ្ណារី	KLKP
492825	យុវជនសម័យថ្មី	ម៉ៅ ឌីយ៉ាម៉ង	YCST
492826	ស៊ីងមើង	ម៉ៅ ឌីយ៉ាម៉ង	SM
492827	អូននឹកបងណាស់	ទូច ស៊ុននិច	ONBN
492828	មិនដែលឃើញសោះ	ភោគ សំអុន & ស៊ុន សុវណ្ណារី	MDKS
492829	ថ្ងៃស្អែកបែកគ្នា	ភោគ សំអុន	TSBK
492830	ខ្ញុំមិនសុខចិត្តទេ	ទូច ស៊ុននិច	KMSCT
492831	អង្រើមួយពីរនាក់	ភោគ សំអុន	OMPEN
492832	ភ្នែកបងខូចណាស់	N & A	PBKN
492833	រង់ចាំថ្ងៃស្អែក	ឡេង សារិទ្ធ	RCTS
492834	បុប្ផាស្នាមកែត	ឡេង សារិទ្ធ & ទូច ស៊ុននិច	BSK
492835	ខ្នងភ្នំសំពៅ	ទូច ស៊ុននិច	KPSP
492836	សូមមេត្តាបុប្ផាកំពុងសោម	ម៉ៅ ឌីយ៉ាម៉ង	SMBKPS
492837	ដួងច័ន្ទៈ	ទូច ស៊ុននិច	DCR
492838	នាងនេះគសោះ	ម៉ៅ ឌីយ៉ាម៉ង	NNKS
492839	នៅតែស្រលាញ់	ស៊ុន សុវណ្ណារី	NTSL
492840	អ្នកណាមិនគិតគូរ	ម៉ៅ ឌីយ៉ាម៉ង	NNMKK
492841	អ្នកណាព្រួយជាងអ្នកណា	ស៊ុន សុវណ្ណារី	NNPCNN
492842	ឈប់និយាយពីរឿងស្នេហ៍	ឡេង សារិទ្ធ	CNYPRS
492843	ទេវកម្ពុជា	ឡេង សារិទ្ធ	TVK
492844	សន្យាជួបគ្នាថ្ងៃនេះ	ស៊ុន សុវណ្ណារី	SCKTN
492845	បក្សីក្លោកមាស	ម៉ៅ ឌីយ៉ាម៉ង	BKM
492846	លាហើយសូម៉ាត្រា	ឡេង សារិទ្ធ & ទូច ស៊ុននិច	SHSMT
492847	វាស៊ីល	ម៉ៅ ឌីយ៉ាម៉ង	RS
492848	ទឹកភ្នែកម្តាយខ្ញុំ	N & A	TPMK
492849	កង្កែបហុងដា ក្រមុំប៉េសេ	សោម ប៊ុនយ៉ុង & សោម និមល	KHDKMBS
492850	សម្រស់នាងចែវទូកដរ	សៀម សំបូ	SNCTD
492851	បេះថ្កាភ្នំបឹង	ទូច ស៊ុននិច	BPKB
492852	ព្រែកឯងអស់សង្ឃឹម	សៀង សំណង	PEOS
492853	ក្រមុំមិនមែនមេម៉ាយ	សោម និមល	KMMMMM
492854	ព្រាត់ភ្នំសំពៅ	សៀង សំណង	PPSP
492855	ភតស្នេហ៍ខ្ញុំ	N & A	PSK
492856	សំលេងវីរោលល្ងាច	ទូច ស៊ុននិច	SLRPL
492857	ស្លឹកឈើ	សោម ប៊ុនយ៉ុង	SC

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
492858	ផ្ករលានបៃលិន	សោម និមល	PLPL
492859	ចម្រៀងមរណៈ	សៀង សំណង	CRMN
492860	តាប៉ិកហូច	ទូច ស៊ុននិច	TBKH
492861	72 នារីសម័យ	សោម ប៊ុនយ៉ុង	72NRS
492862	ថ្មមប៉ុណ្ណឹងដែរ	សោម និមល	TPD
492863	តើមាននរណាខ្លះដូចរូបខ្ញុំ	សោម ប៊ុនយ៉ុង	TMNNKDRK
492864	ដឹងថាបងក្បត់	ទូច ស៊ុននិច	DTBK
492865	សូមថ្មមប្រលោមទុក	សៀម សំបូ	STBLT
492866	ក្រមុំលាក់ខ្លួន	សោម ប៊ុនយ៉ុង & សោម និមល	KMLK
492867	ឈប់ស្រលាញ់អូនទៅ	ទូច ស៊ុននិច	CSLOT
492868	ថើបស្នាមក្អម	សៀង សំណង	TSK
492869	ចិត្តដូចពាតក	ទូច ស៊ុននិច	CDPP
492870	ស្គាល់រស់ជាតិស្នេហា	ទូច ស៊ុននិច	SRCS
492871	វាទាន់ខ្លួននៅក្មេង	ទូច ស៊ុននិច	RTKNK
492872	ក្រវ៉ាន់សៀមរាប	ណូយ វ៉ាន់ណេត	KVSR
492873	ឱ សង្សារកំសត់	សៀង សំណង	OSKS
492874	ខឹងក្តៅ ខឹងក្តៅ	ទូច ស៊ុននិច	KKKK
492875	សាយ័ណ្ណទោចយំ	ណូយ វ៉ាន់ណេត	SYTY
492876	20 ឆ្នាំក្នុងគុក	សៀង សំណង	20CKK
492877	អើយកំភេម	ណូយ វ៉ាន់ណេត	EKP
492878	រូបពីរជីវិតមួយ	សោម ប៊ុនយ៉ុង & សោម និមល	RPCVM
492879	បើឆ្លើយថាព្រាម	ទូច ស៊ុននិច	BCTP
492880	សមុទ្ររាម	សៀង សំណង	SR
492881	ឱណសកវាទ	ទូច ស៊ុននិច	ONSV
492882	បាត់អូន	ណូយ វ៉ាន់ណេត	BO
492883	វាលវែងឆ្ងាយ	ទូច ស៊ុននិច	VVC
492884	ម៉ាឡា	ណូយ វ៉ាន់ណេត	ML
492885	កំហុសអ្នកណា	ណូយ វ៉ាន់ណេត	KHNN
492886	មេឃុំរូបស្រស់	មាស សារ៉ាន់	MKRS
492887	ឱលក់ពូលភ្នំ	N & A	KKPP
492888	នាវាលាច្រាង	សៀង សំណង	NVLC
492889	សំដីផ្អែមឆ្ងាញ់	ទូច ស៊ុននិច	SDPC
492890	ពោលឃ្លាតទៅ	សៀង សំណង	PKT
492891	អ្នកណាដែលក្បត់ចិត្តអូន	ទូច ស៊ុននិច	NNDKCO
492892	ពិសាខដើមឆ្នាំ	កែវ រុទ្ធី	PSDC
492893	ស្តាយដួងតារា	គង វិចិត្រ	SDDR
492894	យកគ្រឿងទៅឡាំបៀរ	គង វិចិត្រ & ទូច ស៊ុននិច	YTTLB
492895	ស្នេហាបាត់សម្រស់	កែវ រុទ្ធី	SBS
492896	មួយថ្ងៃខឹងប៉ុន្មានដង?	ហ៊ឹម ស៊ុន	MTKPD
492897	ស្តាយចិត្តដែលខំរក្សា	ស៊ី ណាត	SCDKR
492898	ជីវិតត្រីករស្នេហា	ស៊ី ណាត & ទូច ស៊ុននិច	CVTS
492899	ស្នេហាក្រោមម្លប់ជ្រៃ	ស៊ុន សុវណ្ណារី	SKMC

## CAMPUCHIA LIST

FILE_NAME	SONG_NAME	SINGER	PYCODE
492900	កោតចិត្តខ្លាំងណាស់	ស៊ិន សុវណ្ណារី	KCKN
492901	ជីវិតខ្ញុំសំរាប់តែអ្នក	ស៊ី ណាត	CVKSRTN
492902	ស្តាយភាពក្រមុំ	ទូច ស៊ិននិច	SPKM
492903	នរណាហ្នឹងអូន	កង វិចិត្រ & ទូច ស៊ិននិច	NNNO
492904	នៅស្នេហ៍អូនដូចថ្ងៃមុនទេ	ស៊ិន សុវណ្ណារី	NSODTMT
492905	កណ្តាលរាត្រី	ស៊ី ណាត	KR
492906	ចំរៀងរបស់បង	កង វិចិត្រ & ទូច ស៊ិននិច	CRRB
492907	ឈប់ស្រលាញ់មិនបាន	ស៊ិន សុវណ្ណារី	CSLMB
492908	ខ្ញុំស្រលាញ់តែបងមួយ	ទូច ស៊ិននិច	KSLTBM
492909	អូនមានអ្វីសំខាន់	ម៉ៅ ឌីយ៉ាម៉ង & ទូច ស៊ិននិច	OMASK
492910	នារីម៉ាកស៊ី	ម៉ៅ ឌីយ៉ាម៉ង	NRMS
492911	ដួងខែរនោច	ស៊ី ណាត	DKRN
492912	សាយ័ណ្ណបាត់ស្នេហ៍	ស៊ិន សុវណ្ណារី	SYBS
492913	មេម៉ាយបីដង	ទូច ស៊ិននិច	MMBD
492914	អាសូរចង់	ស៊ី ណាត	ASRC
492915	វិលតាមសន្យា	ស៊ី ណាត	VTS
492916	ថ្ងៃនេះរៀបការខ្ញុំ	សោម និមល	TNRKK
492917	សម្រស់ភូមិថ្កល	ណូយ វ៉ាន់ណោត	SPT
492918	សក់ក្រង	សៀង សំណង	SKMC
492919	ចង់កើតជាទឹក	ណូយ វ៉ាន់ណោត	CKCT
492920	ស្រាមួយកែវ	សោម និមល	SMK
492921	ភូមិក្រាំងដីមាស	សៀង សំណង	PKDM
492922	ធ្វើមុខអញ្ជឹង	សុះ ម៉ាច	TMO
492923	អាឡូ! អាឡូ!	ណូយ វ៉ាន់ណោត & ទូច ស៊ិននិច	ALAL
492924	បុប្ផាពង្រ	ណូយ វ៉ាន់ណោត	BP
492925	អ្វីក៏បងពេញចិត្ត	ទូច ស៊ិននិច	AKBPC
492926	គ្មានទេពាក្យពិត	ទូច ស៊ិននិច	KTPP
492927	ក្រញីចតឡូវ	ទូច ស៊ិននិច	KNHI
492928	ស្រអែមដងស្ទឹងសង្កែ	សុះ ម៉ាច	SEDSS
492929	គុកស្នេហ៍	ទូច ស៊ិននិច	KS
492930	បានខ្លឹមកើយស្រី	សៀង សំណង	BKKS
492931	អូនត្រូវការបង	ទូច ស៊ិននិច	OTKB
492932	រាជនីសិលាមុនី	ណូយ វ៉ាន់ណោត	RNSLMN
492933	ចំរៀងទាវឯក	ទូច ស៊ិននិច	CRTE
492934	ខឹងច្រើនសាបចាស់	ណូយ វ៉ាន់ណោត	KCCC
492935	សំបុត្របងមួយ	សៀង សំណង	SBBM
492936	ដងជ្រោះទឹកភ្នែក	ទូច ស៊ិននិច	DCTP
492937	នាងអាងរូបល្អ	សុះ ម៉ាច	NARL
492938	ស្តាប់ប្រុសតាមញ្ជី	ស្នួន ចន្ទា	SBTNH
492939	ទេសភាពស្រះស្រង់	ឡៅ សារីទ្ធ & សោម និមល	TPSS
492940	សារាយនីមន្តន	ណូយ វ៉ាន់ណោត	SRNN
492941	ស្នេហ៍ប្រុសថ្លៃ	នាក់ ម៉ុលីកា	SBT

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
492942	ស្តាយភូមិកំណើត	ឡេង សារិទ្ធ	SPKN
492943	កូនចិត្តណាស់	សោម ប៊ុនយ៉ុង & សោម និមល	TCN
492944	សាឡាឡា	ហេង សុវណ្ណារ៉ា	SLL
492945	មិនយល់ចិត្តបង	ម៉េង កែវពេជ្ជតា	MYCB
492946	សុម៉ាលីឌីសាយ៉ា	ល្ងាយ វ៉ាន់ណេត	SMLDSY
492947	ស្រីខ្មៅមាសបង	អៀង ស៊ីធុល & សោម និមល	SKMB
492948	សុបិន្តក្រមុំ	សួន ចន្ទា	SBKM
492949	លង់ក្នុងក្តីស្នេហា	ចៅ សុផាណារិទ្ធ	LKKS
492950	លក់ស្រែចូលបា	ចៅ សុផាណារិទ្ធ	LKSCB
492951	ផ្ការីកផ្កាអោយ	ឡេង សារិទ្ធ & ទូច ស៊ុននិច	PRPR
492952	អប្សរាសក់ខ្មៅ	សោម និមល	ARSK
492953	ដប់ម៉ឺនៗៗ	អៀង ស៊ីធុល	DM
492954	ទឹកស្រកសត្វស្លាប់	អៀង ស៊ីធុល	TSSS
492955	ប្រុសចិត្តខ្មៅ	ទូច ស៊ុននិច	BCK
492956	មែនទេអើយ	អៀង ស៊ីធុល	MTE
492957	ចង់បើកបេះដូង	ល្ងាយ វ៉ាន់ណេត & សោម និមល	CBCD
492958	មន្តស្នេហាស្រុកស្រែ	ល្ងាយ វ៉ាន់ណេត	MSSS
492959	ឱ! អ្នកម្តាយ	ភីង សុរិយា	ONM
492960	រៀមមិនចង់ឃ្លាតទៅ	ថៅ ថាវ៉ាន់	RMCKT
492961	អនិច្ចាអ្នកស្រែ	នូ ស៊ីប & សោម និមល	ACNS
492962	អញ្ជើញចូលចុះបើស្រណាញ់	ទូច ស៊ុននិច	OCCBSL
492963	គ្មានទេថ្ងៃស្អប់	នូ ស៊ីប	KTTS
492964	ចំប៉ាប៉ាយប៉ែត	ញ៉ែម សំអូន	CPPB
492967	លិខិតប្រហារស្នេហា	ល្ងាយ វ៉ាន់ណេត	LKBHS
492968	ជាតិទេវៈប្រាថ្នាស្នេហាតែអូន	ថៅ ថាវ៉ាន់	CNPSTO
492969	អូនទើបតែដឹង	ម៉េង កែវពេជ្ជតា	OTTD
492970	ផ្កាយដួងចិត្ត	ហេង សុវណ្ណារ៉ា	PDC
492971	មួយកំភ្លឺងអនុស្សាវរីយ៍	ឡេង សារិទ្ធ & ទូច ស៊ុននិច	MKPANR
492972	បាក់ថ្នាំសំលាប់អូនទៅ	ម៉េង កែវពេជ្ជតា	CTSLOT
492973	ពោលនឹកឃើញរឿងស្នេហា	ចៅ សុផាណារិទ្ធ	PNKRS
492974	បងនៅក្នុងឃ្លោក	ឡេង សារិទ្ធ & ទូច ស៊ុននិច	BNKK
492975	អាណិតចិត្ត	ល្ងាយ វ៉ាន់ណេត	ANDC
492976	មានក៏ស្លាប់ក្រក់ស្លាប់	សួន ចន្ទា	MKLKKS
492977	ព្រាហ្មមុខបួន	ឡេង សារិទ្ធ	PMB
492978	បងទ្រាំមិនបានទេពិសិ	ឡេង សារិទ្ធ & ទូច ស៊ុននិច	BTMBTPS
492979	អូនរស់ម្តេចទៅ	សុខ សុខុម	ORMT
492980	ស្រីចិត្តរយពាន់	អៀង ស៊ីធុល	SCRP
492981	ហូលីដេ	ល្ងាយ វ៉ាន់ណេត	HLD
492982	មេម៉ាយកូនមួយ	ផាន សុផាត & ទូច ស៊ុននិច	MMKM
492983	ឡានបាក់ទឹក	អៀង ស៊ីធុល	LCT
492984	មេផ្ទះលេខមួយ	ទូច ស៊ុននិច	MPLM
492985	ស្រណោះអូជ្រៅ	ឡេង សារិទ្ធ & សោម និមល	SNOC

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
492986	នៃអ្នកនាងកញ្ញា	លូយ វ៉ាន់ណេត	NNNK
492987	ទូរស័ព្ទច្រលំលេខ	មាស សារ៉ាន់ & គីង សុវិយា	TSCLL
492988	លួចស្នេហ៍ដួងច័ន្ទ	ឆោម និមល	LSDC
492989	អ្នកណាឱ្យគូរ	ឡៅ សារិទ្ធ	NNOK
492990	ឱ ព្រលឹង	ឡៅ សារិទ្ធ & ឆោម និមល	OPL
492991	ស្រណោះណាស់	លូយ វ៉ាន់ណេត	SNN
492992	រៀបការចុះអូន	ផាន សុផាត & សោភ័ណ	RKCO
492993	ទំនាក់ទំនងស្នេហ៍	ទូច ស៊ិននិច	TNTNS
492994	កំលោះមង្គលបុរី	ផាន សុផាត & ឆោម និមល	KLMBR
492995	ស្នឹងកែវគូកម្ម	លូយ វ៉ាន់ណេត	SKKK
492996	ក្មេងការប្រហារដួងចិត្ត	ម៉េង កែវពេជ្ជតា	PKBHDC
492997	ចិត្តជាអ្នកបួស	ឡៅ សារិទ្ធ	CCNB
492998	ចំប៉ាមាស	ឡៅ សារិទ្ធ & ទូច ស៊ិននិច	CPM
492999	រឿងខ្ញុំចប់ហើយ	លូយ វ៉ាន់ណេត	RKCH
493000	ស្នេហ៍ផ្អែមដូចទឹកឃ្នុំ	ម៉េង កែវពេជ្ជតា	SPDTK
493001	សែនរន្ធត់	អៀង ស៊ីផុល	SR
493002	រាត្រីយល់ស្នេហ៍	ផាន សុផាត & ម៉េង កែវពេជ្ជតា	RYS
493003	ឱ សង្សារមាសបង	ផាន សុផាត	OSMB
493004	ប្រុសចិត្តសារ៉ា	សោភ័ណ	BCSV
493005	លាហើយមាតុភូមិ	លូយ វ៉ាន់ណេត	SHMP
493006	សោភាព្យ	ឆោម ប៊ុនយ៉ុង & ឆោម និមល	SP
493007	ឃ្លាតតែកាយចិត្តនៅ	ពេជ្រ បុប្ផា	KTKCN
493008	ចិត្តគតល្អឿង	សុះ ម៉ាច & ពេជ្រ បុប្ផា	CIL
493009	ស្នេហាមានអ្វីសំខាន់	ថៅ ថាវ៉ែន	SMASK
493010	ម្តប់ដើមស្រឡៅ	ឡៅ សារិទ្ធ & ទូច ស៊ិននិច	MDSL
493011	អូនស្រលាញ់តែបង	ស្និន ចន្ទា	OLSLTB
493012	វិមានម្តប់ស្បូវ	លូយ វ៉ាន់ណេត	VMMS
493013	ក្លិនថ្កាវចំប៉ា	ផាន សុផាត & ទូច ស៊ិននិច	KTCP
493014	ស្នេហ៍តែអូនមួយជីវិត	សុះ ម៉ាច	STOMCV
493015	បេះដូងស្នេហ៍អមតៈ	នាក់ ម៉ុល្លីកា	BDSAM
493016	បងស្នេហ៍អូនជាអូនស្នេហ៍បង	ផាន សុផាត & ទូច ស៊ិននិច	BSOCOSB
493017	អង្គុលីមារ	អៀង ស៊ីផុល	OLM
493018	ដួនជីអភ័ព្វ	ទូច ស៊ិននិច	DCAP
493019	សន្យាបីថ្ងៃ	ផាន សុផាត & ទូច ស៊ិននិច	SBT
493020	ចន្ទអើយដួងច័ន្ទ	ម៉េង កែវពេជ្ជតា	CEDC
493021	ព្រះជិនរង្ស	ផាន សុផាត & ទូច ស៊ិននិច	PCV
493022	ស្រលាញ់ប្រុសសង្ហា	ស៊ីវេត វឌ្ឍនា	SLBS
493023	ចិត្តអូនប្លែកណាស់	ឡៅ សារិទ្ធ & ទូច ស៊ិននិច	COBN
493024	គីធម្មតា	ស្និន ចន្ទា	KTD
493025	ស្នំអុណស្នំស្នំ	ផាន សុផាត & ទូច ស៊ិននិច	SSARSS
493026	ចិត្តនៅតែគិតប្រាថ្នា	ឡៅ សារិទ្ធ	CNTKP
493027	ស្នេហ៍អធិដ្ឋាន	សុះ ម៉ាច	SATT



**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
493028	ស្នេហ៍ចៃដន្យ	សួន ចន្ទា	SCD
493029	ទំនួញស្នេហាទុំទាវ	អៀង ស៊ីធុល & ទូច ស៊ីននិច	TNSTT
493030	ម្ល៉េះលាច្បារមន	អៀង ស៊ីធុល	MLCM
493031	បណ្តាំយាយជាន់	ស៊ីននិច សុខឃឹម	BYP
493032	ទៅលេងអារព្រា	ជាន សុផាត & សៀន ភឹមយ៉េង	TLAR
493033	អាឡូបងអាឡូអូន	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	ALBALO
493034	ផ្ទះអូនក្បែរភ្នំសំពៅ	ភឹម ស្រស់ & ម៉េង កែវពេជ្ជតា	POKPSP
493035	មានប្រពន្ធក៏ដោយ	ស៊ីវេត វឌ្ឍនា	MPPKD
493036	កំលោះចាស់ប៉ះអ្នកមេម៉ាយ	ណូយ វ៉ាន់ណេត & ទូច ស៊ីននិច	KLCPNMM
493037	ស្នេហ៍ពិតមិនស្លុត	រាលី	SPMS
493038	តាំងយូរស្នេហ៍	ជាន សុផាត & ទូច ស៊ីននិច	TYS
493039	អូនទាស់ត្រង់ណា	សួន ចន្ទា	OTTN
493040	និស្ស័យស្នេហ៍	ណូយ វ៉ាន់ណេត	NSS
493041	ជ័យជេត	អៀង ស៊ីធុល & ទូច ស៊ីននិច	CC
493042	វាសនាស្រីវាបា	ទូច ស៊ីននិច	VNSRB
493043	យប់១៣រោច	ឡោ សារិទ្ធ	Y13R
493044	អនុភាពនៃពុកមាត់	ឡោ សារិទ្ធ & ទូច ស៊ីននិច	ANPNPM
493045	បុប្ផាស្វាយរាង	ជាន សុផាត	BSR
493046	សំរែកនាងនាគ	ឡោ សារិទ្ធ & ទូច ស៊ីននិច	SRNN
493047	ទឹកចិត្តម្តាយ	ឡោ សារិទ្ធ	TCM
493048	ចិត្តបងវ័រពីង	ឡោ សារិទ្ធ & សួន ចន្ទា	CBRP
493049	ទូរស័ព្ទប្រាប់ផង	រាលី	TSPP
493050	ប្រាប់មកបានទេ	សាន ជានិត	BMBT
493051	បងគង់ដឹងខ្លួនពេលគ្មានអូន	ភឹម លក្ខិណា	BKDKPKO
493052	មង្គលយើង	ឆោម ប៊ុនយ៉ុង & ឆោម និមល	MY
493053	រាំរងអន្លង់រមៀត	គង់ ឌីណា	RVORM
493054	នាងទាវចូលម្តប់	ទូច ស៊ីននិច	NTCM
493055	បុប្ផាព្រៃភ្នំ	ណូយ វ៉ាន់ណេត & ឆោម និមល	BPP
493056	ស្នេហ៍ទាវលុះស្លុត	គង់ ឌីណា	STLS
493057	ក្រមុំទាំងបី	និមល ស៊ីននិច ណា	KMTB
493058	ស្នេហ៍ទុំនិងទាវ	គង់ ឌីណា & ឆោម និមល	STNT
493059	I MISS YOU LIKE CRAZY	សាន ជានិត	IMYLC
493060	ចាំអូន៤រដូវ	អៀង ស៊ីធុល	CO4RD
493061	ដារីកំពូលស្នេហ៍	ជាន សុផាត & ឆោម និមល	DVKPS
493062	ព្រាលឹងចុងសក់	ជាន សុផាត & ឆោម និមល	PLCS
493063	ត្រូវថ្នាំមេអូនស្រី	គង់ ឌីណា & ឆោម និមល	TTMOS
493064	ប្រុសមុខខ្លូ	ឡោ សារិទ្ធ & ទូច ស៊ីននិច	BMK
493065	ឡានចៅហ្វាយទេអូន	ឡោ សារិទ្ធ & ឆោម និមល	LCVTO
493066	ទប់ចិត្តមិនស្នេហ៍	ណូយ វ៉ាន់ណេត	TCTMS
493067	ធាតុដែកធាតុភ្លើង	ឡោ សារិទ្ធ & ឆោម និមល	TDTP
493068	ទទាយឆ្លង	ឡោ សារិទ្ធ & ទូច ស៊ីននិច	TTYC
493069	អក្ខរាដែលបងសរសេរទៅ	តូរិទ្ធ	ARDBSST

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
493070	ចោលអូនម្តេចបាន	ឡេង សារិទ្ធ & ទូច ស៊ុននិច	COMB
493071	វាលអើយវាលធំ	ផាន សុផាត	VEVT
493072	តូចអើយតូចកន់	ឡេង សារិទ្ធ & ទូច ស៊ុននិច	TETT
493073	មិនជឿទេនៃ!	ទូច ស៊ុននិច	MCTN
493074	ស្នេហ៍តាមទូរស័ព្ទ	សែម សង្ហាត	STTS
493075	នេះគឺកម្មអូន	ណូយ វ៉ាន់ណេត & ទូច ស៊ុននិច	NKKO
493076	អូនជាគូស្នេហ៍ទីប៉ុន្មាន?	ទូច ស៊ុននិច	OCKSTP
493077	បងស្នេហ៍ស្រីខ្មៅ	ណូយ វ៉ាន់ណេត	BSSK
493078	ធ្វើមិនយល់ទេដឹង	សាន ផានិក	TMYTD
493079	រក្សាស្នេហ៍សំរាប់បង	ទូច ស៊ុននិច	RSSRB
493080	អក្ខរាលោហិត	ឡេង សារិទ្ធ & ទូច ស៊ុននិច	ARLH
493081	កង់ធ្វើនៅស្រុកខ្មែរ	ណូយ វ៉ាន់ណេត	KTNSK
493082	បេះដូងមិនត្រូវគ្នា	ទូច ស៊ុននិច	BDMTK
493083	បើពុំទាន់មានរូបគេ	ឡេង សារិទ្ធ	BPTMRK
493084	សែនមហាអាណិត	ណូយ វ៉ាន់ណេត	SMHAN
493085	ជីវិតអ្នករត់ទូកដរ	ផាន សុផាត	CVNRD
493086	មហាស្រណោះ	ផាន សុផាត	MHSN
493087	រឿងយើងចប់ហើយ	រាលី	RYCH
493088	សូមផ្ញើខ្លួនលើទូកបង	ទូច ស៊ុននិច	SPKLTB
493089	ឆ្កែកចិត្តនិងស្រី	ពិសិដ្ឋ	CCNS
493090	គូគាប់គូចិត្ត	ឡេង សារិទ្ធ & វឌ្ឍនា	KKCC
493091	រំពឹងចាំស្នេហ៍	ណូយ វ៉ាន់ណេត	RPCS
493092	អុំទូករសាយរសាត់	N & A	OTRSRS
493093	រលកក្បត់សមុទ្រ	ថោ ថាវ៉ែន	RLKS
493094	សល់តែកាត	គង់ ឌីណា & ទូច ស៊ុននិច	STK
493095	លំអងកូលាប	ស្នួន ចន្ទា	LOKL
493096	ឌីប!ឌីប!អ៊ុយ	ស្នួន ចន្ទា	DDO
493097	បងខ្មៅរើសប្រពន្ធ	ទូច ស៊ុននិច	BKRBP
493098	លួចស្នេហ៍អូន	ផាន សុផាត	LSO
493099	សូរសំលេងបេះដូង	ទូច ស៊ុននិច	SSLBD
493100	ក្មានអ្នកណាជំនុំសម្តែងបាន	សែម សង្ហាត	KNNCNOB
493101	ឪប្រាប្រាប្រាស្នេហ៍	សែម សង្ហាត	KBTS
493102	សុំជាតូងកក្កដបេះដូងបង	ទូច ស៊ុននិច	SCTEKBDB
493103	អូននៅក្នុងចិត្តបង	សែម សង្ហាត	ONKCB
493104	ចង់បានតែចិត្ត	ឡេង សារិទ្ធ & ទូច ស៊ុននិច	CBTC
493105	បើរូបអូនវិញជាអ្នករង់ចាំ	សាន ផានិក	BROVCNRC
493106	ក្រមុំ CALICA	ផាន សុផាត	KMCLC
493107	មិនមែនអូនទេដែលត្រូវព្រួយ	សាន ផានិក	MMOTDTP
493108	ខានជួបគ្នាយូរ	ទូច ស៊ុននិច	KCKY
493109	ស្នេហ៍អូស្នេហ៍	សុះ ម៉ាច & ស្នួន ចន្ទា	SOS
493110	រាត្រីភ្នំពេញ	ផាន សុផាត	RPP
493111	ខ្លាចបាត់បង	កឹង សុរិយា	KBB

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
493112	ប្រស្នាធិខ	លូយ វ៉ាន់ណេត & សោភ័ណ	BS4K
493113	នារីសម័យថ្មី	សុះ ម៉ាច & សួន ចន្ទា	NRST
493114	ដួងចែវរះរាយ	សៀន គឹមយ៉េង	DCRR
493115	ហេតុអ្វីមានថ្ងៃស្អែក	ឡោ សារិទ្ធ	HAMTS
493116	រើសយកមួយណា	គីង សុរិយា	RYMN
493117	មន្ទាមាសបង	ឡោ សារិទ្ធ & សៀន គឹមយ៉េង	MMB
493118	សាងផ្នួសសាងកម្ម	លូយ វ៉ាន់ណេត	SPSK
493119	ក្តាមស្រែ	សៀន គឹមយ៉េង	KS
493120	លក្ខណៈមាសបង	ចេវ រីរៈ	LNMB
493121	អ៊ីសាអាល័យស្តេហ៍	ហេង លីលី	ISALS
493122	អន្ទាក់ស្តេហ៍	ថៅ ថាវ៉ែន	OS
493123	សម្បទានស្តេហ៍	សុះ ម៉ាច	STS
493124	ស្នេហាៗ	ទូច ស៊ុននិច	S
493125	សែនក្តាញ់	លូយ វ៉ាន់ណេត	SK
493126	កង្កែបកំហូច	ថៃ ផុងវ៉ាក់ & សៀន គឹមយ៉េង	KKH
493127	ចិត្តដួងកែវ	លូយ វ៉ាន់ណេត	CDK
493128	ទៅហើយមកវិញ	ផាន សុផាត & ទូច ស៊ុននិច	THMV
493129	ស្តេហ៍មួយម៉ឺនឆ្នាំ	នាក់ ម៉ុលីកា	SMMC
493130	ស្តាប់ព្រោះស្រលាញ់ក្តាញ់ពេញបេះដូង	សាន ផានិត & ហេង លីលី	SPSLKP
493131	កុំអួយ	សួន ចន្ទា	KRO
493132	មាយាស្រី	ណុប ចំណាប់	MYS
493133	សុំដួងចិត្តអូន	សែម សង្ហាត	SDCO
493134	ស្រស់ដូចក្តា	ផាន សុផាត & ទូច ស៊ុននិច	SDK
493135	សងចិត្តខ្ញុំវិញ	ទូច ស៊ុននិច	SCKV
493136	ឱ សង្សារផ្លើមជីវិត	អៀង សិរីលុល & ទូច ស៊ុននិច	OSTCV
493137	ឱបងសុំស្នេហ៍	យ៉ែម សំអូន	OBSS
493138	អូនដឹង	ទូច ស៊ុននិច	OD
493139	ឱ ព្រាហ្មលីខិត	ស្នង ស៊ីថា	OPLK
493140	ស្នេហ៍សម័យកុំព្យូទ័រ	បី	SSKPT
493141	សូមរស់ឆ្ងាយពីប	ទូច ស៊ុននិច	OSRCPB
493142	កម្មវិធីក្រក់	អៀង សិរីលុល	KAK
493143	កម្លាំងបណ្តាលចិត្ត	យ៉ែម សំអូន	KBC
493144	អ្នកណាក៏បាន	ទូច ស៊ុននិច	NNKB
493145	បងសុក្រតែចំប៉ា	ផាន សុផាត	BSTCP
493146	ក្លិនផ្កាម្លិះ	លូយ វ៉ាន់ណេត	KPM
493147	មានថ្មីហើយមុខហ្នឹង	ទូច ស៊ុននិច	MTHMN
493148	ថយថយ	ឡោ សារិទ្ធ & ទូច ស៊ុននិច	TT
493149	ជីវិតអ្នករត់ម៉ូតូឌុប	ផាន សុផាត	CVNRMTD
493150	ពោលណាបងមករកអូន	ទូច ស៊ុននិច	PNBMRO
493151	កុលាបភៀនឃ្លាំង	ផាន សុផាត	KLKK
493152	អ្វីៗត្រូវបញ្ចប់ក្នុងថ្ងៃនេះ	សាន ផានិត	ATBKTN
493153	លែងមិនដាច់	ទូច ស៊ុននិច	LMD

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
493154	ស្រណោះក្លិនម្តង	ផាន សុផាត & ទូច ស៊ិននិច	SNKM
493155	ស្នេហាប្រែជាស្តាប់	សាន ផានិក	SBCS
493156	ទឹកភ្នែកភរិយា	ផាន សុផាត	TPPRY
493157	ចៅព្រាហ្ម	អៀង ស៊ីធីល	CP
493158	សំពោងផ្កាចា	អៀង ស៊ីធីល	SPPC
493159	កាត់ត្រីយ	ហ៊ឹម ស៊ីវន	KT
493160	ហោមរោង	អៀង ស៊ីធីល	HR
493161	ព្រលឹងនគររាជ	អៀង ស៊ីធីល	LPNKR
493162	បែកបាន	ហ៊ឹម ស៊ីវន	BC
493163	សារាយអណ្តែត	អៀង ស៊ីធីល	SRO
493164	លោមនាង	អៀង ស៊ីធីល	LN
493165	ថ្ងៃជ័យ	អៀង ស៊ីធីល	TC
493166	ប៉ុកពើត	ហ៊ឹម ស៊ីវន	PP
493167	កន្សែងក្រហម	អៀង ស៊ីធីល	KKH
493168	ថ្ងៃពុធ	អៀង ស៊ីធីល	TP
493169	ចាំតែអូខេ	ស៊ីវន វឌ្ឍនា	CTOK
493170	កម្មករត្បូង	ប៉ែន ថានិន្ទ	KT
493171	ក្រអូបតែក្លិន	ផាន សុផាត	KOTK
493172	ម្តេសណាមិនហ៊ីរ	សុខ ស្រីនាង	MNMH
493173	ភ្នំក្នុងភ្នំធំ	ផាន សុផាត & ពេជ្រ បុប្ផា	PTPT
493174	មានអូនបងសុខ	សែម សុដ្ឋាត	MOBS
493175	ទន្សាយស្តាយច័ន្ទ	ស្នង ស៊ីថា & ពេជ្រ បុប្ផា	TSC
493176	ជឿចិត្តអូនចុះ	សុខ ស្រីនាង	CCOC
493177	ដួងពេជ្រចរណែ	សុះ ម៉ាច	DPCRN
493178	ម្តួលលាក់មុខ	ឃុំ ប៉ុណ្ណាដែក	MLM
493179	ហេតុអ្វីអូនញ៉ាំស្រា	សុខ ស្រីនាង	HAONHS
493180	ទំនួញជនពិការ	ផាន សុផាត	TNCPK
493181	អូនស្តាប់បងរិតតែតាម	ឃុំ ប៉ុណ្ណាដែក	OSBRTT
493182	ព្រះវស្សន្ត	ស្នង ស៊ីថា	PVD
493183	ទំនួញនាងមេទ្រី	ហ៊ឹម ស៊ីវន	TNNMT
493184	សំលេងទ្រង្គខ្មែរ	ឡោ សារិទ្ធ	SLTK
493185	ទោះបីអូនមិនដូចមុន	សាន ផានិក	TBOMDM
493186	មិនមែនមិនស្នេហា	ស៊ីវន វឌ្ឍនា	MMMS
493187	លលកខ្មោចយំ	ទូច ស៊ិននិច	SSKY
493188	អ្នកដើរទូលក្តម	ឡោ សារិទ្ធ & ទូច ស៊ិននិច	NDTK
493189	ត្រូវខំកសាងខ្លួន	សាន ផានិក	TKKSK
493190	គោបងបាក់ស្នែង	ឡោ សារិទ្ធ & ទូច ស៊ិននិច	KBBS
493191	ទេវី! ទេវី!	ផាន សុផាត & ពេជ្រ បុប្ផា	TV
493192	កេសិមន្តស្នេហា	ណូយ វ៉ាន់ណេត	KSMS
493193	សារិកាកែវអើយ	ស្នង ស៊ីថា & ពេជ្រ បុប្ផា	SRKKE
493194	ពពោចជៀប	ហ៊ឹម ស៊ីវន	PPC
493195	បើស្រីស្តកុក	ស្នង ស៊ីថា & ពេជ្រ បុប្ផា	BSSK

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
493196	ឱ សត្វមហោរិ	ណូយ វ៉ាន់ណេត	OSMHR
493197	ឱ អ្នកប្រុសជំរា	ហ៊ឹម ស៊ីវន	ONBCV
493198	អូនរ៉ាសមទេ	ផាន សុផាត & ហ៊ឹម ស៊ីវន	ORST
493199	រលឹមស្រីចៗ	ហ៊ឹម ស៊ីវន	RLS
493200	គន់មើលក្នុងសួន	ផាន សុផាត & ហ៊ឹម ស៊ីវន	KMKS
493201	ឱ ក្លិនចំបី	ស្នង ស៊ីថា	OKCP
493202	ឱ សត្វសារិកា	ផាន សុផាត & ពៅជ្រូ បុប្ផា	OSSRK
493203	ព្រាលីករំចង់	ហ៊ឹម ស៊ីវន	PLRC
493204	យកត្បូងទៅឡាំបៀវ	ផាន សុផាត & ហ៊ឹម ស៊ីវន	YTTLB
493205	បម្រាមក្រមុំ	ផាន សុផាត & ទូច ស៊ីវននិច	BKM
493206	លក្ខណៈនារីខ្មែរ	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	LNNRK
493207	គីឡាល់អូនណា	ផាន សុផាត & ទូច ស៊ីវននិច	KTON
493208	និស្ស័យស្នេហ៍យើង	ណូយ វ៉ាន់ណេត & ទូច ស៊ីវននិច	NSSY
493209	ដួងចំប៉ា	ចំណាប់ & ទូច ស៊ីវននិច	DCP
493210	ទើបព្រោះស្រលាញ់	គង់ ឌីណា & ទូច ស៊ីវននិច	TPSL
493211	ស្នេហ៍បទុមកេសរ	គង់ ឌីណា & ទូច ស៊ីវននិច	SBTKS
493212	អាសូកេសរមាលា	ទូច ស៊ីវននិច	ASKSML
493213	ផ្កាមក្សី	ហ៊ឹម ស៊ីវន	PKL
493214	ជីវិតក្រោមភ្លើងពណ៌	ទូច ស៊ីវននិច	CVKPP
493215	កេតសង្វារមេត្តាបង	ណូយ វ៉ាន់ណេត & ទូច ស៊ីវននិច	KSMTB
493216	ទឹកភ្នែកនាងបដាថា	ម៉េង កែវពេជ្ជតា	TPNBDC
493217	ស្តាយចិត្តដែលស្មោះ	ទូច ស៊ីវននិច	SCDS
493218	រៀបការចុះអូន	ប៉ែន ថានិទ្ទ	RKCO
493219	មិនអាច	សាន ផានិត	MA
493220	ភ្នំពេញជាអាជធានី	គង់ ឌីណា	PPCRTN
493221	ម៉ានី	ផាន សុផាត & ទូច ស៊ីវននិច	MN
493222	មួយជីវិតចែកជាពីរ	ទូច ស៊ីវននិច	MCVCCP
493223	ថ្មមស្រីក្មេង	ណូយ វ៉ាន់ណេត	TSK
493224	ក្តាមស្រងែង	ផាន សុផាត & ទូច ស៊ីវននិច	KSNG
493225	ក្រឡាហោមគង់	គង់ ឌីណា	KLHK
493226	វីនតាខ្មៅអាវស្បែក	ទូច ស៊ីវននិច	VKKAS
493227	ស្ទឹងខៀវ	ម៉េង កែវពេជ្ជតា	SK
493228	ស្រីណាមិនយំ	ម៉េង កែវពេជ្ជតា	SNMY
493229	រ៉ាតែន	ណូយ វ៉ាន់ណេត	RK
493230	បេះក្រវាញ	ផាន សុផាត	BKV
493231	អនអើយស្រីអន	គង់ ឌីណា	OOSO
493232	ជាតិប្រុសកំហូច	គង់ ឌីណា & ទូច ស៊ីវននិច	CBKH
493233	សុវណ្ណតែនអន	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	SVTO
493234	ស្រមោលនៅមាត់បង្អួច	គង់ ឌីណា & ទូច ស៊ីវននិច	SMNMB
493235	ទឹកជ្រោះប្តីស្រា	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	TCBS
493236	កុលាបកណ្តុនេស៊ី	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	KLINS
493237	កំនួចវាយោ	ណូយ វ៉ាន់ណេត & ទូច ស៊ីវននិច	KNVY

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
493238	ចេតិយ៍សម្បូរ	ផាន សុផាត & ទូច ស៊ុននិច	CS
493239	រាហ៊ូចាប់ចំនុ	គង់ ឌីណា	RHCC
493240	ថ្ងៃនេះគួរអោយស្តាយ	ផាន សុផាត & ទូច ស៊ុននិច	TNKOS
493241	ចិត្តរៀមក្នុងស្នេហា	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	CRKS
493242	គេលេងក្លែងហើយ	ទូច ស៊ុននិច	KLPH
493243	រសៀលវ័យ	ផាន សុផាត	RSRY
493244	អណ្តាតអត់ស្លឹង	ណូយ វ៉ាន់ណេត	OOC
493245	មរណភាពនៅអារព្វ	ម៉េង កែវពេជ្ជតា	MPNAR
493246	រាត្រីនៅហុងកុង	គង់ ឌីណា	RNHK
493247	លាហើយប៉ារីស	ផាន សុផាត	LHPR
493248	បុប្ផាអង្ករ	គង់ ឌីណា	BOK
493249	និស្ស័យស្នេហាស្រីគ្រប់លក្ខណ៍	ផាន សុផាត	NSSSKL
493250	ភ្លេចមធ្យោ	គង់ ឌីណា	PMR
493251	ស្ត្រីក្រលើន្ទននាង	ផាន សុផាត	SLNN
493252	ភក្តីស្នេហា	ផាន សុផាត	PS
493253	ចាំស្នេហាកណ្តាលព្រៃ	ហ៊ឹម ស៊ីវន	CSKP
493254	ស្តាយឆោម	ណូយ វ៉ាន់ណេត	SC
493255	នៃជីវិត	ស្នង ស៊ីថា & ទូច ស៊ុននិច	NCV
493256	កុកហើរតែឯង	ណូយ វ៉ាន់ណេត	KHTE
493257	ដាវរឿង	ហ៊ឹម ស៊ីវន	DR
493258	ស្តាប់ស្រីញ៉ាស្រា	ផាន សុផាត & ហ៊ឹម ស៊ីវន	SSNHS
493259	រាំរងអន្លង់រមៀត	ទូច ស៊ុននិច	RVORM
493260	នៅទំនេរទេស្រី	ផាន សុផាត	NTNTS
493261	ចង្កុះរាងរាវ	ណូយ វ៉ាន់ណេត	CRR
493262	ខូចណាស់ព្រះអើយ	ទូច ស៊ុននិច	KNPE
493263	ប្តីកុងសែថ្មី	ផាន សុផាត & ទូច ស៊ុននិច	BKST
493264	ផ្កាអើយផ្កាក្រពុំ	ផាន សុផាត	PEPKP
493265	ឆោមឆើតកើតលើដី	ណូយ វ៉ាន់ណេត	CCKLD
493266	បងជំរាហ៊ីអូនជាចន្ទ	ផាន សុផាត & ទូច ស៊ុននិច	BCRHOCC
493267	ស្រមៃរាល់យប់ថ្ងៃ	ណូយ វ៉ាន់ណេត	SMRYT
493268	ខសន្យានឹងស្រី	ហ៊ឹម ស៊ីវន	KSNS
493269	ក្រោមមេឃលើដី	ណូយ វ៉ាន់ណេត	KMLD
493270	ពោលជួបប្រទះ	ស្នង ស៊ីថា & ទូច ស៊ុននិច	PCBT
493271	តើកំលោះអី	ទូច ស៊ុននិច	TKLI
493272	ស្មោះប៉ុណ្ណឹងហើយ	ផាន សុផាត	SBH
493273	ព្រះចន្ទពេញរង	ស្នង ស៊ីថា & ទូច ស៊ុននិច	PCPV
493274	អូនស្រលាញ់តែបងម្នាក់	ហ៊ឹម ស៊ីវន	OSLTBM
493275	គ្រាន់តែឃើញស្រីភ្លាម	ស្នង ស៊ីថា & ទូច ស៊ុននិច	KTKSP
493276	យំបិរាត្រី	ផាន សុផាត	YBR
493277	មានខ្ញុំមានម្ចាស់	គូរិទ្ធ & ឆោម និមល	MKMM
493278	ចង់តែនៅក្រមុំ	ទូច ស៊ុននិច	CTNKM
493279	រងក្រុមរួមផង	ផាន សុផាត & ឆោម និមល	VPPP

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
493280	ចងកើតជាខ្យង	ឡោ សារិទ្ធ & ទូច ស៊ិនធិច	CKCK
493281	ឱ ស្វាយមួយមែក	ឡោ សារិទ្ធ & ទូច ស៊ិនធិច	OSMM
493282	បងជាទន្សាយ	ឡោ សារិទ្ធ & ឆោម និមល	BCT
493283	ឧកចិត្តនៅស្ទឹងត្រែង	ឈុយ វ៉ាន់ណេត	KCNST
493284	ក្រមុំព្រល័យ	ឡោ សារិទ្ធ & ទូច ស៊ិនធិច	KMP
493285	ចន្ទ	ឡោ សារិទ្ធ	CT
493286	គេថាខ្ញុំចាស់	គូរិទ្ធ & ទូច ស៊ិនធិច	KTKC
493287	ឯណាស្នេហ៍ខ្ញុំ	ទូច ស៊ិនធិច	ENSK
493288	កន្ទេលមាស	ទូច ស៊ិនធិច	KM
493289	គូស្នេហ៍ថ្មី	វ៉ិន វត្តជាតិ & ភឹម ផាន់ណា	KST
493290	អែណាទៅឋានសួគ៌	វ៉ិន វត្តជាតិ	ENTTS
493291	គ្មានលក់ទេស្នេហ៍	សោភ័ណ	KLTS
493292	ឧត្តមដួងចិត្ត	វ៉ិន វត្តជាតិ	ODC
493293	បងគ្មានមេត្តា	ភឹម ផាន់ណា	BKM
493294	បងអង្គុយចាំមើលផ្លូវស្រី	វ៉ិន វត្តជាតិ	BOCMPS
493295	ឱ ធម្មជាតិអើយ	វ៉ិន វត្តជាតិ	OTCE
493296	ជំនោរប៉ែលិន	ភឹម ផាន់ណា	CNPL
493297	អស់សង្ឃឹមហើយ	វ៉ិន វត្តជាតិ	OSH
493298	ផ្ទៃមេឃឡើងពណ៌	ភឹម ផាន់ណា	PMLP
493299	ភូមិវត្តកំផែង	វ៉ិន វត្តជាតិ	PVKP
493300	ក្រោមមេឃពណ៌ខៀវ	វ៉ិន វត្តជាតិ & ភឹម ផាន់ណា	KMPK
493301	បងស្នេហ៍អូនមួយ	វ៉ិន វត្តជាតិ	BSOM
493302	យប់រឹងរ៉ៃ	ភឹម ផាន់ណា	YRR
493303	ផ្កាយព្រឹក	វ៉ិន វត្តជាតិ	PP
493304	ចង្រ្កងកែវទឹក	វ៉ិន វត្តជាតិ	CKT
493305	ស្នេហ៍អស់មួយជីវិត	វ៉ិន វត្តជាតិ & ភឹម ផាន់ណា	SOMCV
493306	ខ្យល់ទន្លេ	វ៉ិន វត្តជាតិ	KT
493307	កន្លងធ្មើប្រាណ	វ៉ិន វត្តជាតិ	KPP
493308	ប្រុសដែលក្បត់ចិត្ត	ភឹម ផាន់ណា	BDKC
493309	ថ្កាស់ក្រហម	វ៉ិន វត្តជាតិ	TKH
493310	ឆោមអើយឆោមសើត	វ៉ិន វត្តជាតិ & ភឹម ផាន់ណា	CECC
493311	ចិត្តអូនសែននឹក	ភឹម ផាន់ណា	COSN
493312	ចងកើតជាទឹក	វ៉ិន វត្តជាតិ	CKCT
493313	ពេលបងព្រាត់ទៅ	ភឹម ផាន់ណា	PBPT
493314	ចំរៀងនិងហ្គីតាខ្ញុំ	ថោង ប៊ុនថន & ភឹម ផាន់ណា	CRNGTK
493315	សំបុត្រចុងក្រោយ	វ៉ិន វត្តជាតិ	SBCK
493316	គួរតូចចិត្តណាស់	វ៉ិន វត្តជាតិ	KTCN
493317	ភ្លឺឡើងបាត់ស្នេហ៍	ភឹម ផាន់ណា	PLBS
493318	សែនអាស័យ	ជា វិថន្ត	SAL
493319	ទឹករលក	N & A	TRL
493320	ភ្លៀងរង្វងមេឃ	ថោង ប៊ុនថន	PVM
493321	បែកគ្នាមួយឆ្នាំ	ថោង ប៊ុនថន	BKMC

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
493322	ដងជ្រោះទឹកភ្នែក	គឹម ផាន់ណា	DCTP
493323	កុលាបបែលិន	ថោង ប៊ុនថន	KLPL
493324	លាហើយស្នេហា	គឹម ផាន់ណា	LHS
493325	នេះអញ្ជើញទៅណា?	វ៉ែ សារុន	NOTN
493326	សម្តីចុងក្រោយ	គឹម ផាន់ណា	SCK
493327	ប្រកាន់អ្វីម៉្លេះ	ថោង ប៊ុនថន	BKIM
493328	សោភ័ណីមាសស្នេហា	វ៉ែន វត្តធានី	LPNMS
493329	តើមានស្រីណាស្អាតជាងខ្ញុំ	សោភ័ណ	TMSNSCK
493330	វ៉ាស្ត	វ៉ែ សារុន	RS
493331	សំលាញ់ចិត្តអើយ	N & A	SLCE
493332	ទេពធីតាក្នុងសុបិន្ត	ថោង ប៊ុនថន	TTDKSB
493333	ចិត្តដែលស្រលាញ់	គឹម ផាន់ណា	CDSL
493334	ស្លឹកឈើចាកមែក	ថោង ប៊ុនថន	SCCM
493335	រដូវរំហើយ	គឹម ផាន់ណា	RDRH
493336	ជីវិតថ្មី	វ៉ែ សារុន & ឡុង ស៊ីដា	CVT
493337	វ៉ាម៉ាឌីហ្សូន	វ៉ែ សារុន	RMDH
493338	បឹងកាន់សូឡូ	គឹម ផាន់ណា	BMVSL
493339	កណ្តាលដួងចិត្ត	ថោង ប៊ុនថន	KDC
493340	រាត្រីសេកុង	ឡុង ស៊ីដា	RTSK
493341	ស្នេហាអើយវិលវិញ	គឹម ផាន់ណា	SEVV
493342	នឹកឃើញជានិច្ច	វ៉ែន វត្តធានី	NKCN
493343	ប្រុសរាងយ៉េង	ឡុង ស៊ីដា	BRY
493344	ផ្ការបស់មិត្តខ្ញុំ	ប៉ុក អនុស្សាវរីយ៍	PRMK
493345	មេម៉ាយបីដង	គឹម ផាន់ណា	MMBD
493346	ហោរាទស្សនាយ	វ៉ែន វត្តធានី	HRTT
493347	ភ្នំពេញក្នុងហោរាបង	វ៉ែ សារុន	PPKHPB
493348	បងស្រឡាញ់តែអូន	នី សាលឿន	BSLTO
493349	ចំប៉ីសៀមរាប	នី សាលឿន	CPSR
493350	ដៃសមុទ្រត្រពាំងរូង	ហ៊ាង មុលីណា	DSPTPR
493351	ស្ទឹងសំរោត	នី សាលឿន	SSNG
493352	បងព្រាត់ពីអូន	នី សាលឿន	BPPO
493353	ចិត្តខុសពីមុន	ហ៊ាង មុលីណា	CKPM
493354	ដងស្ទឹងសង្កែ	នី សាលឿន	DSS
493355	វិលតាមសន្យា	នី សាលឿន	VTS
493356	អស្ចារ្យណាស់ស្នេហាខ្ញុំ	ហ៊ាង មុលីណា	ONSK
493357	វាចាចិត្តខ្ញុំ	នី សាលឿន	VCKK
493358	ចំណោទស្នេហា	នី សាលឿន	CNS
493359	ស្ទឹងមានជ័យ	ហ៊ាង មុលីណា	SMC
493360	ចំរៀងស្នេហា	ថោង ប៊ុនថន & គឹម ផាន់ណា	CRS
493361	ចាបមាស	វ៉ែន វត្តធានី	CM
493362	ស្រលាញ់បងដល់ស្ទឹង	សោភ័ណ	SLBDC
493363	ផ្កាអើយផ្កា	ថោង ប៊ុនថន	PEP



**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
493364	ស្ទឹងកែវ	វ៉ិន វត្តធានី	SK
493365	វាយោបោកប្រាណ	គឹម ផាន់ណា	VYBB
493366	ម៉មាសស្នេហា	N & A	MMS
493367	ស្ទឹងស្នេហា	គឹម ផាន់ណា	SS
493368	ទួលគោកទួលកម្ម	វ៉ិន វត្តធានី	TKTK
493369	ថ្កាស់សំណល់	សោភ័ណ	TSN
493370	កំភេម	ថោង ប៊ុនថន	KP
493371	រំដួលសុរិន	ថោង ប៊ុនថន	RDSR
493372	ចំប៉ីស	ថោង ប៊ុនថន & គឹម ផាន់ណា	CPS
493373	ចង់ក្រសោប	វ៉ិន វត្តធានី	CKS
493374	មាត់ទន្លេអនុស្សាវរីយ៍	ថោង ប៊ុនថន	MTANR
493375	បំភ្លេចមិនបាន	ហ៊ាង មុលីណា	BPMB
493376	ភ្លោកក្រមុំ	វ៉ិន វត្តធានី	KKM
493377	ផាត់ជាយ	គឹម ផាន់ណា	PC
493378	ផាត់ជាយ	N & A	PC
493379	ចំរៀងលក់ថ្កា	ហ៊ាង មុលីណា	CRLP
493380	អង្រើងមួយពីរនាក់	ថោង ប៊ុនថន	OMPEN
493381	កង្កែបក្រមុំ	សោភ័ណ	KMK
493382	ព្រាមរំរិទ	ថោង ប៊ុនថន	PRRT
493383	រលកកំពង់សោម	គឹម ផាន់ណា	RLKPS
493384	សំណាបយោងដីស្រីយោងប្រុស	ថោង ប៊ុនថន & គឹម ផាន់ណា	SNYKSYB
493385	នឹកឃើញយប់ម្សិលមិញ	គឹម ផាន់ណា	NKYMM
493386	បុប្ផាកោះកែវ	ថោង ប៊ុនថន	BKK
493387	ចុកក្នុងទ្រូង	សោភ័ណ	CKT
493388	ហ្លាតៗថ្ងៃនិស្ស័យៗឆ្នាំ	វ៉ិន វត្តធានី	K1TNS1C
493389	អែមេបងទៅ	វី សារុន	EMBT
493390	អូនសូមរស់ក្លៀរទ្រូងបង	គឹម ផាន់ណា	OSRKTB
493391	ខ្មាស់អស់បក្សា	ថោង ប៊ុនថន	KOB
493392	ម្តប់ពោធិបាក់ខែង	វ៉ិន វត្តធានី	MPBK
493393	បងនៅស្នេហាទេ?	គឹម ផាន់ណា	BNST
493394	សម្បុសម្បុត្តិ	ថោង ប៊ុនថន	SS
493395	ទឹកភ្នែកអូន	វ៉ិន វត្តធានី	TPO
493396	កុំតាមបងអី	វ៉ិន វត្តធានី	KTBI
493397	បុប្ផាខែចៃគ្រ	ថោង ប៊ុនថន	BKC
493398	ព្រាត់មួយជីវិត	គឹម ផាន់ណា	PMCV
493399	ស្រីយេៗ	N & A	SY
493400	ម្តាស់ចិត្តខត្តម	វ៉ិន វត្តធានី & ហ៊ាង មុលីណា	MCO
493401	នឹកអូនជានិច្ច	ថោង ប៊ុនថន	NOCN
493402	ម្តាស់ត្បូងកណ្តៀង	សុភ័ណ	MTK
493403	អង្គញកើយបី	ថោង ប៊ុនថន & គឹម ផាន់ណា	OKB
493404	ដួងតារាខ្ញុំអើយ	វ៉ិន វត្តធានី	DDRKE
493405	មេត្តាកុំយំ	ថោង ប៊ុនថន	MKY

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
493406	សម្រស់បូរិយូឡង	ហ៊ាង មុលីណា	SBRYL
493407	បេះផ្កាក្នុងបឹង	គឹម ផាន់ណា	BPKB
493408	មកពីណាខាង	វ៉ន វត្តធានី	MPNN
493409	អូនដឹង	សុភ័ណ	OD
493410	ក្អកលាបែលិន	យ៉ោង ប៊ុនថន	KLPL
493411	បងខឹងរឿងអី?	គឹម ផាន់ណា	BKRI
493412	បងមានប្រាក់ច្រើន	យ៉ោង ប៊ុនថន	BMBC
493413	អោយតែស្រលាញ់	យ៉ោង ប៊ុនថន & គឹម ផាន់ណា	OTSL
493414	អូនស្មោះគ្មានក្អែក	គឹម ផាន់ណា	OSKP
493415	បងនាំខ្មៅវត្ត	យ៉ោង ប៊ុនថន	BNKR
493416	ពេលឃើញមុខកូន	គឹម ផាន់ណា	PKMK
493417	ស្រអែមដងស្ទឹងសង្កែ	វ៉ន វត្តធានី	SEDSS
493418	ខ្នងភ្នំអនុស្សាវរីយ៍	វ៉ន វត្តធានី	KPANR
493419	ពេលអូនញាតទៅ	យ៉ោង ប៊ុនថន	POKT
493420	ដងស្ទឹងអនុស្សាវរីយ៍	វ៉ន វត្តធានី & គឹម ផាន់ណា	DSANR
493421	កកក់បាយមេម៉ាយក៏ស្រី	យ៉ោង ប៊ុនថន	KKBMMKS
493422	កុំទាន់ថើបអី	គឹម ផាន់ណា	KTTI
493423	ស្នេហ៍បាត់សម្រស់	គឹម សេត	SBS
493424	ធ្វើស្នេហ៍នៅកំពត	តុក តារាបាន	PSNKP
493425	ក្រអូបតែក្លិន	វ៉ន វត្តធានី	KOTK
493426	ឈប់ស្នេហ៍បងហើយ	ហ៊ាង មុលីណា	CSBH
493427	មើលកូនទេអូន	យ៉ោង ប៊ុនថន	MKTO
493428	រំដួលក្រពុំ	យ៉ោង ប៊ុនថន	RDKP
493429	ស្នេហ៍ក្នុងក្តីស្រមៃ	ជា វិថីន្ទ	SKKSM
493430	ករ ករ ករ	ហ៊ាង មុលីណា	PPP
493431	សង្ឃឹមថ្ងៃមួយ	N & A	STM
493432	ចិត្តប្រឹងស្រលាញ់	សោភ័ណ	CBSL
493433	កំលោះមួយជីវិត	យ៉ោង ប៊ុនថន	KLMCV
493434	ឱ ចំបី	សោភ័ណ	OCF
493435	ស្រីណាហ៊ានវាយ	វ៉ន វត្តធានី & កេត សាវ៉ែន	SNHV
493436	ត្រញុំងសាបកូលាបអោយ	គឹម ផាន់ណា	TPSKLR
493437	អង់តូនីញ៉ែតា	សៀង សំណង	OTNNHT
493438	អោយអូនខូចចិត្ត	សៀង សំណង	OOKC
493439	ម្តប់ដួងកំពង់សោម	សុភ័ណ	MDKPS
493440	ថើបមួយខ្សឹត	គឹម សេត	TMK
493441	សម្រែកសត្វគ្រាល	គឹម ផាន់ណា	SSK
493442	លាបាត់ដំបង	បូ វណ្ណៈ	LBDB
493443	យីហ៊ុបបែលិន	គឹម ផាន់ណា	YHPL
493444	សួនស្នេហ៍ក្បែរទន្លេ	យ៉ោង ប៊ុនថន	SSKT
493445	លាទាំងអាល័យ	សុភ័ណ	LTAL
493446	អ្នកណាព្រួយជាអ្នកណា	ជា វិថីន្ទ	NNPCNN
493447	មើលចិត្តមិនធ្លុះ	គឹម ផាន់ណា	MCMT

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
493448	បើអស់និស្ស័យ	វ៉ិន វត្តធានី	BONS
493449	ស្រែអែមខ្មៅស្ទើរ	សុភ័ណ	SEKS
493450	រាត្រីសូមា	ថោង ប៊ុនថន	RSM
493451	ជឿថាមុំវិលវិញ	សុភ័ណ	CTMVV
493452	ស្នេហាមិនពិត	គឹម សេត	SMP
493453	ស្រស់អ្វីស្រស់ម្ល៉េះ	ហ៊ាង មុលីណា	SASM
493454	កញ្ចក់ច្បាស់ផ្ទុយ	វ៉ែ សារុន	KTP
493455	មីរស្នេហាបង	ថោង ប៊ុនថន & ហ៊ាង មុលីណា	SRSB
493456	ឈប់ព្រួយទៅបង	សោភ័ណ	CPTB
493457	វាសនានៃបង	វ៉ិន វត្តធានី	VNNB
493458	អោយបងសុំស្រលាញ់	វ៉ែ សារុន	OBSSL
493459	អាស៊ីណា	ថោង ប៊ុនថន	ASN
493460	តារាដួងតារា	N & A	DRDDR
493461	ចំណេះដឹងកង្វង	វ៉ែ សារុន	CNCKE
493462	ប្រុសគេងទៅ	សោភ័ណ	BKT
493463	អាចារ្យស្រីប	ថោង ប៊ុនថន	ACS
493464	ថ្មគោលស្រមោលស្នេហា	វ៉ិន វត្តធានី & ឆោម ឆវិន	TKSMS
493465	រងអើយស្រីរង	សៀង សំណង	VESV
493466	ទឹកភ្នែកដានី	ឆោម ឆវិន	TPDN
493467	ផ្កាឈូកអើយ	សៀង សំណង	PCE
493468	ស្តាយរីយកុមារ	ឆោម ឆវិន	SVKM
493469	មាសទឹកដប់	ថោង ប៊ុនថន	MTD
493470	ស្នឹងសង្កែកប្រែចិត្ត	សៀង សំណង & ឆោម ឆវិន	SSKBC
493471	សំឡក់សំឡឹង	សៀង សំណង	SLSL
493472	ផ្កាម៉ាញ៉េ	ឆោម ឆវិន	PMK
493473	ទេវីកម្ពុជា	វ៉ិន វត្តធានី	TVK
493474	បេះចិត្តខ្ញុំចុះ	ឆោម ឆវិន	BCKC
493475	ខំលួចស្រលាញ់	ថោង ប៊ុនថន	KLSL
493476	ប្រយ័ត្នប៉ះស្នេហាគេ	ឆោម ឆវិន	BYBSK
493477	កុលាបមួយទង	សៀង សំណង	KLMT
493478	បំភ្លេចអុនចុះ	សុភ័ណ	BPOC
493479	វាលសោកអាជ័យ	ថោង ប៊ុនថន	VSAL
493480	ឆ្ងាញ់អស្ចារ្យ	គឹម សេត	CO
493481	លាហើយស្នេហា	គឹម ផាន់ណា	LHS
493482	ក្រមុំសោឡា	ជា វិច័ន្ទ	KMCL
493483	ឃ្លាតកាយពីស្រី	គឹម សេត	KKPS
493484	ស្ថានសុភ័ស្ថានស្នេហា	វ៉ិន វត្តធានី & គឹម ផាន់ណា	SSSS
493485	សូនីបណ្ណលចិត្ត	ថោង ប៊ុនថន	SNBC
493486	មាត់កំពង់	ជា វិច័ន្ទ	MKP
493487	អាជ័យក្រុងភ្នំពេញ	ថោង ប៊ុនថន	ALKPP
493488	តាំងពីពេលជួបបង	សុភ័ណ	TPPCB
493489	ជួបគ្នាលើផ្លូវខ្សាច់	គឹម សេត	CKLCK

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
493490	ថ្ងៃណាទៅពៅវិលវិញ	គឹម ផាន់ណា	TNTPVV
493491	រង្វងព្រោះស្នេហ៍	ថោង ប៊ុនថន	VPS
493492	ពិសមន្តនៃដៃ	គឹម ផាន់ណា	PMND
493493	កោះប្រាក់អន្ទាក់ស្នេហ៍	ថោង ប៊ុនថន	KBOS
493494	ចាំជានិច្ច	គឹម ផាន់ណា	CCN
493495	ស្នេហ៍តាមប្រពៃណី	ជា វិច័ន្ត & គឹម ផាន់ណា	STBPN
493496	ព្រែកឯង	ថោង ប៊ុនថន	PE
493497	ព្រាញស្នេហ៍	គឹម ផាន់ណា	PS
493498	ស្មានយោល	ថោង ប៊ុនថន	SY
493499	ផ្លូវនាងកងរី	គឹម ផាន់ណា	PNKR
493500	សម្បុរមាស	ថោង ប៊ុនថន	SM
493501	ក្លិនជាប់នាសា	គឹម ផាន់ណា	KCNS
493502	ឃុំឡើងក្បាលទឹក	គឹម សេត & គឹម ផាន់ណា	KLKT
493503	ផ្ការលាន់ដើមឆ្នាំ	ថោង ប៊ុនថន	PLDC
493504	ពុះទ្រូងអូនចុះ	គឹម ផាន់ណា	PTOC
493505	ខ្ញុំមេម៉ាយ	គឹម ផាន់ណា	KMM
493506	បុប្ផារីកថ្មី	ម៉ុ ស៊ីដា	BRT
493507	រសៀលគងភ្នំ	វ៉ែមរីន	RSKP
493508	សែនអាស័យ	ហ្គារ ឡាវី	SAL
493509	ថ្ងៃលិចអូនស្រណោះ	ហ៊ាង មុលីណា	TLOSN
493510	រំដួលក្រចេះ	ថោង ប៊ុនថន	RDKC
493511	ស្នេហ៍ឆ្លងវេហាស	ថោង ប៊ុនថន & ហ៊ាង មុលីណា	SCVH
493512	កុលាបវត្តកែវ	ថោង ប៊ុនថន	KLVK
493513	បើចិត្តមិនស្អីក្រ	ហ៊ាង មុលីណា	BCMS
493514	បុប្ផាលឿងម៉ែ	វ៉ែន វត្តធានី	BCM
493515	សូមបងវិលវិញ	ហ៊ាង មុលីណា	SBVV
493516	អូននឹកដល់ស្នេហ៍	ហ៊ាង មុលីណា	ONDS
493517	ភ្លើងក្ដានផ្សែង	ថោង ប៊ុនថន	PKP
493518	ខ្លឹមច័ន្ទស្រណោះ	នី សាលឿន	KCSN
493519	ចិត្តអើយកុំនឹក	ហ៊ាង មុលីណា	CEKN
493520	សំដីពីរម៉ាត់	ថោង ប៊ុនថន	SDPM
493521	បងជាអ្នកធ្វើអោយអូនយំ	ហ៊ាង មុលីណា	BCKNTOOY
493522	ទ្រព្យគាប់ចិត្តា	ថោង ប៊ុនថន	TKC
493523	ស្រមោលមាត់បង្អួច	វ៉ែមរីន & ហ៊ាង មុលីណា	SMMB
493524	មាសទឹកដប់	ថោង ប៊ុនថន	MTD
493525	អូនចាំបងជានិច្ច	ម៉ុ ស៊ីដា	OCBCN
493526	នឹកណាស់នួនល្អង	ពៅ ហ៊ុន	NNNL
493527	ជួបតែចិត្តក្បត់	ហ៊ាង មុលីណា	CTCK
493528	លិញជូមាសបង	វ៉ែន វត្តធានី	LCMB
493529	យប់១០០០ដង	ហ៊ាង មុលីណា	Y1000D
493530	កុលាបអង្ករ	នី សាលឿន	KLOK
493531	អូនសូមធ្វើស្នេហ៍	ម៉ុ ស៊ីដា	OSPS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
493532	ស្មោះប៉ុននឹងហើយ	បូរ៉ា	SBNH
493533	ទឹកជ្រោះទឹកភ្នែក	ហ៊ាង មុលីណា	TCTP
493534	ក្រោមមេឃលើដី	វ៉ន វត្តធានី	KMLD
493535	លាស្រីបំរើជាតិ	វ៉ន វត្តធានី & ហ៊ាង មុលីណា	LSBRC
493536	អូនស្រលាញ់តែបងមួយនាក់	ហ៊ាង មុលីណា	OSLTBMN
493537	កញ្ចាងកម្រៃ	ថោង ប៊ុនថន	KDM
493538	អណ្តាតមាស	ហ៊ាង មុលីណា	OM
493539	អាណ័យក្លិនអូន	ហ្គូរ ឡាវី	ALKO
493540	អូនស្រលាញ់តែបង	ហ៊ាង មុលីណា	OSLTB
493541	ទំនួញហ្វឹតា	ពៅ ហ៊ុន	TNGT
493542	អូននឹកបងទេ	នី សាលឿន	ONBT
493543	មេត្តាអូនផង	ហ៊ាង មុលីណា	MOP
493544	ភក្តីស្នេហ៍	វ៉ន វត្តធានី	PS
493545	ភ័ព្វសំណាង	វ៉ន វត្តធានី	PSN
493546	លាហើយបែលិន	ហ៊ាង មុលីណា	LHPL
493547	ស្នេហាឆ្លងដែន	ពៅ ហ៊ុន & ហ៊ាង មុលីណា	SCD
493548	បងសូមស្រលាញ់អូន	វ៉ន វត្តធានី	BSSLO
493549	ចាំនៅតែចាំ	ម៉ុ ស៊ីដា	CNTC
493550	បាត់ដំបងកុំចងពៀរខ្ញុំ	នី សាលឿន	BDBKCPK
493551	បងគ្មានមេត្តា	ហ៊ាង មុលីណា	BKM
493552	នារីនីមនួន	វ៉មរិន	NRNN
493553	នៅតែស្នាយ	វ៉ន វត្តធានី	NTS
493554	មួយភ្លែតមួយជីវិត	ហ៊ាង មុលីណា	MRMCV
493555	សុំជួបត្រឹមតែជាតិនឹង	ពៅ ហ៊ុន	SCTCN
493556	ស្នាយភាពក្រមុំ	ហ៊ាង មុលីណា	SPKM
493557	ស្នេហាភក្តី	ថោង ប៊ុនថន & ហ៊ាង មុលីណា	SP
493558	ផ្ការីកក្នុងមាត់សមុទ្រ	ថោង ប៊ុនថន & ហ៊ាង មុលីណា	PRKMS
493559	ចំរៀងទុំទាវ	វ៉មរិន & ហ៊ាង មុលីណា	CRTT
493560	កុលាបឥណ្ឌូណេស៊ី	វ៉មរិន & ហ៊ាង មុលីណា	KLINS
493561	ជើងមេឃពណ៌ស	វ៉មរិន & ហ៊ាង មុលីណា	CMPS
493562	អាសូររំចង់	វ៉មរិន	ASRC
493563	បុប្ផារុះរោយ	គឹម ផាន់ណា	BRR
493564	បក្សីស្លាប់ដៃក	វ៉មរិន	BSD
493565	លួចស្នេហ៍លួចទុក្ខ	វ៉ន វត្តធានី	LSLT
493566	ភក្តីប្រើម	វ៉ន វត្តធានី	PBB
493567	អូនភ្លេចរឿងដើម	ឈុន សុផា	OPRD
493568	ភាពដែលគ្មានស្នេហ៍	នី សាលឿន	PKKS
493569	ដំបៅដួងចិត្ត	នី សាលឿន	DBDC
493570	ចែវទូករកស្នេហ៍	វ៉ន វត្តធានី	CTRS
493571	ខ្យល់សមុទ្រ	វ៉ន វត្តធានី	KS
493572	ចិត្តអំពល់	វ៉ន វត្តធានី	COP
493573	ញញឹមស្រស់ម៉្លោះ	ថោង ប៊ុនថន	NHNHSM

## CAMPUCHIA LIST

FILE_NAME	SONG_NAME	SINGER	PYCODE
493574	ជីវិតគតន័យ	ថោង ប៊ុនថន	CVIN
493575	ឌីណាជាបេដូងបង	វ៉ែនរីន	DNCBDB
493576	សុរិយាវៀបលិច	វ៉ែនរីន	SRYRL
493577	ពពករសាត់	ថោង ប៊ុនថន	PPRS
493578	ប្រុសកំពូលស្នេហា	គឹម ផាន់ណា	BKPS
493579	ភក្ដីបីកូន	ហ៊ាង មុលីណា	PBK
493580	នឹកឃើញរឿងដើម	ហ៊ាង មុលីណា	NKRD
493581	រូបមួយសន្លឹក	វ៉ែន វត្តធានី	RMS
493582	ថ្មដាមាត់បឹង	វ៉ែន វត្តធានី	TDMB
493583	តើថ្ងៃណាបងវិលវិញ	ហ៊ាង មុលីណា	TNBVV
493584	អូននឹកបងណាស់	គឹម ផាន់ណា	ONBN
493585	សង្សារកំសត់	វ៉ែន វត្តធានី	SKS
493586	ការរុករាន	ថោង ប៊ុនថន & ហ៊ាង មុលីណា	KRT
493587	ស្រលាញ់អូនប៉ុណ្ណា	ហ៊ាង មុលីណា	SLOB
493588	ព្រាត់ភ្នំសំពៅ	ថោង ប៊ុនថន	PPSP
493589	អប្រាគ្រ	ថោង ប៊ុនថន	AT
493590	ប្រាប់ខ្ញុំមក	ហ៊ាង មុលីណា	BKM
493591	សមុទ្ររាម	ថោង ប៊ុនថន	SR
493592	ក្រយបណ្តូលចិត្ត	ហ៊ាង មុលីណា	TBC
493593	កុំចងពៀរខ្ញុំ	ហ៊ាង មុលីណា	KCPK
493594	បុប្ផាបាងកក	ថោង ប៊ុនថន	BBK
493595	ខំលួចស្រលាញ់អូន	ថោង ប៊ុនថន	KLSLO
493596	បើអូនបានបង	វ៉ែន វត្តធានី	BOBB
493597	បុប្ផាព្រឹក្សា	ហ៊ាង មុលីណា	BP
493598	មួយកំភ្លើងអនុស្សាវរីយ៍	ថោង ប៊ុនថន & ហ៊ាង មុលីណា	MDPANR
493599	ប្តីមួយជីវិត	ថោង ប៊ុនថន	BMCV
493600	អូនស្រលាញ់តែបង	ហ៊ាង មុលីណា	OSLTB
493601	តើឱ្យអូនរស់រៀបណា	ហ៊ាង មុលីណា	TOORBN
493602	រៀមស្នេហាអូនមួយ	វ៉ែន វត្តធានី	RSOM
493603	ម៉ោងបួនទាបភ្លឺ	ហ៊ាង មុលីណា	MBTP
493604	ស្រមោលស្នេហា	ថោង ប៊ុនថន	SMS
493605	ចម្រៀងអវសាន	ហ៊ាង មុលីណា	CRAS
493606	ម្តប់ជ្រៃដួងចិត្ត	ថោង ប៊ុនថន & ហ៊ាង មុលីណា	MCDC
493607	បំពោរទិព្វសុដាច័ន្ទ	ហ៊ាង មុលីណា	BPTSDC
493608	អារុណបងអើយ	ថោង ប៊ុនថន & ហ៊ាង មុលីណា	ARBE
493609	សូមអូនប្រណី	ថោង ប៊ុនថន & ហ៊ាង មុលីណា	SOBN
493610	ស្នេហាគតន័យ	វ៉ែន វត្តធានី	SIN
493611	ចម្រៀងស្នេហា	គឹម ផាន់ណា	CRS
493612	សុរិយាផ្សងស្នេហា	ហ៊ាង មុលីណា	SRYPS
493613	ទឹកជ្រោះធ្លាក់ពីលើថ្ម	ថោង ប៊ុនថន & ហ៊ាង មុលីណា	TCTPLT
493614	នាវាជីវិត	ថោង ប៊ុនថន	NVCV
493615	អូនស្រលាញ់តែបង	គឹម ផាន់ណា	OSLTB

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
493616	ទឹកប្រាក់បីលាន	ថោង ប៊ុនថន	TBBL
493617	ដួងដីវិតបងសំរាប់តែអូន	ថោង ប៊ុនថន	DCVBSRTO
493618	ជឿចិត្តអូនចុះ	ភឹម ផាន់ណា	CCOC
493619	ចិត្តបំរុងចង់តែនឹងសូរ	ថោង ប៊ុនថន	CBRECTNS
493620	កុលាបអូដំបង	ថោង ប៊ុនថន	KLODB
493621	ស្មានកំពង់ហ្លួង	ភឹម ផាន់ណា	SKPH
493622	ធ្លាប់បីសរសៃ	វ៉ន វត្តធានី	TBSS
493623	បឹងកន្សែង	វ៉ន វត្តធានី	BK
493624	ព្រៃព្រាស់ខៀវខ្ចី	ភឹម ផាន់ណា	PSKK
493625	រសៀលកងភ្នំ	ហ៊ឹម ស៊ីវន	RSKP
493626	ប្រុសគ្មានមេត្តា	ពិន នារីដូ	BKM
493627	ថ្មមស្នេហ៍	អុំ វិទ្ធី	TS
493628	មកដល់ដីក្រុង	អុំ វិទ្ធី	MDDK
493629	ទេពធីតានិងកណ្តាលស	អុំ វិទ្ធី & ហ៊ាង មុលីណា	TTDNKS
493630	ភ្លឺងអើយ	ហ៊ឹម ស៊ីវន	PE
493631	ចិត្តប្រុសសារ៉ា	ពិន នារីដូ	CBSV
493632	ស្តាយណាស់ជំនួន	សោម វិទ្ធី	SNCN
493633	ខ្ញុំជាស្រីដូចបុប្ផា	ហ៊ាង មុលីណា	KCSDB
493634	ស្តាយអើយសែនស្តាយ	ហ៊ឹម ស៊ីវន	SESS
493635	មើលទៅទិសខាងលិច	ហ៊ឹម ស៊ីវន	MTTKL
493636	គេងចាំស្រីម្នាក់	សោម វិទ្ធី	KCSM
493637	អូនមិនក្បត់បងទេ	ហ៊ឹម ស៊ីវន	OMKBT
493638	រសៀលកងភ្នំ	ហ៊ឹម ស៊ីវន	RSKP
493639	ក្តាមស្រែ	ហ៊ឹម ស៊ីវន	KS
493640	លុះលងក្រោមធរណី	អុំ វិទ្ធី	LLKTN
493641	ស្នេហាខ្ញុំ	សោម វិទ្ធី & ហ៊ាង មុលីណា	SK
493642	នារីឆ្នាំ៧២	សោម វិទ្ធី	NRC72
493643	ទឹកភ្នែកសិស្សនារី	ហ៊ឹម ស៊ីវន	TPSNR
493644	ភក្តីស្នេហ៍	សោម វិទ្ធី & ហ៊ាង មុលីណា	PS
493645	ឱ្យល់ថ្ងៃ	ហ៊ឹម ស៊ីវន	KT
493646	កម្រងផ្កាថ្កុល	សោម វិទ្ធី	KPP
493647	859411	ហ៊ឹម ស៊ីវន	ABCD
493648	លាហើយប៉ែលិន	ហ៊ឹម ស៊ីវន	LHPL
493649	ទំនួញអក្ខរា	សោម វិទ្ធី	TNAR
493650	ទឹកភ្នែកបដាចា	ហ៊ឹម ស៊ីវន	TPBDC
493651	ពង្រស្វាយជ្រុំ	សោម វិទ្ធី	PSC
493652	នឹកឃើញៗ	វ៉ន វត្តធានី	NK
493653	គ្មានទេព្រាហ្មចារីយ៍	ភឹម ផាន់ណា	KTPCR
493654	បក្សាស្លាប់ដេក	ថោង ប៊ុនថន	BSD
493655	ធ្លាប់បីសរសៃ	ថោង ប៊ុនថន	TBSS
493656	ទេសចរណ៍ក្នុងក្តីស្រមៃ	ថោង ប៊ុនថន	TCKKSM
493657	ចង់នៅលើមេឃ	ហ៊ាង មុលីណា	CNLM

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
493658	មួយថ្ងៃល្អបីដង	ហ៊ាង មុសិណា	MTLBD
493659	សម្បថមុខព្រះ	ថោង ប៊ុនថន	SMP
493660	ថ្ងៃព្រាត់យប់ជួប	ហ៊ាង មុសិណា	TPYC
493661	ព្រួយរបស់បង	ថោង ប៊ុនថន	PRB
493662	ឆាប់មកផ្ទះ	ហ៊ាង មុសិណា	CMP
493663	ពោលអូនឡើងយន្តហោះ	ថោង ប៊ុនថន	POLYH
493664	ជួតទឹកភ្នែកទៅអូន	វ៉ន វត្តធានី	CTPTO
493665	ម្ចាស់ស្នេហ៍ឧត្តម	វ៉ន វត្តធានី & ហ៊ាង មុសិណា	MSO
493666	ដាវិមាសបង	វ៉ន វត្តធានី	DVMB
493667	សុរិយារះហើយ	វ៉ន វត្តធានី & ហ៊ាង មុសិណា	SRYRH
493668	បើយកអូនជាភូ	គឹម ផាន់ណា	BYOCK
493669	ចង្រៀងភក្រី	ថោង ប៊ុនថន	CR
493670	ចៅស្រទបចេក	ហ៊ាង មុសិណា	CSTC
493671	ស្តេចដំរីស	ថោង ប៊ុនថន & ហ៊ាង មុសិណា	SDRS
493672	តើមានអ្នកណាខ្លះដូចខ្ញុំ	វ៉ន វត្តធានី	TMNNKDK
493673	ដូចជាប្រហែលមុខ	វ៉ន វត្តធានី	DCBHM
493674	ល្អគ្មានពីរ	ថោង ប៊ុនថន & ហ៊ាង មុសិណា	LKP
493675	អូ!ចន្ទា	ហ៊ាង មុសិណា	OC
493676	បងនៅចាំអូន	ថោង ប៊ុនថន	BNCO
493677	បុប្ផាខែចែក	ថោង ប៊ុនថន	BKC
493678	សំលាញ់ចិត្តអូន	ហ៊ាង មុសិណា	SLCO
493679	ផ្ការីកក្នុងចិត្ត	វ៉ន វត្តធានី	PRKC
493680	លក្ខណៈនារីខ្មែរ	ថោង ប៊ុនថន & ហ៊ាង មុសិណា	LNNRK
493681	មើលទឹកសមុទ្រ	វ៉ន វត្តធានី	MTS
493682	បងនៅស្នេហ៍អូន	ហ៊ាង មុសិណា	BNSO
493683	ពេជ្រ បុប្ផា	ហ៊ាង មុសិណា	B
493684	ស្នេហ៍លើពាសុធា	ថោង ប៊ុនថន & ហ៊ាង មុសិណា	SLPST
493685	ស្នេហ៍យើងមានរឿងអ្វី	N & A	SYMRI
493686	សុបិន្តឃើញបង	ហ៊ាង មុសិណា	SBKB
493687	រាំរបៀប HAPPY	គឹម ផាន់ណា	RRBH
493688	ស្នេហ៍! ស្នេហ៍!	ថោង ប៊ុនថន & ហ៊ាង មុសិណា	SS
493689	អ្នកណាព្រួយជាងអ្នកណា	ហ៊ាង មុសិណា	NNPCNN
493690	ប្រុសគេងទៅ	ហ៊ាង មុសិណា	BKT
493691	គ្រាន់តែឃើញកាលណា	ថោង ប៊ុនថន	KTKKN
493692	ចិត្តប្រឹងស្រលាញ់	ហ៊ាង មុសិណា	CBSL
493693	ផែនថ្ម	វ៉ន វត្តធានី	PT
493694	ព្រះសុរិយា	ហ៊ាង មុសិណា	PSRY
493695	មិនដឹងជាបងឬរូបខ្ញុំ	ថោង ប៊ុនថន	MDCBRRK
493696	កុលាបខ្មែរអាកាសចរណ៍	ថោង ប៊ុនថន	KLKAKC
493697	វាលសោកអាស័យ	ថោង ប៊ុនថន	VSAL
493698	ភពខ្មៅងងឹត	ហ៊ាង មុសិណា	PKNGNG
493699	និស្ស័យស្រីគ្រប់លក្ខណ	ថោង ប៊ុនថន	NSSKL



## CAMPUCHIA LIST

FILE_NAME	SONG_NAME	SINGER	PYCODE
493700	ប្រវត្តិស្នេហ៍ខ្ញុំ	ហ៊ាង មុលីណា	BVSK
493701	ប្រុសសម័យឥឡូវ	គឹម ផាន់ណា	BSI
493702	ចន្ទពេញបូរមី	ថោង ប៊ុនថន	CPBRM
493703	ជីវិតអភ័ព្វ	ថោង ប៊ុនថន	CVAP
493704	ហែកសំបុត្រអាន	វ៉ន វត្តធានី	HSBA
493705	ស្នេហ៍ដូចបក្សា	ឃី សាខន	SDB
493706	ចោលប្រុសកំប្រា	អៀង ស៊ីធុល	CBKP
493707	បណ្តាំស្ទឹងខៀវ	យ៉ង	BSK
493708	សន្ទុះអគ្គនុយ	ភ័ក្រ	SON
493709	វាលស្រីស្រណោះ	សៀម សំបូ	VSSN
493710	ស្ទឹងសង្កែស្នេហ៍ភក្តី	សៀម សំបូ & យ៉ង	SSSP
493711	កន្សែងស្នាដក់	អៀង ស៊ីធុល	KSD
493712	រង់ចាំតែបង	ឃី សាខន	RCTB
493713	កន្លង់មាស	យ៉ង	KM
493714	សកវាទ័យអំពើល	មាស សុផល	SKVPOP
493715	រលឹមស្រីច្បា	សៀម សំបូ & យ៉ង	RLS
493716	ខំចាំសម្បថ	ឃី សាខន	KCS
493717	ខំចាំសម្បថ	ឃី សាខន	KCS
493718	ជិះទូកលេងនឹងបង	ភ័ក្រ	CTLNB
493719	ឧត្តមដួងចិត្ត	ថោង ប៊ុនថន	ODC
493720	ស្នាំមុន	វ៉ន វត្តធានី	CM
493721	គេងយោលអង្រឹង	វ៉ន វត្តធានី	KYO
493722	កំពង់ធំជុំចិត្ត	វ៉ន វត្តធានី	KPTCRC
493723	យប់មិញ!យប់មិញ!	វ៉ន វត្តធានី	YMYM
493724	ទឹកជ្រោះប្តីស្រា	ថោង ប៊ុនថន & ហ៊ាង មុលីណា	TCBS
493725	ព្រះពាយ័ព្យ	ថោង ប៊ុនថន & ហ៊ាង មុលីណា	PPP
493726	លាហើយភ្នំពេញ	ហ៊ាង មុលីណា	SHPP
493727	លុយទិញសេហា	ហ៊ាង មុលីណា	LTS
493728	យប់ៗ២កើត	វ៉ន វត្តធានី	Y12K
493729	ភូមិវត្តកំផែង	វ៉ន វត្តធានី	PVKP
493730	រយពាន់សារភាព	វ៉ន វត្តធានី	RPSRP
493731	ចំប៉ីស្ងៀមរាប	វ៉ន វត្តធានី	CPSR
493732	តើអ្នកណាដើរជាមួយបង	ថោង ប៊ុនថន & ហ៊ាង មុលីណា	TNNDOMB
493733	មកជិះទូកលេង	វ៉ន វត្តធានី	MCTL
493734	បើផ្កាយនៅតែរះ	ហ៊ាង មុលីណា	BPNTN
493735	គ្រាន់តែឃើញកាលណា	ថោង ប៊ុនថន	KTKKN
493736	នាងចាំអ្នកណា?	ហ៊ាង មុលីណា	NCNN
493737	ចិត្តឥតសង្ឃឹម	ថោង ប៊ុនថន	CIS
493738	រាត្រីទឹកយ៉ូ	ហ៊ាង មុលីណា	RTK
493739	រសសាងឈ្មោះនឹងធម្មជាតិ	ហ៊ាង មុលីណា	RSCNTC
493740	បងខំស្តាប់មករក	ថោង ប៊ុនថន	BKSMR
493741	តើអ្នកណាដែលក្បត់ចិត្តអូន	ហ៊ាង មុលីណា	TNN1DKCO

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
493742	កេសរ	ថោង ប៊ុនថន	KS
493743	រំដួលពោធិសាត់	វ៉ន វត្តធានី	RDPS
493744	ចំរៀងលាត្នា	ហ៊ាង មុលីណា	CRSK
493745	បំពេរទិព្វសុដាច័ន្ទ	ថោង ប៊ុនថន & ហ៊ាង មុលីណា	BPTSDC
493746	នាងកាចតែអញ្ចឹង	វ៉ន វត្តធានី	NKTO
493747	ស្រាមួយកែវ	ហ៊ាង មុលីណា	SMK
493748	ជីវិតអាចកំបាំង	ថោង ប៊ុនថន	CVAKB
493749	នរកលោកិយ៍	ហ៊ាង មុលីណា	NRLK
493750	ម៉ាកស៊ី	ថោង ប៊ុនថន	MS
493751	ប្រុសដែលក្បត់ចិត្ត	ហ៊ាង មុលីណា	BDKC
493752	ប្រស្នាធម៌	ថោង ប៊ុនថន & ហ៊ាង មុលីណា	BS4K
493753	ស្រវែមផល្លា	ថោង ប៊ុនថន & ហ៊ាង មុលីណា	SEP
493754	ឱ អូអក្ខរា	វ៉ន វត្តធានី	OOAR
493755	ចិត្តមួយធ្វើមួយ	ឡោ សារិទ្ធ & ទូច ស៊ុននិច	CMTM
493756	រូបអូននឹងហើយ	ប៊ុន ធៀន	RONH
493757	ឱ គូសង្សា	ប៊ុន ធៀន & ហេង លីលី	OKS
493758	រលឹមទឹកដក់	ទូច ស៊ុននិច	RLTD
493759	ខឹងព្រោះស្រលាញ់	សៀ សាក់ហាន	KPSL
493760	ចិន្តាអូនចាំ	ទូច ស៊ុននិច	COC
493761	រលកកំបាំងសោម	ទូច ស៊ុននិច	RLKPS
493762	ដួងចិត្តគតល្បឿង	ប៊ុន ធៀន & ទូច ស៊ុននិច	DCIL
493763	កុលាបបាត់ដំបង	ពេជ្រ ពានី	KLDBD
493764	កេសរស្រី	ប៊ុន ធៀន	KSS
493765	មុំមាសស្នេហ៍	ប៊ុន ធៀន	MMS
493766	ស្រមោលស្នេហ៍	ទូច ស៊ុននិច	SMS
493767	កុលាបមួយទងដែលបងស្នេហ៍	ប៊ុន ធៀន	KLMTDBS
493768	បេះដូងក្នុងបឹង	សុម៉ាលីតា	BPKB
493769	យីហ៊ុបបាត់ដំបង	ប៊ុន ធៀន	YHBDB
493770	ចិត្តគតសង្ឃឹម	ប៊ុន ធៀន	CIS
493771	បើនឹងព្រាត់	ប៊ុន ធៀន	BNP
493772	វិបត្តិស្នេហ៍ទៀងនៅ	ផាន សុផាត	VBSTN
493773	បុប្ផាប៉ែលិន	ប៊ុន ធៀន	BPL
493774	អនិច្ចាម៉ាកចឹង	ផាន សុផាត	ACMT
493775	លាហើយពោធិសាត់	N & A	LHPS
493776	ចោលអូនម្តេចបាន	ផាន សុផាត & ទូច ស៊ុននិច	COMB
493777	មកពិណាលោកប្តី?	ផាន សុផាត & ទូច ស៊ុននិច	MPNLB
493778	ដួងចែរុះរាយ	គីង សុរិយា	DCRR
493779	បុប្ផាកោះកែវ	ឡោ សារិទ្ធ	BKK
493780	ចំប៉ាមាស	ពេជ្រ ពានី & សុម៉ាលីតា	CPM
493781	ព្រាលឹងភរិយា	ពេជ្រ ពានី & សុម៉ាលីតា	PLPRY
493782	អេស្បាញ់ញាប់ឡា	ប៊ុន ធៀន	ASNHL
493783	អូនកើតឆ្នាំអី	ប៊ុន ធៀន & សុម៉ាលីតា	OKCI

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
493784	ខែរងាហើយម៉ែ	ទូច ស៊ុននិច	KRNGHM
493785	សាមេឡៃ	ពេជ្រ ពានី & ទូច ស៊ុននិច	SML
493786	ដាក់ធ្មេញទៅលោកតា	ផាន សុផាត & មន្ត្រីកា	DTTLT
493787	ស្រីស្រីអែម	N & A	SSE
493788	នារីសម័យ	ប៊ុន ធៀន & ហេង លីលី	NRS
493789	ប្រុសសម័យអាប៊ូឡូ	ប៊ុន ធៀន & សុម៉ាលីតា	BSAPL
493790	អូនកូនលោកណា	សៀ សាក់ហាន	OKLN
493791	ស្រលាញ់អូន៣៦៥ថ្ងៃ	ឡោ សារិទ្ធ	SLO365T
493792	ក្រមុំកុំភ្លេង	ប៊ុន ធៀន & គីង សុរិយា	KMPP
493793	កំប្លង់ៗអើយ	ផាន សុផាត & គីង សុរិយា	KBE
493794	សូមបងកោរពុកមាត់ទៅ	គីង សុរិយា	SBKPMT
493795	ម៉ាកចឹង	ផាន សុផាត & សុម៉ាលីតា	MT
493796	ស្រណោះផ្ការាំង	សុម៉ាលីតា	SNPR
493797	មិនត្រូវការបងទេ	ប៊ុន ធៀន & សុម៉ាលីតា	MTKBT
493798	ស្រណោះអូជ្រៅ	ប៊ុន ធៀន & សុម៉ាលីតា	SNOC
493799	ក្រមុំមិនមែនមេម៉ាយ	N & A	KMMMMM
493800	ខ្លាចណាស់ក្តីស្នេហ៍	គីង សុរិយា	KNKS
493801	តើចាំពេលណា	ប៊ុន ធៀន & សុម៉ាលីតា	TCPN
493802	ថ្ងៃនេះ	ផាន សុផាត & សុម៉ាលីតា	TN
493803	860613	ផាន សុផាត & គីង សុរិយា	ABCD
493804	បុប្ផាកៀនឃ្លាំង	ប៊ុន ធៀន	BKK
493805	លាទាំងអាល័យ	ជា វិច័ន្ទ	LTAL
493806	សុបិន្តឃើញស្នេហ៍	គឹម លីហ្សា	SBKS
493807	ស្នេហ៍ចិត្តមិនស្មោះ	សុនីថាយ	SCMS
493808	បើអស់និស្ស័យ	ឡុង សុភ័ណ	BOCS
493809	ស្រីអែមខ្មៅស្នើរ	ថោង ប៊ុនថន	SEKS
493810	មួយជីវិតមានតែម្តង	គឹម លីហ្សា	MCVMTM
493811	ស្តាយព្រាត់អូន	N & A	SPO
493812	ឱ្យអូនខូចចិត្ត	ឡុង សុភ័ណ	OOKC
493813	រដូវប្តូរផ្លាស់	គឹម លីហ្សា	RDBP
493814	អាល័យភ្នំពេញ	ថោង ប៊ុនថន	ALPP
493815	យ៉ាប់នេះយ៉ាប់	ព្រាប សុវត្ថិ	YNY
493816	រឿងងាយទេ	ព្រាប សុវត្ថិ	RNGT
493817	ខ្ទមស្រែសម្ងាត់	ព្រាប សុវត្ថិ & ពេជ្រ សោភា	KSS
493818	សុំចិត្តសុំស្នេហ៍	ព្រាប សុវត្ថិ	SCSS
493819	ម្តប់ស្តាយម្តប់ស្នេហ៍	ព្រាប សុវត្ថិ & ពេជ្រ សោភា	MSM.jpgS
493820	ត្រូវម៉ែក	ព្រាប សុវត្ថិ	TM
493821	ប្រវាស់ចិត្ត	ព្រាប សុវត្ថិ	BVC
493822	860809	ព្រាប សុវត្ថិ & ពេជ្រ សោភា	ABCD
493823	ចិត្តអើយ	ព្រាប សុវត្ថិ	CE
493824	គ្មានអ្នកយល់ចិត្ត	ពេជ្រ សោភា	KNYC
493825	BOOM BOOM BOOM	ព្រាប សុវត្ថិ & ពេជ្រ សោភា	BBB

## CAMPUCHIA LIST

FILE_NAME	SONG_NAME	SINGER	PYCODE
493826	ល្ហើសស្នេហ៍	ពេជ្រ សោភា	LS
493827	ស្នេហ៍ហ៊ិតស្នេហ៍ហែ	ព្រាប សុវត្ថិ	SHSH
493828	ខ្លោចបេះដូង	វិន សាវ៉េត	KBD
493829	មិនមែនចិត្តងាយ	ពេជ្រ សោភា	MMCNG
493830	ទ្វេទុក្ខទ្វេស្នេហ៍	ព្រាប សុវត្ថិ	TTTS
493831	សុំធ្វើលេខា	ភីម លក្ខិណា	STLK
493832	គង់មានថ្ងៃអូនឈឺចាប់	សាពួន មិដាដា	KMTOCC
493833	មើលចន្ទនឹកអូន	វិន សាវ៉េត	MCNO
493834	ហូរព្រើសហូរឈាមហូរទឹកភ្នែក	សាពួន មិដាដា	HNHHCHTP
493835	មិនស្មោះស្នេហ៍ធ្វើអ្វី	យក់ ចិត្រវង្សា	MSSTA
493836	នឹកបង	យក់ ចិត្រវង្សា	NB
493837	អូននៅរង់ចាំ	យក់ ចិត្រវង្សា	ONRC
493838	បាត់បេះដូង	យក់ ចិត្រវង្សា	BBD
493839	ភាសាស្នេហ៍	យក់ ចិត្រវង្សា	PSS
493840	បងត្រូវការអ្វី	យក់ ចិត្រវង្សា	BTKA
493841	861009	យក់ ចិត្រវង្សា	ABCD
493842	គ្មានអ្នកជូតទឹកភ្នែក	យក់ ចិត្រវង្សា	KNCTP
493843	ផ្លូវស្នេហ៍បែកបាក់	យក់ ចិត្រវង្សា	PSBB
493844	ខឹងណាស់	យក់ ចិត្រវង្សា	KN
493845	មិនស្អប់	យក់ ចិត្រវង្សា	MS
493846	សុំទោសគ្រប់យ៉ាង	ហេង ប៊ុនលាភ	STKY
493847	មិនស្អប់	យក់ ចិត្រវង្សា	MS
493848	សន្យាគ្រាមុន	ប៊ុន សក្កិ	SKM
493849	ឃ្លាននាញស្រលាញ់ល្អ	ឃុំ ប៉ុណ្ណាដែត & យក់ ចិត្រវង្សា	KCSLL
493850	សុំពេលវេលាកាត់ចិត្តពីអូន	ម៉េង ប៊ុនលី	LPVLKCPD
493851	ជំទាវអត់ក្រឹត្យ	ហេង ប៊ុនលាភ	CTOK
493852	កុហក	ម៉េង ប៊ុនឡូ	KH
493853	គ្មានទេចិត្តក្សត់	ឃុំ ប៉ុណ្ណាដែត	KTCK
493854	ទឹកភ្នែកខាបស្នេហ៍	ម៉េង ប៊ុនលី & អាណា	TPKS
493855	ស្នេហ៍អើយ	យក់ ចិត្រវង្សា	SE
493856	ពីមុនបងនឹកថ្ងៃនេះក៏នឹក	សាន ផានិត	PMBNTNKN
493857	សំណងស្នេហ៍	ស៊ុន សេងសប្តាហ៍	SNS
493858	FORMAT បេះដូង	អ៊ឹង វលក្ខណាទេវី	FBD
493859	កកឈាមនៅស្ទឹងសង្កែ	អ៊ឹង ប៊ុនលាភ	KCNSS
493860	បេះដូងសោតល្ងង់	សេន វ៉ានុត	BDCL
493861	ឆាប់ស្នេហ៍ឆាប់ព្រាត់	ស៊ុន សេងសប្តាហ៍	CSCP
493862	ទឹកភ្នែកជាឈាម	សាន ផានិត	TPCC
493863	ឈឺចាប់គ្រប់គ្រាន់	អ៊ឹង វលក្ខណាទេវី	CCKK
493864	គ្មានអ្វីនឹងថ្លែង	សេន វ៉ានុត	KANT
493865	អ្នកណាជាអ្នកខុស	អ៊ឹង ប៊ុនលាភ	NNCNK
493866	សង្សារការចោល	ឈឿន ឧត្តម	SKC
493867	Love you Miss you	សេន វ៉ានុត	LYMY

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
493868	លះបង់ចិត្ត	ស៊ុស សេងសប្តាហ៍	LBC
493869	ទទួលខុសត្រូវយ៉ាង	អ៊ុំង វលក្ខណ៍ទេវី	TTKKY
493870	ជួតទឹកភ្នែកខ្លួនឯង	ឈឿន ឧត្តម	CTPKE
493871	បិទទំព័រស្នេហ៍ខ្មៅ	ស៊ុស សេងសប្តាហ៍	BTPSK
493872	កាបិតចិត្តដងឯង	សេន វ៉ានុត	KBCDE
493873	ស្នេហ៍ក្រោមដំណក់ភ្លៀង	ឈឿន ឧត្តម	SKDNP
493874	មិនចង់ឱ្យបងនៅឆ្ងាយ	អ៊ុំង វលក្ខណ៍ទេវី	MCOBNC
493875	ថ្ងៃហែរជំនួន	ឈឿន ឧត្តម	THCN
493876	ចិត្តជាទេវទត្តមាត់ជាទេវតា	Lee-Lo	CCTMCTT
493877	កន្លងជនបទ	ម៉េង ប៊ុនលី	KCB
493878	ហេតុអ្វី	ម៉េង ប៊ុនលី	HA
493879	កាដូទឹកភ្នែក	ម៉េង ប៊ុនលី	KDTP
493880	ស្រីស្អាត	Jack	SS
493881	ចម្រៀងរបស់បង	4Stars	CRRB
493882	ព្យុះស្នេហ៍	ម៉េង ប៊ុនឡូ	PS
493883	សំលេងបេះដូង	ម៉េង ប៊ុនលី	SLBD
493884	ស្នេហ៍អូនមួយយកាករយ	Lack	SOMRPR
493885	ថ្ងៃបងជូនផ្កា	4Stars	TBCP
493886	សិកហ្មសព្រោះស្នេហ៍	ហេង ប៊ុនលាភ	SHPS
493887	ជីដូនកាកី	ហេង ប៊ុនលាភ	CDKK
493888	ទឹកភ្នែកស្នាមស្រីឡងសេ	ហេង ប៊ុនលាភ	TPSMSLS
493889	កំលោះទីក្រុងក្រមុំជនបទ	ហេង ប៊ុនលាភ & ប៉ែន គង្គា	KLTKKMCB
493889	ក្នុងកបងថ្មី	ហេង ប៊ុនលាភ & ប៉ែន គង្គា	TEBT
493891	ធ្វើចិត្តផង	ហេង ប៊ុនលាភ	PCP
493892	ស្នាមជើងល្អ	ហេង ប៊ុនលាភ & ប៉ែន គង្គា	SMCL
493893	ឆ្លើយប្រាប់បេះដូង	ហេង ប៊ុនលាភ	CBBB
493894	គុណឪពុក	ហេង ប៊ុនលាភ	KOP
493895	ទឹកចិត្តម្តាយ	ប៉ែន គង្គា	TCM
493896	មិនស្នោះស្នេហ៍ធ្វើអ្វី	យក់ ចិត្តរដ្ឋា	MSSTA
493897	WHERE DO YOU COME FROM	ម៉ួន ម៉ារ៉ា & សុភន្ទ កញ្ញា	WDYC
493898	បើសិនគ្មានអូន	ឃុំ ប៉ុណ្ណដែត	BSKO
493899	អ៊ីវ៉ាក់អ៊ីវ៉ង់	គឹម លក្ខិណា	IRIR
493900	អ៊ីវ៉ាក់អ៊ីវ៉ង់	ម៉េង ប៊ុនលី	IRIR
493901	រង្វងព្រោះស្រលាញ់	សាន ផានិត	VPSL
493902	នឹកបង	យក់ ចិត្តរដ្ឋា	NB
493903	សូមឱ្យដូចយប់នេះ	ឃុំ ប៉ុណ្ណដែត	SODYN
493904	អូននៅរង់ចាំ	យក់ ចិត្តរដ្ឋា	ONRC
493905	ស្នេហ៍បងព្រោះផ្កា	គឹម លក្ខិណា	SBPP
493906	បាត់បេះដូង	យក់ ចិត្តរដ្ឋា	BBD
493907	បងក្រតែមាន	ហេង ប៊ុនលាភ	BKTM
493908	សុខៗក៏ដកស្នេហ៍	ម៉េង ប៊ុនឡូ	SKDS
493909	ម្តាយក្រងបេះដូង	អាណា	MKBD

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
493910	ទឹកភ្នែកជំនួសសំដី	គឹម លក្ខិណា	TPCNSD
493911	ឈាមក្នុងបេះដូង	គង់ សង្ហាដានី	CKBD
493912	ស្លាប់ដើម្បីបញ្ជាក់ចិត្តស្មោះ	ម៉េង ប៊ុនលី	LDBCS
493913	ខ្មៅតែ PRETTY	4Stars	KTP
493914	ជំនោរស្នេហាសិរិរដូវ	ម៉េង ប៊ុនលី	CNSSSRD
493915	មរណមាតា	ប៉ែន គង្វា	MMD
493916	បទភ្លេងរង់ចាំទំនុក	ហេង ប៊ុនលាភ	BPRCTN
493917	ចម្រៀងមិនប្រាកដ	ប៉ែន គង្វា	CMP
493918	សារភាពមិនខ្មាស់	ឃុំ ប៉ុណ្ណាដែក	SPMK
493919	លះបង់ព្រោះអូន	ហេង ប៊ុនលាភ	LBPO
493920	មន្តស្នេហាប្រុសស្អាត	ហេង ប៊ុនលាភ & ប៉ែន គង្វា	MSBS
493921	ទឹកភ្នែកស្នេហា	ប៉ែន គង្វា	TPS
493922	សុំត្រឹមតែចិត្ត	មួន ម៉ារ៉ា	STTC
493923	ស្នេហាគឺស្រឡាញ់	Jack	SKSL
493924	ស្វែងរកបេះដូង	Lack	SRBD
493925	ប្រុសក្លោកមាស	ជិន សិរិយា	BKM
493926	លង់	ម៉េង ប៊ុនឡូ	L
493927	បងត្រូវការអ្វី	យក់ ចិត្តរដ្ឋា	BTKA
493928	អាសូស្នេហា	ហេង ប៊ុនលាភ & ជិន សិរិយា	ASS
493929	829105	យក់ ចិត្តរដ្ឋា	ABCD
493930	មាយាទសព្វដ	ហេង ប៊ុនលាភ	MYSB
493931	ចិត្តស្រី	ឃុំ ប៉ុណ្ណាដែក	CS
493932	អូនគង់ដឹងខ្លួនពេលគ្មានបង	ម៉េង ប៊ុនលី	OKDKPKB
493933	ចំណោទគតចំលើយ	ប៉ែន គង្វា	CNCL
493934	ស្នេហាក្រោមម្លប់ភ្លេច	ហេង ប៊ុនលាភ	SKMT
493935	ភ្លើង	យក់ ចិត្តរដ្ឋា	P
493936	ចិត្តមារ	ម៉េង ប៊ុនឡូ	CM
493937	មិនហ៊ានរំខាន	ហេង ប៊ុនលាភ	MHRK
493938	សូមផ្សំបេះដូង	ហេង ប៊ុនលាភ	SPBD
493939	ខ្លាចបេះដូង SEXY	ប៉ែន គង្វា	KBDSX
493940	បងមិនយំ	ឃុំ ប៉ុណ្ណាដែក	BMV
493941	កខកយ	ម៉េង ប៊ុនឡូ	KKKK
493942	សំលេងទ្រស្នេហា	ប៉ែន គង្វា	SLTS
493943	ព្រោះតែទើប	ម៉េង ប៊ុនលី	PTT
493944	មរតកប្រុសព្រាន	ប៉ែន គង្វា	MTBP
493945	បិទភ្នែកហែកទ្រូង	ហេង ប៊ុនលាភ & ចាន់ កណ្តិកា	BPHT
493946	បុណ្យចូលឆ្នាំថ្មី	យក់ ចិត្តរដ្ឋា	BCCT
493947	MY LOVE	ម៉េង ប៊ុនឡូ	ML
493948	រាំរង់បានស្នេហា	អាណា កណ្តិកា	RVBS
493949	គន់មើល	ហេង ប៊ុនលាភ & ជិន សិរិយា	KM
493950	កុំហៅពូ	ម៉េង ប៊ុនលី	KHP
493951	ឆ្នាំថ្មីសូមចម្រើន	ហេង ប៊ុនលាភ	CTSCR

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
493952	បង្កាត់ភ្លើងបេះដូង	ឃុំ ប៉ុណ្ណាដែត	BPBD
493953	រាត្រីក្ដានឡាយ	ចាន់ កណ្ដិកា	RKP
493954	ស្នេហ៍ម៉ាឌីហ្សន	ម៉េង ប៊ុនឡូ	SMDS
493955	គាប់ដួងនេត្រា	អាណា	KDNT
493956	និស្ស័យស្នេហ៍	ហេង ប៊ុនលាភ & ចាន់ កណ្ដិកា	NSS
493957	សប្បាយទេ	ម៉េង ប៊ុនលី	ST
493958	អត់លុយអត់ស្នេហ៍	ហេង ប៊ុនលាភ	OLOS
493959	ពើករពើងរកស្នេហ៍	ហេង ប៊ុនលាភ & ចាន់ កណ្ដិកា	PPRS
493960	ចង់បានកុយសាច់	ម៉េង ប៊ុនឡូ	CBPS
493961	ចិញ្ចៀនចងស្នេហ៍	ឃុំ ប៉ុណ្ណាដែត & យក់ ចិត្រដ្ឋា	CCS
493962	សារ៉ាវ៉ាន់លង់ស្នេហ៍	ហេង ប៊ុនលាភ	SRVLS
493963	អូនលក់មាន់មេ	យក់ ចិត្រដ្ឋា	OLMM
493964	កាច់បានតែមួយ	Lo ប៉ុណ្ណាដែត	KBTM
493965	ក្ដានអ្នកជូតទឹកភ្នែក	យក់ ចិត្រដ្ឋា	KNCTP
493966	អូនសូមអរគុណ	ហេង ប៊ុនលាភ & ជិន សិរិយា	OSOK
493967	ទឹក	ម៉េង ប៊ុនឡូ	T
493968	អ្នកយំក៏អូន	ចាន់ កណ្ដិកា	NYKO
493969	មិត្តក្សត្រមិត្ត	ហេង ប៊ុនលាភ	MKM
493970	STOP	ម៉េង ប៊ុនឡូ & យក់ ចិត្រដ្ឋា	S
493971	ស្នេហ៍ដូចហ្គេមកីឡា	ហេង ប៊ុនលាភ	SDGKL
493972	ស្ដែកជឿហើយ	យក់ ចិត្រដ្ឋា	SCH
493973	ថ្មមម្ចាស់ចិត្ត	ហេង ប៊ុនលាភ	TMC
493974	ច្រឡំ	យក់ ចិត្រដ្ឋា	CL
493975	ខឹងណាស់	យក់ ចិត្រដ្ឋា	KN
493976	ជំនួយបេះដូង	ហេង ប៊ុនលាភ	CNBD
493977	ក្សត្រាសោយរាជ្យក្នុងបេះដូង	អាណា	KSRKBD
493978	នាសាស្ដាយក្ដិន	ឃុំ ប៉ុណ្ណាដែត	NSSK
493979	ស្រលាញ់គ្រប់យ៉ាង	ម៉េង ប៊ុនឡូ	SLKY
493980	លាហើយដួងតារា	ចាន់ កណ្ដិកា	SHDDR
493981	ចិត្តលំអៀង	ឃុំ ប៉ុណ្ណាដែត	CLE
493982	មិនបានត្រៀមចិត្ត	គង់ សង្ហាខានី	MBTC
493983	ពាក្យពិតវែងស្លែង	ហេង ប៊ុនលាភ	PPRS
493984	យមបាលបើកINTERNET	ហេង ប៊ុនលាភ	YBBI
493985	OH LA LA	អាណា	OLL
493986	កិន្ទរចិត្តយក្ស	ឃុំ ប៉ុណ្ណាដែត	KCY
493987	បទអ្វី	ម៉េង ប៊ុនឡូ	BA
493988	វាចាស្រីឡង់សេ	ចាន់ កណ្ដិកា	VCSL
493989	ព្រោះបងពិការ	ហេង ប៊ុនលាភ	PBPK
493990	ខាតស្នេហ៍	យក់ ចិត្រដ្ឋា	KS
493991	ភ្លៀងរដូវប្រាំង	ហេង ប៊ុនលាភ	PRDB
493992	មិនជឿ	ឃុំ ប៉ុណ្ណាដែត & យក់ ចិត្រដ្ឋា	MC
493993	បំពេញតាមពាក្យសន្យា	ម៉េង ប៊ុនលី	BPTPS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
493994	មោហ៍បាំង	មួន ម៉ារ៉ា	MB
493995	ទឹកភ្នែកអ្នកស្រែ	ប៊ុន សក្កិ	TPNS
493996	វិថីសុបិន្ត	ហេង ប៊ុនលាភ	VTSB
493997	ផ្កាស្រែកសត់	ប៊ុន សក្កិ	PSKS
493998	កាច់ចិត្ត	ប៊ុន សក្កិ	KC
493999	TONGIHT	ម៉េង ប៊ុនឡូ & ម៉េង ប៊ុនលី	TN
494000	គោល្យនិសិទ្ធិ	ម៉េង ប៊ុនឡូ	KLSK
494001	មេឃ	ម៉េង ប៊ុនលី	M
494002	អ្នកក្រ	ហេង ប៊ុនលាភ	NK
494003	អាជីពប្រសុទ្ធាន	យក់ ចិត្រដ្ឋា	AJBP
494004	ទូរស័ព្ទមធ្យម	ចាន់ កណ្តិកា	TRSMCR
494005	ជាសង្សារបងហើយ	សាន ផានិត	CSSBH
494006	ស្ទឹងថៃស្នេហ៍ខ្ញុំ	ទិក្ស វិស្វិកា	STSK
494007	សុំពេលបកស្រាយ	សុគន្ធ កញ្ញា	SPBS
494008	កុំត្រាប់កាកី	ទិក្ស វិស្វិកា	KTKK
494009	FIRST LOVE	តាតា	FL
494010	ចង់ឱ្យបងដឹង	លី អ៊ីវ៉ាធីណា	CABD
494011	ដើរវិញ	តាតា	DVK
494012	អ្នកជូតទឹកភ្នែក	សាន ផានិត	NJTP
494013	រសើប	លី អ៊ីវ៉ាធីណា	RS
494014	REALLY MISS YOU	សុគន្ធ កញ្ញា	RLMY
494015	អូនឈឺប៉ុណ្ណាបងឈឺដូចគ្នា	ទិក្ស វិស្វិកា	AJBNBJDK
494016	អាក្រក់គ្មានឈ្មោះដាក់	តាតា	AKKCD
494017	គេងរឺនៅ	សាន ផានិត	KRN
494018	ខ្លាចស្នេហ៍ភ្លឺបង្កើត	សុគន្ធ កញ្ញា	KAPP
494019	ចិត្តយូង	ទិក្ស វិស្វិកា	CK
494020	ព្យាយាមប្រាប់ចិត្ត	តាតា	PYBC
494021	ឈឺណាស់	សាន ផានិត	CN
494022	គ្មានសល់	សុគន្ធ កញ្ញា	KS
494023	អូនមិនជឿទេ	តាតា	AMCT
494024	បើក្សត់ម្តេចឱ្យចាំ	ទិក្ស វិស្វិកា	BKAC
494025	ពាក្យសន្យា	សាន ផានិត	PSY
494026	និស្ស័យក្សត់	សុគន្ធ កញ្ញា	NSK
494027	ថែខ្លួនណាអូន	សាន ផានិត	TKNA
494028	បិទទ្វារសំរាកស្នេហ៍	សុគន្ធ កញ្ញា	BTSRS
494029	មកប្រាប់មួយម៉ាត់	សាន ផានិត	MBMM
494030	មិនប្រាប់ខូចចិត្ត	សុគន្ធ កញ្ញា	MTKC
494031	មិនប្រាប់ក៏ដឹង	សាន ផានិត	MBKD
494032	បើសិននៅព្រៅ	សុគន្ធ កញ្ញា	BSNP
494033	ដឹងទេថាបងឈឺចាប់	ទិក្ស វិស្វិកា	DTTBCC
494034	ទ្រាំទៀតធ្វើអ្វី	សុគន្ធ កញ្ញា	TTAV
494035	ស្នាមស្នេហ៍សមុទ្ររាម	សុគន្ធ កញ្ញា	SSSMR



**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
494036	ព្រួយអ្វីយ៉ាងនេះ	សាន ផានិត	PAVYN
494037	ស្លុតតែឯង	ទិក្ស វិនិកា	CTA
494038	ដួងឆ្មារអញ្ចឹង	តាតា	DCAC
494039	ព្រលិតបាតបឹង	ខេមរៈ សិរីមន្ត	PLBB
494040	I THINK OF YOU	តាតា	ITFY
494041	ខំកាត់ចិត្តរឹតតែនឹក	សាន ផានិត	KKCRTN
494042	អន្ទងស្នេហ៍	ខេមរៈ សិរីមន្ត	ANTS
494043	មិនអាចខ្វះនរណាម្នាក់	តាតា	MAKNNM
494044	ឃាតក	សុគន្ធកញ្ញា	KTK
494045	កំលាំងនិងវាសនា	មន្ត-ផានិ- វិនិកា	KLNVS
494046	ធ្វើចិត្តឱ្យសប្បាយ	សុគន្ធកញ្ញា	TCASB
494047	BETTER NOT COME HOME	តា-កញ្ញា-CT	BTNCH
494048	រសើប	លី អ៊ុំវ៉ាធីណា	RS
494049	ជាសង្សារបងហើយ	សាន ផានិត	CSSBH
494050	ដួងឆ្មារអញ្ចឹង	តាតា	DCAC
494051	REALLY MISS YOU	សុគន្ធកញ្ញា	RLMY
494052	ដើរវែង	តាតា	DVK
494053	ដួងមិនគ្រប់ទឹក	សុគន្ធកញ្ញា	DMKT
494054	ស្នេហ៍ភ្លឺបំភ្លឺត	សុគន្ធកញ្ញា	SPL
494055	បេះដូងអ្នកប្រដាល់	ខេមរៈ សិរីមន្ត	BDNBD
494056	អាណា	ទិក្ស វិនិកា	AN
494057	យំអង្វរមេឃ	លី អ៊ុំវ៉ាធីណា	YAVM
494058	បងជាអ្វី	សុគន្ធកញ្ញា	BCAV
494059	មធ្យោធិក៏បង	សុគន្ធកញ្ញា	MCRKB
494060	ខ្លាចប្រុសសារ៉ា	លី អ៊ុំវ៉ាធីណា	CBSV
494061	ទំនួញខ្លួនព្រាត់ស្នេហ៍	ខេមរៈ សិរីមន្ត	TNCPS
494062	មិនដូចរឿងនិទាន	ទិក្ស វិនិកា	MDRNT
494063	បេះដូងដាច់សរសៃ	លី អ៊ុំវ៉ាធីណា	BBDSS
494064	មរណា	ទិក្ស វិនិកា	MRN
494065	សូរិយាអស្តង្គត	ទិក្ស វិនិកា	SRYHSK
494066	ផ្តាច់ចិត្តមិនត្រូវ	សុគន្ធកញ្ញា	PCMT
494067	យល់កន្សែង	ទិក្ស វិនិកា	YKS
494068	សន្តតថាចប់	សុគន្ធកញ្ញា	SMTC
494069	ជិះទូកលេងនឹងបង	ទិក្ស វិនិកា	CTLNB
494070	ក្តីចង់បងចេញពីទងបេះដូង	សុគន្ធកញ្ញា	KBCPBD
494071	ស្តាប់សូរទឹកភ្លៀង	ទិក្ស វិនិកា	SSTP
494072	អ្នកបាញ់កាំភ្លើង	សុគន្ធកញ្ញា	NCKA
494073	កុកប្រពន្ធ	ទិក្ស វិនិកា	KBP
494074	ស្នេហ៍ពិតក្នុងយប់បោកប្រាស	សាន ផានិត	SPKYBB
494075	លាស្នេហ៍ស្នេហ៍ស្នេហ៍	អាន វិសាល	LSCC
494076	មិនស្នេហ៍ប្រុសសង្ហាតែរូបរាង	លី អ៊ុំវ៉ាធីណា	MSTBSHTRR
494077	ស្អប់	ខេមរៈ សិរីមន្ត	SB

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
494078	ចិត្តអើយហេតុអ្វី	លី អ៊ីវ៉ាធីណា	CAHAV
494079	ទាសាស្តេហ៍	ណាំ ប៊ុនណារ៉ុត្ត	TSS
494080	អន្ទងស្តេហ៍អូន	ទិត្យ វិនិកា	ATS
494081	ម្យ៉ាងដែរ	លី អ៊ីវ៉ាធីណា	MD
494082	អស់ជំនឿ	ណាំ ប៊ុនណារ៉ុត្ត	CAN
494083	គ្មានថ្ងៃភ្លេច	លី អ៊ីវ៉ាធីណា	KFP
494084	សង្គ្រាមស្តេហ៍អយុទ្ធិធម៌	សាន ផានិត	SKS
494085	ដានជើងក្របី	សុគន្ធ កញ្ញា	DJKB
494086	សាលាចាំស្តេហ៍	ខេមរៈ សិរីមន្ត	SLCS
494087	ចិត្តប្រស្នា	ណាំ ប៊ុនណារ៉ុត្ត	CRS
494088	សន្យាពិឃាត	សុគន្ធ កញ្ញា	SYPK
494089	រយលានសន្យា	ខេមរៈ សិរីមន្ត	RLSY
494090	ចំណតបេះដូង	ស្រី លក្ខណ	CNBD
494091	ចាញ់បោកយល់សប្តិ	ណាំ ប៊ុនណារ៉ុត្ត	CBYS
494092	មិនខ្ចីទ្រ	សុគន្ធ កញ្ញា	MKT
494093	កុំមកតាម	ខេមរៈ សិរីមន្ត	KMT
494094	ខ្ចីលខ្ចល់	ស្រី លក្ខណ	CK
494095	ម៉ែ	ណាំ ប៊ុនណារ៉ុត្ត	M
494096	ស្តេហ៍គ្មាននិស្ស័យ	សុគន្ធ កញ្ញា	SKNS
494097	ជាតិនេះមិនមែនគូ	មាស សុខសោភា	CNMMK
494098	ឆ្លើយប្រាប់ឱ្យត្រង់	ខេមរៈ សិរីមន្ត	CBAT
494099	កុំជឿគេ	ណាំ ប៊ុនណារ៉ុត្ត	KJK
494100	BYE BYE HEART	សុគន្ធ កញ្ញា	BBH
494101	នាយទុនបេះដូង	មាស សុខសោភា	NTBD
494102	សាកស្តេហ៍បងមើល	ខេមរៈ សិរីមន្ត	SSBM
494103	មាត់ខ្លះស្តេហ៍	មាស សុខសោភា	RKS
494104	SEXY	ណាំ ប៊ុនណារ៉ុត្ត	SX
494105	ជីវិតអ្នកចម្រើង	ខេមរៈ សិរីមន្ត	CVNCR
494106	ស្ទឹងព្រាត់ស្តេហ៍	សុគន្ធ កញ្ញា	SPS
494107	HOW DO I LIVE	មាស សុខសោភា	HDIL
494108	ស្តេហ៍ព្យុះកំបុកត្បូង	សុគន្ធ កញ្ញា	SPKBT
494109	បេះដូងទសកណ្ត	ខេមរៈ សិរីមន្ត	BBTS
494110	ស្តេហ៍ពិតមានន័យយ៉ាងណា	សុគន្ធ កញ្ញា	SPMNYN
494111	តែងខ្លួនខុសរាង	មាស សុខសោភា	TKCR
494112	រឿងស្មានមិនដល់	ខេមរៈ សិរីមន្ត	RSMD
494113	EVERYTIME	មាស សុខសោភា	EVT
494114	ស្តេហ៍ហង្ស	ខេមរៈ សិរីមន្ត	SBRC
494115	ស្តេហ៍ហៀរបេះដូង	ខេមរៈ សិរីមន្ត	SHBD
494116	សុំទោស	លី អ៊ីវ៉ាធីណា	ST
494117	មាយាស្រី	អាន វិសាល	MYS
494118	គង់មានថ្ងៃបងស្តាយពាក្យសន្យា	មាស សុខសោភា	KMTBSBSY
494119	បញ្ជីស្តេហ៍	ខេមរៈ សិរីមន្ត	BNS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
494120	បេះដូងអាត្មានិយម	ណាំ ប៊ុនណារ៉ុត	BDATNY
494121	មិនព្រមឈឺ	មិនព្រមឈឺ & មាស សុខសោភា	MPC
494122	ស្តាយ	អាន វិសាល	S
494123	សូមកុំមកញើញើ	សុគន្ធកញ្ញា	SKMN
494124	ស្នាំថ្មីភ័យបាត់ស្នេហា	ខេមរៈ សិរីមន្ត & សុគន្ធកញ្ញា	CTPBS
494125	sexy កុំភ្លេចខ្លួន	សុគន្ធកញ្ញា	SXKPK
494126	ក្រុមទាយ	Center & មាស សុខសោភា	KT
494127	គិតខុសហើយថ្លៃ	សុគន្ធកញ្ញា	KCHT
494128	ណាំណារ	វតនា & សុគន្ធកញ្ញា	NN
494129	ស្រីស្អាតជនបទ	ខេមរៈ សិរីមន្ត	SSJB
494130	សុំស្នេហាផ្កាព្រៃ	Center & សុគន្ធកញ្ញា	SSPP
494131	សុំដើរជាមួយផង	ខេមរៈ សិរីមន្ត & មាស សុខសោភា	SDJMP
494132	សុំមិនស្គាល់ឡើយថ្លៃ	សុគន្ធកញ្ញា	SMSLT
494133	សុំស្វាយពីស្នេហា	សុគន្ធកញ្ញា	SCPS
494134	ធុញមែនទេ	លី អ៊ីវ៉ាធីណា	TMT
494135	ពានរង្វាន់តារា	មាស សុខសោភា	PRTR
494136	បបួលអូនរៀបការ	អាន វិសាល	BBARK
494137	ស្រីស្រស់ប្រសស្អាត	ខេមរៈ សិរីមន្ត & សុគន្ធកញ្ញា	SSBS
494138	មិនជឿប្រុសព្រាន	លី អ៊ីវ៉ាធីណា	MJBP
494139	ប្រាប់មកៗ	ខេមរៈ សិរីមន្ត	BMM
494140	ដូចមិនហ៊ាន	លី អ៊ីវ៉ាធីណា	DMH
494141	នឹកដល់ឈឺចាប់	អាន វិសាល	NDJC
494142	កុំមើលយ៉ាងនេះ	លី អ៊ីវ៉ាធីណា	KMYN
494143	អូនស្នេហាបងពិត	ម៉េង កែវពេជ្ជតា	ASBP
494144	មេឃអើយកុំភ្លៀង	ផាន សុផាត	MAKP
494145	យើងជាយុវវ័យ	EV Band	YCYVV
494146	ព្រានឈាមត្រជាក់	ទូច ស៊ុននិច	PCTC
494147	គ្រប់វិនាទីនៃបេះដូង	ឃុំ ប៉ុណ្ណាដែត	KVNT
494148	ចែវទូកនេសាទ	ផាន សុផាត	CTNS
494149	ចិត្តដាច់	យក់ ចិត្តរដ្ឋា	CD
494150	បេះដូងមានតែស្រី	ឃុំ ប៉ុណ្ណាដែត	BDMTS
494151	នាឡិកា	ឃុំ ប៉ុណ្ណាដែត	NLK
494152	រាជនីដួងចិត្ត	សែម សដ្ឋាត	RCDC
494153	មិនចង់បែកពីបង	ហ៊ឹម ស៊ីវន	MCBPB
494154	ខ្មាស់អស់បក្សា	ផាន សុផាត	KABS
494155	ក្តីស្នេហាអភ័ព្វ	ហ៊ឹម ស៊ីវន	ABCD
494156	គូស្នេហារុងរៀង	ផាន សុផាត & នាក់ ម៉ល្លីកា	KSRR
494157	លួចស្នេហាលួចទុក្ខ	ផាន សុផាត	LSLT
494158	នៅតែនឹកអូន	សែម សដ្ឋាត	NTNA
494159	ឱ្យអូនក្បត់បងម្តេចទៅ?	យក់ ចិត្តរដ្ឋា	AABBMT
494160	រំដួលដូរដី	អ៊ីង ប៊ុនលាភ	RDDD
494161	ប្រាសាទជីវិត	ឃុំ ប៉ុណ្ណាដែត	BSCV

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
494162	ចិត្តមួយកម្រ	ឃុំ ប៉ុណ្ណាដែត	CMKR
494163	ថ្ងៃវិលវិញ	ឃុំ ប៉ុណ្ណាដែត	TVV
494164	ភក្ដីស្នេហ៍	ឃុំ ប៉ុណ្ណាដែត	PKS
494165	សំបុត្រស្នេហ៍ក្នុងសៀវភៅអូន	សែម សង្ហាត	SBSKSPA
494166	សន្យាស្នេហ៍	សែម សង្ហាត & ហ៊ឹម ស៊ីវន	SYS
494167	បេះដូងខ្មៅចង្កា	យក់ ចិត្តរដ្ឋា	BDKS
494168	ស្នេហ៍តែអូន	សែម សង្ហាត	STA
494169	ស្នេហាដង្ហែក្របី	ឃុំ ប៉ុណ្ណាដែត & សុគន្ធ កញ្ញា	SDKB
494170	លិខិតផ្ញើតាមមិត្តសំណាញ់	ឃុំ ប៉ុណ្ណាដែត	LKPTMSL
494171	ចង់ឱ្យបងយល់ចិត្ត	យក់ ចិត្តរដ្ឋា	CABYC
494172	សន្យាជួបស្នេហ៍	ឃុំ ប៉ុណ្ណាដែត	SYCS
494173	ចិត្តស្មោះត្រង់ល្បែង	សែម សង្ហាត & សុគន្ធ កញ្ញា	CSAL
494174	សូមនិយាយទៅស្នេហ៍	ឃុំ ប៉ុណ្ណាដែត	SNYTS
494175	អនុស្សាវរីយ៍ពោធិចិនកុង	ហ៊ឹម ស៊ីវន	ANSVPCT
494176	ឱ ភូមិដើមល្វា	ប៉ែន ថានិន្ទ	APDLV
494177	មាសស្នេហ៍	បូ វិចិត្ត	MS
494178	រឿងស្នេហាខ្ញុំ	សុគន្ធ កញ្ញា	RSHK
494179	កាដូស្នេហ៍	យក់ ចិត្តរដ្ឋា	KDS
494180	ចង់លេបអូនទុក	ឃុំ ប៉ុណ្ណាដែត	CLAT
494181	សូមអាណិតបងផង	EV Band	SANBP
494182	គ្មានថ្ងៃស្នេហ៍វិញ	បូ វិចិត្ត	KTSV
494183	មេឃគ្មានផ្កាយ	សុគន្ធ កញ្ញា	MKP
494184	មិនយល់ទេ	ផាន សុផាត	MYT
494185	មិនស្នេហ៍ម្តេចមិនប្រាប់	ឃុំ ប៉ុណ្ណាដែត	MSM.jpgMB
494186	គំនុំព្យាបាទ	ជិន សិរិយា	KNPB
494187	ព្យុះជីវិត	ផាន សុផាត	PCV
494188	ទូរស័ព្ទប្តូរលេខ	យក់ ចិត្តរដ្ឋា	TRSBL
494189	មិនយល់ចិត្តស្រី	ឃុំ ប៉ុណ្ណាដែត	MYCS
494190	ក្នុងតែអាណិតដល់ខ្ញុំ	សាន ផានិត	KTANDK
494191	មុននឹងលង់ស្នេហ៍បង	យក់ ចិត្តរដ្ឋា	MNLSB
494192	គោះទ្វារ	EV Band	KT
494193	អូនជាផ្កាយក្នុងចិត្តបង	ឃុំ ប៉ុណ្ណាដែត	ACPKCB
494194	វាចាបេះដូងរង់ចាំ	យក់ ចិត្តរដ្ឋា	VCBBRC
494195	ពិសោធន៍ស្នេហ៍	ឃុំ ប៉ុណ្ណាដែត	PSS
494196	ថាវិមាសបង	កែវ សីលា	TVRMB
494197	រថយន្ត BMW	សូ សុភក្រី	RYBMW
494198	កុំចោលបង	សាន ផានិត	KCB
494199	ព្រួយខ្លាចមិនបានអូន	សែម សង្ហាត	BCMBA
494200	ចង់អោយចិត្តអូនដូចចិត្តបងដែ	ឃុំ ប៉ុណ្ណាដែត	CACADCBD
494201	មិនទាន់ដល់ពេលស្នេហ៍	យក់ ចិត្តរដ្ឋា	MTDPS
494202	ឋានសួគ៌បណ្តាសា	ជិន សិរិយា	TSBDS
494203	ចាក់យាយឱ្យស្នេហ៍តា	សុគន្ធ កញ្ញា	CYAST

## CAMPUCHIA LIST

FILE_NAME	SONG_NAME	SINGER	PYCODE
494204	ក្បួនអូនម្តេចទៅ	បូ វិចិត្ត	KAMT
494205	រាត្រីស្ងាត់	ផាន សុផាត	RTS
494206	ស្នេហ៍ខ្ញុំខុសគេ	ឃុំ ប៉ុណ្ណាដែត	SKSK
494207	កុំប្រាប់ថាចង់វិលវិញ	សុគន្ធ កញ្ញា	KBTCVV
494208	សុំធ្វើជាគូកំណាត់	សែម សង្ហាត	STCKKN
494209	អត់ធន់	យក់ ចិត្តរដ្ឋា	AT
494210	ដូងមីសុលឡា	ឃុំ ប៉ុណ្ណាដែត	DRMSL
494211	សល់តែទឹកភ្នែក	ឃុំ ប៉ុណ្ណាដែត	STTP
494212	ស្តាប់សូរទឹកភ្លៀង	កែវ សិលា	SSTP
494213	មិនស្នេហ៍កុំធ្វើជាស្នេហ៍	ឃុំ ប៉ុណ្ណាដែត	MSKTCS
494214	បងមិនយល់ការពិត	សាន ផានិត	BMYPK
494215	ពេលដែលត្រូវបែក	MKS	PDTB
494216	អាមួយចាំ	ឃុំ ប៉ុណ្ណាដែត	AMC
494217	បេះដូងត្រជាក់	យក់ ចិត្តរដ្ឋា	BDC
494218	កែវភ្នែកចំលែក	សុគន្ធ កញ្ញា	KPCL
494219	ផ្កាយរង្វងមេឃ	សុគន្ធ កញ្ញា	PVVM
494220	រងើកភ្លើងចាស់	ឃុំ ប៉ុណ្ណាដែត & យក់ ចិត្តរដ្ឋា	RGPC
494221	ជំនួសគេក្នុងបេះដូងអូន	បូ វិចិត្ត	CNKKBA
494222	ប្រុសស្មោះត្រង់	បូ វិចិត្ត	BSKB
494223	រាល់ថ្ងៃបងស្នេហ៍ស្រី	បូ វិចិត្ត	RTBSS
494224	បងសុំបញ្ចប់ក្នុងថ្ងៃនេះ	ឃុំ ប៉ុណ្ណាដែត	BSBCTN
494225	យ៉ាងណាក៏ប្រាម	យក់ ចិត្តរដ្ឋា	YNKMP
494226	អផ្សុកម្នាក់ឯង	ឈឿន ឧត្តម	ASMA
494227	ខ្លាចរកដែក	ឈឿន ឧត្តម	KRKD
494228	ស្រីស្រស់ប្រុសស្អាត	ឈឿន ឧត្តម & សូ សុភក្រី	SSBS
494229	អ្នកណាកំណត់	ជិន សិរិយា	NNKN
494230	ឱបស្រមោល	ឈឿន ឧត្តម	ASM
494231	ប្រុសក្បាលខូច	សូ សុភក្រី	BKC
494232	បេះដូងធ្លុះធ្លាយ	ទេព អាណាន់	BDDT
494233	អត់មានគូប្រៀប	ឈឿន ឧត្តម & សូ សុភក្រី	AMKP
494234	ចាំបង	ជិន សិរិយា	CB
494235	កុំចាកចោលអូន	យក់ ចិត្តរដ្ឋា	KCCA
494236	ឱបស្រមោល	ជិន សិរិយា	ASM
494237	ចិត្តយើងដូចគ្នា	ឈឿន ឧត្តម & ជិន សិរិយា	CADK
494238	កាត់ចិត្តមិនបាន	ជិន សិរិយា	KCMB
494239	នារីលើវិថីស្នេហ៍	សុគន្ធ កញ្ញា	NRLVTS
494240	បេះដូងខ្លះស្នេហ៍	ឃុំ ប៉ុណ្ណាដែត	BDKS
494241	សុំទោស	ឈឿន ឧត្តម	ST
494242	កំផែងវណ្ណៈ	សេន វ៉ានុត	KPVN
494243	ស្រមោលម្តាយស្នេហ៍	យក់ ចិត្តរដ្ឋា	SMMS
494244	ធ្វើមុខក្រចិបក្រចុប	ក្រុម	TMCBCB
494245	ទ្រង់ឃ្លាតបេះដូង	ហង្ស ឧត្តមមុនី	TKBD

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
494246	កែវកែវអូនមានអ្វី	សេន វ៉ានុត	KPAMAV
494247	សុំត្រឹមពាក្យមួយម៉ាត់	យក់ ចិត្រវង្សា	STPMM
494248	ចិត្តស្នេហ៍មិនប្រែប្រួល	ឃុំ ប៉ុណ្ណាដែត	CSMBB
494249	ដួងច័ន្ទ	ឃុំ ប៉ុណ្ណាដែត	DC
494250	សូមជួបក្នុងសុបិន្ត	ឈឿន ឧត្តម	SCKSB
494251	បេះដូងជំនួសបេះដូង	ឃុំ ប៉ុណ្ណាដែត & សុភក្ត កញ្ញា	BDCNBD
494252	ចាញ់ស្នេហ៍អូន	ឈឿន ឧត្តម	CSA
494253	អាមួយស្មោះស្នេហ៍	លី អ៊ីវ៉ាធីណា	AMSS
494254	ចោហ្វាយចាំ	យក់ ចិត្រវង្សា	CVC
494255	លួចសំឡឹងសំឡក់	សុភក្ត កញ្ញា	LSLSL
494256	ឆ្ងល់នឹកស្តាំនឹក	ឃុំ ប៉ុណ្ណាដែត	CNSN
494257	លួចស្នេហ៍អូន	ទេព អាណាន់	LSA
494258	សមទ្រស្នេហ៍	ឃុំ ប៉ុណ្ណាដែត	SMS
494259	ចិត្តពិរ	យក់ ចិត្រវង្សា	CP
494260	នឿយទេនួនល្ងង	ឈឿន ឧត្តម	NTNL
494261	តាចង់រាំរង	ក្រុម	TCRV
494262	ស្នេហ៍អ្នកទេសចរណ៍	ជិន សិរិយា	SNTSC
494263	ឡើងលេងក្នុងសន្តក	ឈឿន ឧត្តម & ជិន សិរិយា	LPST
494264	សម្រស់ស្រីខ្មែរ	ឈឿន ឧត្តម	SRSK
494265	កបិនភូមិយើង	ឈឿន ឧត្តម & ជិន សិរិយា	KTPY
494266	អង្គុយអណ្តាតមួយ	ឈឿន ឧត្តម	AKADM
494267	ពណ៌តាមថ្ងៃ	ឈឿន ឧត្តម & សូ សុភក្រី	PTT
494268	ស្តាំថ្មីស្រីទៅលេងឯណា	ឈឿន ឧត្តម & សូ សុភក្រី	CTSCTLAN
494269	បងចូលចិត្តក្នុងថ្កាអ្វី	ឈឿន ឧត្តម & សូ សុភក្រី	BCCKAV
494270	អុំទូកប្រណាំងនិងស្រី	ឈឿន ឧត្តម & សូ សុភក្រី	ATBNMS
494271	រនោចខែជ្រាំង	ឈឿន ឧត្តម	RNKB
494272	ស្រីស្រស់ល្ហែញល្ហៅ	ឈឿន ឧត្តម	SSLPLP
494273	ស្តាប់ប្រសមខរឹង	ឈឿន ឧត្តម & សូ សុភក្រី	SBMR
494274	ស្នេហ៍ស្រីកណ្តៀតក្នុង	សុខ ច័ន្ទ & សួន ចន្ទា	SSKDK
494275	ភ្លេងលេងហើយ	បូ វិចិត្ត	PLH
494276	ប៊ិះស៊ិយ	បូ វិចិត្ត	BS
494277	មកធ្វើអ្វី	ឃុំ ប៉ុណ្ណាដែត & យក់ ចិត្រវង្សា	MTAV
494278	ស្រីស្អាត២០០៣	បូ វិចិត្ត	SS2003
494279	មុននឹងស្នេហ៍	ឃុំ ប៉ុណ្ណាដែត & យក់ ចិត្រវង្សា	MNS
494280	កុំភ្លេចប្រហុកដុត	ឃុំ ប៉ុណ្ណាដែត	KPBHD
494281	មិនជឿពាក្យប្រុស	សុភក្ត នីសា	MCPB
494282	អាងខ្លួនស្អាត	ឃុំ ប៉ុណ្ណាដែត	AKS
494283	ក្រមុំភ្នំពេញ	សេន វ៉ានុត & ធីតា	KMPP
494284	រន្ធត់ញាប់ញ័រ	ទេព អាណាន់	RTNN
494285	រំលេងទល់ភ្លឺ	សេន វ៉ានុត & លី អ៊ីវ៉ាធីណា	RLTP
494286	សមមុខហើយ	លី អ៊ីវ៉ាធីណា	SMH
494287	ខ្លាចស្នេហ៍មិនដូចចិត្ត	សូ សុភក្រី	KSMDC

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
494288	ចាញ់ស្នេហ៍	ខាំ មុរី	CS
494289	កាត់ចិត្តបំភ្លេចបង	យក់ ចិត្តរដ្ឋា	KCBPB
494290	ទៅណា	សុភន្ទ កញ្ញា	TN
494291	នង្គ័លថ្មីលើដីស្រែចាស់	ឈឿន ឧត្តម	NKTLDSC
494292	ភ្លេចកំលោះស្នេហ៍ពោះម៉ាយ	សេន វ៉ានុត & សុភន្ទ កញ្ញា	PKLSPM
494293	ទឹកភ្នែកជនពាល	ឈឿន ឧត្តម	TPCP
494294	សុំត្រឹមស្នេហ៍ស្នោះ	ជិន សិរិយា	STSS
494295	កំពង់លង់ស្នេហ៍	ឈឿន ឧត្តម	KPLS
494296	គ្មានអ្នកជំនួសបង	យក់ ចិត្តរដ្ឋា	KNCNB
494297	ស្នាតណាស់	ឃុំ ប៉ុណ្ណាដែត	SN
494298	ស្នំស្នំថ្លៃខ្ពស់កំណើត	អ៊ា វង្សនា	SSCT
494299	ដឹងដែរ	លី អ៊ីវ៉ាធីណា	DD
494300	លោងចាប់ផ្តាយ	សេន វ៉ានុត	CCP
494301	ភ្ជាប់ពាក្យគ្មានអ្នកការ	ជិន សិរិយា	PPKNK
494302	វិលវិញមកអូន	ឈឿន ឧត្តម	VVMA
494303	ស្នេហ៍ពិតមិនមែនភ្លេងក្លាយ	សុភន្ទ និសា	SPMMKK
494304	ទំនុកច្រៀងចុងក្រោយ	ឧត្តម មានី	TNCK
494305	មិនចង់នៅគ្មានបង	សុភន្ទ កញ្ញា	MCNKB
494306	លែងមានជំនឿលើបង	សុភន្ទ កញ្ញា	LMCNLB
494307	សំបុត្រព្រាត់ស្នេហ៍	ឈឿន ឧត្តម	SBPS
494308	កូនខ្លាចតុកកែ	យុង ច័ន្ទសុធារី	KKTK
494309	ចុងបញ្ចប់នៃស្នេហ៍	បូ វិចិត្រ	CBCNS
494310	ធុញដៃ	សុភន្ទ និសា	TD
494311	ស្រក់ឈាមមិនស្រក់ទឹកភ្នែក	ឧត្តម មានី	SCMMSTP
494312	ខ្ញុំនៅក្មេងណាស់	ជិន សិរិយា	KNKN
494313	ស្អប់ប្រុសដើរយប់	សេន វ៉ានុត & សុភន្ទ កញ្ញា	SBDY
494314	ខ្ជិលចិត្ត	សុភន្ទ កញ្ញា	KC
494315	មិនដឹងខុសអ្វី	សេន វ៉ានុត	MDKAV
494316	យល់សប្តិយល់សុង	ឈឿន ឧត្តម	YSYS
494317	យល់សប្តិឃើញពស់	ជិន សិរិយា	YSKP
494318	ប្រកាសស្នេហ៍	សេន វ៉ានុត	BKS
494319	អរគុណភាពក្រ	សុភន្ទ និសា	AKPK
494320	ពេលបងចេញទៅ	លី អ៊ីវ៉ាធីណា	PBCT
494321	ភ្លើងពណ៌ស៊ីជម្ពូ	ឈឿន ឧត្តម	PPSCP
494322	ចេះត្រឹមអាឡូ	យុង សុភារី	CTAL
494323	មិនបាច់មានបង	យក់ ចិត្តរដ្ឋា	MBMB
494324	ស្នំទ្រាំព្រោះស្នេហ៍	សេន វ៉ានុត	STPS
494325	ចង់ព្យាបាលដួងចិត្ត	ឈឿន ឧត្តម	CPBDC
494326	ទឹកភ្លៀងលាងទឹកភ្នែក	ជិន សិរិយា	TPLTP
494327	ឈប់បោកប្រាស់បង	បូ វិចិត្រ	CBPB
494328	សម្រែកទឹកភ្នែក	លី អ៊ីវ៉ាធីណា	SRTP
494329	ស្តុះស្តាប់	ទេព អាណាន់	SS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
494330	កន្លងផ្សេងព្រេង	ច័ន្ទ វិបុល	KLPP
494331	ក៏អូនស្នេហ៍បងច្រើនជាង	យក់ ចិត្រដ្ឋា	KASBCC
494332	សន្យាបិទភ្នែកស្រីក្រក់	ឈឿន ឧត្តម	SNYBTPSK
494333	ព្រមបែកព្រោះស្រលាញ់	លី អ៊ីវ៉ាធីណា	PBPSL
494334	អ្នកលេងទូរស័ព្ទ	បូ វិចិត្រ	NLTRS
494335	នឹកបង	សុភន្ទ នីសា	NB
494336	ជំរកបេះដូង	ទេព អាណាន់	CRBD
494337	EVERYTIME	ឧត្តម មានី	EVRT
494338	បេះដូងជំនួស	សុភន្ទ នីសា	BDCN
494339	អេមណាស់	បូ វិចិត្រ	AN
494340	ស្នេហ៍ប្រុស	លី អ៊ីវ៉ាធីណា	SPC
494341	ខ្ញុំស្នេហ៍កំសត់	ឈឿន ឧត្តម	KSKS
494342	អ្នកពិសេសមិនមែនរូបអូន	ជិន សិរិយា	NPSMMRA
494343	ក្ដានសល់អ្នកណា	សេន វ៉ានុត	KSNN
494344	សុំមើលមុខ	ទេព អាណាន់	SMM
494345	ចិត្តប្រុស	យក់ ចិត្រដ្ឋា	CB
494346	កងមានថ្ងៃមួយ	ច័ន្ទ វិបុល	KMTM
494347	ដកខ្លួនពីសៀនស្នេហ៍	ឧត្តម មានី	DKPSVS
494348	ខ្លាចនាងដូចអូន	សុភន្ទ នីសា	KNDA
494349	ខ្ញុំមានបេះដូងខ្មៅ	សេន វ៉ានុត	KMBDK
494350	ភ្លើងឆេះទឹកភ្នែក	សុភន្ទ កញ្ញា	PCTP
494351	សុំត្រឹមលុចស្នេហ៍	ឈឿន ឧត្តម	STLS
494352	ស្នេហ៍ផ្កាននោង	ជិន សិរិយា	SPNN
494353	បញ្ឈប់ត្រឹមហ្នឹង	លី អ៊ីវ៉ាធីណា	BCTN
494354	បេះដូងក្នុងលំហ	ក្រុម	BDKLH
494355	កម្មស្នេហាចិត្តព្រាន	សុភន្ទ កញ្ញា	KSCP
494356	ស្នេហ៍២៤ម៉ោង	សេន វ៉ានុត & លី អ៊ីវ៉ាធីណា	S24M
494357	ខ្ញុំស្នេហ៍អភិព្វ	ឈឿន ឧត្តម	KSAP
494358	កុំចងចិត្តស្រី	ជិន សិរិយា	KCCS
494359	ពាក្យស្រលាញ់និងស្អប់	ក្រុម	PSLNS
494360	ជាប់រល់	សាន ផានិត	CRV
494361	សប្បាយណាស់រឿងស្រីយំ	សុភន្ទ កញ្ញា	SBNRPKSY
494362	សារិកាក្រក់ចិត្ត	ឈឿន ឧត្តម	SKKC
494363	បុណ្យសង្សារប្រហារស្នេហ៍	ជិន សិរិយា	BSSBHS
494364	ចង់ដឹងពាក្យមួយម៉ាត់	ទេព អាណាន់	CDPMM
494365	ពុំមែនសុបិន្ត	ឈឿន ឧត្តម	PMSB
494366	ចេកដាំចាំសន្យា	យុង ច័ន្ទសុធារី	CDCSY
494367	ស្រលាញ់ទាំងបួន	ក្រុម	SLTB
494368	ក្លានសាងស្នេហ៍	ច័ន្ទ វិបុល	KSS
494369	ល្បីហើយកុំតាមអង្វរ	សេន វ៉ានុត & ជិន សិរិយា	LHKTAV
494370	រឿងអតីត	ឈឿន ឧត្តម	RAD
494371	មួយណាម៉ែមួយណាកូន	ឈឿន ឧត្តម & ជិន សិរិយា	MNMMNK



**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
494372	ទូកម៉មទូកម្លង	យុង ច័ន្ទសុធារី	TMTM
494373	កសោ:	ច័ន្ទ វិបុល	KS
494374	ចំណងដៃប្រល័យស្នេហ៍	ជិន សិរិយា	CNDBLS
494375	ជួយប្រាប់បងផង	ឈឿន ឧត្តម	CBBP
494376	ឪពុកប្រាណិក	ឈួន សុខចាន់	APPL
494377	ដំរីក្អកទក	ផាន សុផាត & យុង ច័ន្ទសុធារី	DRPT
494378	សុភាពបុរសស្រក់ស្រែ	ច័ន្ទ វិបុល	SPBRSS
494379	ទឹកអើយកុំស្រក	ជិន សិរិយា	TAKS
494380	អំពៅស្វិតចុង	ច័ន្ទ វិបុល	APSC
494381	នៅរៀនមិនត្រូវគិតដល់ស្នេហ៍	សុភន្ទ នីសា	NRMTKS
494382	ចូលបុណ្យផ្សងស្នេហ៍	ច័ន្ទ វិបុល & ជិន សិរិយា	CBPS
494383	យប់អកអំបុក	ឈឿន ឧត្តម	TAAB
494384	ភ្លៀងបើកថ្ងៃ	ជិន សិរិយា	PBT
494385	សូមខ្ចីកណ្តៀវ	ច័ន្ទ វិបុល & យុង ច័ន្ទសុធារី	SKKD
494386	YES NO OK	យុង ច័ន្ទសុធារី	YNK
494387	អូនស្អាតដាច់គេ	ឈឿន ឧត្តម	ASDK
494388	បងកុំពន្យា	សុភន្ទ នីសា	BKPY
494389	ដាក់ទានខ្លះទៅ	ឈឿន ឧត្តម & ជិន សិរិយា	DTKT
494390	រាត្រីជួបស្នេហ៍	ផាន សុផាត	RTCS
494391	ពាកថាតំរសាត់ស្នេហ៍	ជិន សិរិយា	PPPRSS
494392	ប្រយ័ត្នស្តាយខ្លួន	ច័ន្ទ វិបុល	BYSK
494393	ស្រែអូនដីណាស់	ឈឿន ឧត្តម & ជិន សិរិយា	SACN
494394	ឱ្យអូនរាំជាមួយអ្នកណា	យុង ច័ន្ទសុធារី	AARCMNN
494395	ទ្វីសន្តាំថ្មី	ឈឿន ឧត្តម	TCT
494396	រាំរងស្តាំដៃ	ជិន សិរិយា	RVSD
494397	ឈប់កាន់ដៃអូន	ច័ន្ទ វិបុល & យុង ច័ន្ទសុធារី	CKDA
494398	សត្វរាំម៉ាដិហ្សូន	សុភន្ទ នីសា	SRMDS
494399	រំដួលស្ទឹងសង្កែ	ឈឿន ឧត្តម	RDSSK
494400	កូឧត្តម	ច័ន្ទ វិបុល	KAD
494401	បុរសក្នុងសុបិន្ត	ជិន សិរិយា	BRKSB
494402	ខ្លាចប៉ះអាប់ធ្មប់	ច័ន្ទ វិបុល	KBAT
494403	រាំល្បីដូចគ្នា	ឈឿន ឧត្តម & ជិន សិរិយា	RLDK
494404	អំបែងចង្ក្រានត្បាល់បានចាំបង	យុង ច័ន្ទសុធារី	ABTCCB
494405	រាំរងស្តាំថ្មី	ឈឿន ឧត្តម & យុង ច័ន្ទសុធារី	RVCT
494406	រាំមុនបែកគ្នា	ផាន សុផាត	RMBK
494407	ចៀស ចៀស ចៀស	សេន វ៉ានុត & ស្រីនោ	CCC
494408	រៀបចំ:សំបែង	ឧត្តម មានី & សុភន្ទ កញ្ញា	RPSB
494409	បានលេខពិណ	សុភន្ទ កញ្ញា	BLPN
494410	ដេកចាំដាំចេក	សុភន្ទ នីសា	DCDC
494411	មិនលេងចូលទេ	ទេព អាណាន់	MLCT
494412	កុំភរ	សុភន្ទ កញ្ញា	KP
494413	ស្នេហ៍មានន័យ	ឧត្តម មានី	SMN

## CAMPUCHIA LIST

FILE_NAME	SONG_NAME	SINGER	PYCODE
494414	ជួបមុខស៊ីយក្លាម	លី អ៊ីវ៉ាធីណា	CMSP
494415	កុំលេងដៃធូន	សុគន្ធកញ្ញា	KLDT
494416	ប៉ះបងហេងហើយ	បូ វិចិត្រ	BBHH
494417	គ្មានសិទ្ធិបញ្ជាចិត្តស្រី	សុគន្ធនីសា	KSBCCS
494418	ឈាមក្មេងពាណិ	ឧត្តម មានី	CKP
494419	គ្មានលើកទីពីរ	សុគន្ធកញ្ញា	KLTP
494420	បាត់ស្នេហា	ឈឿន ឧត្តម	BS
494421	មិនហៅនៅតែតាម	ជិន សិរិយា	MHNTT
494422	បើកភ្នែកចង់ឱ្យមានអូន	សេន វ៉ានុត	BPCAMA
494423	ហេតុអ្វីចិត្តនៅតែនឹក	មាស សុខសោភា	HAVCNTN
494424	កុំដូចស្នេហាបង	ឈឿន ឧត្តម	KDSB
494425	អាំអើយអាំ	ច័ន្ទ វិបុល	ARA
494426	ប្តីគេមកស្អុយ	ជិន សិរិយា	BKMS
494427	ភ័ព្វពុំកប្បី	ឈឿន ឧត្តម	PKKB
494428	ងងឹតភ័យភ័យ	ឈឿន ឧត្តម & យុង ច័ន្ទសុធារី	GGRTL
494429	រួមបាយរួមទឹកភ្នែក	សុគន្ធកញ្ញា	RB RTP
494430	ចិត្តកំសាក	សាន ផានិត	CKS
494431	វិចិត្រស្នេហាត្រីកោណ	សេន វ៉ានុត	VTSTK
494432	កុំក្លែងជាស្នេហា	ជិន សិរិយា	KPCS
494433	គាំពារចិត្តអូន	សេន វ៉ានុត	KPCA
494434	U & I	សាន ផានិត	U&I
494435	គឺមានតែបង	សុគន្ធកញ្ញា	KMTB
494436	តែមិនចូល	ទេព អាណាន់	TMC
494437	ខ្លួនខ្លាយ	ឈឿន ឧត្តម	KK
494438	ស្អាតអីតែបង	ជិន សិរិយា	SATB
494439	អាម៉ាស់ច្រើនជាងខ្ញុំចិត្ត	ទេព អាណាន់	AMCKC
494440	ផ្លូវតាមពាក	ឈឿន ឧត្តម	PTPP
494441	ជិតកាយនាយនិស្ស័យ	សុគន្ធនីសា	CKCNS
494442	ថោកហួសព្រោះគេទិញស្នេហា	ឧត្តម មានី	THPKTS
494443	ខឹងខ្លួនឯង	សុគន្ធកញ្ញា	KKA
494444	បេះដូងអូនជីវិតបង	មាស សុខសោភា	BACVB
494445	ម្ចាស់បេះដូង	ឈឿន ឧត្តម	MBD
494446	ឈឺចាប់២៤ម៉ោង	ឧត្តម មានី	CC24M
494447	កុំខឹងកុំស្អប់	ឈឿន ឧត្តម & ជិន សិរិយា	KKKS
494448	បេះដូងសារភាព	ឈឿន ឧត្តម	BDSRP
494449	ជ្រុលចិត្ត	សុគន្ធកញ្ញា	CC
494450	ព្រួយព្រោះស្រលាញ់	ឈឿន ឧត្តម	PPSL
494451	ស្រមោលស្នេហាអូនចាំ	សុគន្ធនីសា	SMSAC
494452	មិនប្រាប់ក៏បងដឹង	បូ វិចិត្រ	MBKBD
494453	ស្នេហាស្មោះហើយ	ឈឿន ឧត្តម	SSH
494454	ព្រាមស្នេហាបងទេ	ឈឿន ឧត្តម	PSBT
494455	កំលាំងចិត្តស្នេហា	ឈឿន ឧត្តម	KLCS

## CAMPUCHIA LIST

FILE_NAME	SONG_NAME	SINGER	PYCODE
494456	ព្រមចុះចាញ់ស្នេហា	ឈឿន ឧត្តម	PCCS
494457	ប្តូរចិត្តព្រោះដុល្លា	ឈឿន ឧត្តម	PCPDL
494458	ទណ្ឌកម្មស្នេហាលើង	ឈឿន ឧត្តម	TKSY
494459	ពាក្យសម្ងាត់	ឈឿន ឧត្តម	PSG
494460	នាវាក្សត្រីផែ	ឈឿន ឧត្តម	NVKS
494461	បេះដូងបងមានតែអូន	ឈឿន ឧត្តម	BDBMTA
494462	ភិព្វព្រាងនិស្ស័យ	ឈឿន ឧត្តម	PPNS
494463	ទៅហើយកុំវិលវិញ	ទេព អាណាន់	THKVV
494464	គ្មានថ្ងៃបញ្ចប់	សុភន្ទ ធីសា	KTBC
494465	ឧសខ្លួនឯង	សេន វ៉ានុត	KKA
494466	កុំដូចស្នេហាគេ	សុភន្ទ កញ្ញា	KDSK
494467	បេះដូងគេចបាន	សុភន្ទ ធីសា	BDKP
494468	ស្មានមិនខុស	ឧត្តម មានី	SMK
494469	ដង្ហើមស្នេហា	សេន វ៉ានុត	DHS
494470	I LOVE YOU TILL I DIE	សុភន្ទ ធីសា	ILUTD
494471	ឈប់គិតស្នេហាក្សត្រ	ទេព អាណាន់	CKSK
494472	មិនបាច់សងស្នេហា	សេន វ៉ានុត	MBSS
494473	តស៊ូ	ឧត្តម មានី	TS
494474	សំអាតដួងចិត្ត	សុភន្ទ ធីសា	SADC
494475	បេះដូងអ្នកស្រែ	សេន វ៉ានុត	BDNS
494476	ប្រុសចិត្តរយពាន់	អ៊ុង វលក្ខណ៍ទេវី	BCRP
494477	អូនយំចាំបង	សុភន្ទ កញ្ញា	AYCB
494478	ធ្វើនឹកតាមខ្យល់	ឈឿន ឧត្តម	PNTK
494479	ខ្មោះជីវិត	សុភន្ទ ធីសា	KCV
494480	អ្នកស្រែចាំស្នេហា	សេន វ៉ានុត	NSCS
494481	ភ្លេចស្នេហាភក្តី	សុភន្ទ កញ្ញា	PSPK
494482	លួចស្នេហាដួងច័ន្ទ	ឈឿន ឧត្តម	LSDC
494483	ទឹកភ្នែកចុងក្រោយ	អ៊ុង វលក្ខណ៍ទេវី	TPCK
494484	បាត់ស្នេហានៅបាត់ដំបង	សុភន្ទ ធីសា	BSNBDB
494485	សោកាព្រោះស្នេហា	សុភន្ទ ធីសា	SKPS
494486	ស្រលាញ់លុះថ្ងៃសុឡ	ឈឿន ឧត្តម	LLTS
494487	ទូរស័ព្ទអ្នកណា	ឈឿន ឧត្តម	TRSN
494488	បែកគ្នាខ្លះហេតុផល	សេន វ៉ានុត	BKKHP
494489	PLEASE STOP	សុភន្ទ ធីសា	PS
494490	អូននឹកនឹកបង	មាស សុខសោភា	ANB
494491	ប្រុសមុខក្រញ៉ាំ	សុភន្ទ កញ្ញា	BMKN
494492	ជួយបានទេ	ឈឿន ឧត្តម	CBT
494493	សុបិន្តស្នេហាតតន័យ	សេន វ៉ានុត & សុភន្ទ ធីសា	SBSAN
494494	រស់ក្បែរទ្រូងបងសែនកកក្តៅ	មាស សុខសោភា	RKTBSKK
494495	ស្អប់ប្រុសកុហក	សុភន្ទ កញ្ញា	SBKH
494496	ទឹកភ្លៀងលាងបាបគ្រោះ	ឈឿន ឧត្តម	TPLBK
494497	សងវិញគ្រប់យ៉ាង	សុភន្ទ ធីសា	SVKY

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
494498	មិនបាន	សុគន្ធនីសា	MB
494499	មារយាទក្បត់	ឧត្តម ម៉ានី	MYK
494500	គ្មានវាសនា	សេន វ៉ានុត	KVS
494501	ស្នេហ៍អូនមានអ្វីសំខាន់	ហ៊ិន សុពិដាណាង	SAKVSK
494502	ផ្កាឈើធ្វើក្បួន	ឈឿន ឧត្តម	PCTK
494503	ដកពាក្យសម្បថ	សេន វ៉ានុត	DPSB
494504	គ្មានប្រយោជន៍	សុគន្ធនីសា	KBY
494505	ចាំម្ចាស់សំនៀង	ឈឿន ឧត្តម	CMSN
494506	កើតចិត្ត	ឧត្តម ម៉ានី	KC
494507	ក្បត់ដោយមិនដឹងខ្លួន	ឧត្តម ម៉ានី	KDMDK
494508	ចំលើយមួយម៉ាត់	សុគន្ធកញ្ញា	CLMM
494509	មិនស្នេហ៍ព្រោះក្រ	ឈឿន ឧត្តម	MSPK
494510	មួយបំប្រែចិត្តក្នុងខ្លួនអ្វីមួយហួតពីបង	ទេព អាណាន់	MPPPAPB
494511	ជាតិក្រោយសូមជួបស្នេហ៍ខ្លី	សុគន្ធកញ្ញា	CKSJSKT
494512	ហាស្តាក់ខ្នាក់ស្តែង	ឈឿន ឧត្តម	HSKS
494513	សន្យា	ឧត្តម ម៉ានី	SY
494514	ចាញ់បាល់	ទេព អាណាន់	CB
494515	ស្រលាញ់អូនត្រង់ណា	ហ៊ិន សុពិដាណាង	SLATN
494516	បាត់ដំបងចំណងចិត្ត	ឈឿន ឧត្តម	BDBCNC
494517	ប្រទីបផ្សងស្នេហ៍	សុគន្ធនីសា	BTPS
494518	ប្រស្នាលើទឹក	ឈឿន ឧត្តម	BSLT
494519	ស្រីល្អអង្គរស្អាត	អ៊ឹង ប៊ុនលាភ	SLAKS
494520	លោកតាត្រីស្រស់	អ៊ឹង ប៊ុនលាភ & ហ៊ិន សុពិដាណាង	LTTS
494521	ដីកោះសម្រស់ស្រី	ឈឿន ឧត្តម	DKSRS
494522	ខ្លីស្នាចបងសិន	ឈឿន ឧត្តម & សុគន្ធនីសា	KSBS
494523	បាំងស័ក្រធ្វើអី	ឈឿន ឧត្តម & សុគន្ធនីសា	BCTAV
494524	ស្ត្រីច្រាច់ទាំងប្រុស	អ៊ឹង ប៊ុនលាភ & ហ៊ិន សុពិដាណាង	SCTR
494525	សូមស្តង់ចិត្តសិន	ឈឿន ឧត្តម & ហ៊ិន សុពិដាណាង	SSCS
494526	ផ្កាក្នុងសុបិន្ត	ឈឿន ឧត្តម	PKSB
494527	ឯកថ្មីស្រីក្មេង	ឈឿន ឧត្តម & សុគន្ធនីសា	ATSK
494528	អនិច្ចាត្តារាំង	អ៊ឹង ប៊ុនលាភ	ANCPR
494529	គ្មានស្រីណាដូចអូន	សុគន្ធនីសា	KSNDA
494530	បើរាំងអត់ភ្លៀង	ឈឿន ឧត្តម & សុគន្ធនីសា	BRAP
494531	សូមកុំដូចគិត	ហ៊ិន សុពិដាណាង	SKDK
494532	បើមាននិស្ស័យ	ឈឿន ឧត្តម	BMNS
494533	អង្កប់ញាក់អន្ទាក់វិច	ឈឿន ឧត្តម & ហ៊ិន សុពិដាណាង	AKNKDN
494534	ឱ្យឃើញរាល់ថ្ងៃ	អ៊ឹង ប៊ុនលាភ	AKRT
494535	រកាប្រល័យនិស្ស័យល្ងាទេ	ឈឿន ឧត្តម	RKBLT
494536	កុំចង់បានអូនអី	ហ៊ិន សុពិដាណាង	KCBAA
494537	បេះដូងស្រវឹង	សាន ផានិត	BDSV
494538	កុំធ្វើយ៉ាងហ្នឹង	អ៊ឹង វលក្ខណ៍ទេវី	KTYN
494539	ជម្រុះចិត្តក្បត់	សេន វ៉ានុត	CRCK

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
494540	ចាំបងក្បែរជើងមេឃ	សុគន្ធនីសា	CBKCM
494541	ជាត្តរងក៏បាន	អ៊ុំង វលក្ខណ៍ទេវី	CTRKB
494542	ធ្វើធុរ្យាច្នៃស្នេហា	សាន ផានិត	TLPS
494543	មនុស្សចិត្តអមនុស្ស	សេន វ៉ានុត	MNCMN
494544	ទំហំចិត្តនៅពេលស្រលាញ់	សាន ផានិត	THCPSL
494545	បញ្ចប់ស្នេហាពេលភ្លៀងធ្លាក់	អ៊ុំង វលក្ខណ៍ទេវី	BCSPPT
494546	អាសន្នជាតិទេវៈ	សុគន្ធនីសា	ASCN
494547	បាក់ស្បែក	ឧត្តម មានី	BS
494548	បេះដូងប្រមឹក	អ៊ុំង វលក្ខណ៍ទេវី	BDBM
494549	ចិត្តប្រស្នា	សួស សេងសប្បាហ៍	CRS
494550	ដីក្រុងកែចរិក	ឈឿន ឧត្តម	DKKCR
494551	មើលមនុស្សខុស	អ៊ុំង វលក្ខណ៍ទេវី	MMNK
494552	ចិត្តមុត	ឧត្តម មានី	CM
494553	ប្តីផ្តូវប្តីភ្លៀង	សុគន្ធនីសា	PPPP
494554	ទូកព្រាតកំពង់	ឈឿន ឧត្តម	TPKP
494555	រង់ចាំតែបងមួយ	សួស សេងសប្បាហ៍	RCTBM
494556	មិនស្អាតមិនតាម	ឈឿន ឧត្តម & សុគន្ធនីសា	MSM.jpgT
494557	មន្តគ្រូមកប្រាប់	សុខ រក្សា	MKMB
494558	យូរហ្នឹងណាស់	សុខ រក្សា	YBNKC
494559	សែនឆ្ងល់ចិត្តស្រី	សុខ រក្សា	SCCS
494560	បរាជ័យស្នេហា	សុខ រក្សា	BRCS
494561	ដង្ហើមស្នេហា	សុខ រក្សា	DHS
494562	ស្នេហាក្បត់	សុខ រក្សា	SK
494563	ចិត្តនៅនឹងស្រី	សុខ រក្សា	CNNS
494564	ស្នេហាស្រីម្តងទៀតម្តេចកើត	សុខ រក្សា	SSDTMK
494565	ប៉ុន្មានដងប៉ុន្មានលើក	សុខ រក្សា	BMDBML
494566	អ្នកម្តាយ	សុខ រក្សា	NM
494567	ឈុតខ្លះក្នុងរឿងនាងនាគ		ABCD
494568	ត្រឹមមួយនាទី	នាយ វិរៈយុទ្ធ	TMNT
494569	កំលោះចិត្តប្រចាំថ្ងៃ	ជិន សិរិយា	KLCBCT
494570	មុនឈឺចាប់ដល់ក្បាល	ជួប សុភ្នក	MCCDK
494571	យ៉ាប់ណាស់ប្តីខ្ញុំ	យុង ច័ន្ទសុធារី	YNBK
494572	កាដូឈឺចាប់	លី អ៊ុំវ៉ាធីណា	KDCC
494573	ស្រមោលស្នេហាកម្ម	នាង សំណាង	SMSK
494574	ទឹកដប់កំឈឺចាប់	កៅ សុផារីទ្ធ	TDKCC
494575	បុប្ផាជាប់ទង	ច័ន្ទ វិបុល	BPCT
494576	សម្បថស្នេហា	អ៊ុំង វលក្ខណ៍ទេវី	SBS
494577	ស្ទឹងសែនដួងចិត្ត	ជិន សិរិយា	SSDC
494578	ល្បែងស្នេហាប្រែព្រោះមិត្ត	ជិន សិរិយា	LSBBM
494579	ឱ្យទានសម័យផងផ្លែ	លី អ៊ុំវ៉ាធីណា	ATSMPT
494580	ចិត្តអើយឈប់ភ្លើ	នាយ វិរៈយុទ្ធ	CACP
494581	សុំវិញម្យ៉ាងបានទេ	លី អ៊ុំវ៉ាធីណា	SVMBT

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
494582	ខ្លះអូនមិនបាន	ជួប សុក្រក	KAMB
494583	ផ្កាយគ្មានរស្មី	ជា យុធាវ៉ា	PKSRS
494584	សង្ឃឹមពុំបាន	ជិន សិរិយា	SKPB
494585	ដឹងទេនួនលុង	ច័ន្ទ វិបុល	DTNL
494586	កុលាបបាំងស្លឹក	នាង សំណាង	KLBS
494587	លទ្ធផលពាក្យផ្អែម	ជិន សិរិយា	LPPP
494588	ស្តាប់ឡើងជ្រេញ	លី អ៊ីវ៉ាធីណា	SLC
494589	ទម្រង់ដឹងខ្លួន	នាយ វីរៈយុទ្ធ	TRDK
494590	ដល់ពេលហើយមែនទេ	ភឹម លីហ្សា	DPHMT
494591	ស្វឹងសែនដែនគ្មាននិស្ស័យ	នាង សំណាង	SSDKNS
494592	ចិត្តក្បត់	លី អ៊ីវ៉ាធីណា	CK
494593	វិលវិញធ្វើអី	ជិន សិរិយា	VVTAV
494594	មួយម៉ឺនហេតុផល	កៅ សុផារិទ្ធ	MMHP
494595	លួចស្នេហា	ជិន សិរិយា	LS
494596	គំនិតស្រីសម័យថ្មី	នាយ វីរៈយុទ្ធ	KNSSMT
494597	បងដឹងខ្លួនទេ	ជិន សិរិយា	BDKT
494598	835412		ABCD
494599	បង្អិនខ្នុរ	នាយ វីរៈយុទ្ធ	BHC
494600	គ្មានថ្ងៃទេ	ជិន សិរិយា	KTT
494601	ក្លែងសម្តី	កៅ សុផារិទ្ធ	PSD
494602	ជួយធ្វើឱ្យខូចចិត្ត	ភឹម លីហ្សា	CTAKC
494603	ស្នេហាប្រែគោរពតើយ	ជិន សិរិយា	SBTT
494604	ថ្ងៃណាមួយ	នាយ វីរៈយុទ្ធ	TNM
494605	រំដួលស្វឹងសែន	ច័ន្ទ វិបុល	RDSS
494606	BYE BYE ស្មានខុស	ជួប សុក្រក	BBSK
494607	មន្តស្នេហាភក់	ជិន សិរិយា	MSKV
494608	រឿងស្នេហារឿងងាយ	ភឹម លីហ្សា	RSRG
494609	និស្ស័យចិត្តខ្មៅ		NSCK
494610	កាដូគ្មានន័យ	ម៉ឺន ម៉ារ៉ា	KDKN
494611	ដកខ្លួនមិនបានទៅមុខមិនដល់	ម៉ឺន ម៉ារ៉ា	DKMBTMMD
494612	ធ្មេចទាំងទឹកភ្នែក	4 Strong	TTTT
494613	ស្តាប់ជំពប់លើ	ម៉ឺន ម៉ារ៉ា	SCPL
494614	ឆ្ងល់ដែរ	ម៉ឺន ម៉ារ៉ា	CD
494615	ចង់ហាត់ពេលវេលា	ម៉ឺន ម៉ារ៉ា	CKPVL
494616	ចង់ជំរះបញ្ជី	ម៉ឺន ម៉ារ៉ា	CCRBC
494617	រង់ចាំក្តីស្រឡាញ់ពីអូន	ម៉ឺន ម៉ារ៉ា	RCKSLPA
494618	I LOVE YOU EVERYDAY	4 Strong & 4 Strong	ILUEVD
494619	ហេតុអ្វីស្រឡាញ់បង	សែម សង្ហាត	HAVSLB
494620	សំលឹងបងមក	ម៉ឺន ម៉ារ៉ា	SLBM
494621	កុំជឿលើព្រាហ្មណ៍ខិត	4 Strong	KCLPLK
494622	បងជាបន្តាក្នុងទ្រូងអូន	ម៉ឺន ម៉ារ៉ា	BCBLKTA
494623	ខ្មៅនេះណាចាំ	ធីតា	KNNC

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
494624	ឧសត្រង់ណា	ម៉្លីន ម៉ាវ៉ា	KTN
494625	ហេតុអ្វី	ស៊ុន ចន្ទា	HAV
494626	មុខក្រាស់	4 Strong	MK
494627	មិនមែនមិនស្នេហា	ប៊ី	MMMS
494628	ដូចផ្កាកុលាប	សែម សង្ហាត	DPKL
494629	ស្នេហាអើយ	ម៉្លីន ម៉ាវ៉ា	SA
494630	ក្តីសង្ឃឹមក៏សបិន្ត	ម៉្លីន ម៉ាវ៉ា	KSKCSB
494631	សន្យាទាន់ពេលសន្យា	ម៉្លីន ម៉ាវ៉ា	SYTPSY
494632	ព្រោះតែស្រឡាញ់អូន	TOP BOYS	PTSLA
494633	ចង់រាប់ជាប្អូន	4 Strong & 4 Strong	CRCB
494634	ដា!ដា!ដា!	ម៉្លីន ម៉ាវ៉ា	DDD
494635	ខ្លះក្តែកបងទៅ	ជិន សិរិយា	KPBT
494636	ស្នេហាបងមួយណា	អ៊ុំ ចន្ទា	SBMN
494637	ចង់ជួបមុខអូន	TOP BOYS	CCMA
494638	សោកស្តាយ	ម៉្លីន ម៉ាវ៉ា	SS
494639	ចង់ឱ្យបងដឹង	ធីតា	CABD
494640	ម្តេចប្រាប់ថាឈប់ស្រឡាញ់	សែម សង្ហាត	MBTCSL
494641	ខ្លួនមួយចង់ជិះទូកពីរ	ម៉្លីន ម៉ាវ៉ា	KMCJTP
494642	ល្អបំផុត	សែម សង្ហាត & ធីតា	LBP
494643	ផ្ការីកក្នុងសមុទ្រខ្សាច់	ម៉្លីន ម៉ាវ៉ា	PRKSMK
494644	ជីវិតក្មេងហិតការ	TOP BOYS	CVKHK
494645	ស្នេហាហើយអាណិត	សែម សង្ហាត	SHAN
494646	បេះដូងបងនឹកអូនរហូត	ម៉្លីន ម៉ាវ៉ា	BDBNARH
494647	ក្តេចបងហើយឬ	TOP BOYS	PBHR
494648	អូនជាពពក	សែម សង្ហាត	ACPP
494649	បងដែលអូននឹក	អ៊ុំ ចន្ទា	BDAN
494650	សូមអូនយល់ចិត្ត	សែម សង្ហាត	SAYC
494651	ស្នេហាស្មោះអមតៈ	ម៉្លីន ម៉ាវ៉ា	SSAMT
494652	អរគុណដែលបង្រៀនបង	សែម សង្ហាត	AKDABRB
494653	ឧសពីបងរីអូន	សែម សង្ហាត	KPBRA
494654	បើសិនយើងប្រាត់គ្នា	ម៉្លីន ម៉ាវ៉ា	BSYPK
494655	ខ្មាញ់បេះដូង	ម៉្លីន ម៉ាវ៉ា	KBD
494656	ចង់ឱ្យបងអផ្សុកដែរ	ធីតា	CABAS
494657	ចិត្តកក្តើតែមួយ	អែន ឌី & ធីតា	CPKTM
494658	ឡង់សេ ឡេសង់	ម៉្លីន ម៉ាវ៉ា	LSLS
494659	រាត្រីដួងច័ន្ទ	អ៊ុំ ចន្ទា	RTDC
494660	កាយខ្លះវិញ្ញាណ	ប៊ី វិរៈ	KKVN
494661	សុំជាតូរង	សន រតនា	SJTR
494662	សុំជាតូរង	ម៉្លីន សុវណ្ណធីតា	SJTR
494663	អាថ៌កំបាំងក្នុងលោកនេះ	អេឌី សែម	AKBKLN
494664	សល់តែស្នាកស្នាម	ម៉្លីន ម៉ាវ៉ា	STSS
494665	រក្សាទឹកចិត្ត	អ៊ុំ ចន្ទា	RSTC

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
494666	ចង់បានផ្កា	សែម សង្ហាត	CBP
494667	ឪប្រាចេញពីហឫទ័យ	មួន ម៉ារ៉ា	KKCPHRT
494668	ស្នេហ៍អូនវិញផង	អ៊ុំ ចន្ទា	SAVP
494669	NON STOP	អេឌី សែម	NS
494670	សូលីដា	មួន ម៉ារ៉ា	SLD
494671	ងងឹតដូចកូនក្មេង	មួន ម៉ារ៉ា	GGDKK
494672	រស្មីជីវិតបង	សែម សង្ហាត	RSCVB
494673	អូនសុំទោស	អ៊ុំ ចន្ទា	AST
494674	ហួសពេលហើយ	អេឌី សែម	HPH
494675	ជាប់ស្នេហ៍កំពង់សោម	សែម សង្ហាត	CSKPS
494682	អូនទៅភ្នំពេញ	មួន ម៉ារ៉ា	ATPP
494683	រាត្រីក្តីសុខ	សែម សង្ហាត	RTKS
494684	លែងមានគ្រាចុងក្រោយ	កឹម សុប្រណី	LMKCK
494685	សូមឱ្យជោគជ័យ	ប៊ី វីរៈ	SAJL
494686	មិនស្នើគ្នា	មួន ម៉ារ៉ា	MSK
494687	ធុញអូនប្តូរទេ	កឹម សុប្រណី	ATRT
494688	ស្នេហ៍អូនបានទេ	សែម សង្ហាត	SABT
494689	ចាំអូន	សែម សង្ហាត	CA
494690	សូមកុំឆ្លើយថាទេ	កឹម សុប្រណី	SKCTT
494691	រយឆ្នាំចាំអូន	សែម សង្ហាត	RCCA
494692	មិនសុំជាតួរង	TOP BOYS	MSCTR
494693	អ្នកណាឈឺបេះដូង	TOP BOYS	NNJBD
494694	បរិញ្ញាចិត្ត	យុន តារាវត្តី	BRGC
494695	មិនជឿពាក្យម៉ែ	យុន តារាវត្តី	MCPM
494696	ស្នេហ៍សោកា	សែម សង្ហាត	SSK
494697	បេះដូងលាក់ស្នេហ៍	កឹម សុប្រណី	BDLS
494698	រាត្រីច័ន្ទរះ	មួន ម៉ារ៉ា	RTCR
494699	កុំឱ្យអូនដឹងក្រោយគេ	កឹម សុប្រណី	KAADKK
494700	កក់ក្តៅពេលមានអូន	ប៊ី វីរៈ	KKPMA
494701	អូនឆក់យកបេះដូងបង	មួន ម៉ារ៉ា	ACYBDB
494702	បារម្ភតែអូន	សែម សង្ហាត	BRTA
494703	លួចស្នេហ៍	កឹម សុប្រណី	LS
494704	ទាសាដួងចិត្ត	សែម សង្ហាត	TSDC
494705	ជឿបងទៅ	TOP BOYS	CBT
494706	ជូនពរខ្ពស់កំណើត	ក្រុម	CPKKN
494707	កុំមកយកចិត្ត	មួន ម៉ារ៉ា	KMYC
494708	ស្នេហ៍ផ្ដេកបន្ទោរ	ខៀវ សំភេទ	SPBT
494709	ណាំណារស្មីស្នាថ្មី	តាតា	NNJT
494710	ខ្មៅស៊ី CAMERA	មួន ម៉ារ៉ា	KSCMR
494711	បងលុខុសពីមុន	សាន់ នី	BLKPM
494712	សប្បាយចូលស្នាថ្មី	TOP BOYS	SCJT
494713	អត់ទាស់	តាតា	AT



**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
494714	ស្រីៗតែអញឯង	កឹម សូប្រណី	SSTAJ
494715	ប្រយ័ត្នហួសដីឡើ	មួន ម៉ារ៉ា	BYHDL
494716	ប្រាប់អូនធ្វើអ្វី?	អ៊ុំ ចន្ទា	BATV
494717	2-1=0	មួន ម៉ារ៉ា	2-1=0
494718	អូននៅនឹកបង	ប្រណី&តាតា	ANNB
494719	ស្នេហ៍បងទៅ	TOP BOYS	SBT
494720	ចាបក្តានស្លាប	អ៊ុំ ចន្ទា	CKS
494721	មិនអាចផ្លាស់ប្តូរស្នេហ៍	តាតា	MCPPS
494722	អត់លុយ	TOP BOYS	AL
494723	ត្រឹមបងស្នេហ៍អូន	កឹម សូប្រណី	TBSA
494724	ណាំណារស្ត្រីឆ្មាំថ្មី	តាតា	NNJT
494725	ព្រមចាញ់ហើយ	អ៊ុំ ចន្ទា	PJH
494726	ហ្លួតឆ្ងាយទើបស្តាយក្រោយ	មួន ម៉ារ៉ា	KJTSK
494727	អូនយក់ដរបង	កឹម សូប្រណី	AYKDB
494728	អត់ទាស់	តាតា	AT
494729	នៅមានបងក្នុងបេះដូង	កឹម សូប្រណី	NMBDBD
494730	ផ្កាមួយទងកន្លង១០០	ខៀវ សំភេទ & កឹម សូប្រណី	PMTKL100
494731	សំណងស្នេហ៍ពិត	ខៀវ សំភេទ & កឹម សូប្រណី	SNSP
494732	អាពាហ៍ពិពាហ៍ដ៏ស្រទន់	ខៀវ សំភេទ & កឹម សូប្រណី	APPPDST
494733	មិនដឹងហេតុអ្វី?	កឹម សូប្រណី	MDHV
494734	បងនៅស្នេហ៍	មួន ម៉ារ៉ា	BNS
494735	អូនស្នេហ៍តែថ្លៃ	ឃុន តារាវត្តិ	ASTL
494736	មិនលេងសើចទេ	មួន ម៉ារ៉ា	MLST
494737	ចង់សួរចិត្តបង	កឹម សូប្រណី	CSJB
494738	ចង់ឱ្យបងស្នេហ៍អូនជាថ្មី	កឹម សូប្រណី	CAASBJT
494739	ទន្សាយប្រាថ្នាច័ន្ទ	មួន ម៉ារ៉ា	TSBTC
494740	កុំនៅសង្ឃឹយអ្វីទៀត	មួន ម៉ារ៉ា	KNSSVT
494741	ពាក់អាវមិនដែលឃើញដោះ	ផៃ ផុងរ៉ាក់	PAMDKD
494742	ម៉ាស្រុកវាខុសគេ	ផៃ ផុងរ៉ាក់	MSVKK
494743	អូនចង់លេងអ្វី	DJ ដារ៉ា	ACLA
494744	បួសសងគុណម្តាយ	អឿន ស្រីមុំ	BSKM
494745	ទឹកភ្នែកបងស្រក់	ផៃ ផុងរ៉ាក់	TPBS
494746	ខែរងាបាត់ស្រី	ផៃ ផុងរ៉ាក់	KRGBS
494747	រនោជចាំស្នេហ៍	អឿន ស្រីមុំ	RNCS
494748	ជំនួនខកចិត្ត	DJ ដារ៉ា	JNKC
494749	នែកលេចកន្ទួចអូន	ផៃ ផុងរ៉ាក់	CLKDA
494750	ឱ្យបងសុំទោស	ម៉ែន សារិន	ABST
494751	ស្តាប់ប្រុសហាយឡាយ	យក់ ចិត្តរដ្ឋា	SBHL
494752	បញ្ឈប់ស្នេហ៍ត្រឹមអូន	ឃុំ ប៉ុណ្ណាដែត	BCSTA
494753	ស្នេហ៍ដូចទឹកភ្លៀង	សុ ផានីតា	SDTP
494754	បេះដូងបញ្ជាសទិស	យក់ ចិត្តរដ្ឋា	BDBCT
494755	ចង់ឱ្យស្រីឃើញបេះដូងបង	ឃុំ ប៉ុណ្ណាដែត	CASKBDB

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
494756	ក្រមុំកូនកាត់	ឃុំ ប៉ុណ្ណាដែត	KSKK
494757	ខ្លាចបាត់រូបបង	សុ ផានីតា	KBRB
494758	ថ្ងៃនេះបើកថ្ងៃស្អែកជួប	យក់ ចិត្រវដ្ឋា	TNBTSJ
494759	កូនស្អាតូច	សុ ផានីតា	KJT
494760	ស្នំនៅកំលោះ	ឃុំ ប៉ុណ្ណាដែត	SNKL
494761	I MISS YOU LIKE CRAZY	យក់ ចិត្រវដ្ឋា	IMYLCZ
494762	ពាក្យពម៉ាត់យ៉ាងខ្លី	ខៀវ សំភេទ	P3MYK
494763	បើបងគ្មានអូន	ខៀវ សំភេទ	BBKA
494764	នៅចាំបានទេ	យក់ ចិត្រវដ្ឋា	NCBT
494765	ស្នេហ៍ងាយចិត្តងាយ	យក់ ចិត្រវដ្ឋា	SGCG
494766	វិនាទីដែលគ្មានអូន	ឃុំ ប៉ុណ្ណាដែត	VNTDKA
494767	ខ្ទមស្នេហ៍	ឃុំ ប៉ុណ្ណាដែត	KS
494768	ទាមទារ	មួន ម៉ារ៉ា	TT
494769	ជាតា	មួន ម៉ារ៉ា	JT
494770	មិនធ្លាប់ប្រែចិត្ត	យក់ ចិត្រវដ្ឋា	MTBC
494771	ដៀតខ្ទួច	មួន ម៉ារ៉ា	DTK
494772	អត់ទាស់	តាតា	AT
494773	ស្នេហ៍ប្រសូបល្អ	ឈួន សុវណ្ណសែ	SBRL
494774	សង្ឃឹមលើបង	យក់ ចិត្រវដ្ឋា	SKLB
494775	BYE BYE អូនរហូត	មួន ម៉ារ៉ា	BBARH
494776	ស្រលាញ់តែកំលោះ	ឈួន សុវណ្ណសែ	SLTKL
494777	កុំវាស់ដោយក្រសែភ្នែក	តាតា	KCDKSP
494778	គ្មានបងរស់មិនបាន	យក់ ចិត្រវដ្ឋា	KBRMB
494779	បងចេះថ្មម	មួន ម៉ារ៉ា	BCT
494780	ស្មានចំលងស្នេហ៍	យក់ ចិត្រវដ្ឋា	SCLS
494781	BECAUSE I LOVE YOU	MKS	BCILY
494782	ចាំទទួលពាក្យលា	អាន វិសាល	CTTPL
494783	ទឹកភ្នែកពីរដង	សែម សង្ហាត	TPPD
494784	ពិតឬទេ	យក់ ចិត្រវដ្ឋា	PRT
494785	ជាសិទ្ធិរបស់អូន	MKS	JSRBA
494786	អូនត្រូវការតែបង	យក់ ចិត្រវដ្ឋា	ATKTB
494787	រង់ចាំចំលើយស្នេហ៍	MKS	RCCL
494788	គ្មានភ័ព្វបានអូន	សែម សង្ហាត	KPBA
494789	ឈឺចាប់ព្រោះអូន	អាន វិសាល	JCPA
494790	ស៊ុចស៊ីតោង	យក់ ចិត្រវដ្ឋា	SSTR
494791	ក្តាមស្រែ		KS
494792	គួរធ្វើយ៉ាងណា	សុ ផានីតា	KTYN
494793	ចាញ់មន្តស្នេហ៍	មួន ម៉ារ៉ា	CMSA
494794	អូននៅតែមិនស្មោះ	ខៀវ សំភេទ	ANTMS
494795	បានតែមើល	ឃុំ ប៉ុណ្ណាដែត	BTM
494796	កំលោះច្រេះចាប់	យក់ ចិត្រវដ្ឋា	KLJC
494797	បងមានរឿងអ្វី	តាតា	BMRV

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
494798	ប្រុសមិនបាក់ស្នេហ៍	ហង្ស ឈា	BMBS
494799	មករាលេង	សុដា នីតា	MRL
494800	គ្រាន់តែជួបភ័ក្រ	តុលា កែវមុនី	KTJP
494801	L.O.V.E	សុ ផានីតា	LOVE
494802	ពួស្រីនៃយុវបងចាំតែអូន	សែម សង្ហាត	LSJYBCA
494803	ទូរស័ព្ទប្រាប់ផង	សាន ផានីត	TRSP
494804	នឹកគ្រប់នាទី	សាន ផានីត	NKNT
494805	ដកចិត្តមិនបាន	សាន ផានីត	DCMB
494806	បើមិនយល់ចិត្ត	សាន ផានីត	BMYS
494807	បើស្នេហ៍បាក់បែក	សាន ផានីត	BSBB
494808	ក្នុងរាត្រីនេះ	សាន ផានីត	KRTN
494809	មួយណាសំរាប់អូន	សាន ផានីត	MNSRA
494810	ហេតុអ្វីត្រូវឃ្លាត	សាន ផានីត	HVTK
494811	ប្រាប់មកបានទេ	សាន ផានីត	BMBT
494812	MISS YOU LIKE CRAZY	សាន ផានីត	IMYLCZ
494813	អូននៅទីណា	សាន ផានីត	ANTN
494814	ព្រោះតែរូបបង	សាន ផានីត	PTRB
494815	គង់មានថ្ងៃមួយ	យក់ ចិត្តរដ្ឋា	KMTM
494816	រង់ចាំជានិច្ច	អាន វិសាល	RCJN
494817	គ្រប់យ៉ាងបានត្រឹមមិត្ត	ឃុំ ប៉ុណ្ណាដែត	KYBTM
494818	ស្រលាញ់អ្នកមិនគ្រប់គ្រាន់	ឃុំ ប៉ុណ្ណាដែត & យក់ ចិត្តរដ្ឋា	SLNMKK
494819	ប្រាប់គ្រងល្អជាង	អាន វិសាល	BTJ
494820	គ្មានអ្នកជំនួសអូន	ឃុំ ប៉ុណ្ណាដែត	KNJN
494821	ប្រយ័ត្នអូនខឹង	ឃុំ ប៉ុណ្ណាដែត & យក់ ចិត្តរដ្ឋា	BYAK
494822	សមហើយបង	សុ ផានីតា	SHB
494823	ក្មេងលេងយើងរាំ	សុ ផានីតា	PLH
494824	ការរៀន	ឈួន សុវណ្ណាសៃ	PRJV
494825	ម៉ែចង់ពរចៅ	សែម សង្ហាត	MJPC
494826	ជាតិនេះជ្រុលហួស	ឈួន សុវណ្ណាសៃ	CNJH
494827	ជួបគ្នាតែខ្វះពេលធ្វើឱ្យនឹករហូត	MKS	JKTMPNTRH
494828	ឱ ផ្កាយលើមេឃ	MKS	APLM
494829	បងគ្មានកំហុស	ឃុំ ប៉ុណ្ណាដែត	BKHH
494830	លលេងនិងបង	សុដា នីតា	LLNB
494831	ឈប់បោកឡើងវិញអូន	MKS	JPLKBA
494832	សុំទោសណាចាំ	ទូច ស្រីលក្ខណ៍	STNC
494833	មន្តស្នេហ៍អូន	សែម សង្ហាត	MSA
494834	ស្នេហ៍អ្នកណាក៏បានដែរ	MKS	SNNKBD
494835	សុំតែពាក្យពិត	ទូច ស្រីលក្ខណ៍	STPP
494836	HOW ARE YOU?	ឈួន សុវណ្ណាសៃ	HAY
494837	ប្រុសបងចង់មានថ្មី	ឈួន សុវណ្ណាសៃ	BBCMT
494838	កែខ្លួនទៅអូន	ឃុំ ប៉ុណ្ណាដែត	KKTA
494839	ទើបដឹងចិត្តស្រី	អាន វិសាល	TDCS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
494840	ត្រីមមនុស្សលួចស្នេហ៍	យក់ ចិត្រដ្ឋា	TMNLS
494841	ប្រុសណាក៏ដូចប្រុសណា	សុ ផានីតា	BNKDBN
494842	គ្មានបងគ្មានន័យ	យក់ ចិត្រដ្ឋា	KBKN
494843	ស្នេហ៍ពិតមិនស្លៀក	អាន វិសាល	SPMS
494844	ស្នេហ៍មានគំលែពេលឃ្លាតស្វាយ	ឃុំ ប៉ុណ្ណាដែត	SMTLPKC
494845	ក្លិនរង្វេងទឹក	ឃុំ ប៉ុណ្ណាដែត	KVVT
494846	មិនបាច់ស្រមៃមិនឆ្លើយ	យក់ ចិត្រដ្ឋា	MBSMBJ
494847	សប្បាយចិត្ត	សុ ផានីតា	SBC
494848	ចាប់ត្រីដៃពីរ	យក់ ចិត្រដ្ឋា	CTDP
494849	មិនចង់ខុសម្តងទៀត	សុ ផានីតា	MCKMT
494850	ស្រឡាត់កែវ	អាន វិសាល	SBK
494851	ស្មានមិនត្រូវ	ឃុំ ប៉ុណ្ណាដែត	SMT
494852	បេះដូងសម្រាប់បង	សុ ផានីតា	BDSRB
494853	ឈប់ជឿហើយ	យក់ ចិត្រដ្ឋា	JCH
494854	ទឹកភ្នែកហួតហែង	ឃុំ ប៉ុណ្ណាដែត	TPHH
494855	ចាប់ដៃតស៊ូ	យក់ ចិត្រដ្ឋា	CDTS
494856	គ្មានបងក្នុងចិត្ត	ឃុំ ប៉ុណ្ណាដែត	BKKC
494857	ជួយក៏មិនបាន	អាន វិសាល	JKMB
494858	ខ្លាចបាប	សុ ផានីតា	KB
494859	ប្រយោគយ៉ាងខ្លីអត្ថន័យឬស្សា	សុ ផានីតា	BYKANRS
494860	កុំគិតនាំខ្លួន	UBS Band	KKNK
494861	LOVE YOU ITTRUE	DJ Rock & សុ ផានីតា	ABCD
494862	សុំក្តីស្នេហ៍	ឃុំ ប៉ុណ្ណាដែត	SKS
494863	ទឹកភ្នែកពាលទោ	ហ្វរ សុផល	TPPT
494864	ក្រមុំជនជាតិ	MKS	KMJC
494865	ទើបតែឃើញមុខ	សុ ផានីតា	TTKM
494866	ចង់ដឹងហេតុផល	ធីតា	CDHP
494867	លាក់ទៀតធ្វើអ្វី	អាន វិសាល	LTTV
494868	ងាយពេកមែនទេ	សុ ផានីតា	GPMT
494869	ស្នេហ៍គ្មានថ្ងៃបញ្ចប់	សុ ផានីតា	SHTBC
494870	ថ្វាយឱ្យ	យក់ ចិត្រដ្ឋា	FA
494871	ឈឺផ្សាវ	ZONO	JP
494872	ភ្លើងស្នេហ៍	សុ ផានីតា	PS
494873	មនុស្សអតីត	ZONO	MNAD
494874	សម្បថឥតន័យ	UBS Band	SBAN
494875	លាស្នេហ៍ដែលគ្មានចិត្ត	UBS Band	LSDKC
494876	អ្នកនៅមានខ្ញុំ	សុ ផានីតា	NNMK
494877	បងនៅរង់ចាំ	ហ្វរ សុផល	BNRJ
494878	យើងរាំស្វាគមន៍ស្តាំថ្មី	ក្រុម & ក្រុម	YRSKJT
494879	បើនៅមិនស្នាង	សុ ផានីតា	BNMS
494880	តើពេលណាឈប់តាមអូន	DJ Rock & សុ ផានីតា	TPNJTA
494881	ខ្លាចកម្មដូចពូ	ស៊ី សុវត្ត	KKDP

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
494882	ឈប់ឱ្យស្រីអាណិត	សុ ផានីតា	JASAN
494883	SanYan ចាញ់ស្នេហា	ស៊ី សុវត្ថ	SYCS
494884	បើស្តាយបក់ធ្វើ	សុ ផានីតា	BSKT
494885	កុំមកករស្រី	DJ Rock & ម៉ា ឡាណា	KMPS
494886	ស្នាតដូចតារា	DJ Rock & សុ ផានីតា	SDDR
494887	ធុញណាស់	ម៉ា ឡាណា	TN
494888	ប្រុសស្មោះអស់ត្រឹមបង	បេ ឡា & សុ ផានីតា	BSATB
494889	មាសស្នេហា	សុ ផានីតា	MS
494890	ជិះដំរីលេងនឹងបង	DJ Rock	JDRLNB
494891	ខ្លួនចាស់ចិត្តស្មៅ	សុ ផានីតា	KJCS
494892	តែងកំណាព្យនឹកស្នេហា	យក់ ចិត្តរដ្ឋា	TKNNS
494893	ដំបៅក្នុងចិត្ត	ស៊ី សុវត្ថ	DBKC
494894	សុរមិនចេញស្តី	ឃុំ ប៉ុណ្ណាដែត	SMCS
494895	រង់ចាំផ្លូវប្តី	អឿន ស្រីមុំ	RCPP
494896	ហង្សស្នាក់	សែម សង្ហាត	HS
494897	ផឹកស្រាប់ភ្លេចស្នេហា	សែម សង្ហាត	PSPPS
494898	ម្ល៉េះតជនបទ	ហួរ សុផល	MRNB
494899	ខ្ទប់កំណើតពៅត្រូវមានបង	សែម សង្ហាត	CKNPTMB
494900	ប្រុសខ្លាំងប្រណាំងចាញ់ស្រី	កឹម សុប្រណី	BKBNJS
494901	ជូនអូនទៅបោះបាយបិណ្ឌ	កឹម សុប្រណី	JATBBB
494902	ជូនអូនទៅស្រុក	ផៃ ផុងរ៉ាក់ & សុដា នីតា	JATS
494903	លិចស្រែនៅស្រូវ	ដែន ចិត្តរដ្ឋា & សុដា នីតា	LSNS
494904	បណ្តាំខ្ពស់ភរិយា	កឹម សុប្រណី	BDPRY
494905	បុណ្យផ្កានៅត្រាច់លែក	សែម សង្ហាត	BPNTCL
494906	ប្រុសឧស្សាហកម្មការងារ	សុ សុភក្រី	BASKG
494907	ស្នេហាពិត	សែម សង្ហាត & ចិន្តា	SHP
494908	វិមានស្នេហា	សែម សង្ហាត	VMS
494909	ផ្កាក្លាយជាត្រូវង	មួន ម៉ារ៉ា	PKJT
494910	ទឹកភ្នែកចុងក្រោយ	កឹម សុប្រណី	TPCK
494911	វាលវែងដួងចិត្ត	សែម សង្ហាត	VVDC
494912	ទឹកអប់និស្ស័យ	កឹម សុប្រណី	TANS
494913	ទឹកចិត្ត	ហួរ សុផល	TC
494914	រង្វាន់ទឹកភ្នែក	សែម សង្ហាត	RVTP
494915	ជីវិតអ្នកក្រ	ហួរ សុផល	JVNK
494916	ស្នេហាចំលងកក់	សែម សង្ហាត	SCLP
494917	សញ្ញាបត្រទឹកភ្នែក	ហួរ សុផល	SBTP
494918	ចិត្តអូនប្លែកណាស់	សែម សង្ហាត & អឿន ស្រីមុំ	CAPN
494919	សន្យាទៅលេងរាំរង	សែម សង្ហាត	SYTLRV
494920	ចោលឈូងឆ្នាំថ្មី	សែម សង្ហាត & អឿន ស្រីមុំ	CJCT
494921	កន្ត្រឹមស្រុកយើង	សុ លីដា	KTSY
494922	ប្រយ័ត្នសៅកែ	ឡាយ វណ្ណៈ	BYSK
494923	រកគូរដែលស្មោះ	អ៊ូ វស៊ី	RKDS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
494924	បុកល្អងលេខ១	ហ្វូ សុផល	KLLM
494925	ទាហ៊ានកាត់រំសាយ	ផៃ ផុងវ៉ាក់	THKRL
494926	ឆ្នាំថ្មីជួបអូន	ហ្វូ សុផល	JTJA
494927	ទៅលេងវត្តណា	ផៃ ផុងវ៉ាក់	TLVN
494928	សុំដើរតាមផង	ផៃ ផុងវ៉ាក់	SDTP
494929	បាត់អូនដូចបាត់ចង្វា	ឡាយ វណ្ណៈ	BADBCV
494930	លើកទោសផងម៉ែ	សូលីដា	LTMP
494931	ចន្ទចាកមេឃា	អឿន ស្រីមុំ	CCM
494932	ក្រពើក្នុងទឹក	ហ្វូ សុផល	KPKT
494933	ខ្មាស់មាន់ទេបង	អ៊ូ វស៊ី	KMTB
494934	ម្ហូបចម្រើន	ផៃ ផុងវ៉ាក់	MCL
494935	កំសាន្តជុំវិញពិភពលោក	សែម សង្ហាត	KSJVPL
494936	ចិត្តល្អបងហើយ	ឡាយ វណ្ណៈ	CLBH
494937	អស់ប្រាក់នឹកស្រុក	ហ្វូ សុផល	ABNS
494938	លប់ឈ្មោះសៅកែ	សូលីដា	LJSK
494939	សណ្តែកខៀវឡើងផ្លែ	ផៃ ផុងវ៉ាក់	SDKLT
494940	យល់សប្តិបានស្រី	ផៃ ផុងវ៉ាក់	YSBS
494941	នៅទឹកដល់ណា	សូលីដា	NPDN
494942	នឹកអូន២៤ម៉ោង	សូរិន	NA24M
494943	ផ្កាកំពុងរីក	អឿន ស្រីមុំ	PKPR
494944	ព្រលឹងចុងសក់	សែម សង្ហាត & អឿន ស្រីមុំ	PLCS
494945	មន្តស្នេហាខែចៃត្រ	សូ សុភក្រី	MSKC
494946	ប៉ះស្រីភ្នែកស្រឡៅ	ផៃ ផុងវ៉ាក់	BSPSL
494947	បើស្រលាញ់ម្តេចមិនមក	សូលីដា	BSLMMM
494948	សំនៀងអ្នករត់ម៉ូតូឌុប	សូរិន	SNNRMTD
494949	ស្នំនៅរងា	អ៊ូ វស៊ី	SNRG
494950	ឡូកកន្រ្ទីមឆ្នាំថ្មី	ផៃ ផុងវ៉ាក់	LKTJT
494951	ធ្វើស្រែ	ផៃ ផុងវ៉ាក់	TS
494952	កុំជឿគេនិយាយ	ផៃ ផុងវ៉ាក់	KJKNY
494953	នឹកស្រីជីកក្តាម	ផៃ ផុងវ៉ាក់	NSJK
494954	មិនបាច់ BYE BYE	ផៃ ផុងវ៉ាក់	MBBB
494955	ក្រមុំព្រលាញ់	សែម សង្ហាត	KMPP
494956	បេះដូងអូនមានតែបង	សុខ ពិសិ	BDAMTB
494957	ហួសពេល	សុខ ស្រីនាង	HP
494958	មិនស្នេហា	សុខ ពិសិ	MS
494959	ពង្សាងវង់ស្វាយធ្វើអ្វី	ស៊ី សុវត្ថ	PVVJTAV
494960	ចុកចាប់	ស៊ីម ថៃណា	CC
494961	ចង់ឱ្យចិត្តអូនដូចបង	ហេង កាន់ឪ	CACADB
494962	ពិតជាគូ	ហង្ស សុវណ្ណ	PJK
494963	ស្តែកឆ្នុន	ស៊ី សុវត្ថ	CC
494964	ចិត្តខ្លាយខ្លាល់	សុ ផានីតា	CKK
494965	ឈឺស្នើរក្ស័យ	សុខ ពិសិ	CSK

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
494966	ក្រ្រសក្រងក្រែក	សុខ ស្រីនាង	KKP
494967	ព្រោះអូន	សុ ផានីតា	PA
494968	មិនស្មោះដូចសន្យា	សុ ផានីតា	MSDSY
494969	អាម៉ាស់	សិ សុវត្ថ	AM
494970	គ្មានបងអូនឈឺចាប់	ញឹម ចាន់ថន	KBAJC
494971	បេះដូង	សុ ផានីតា	BD
494972	លង់ស្នេហ៍អូន	ហេង កាន់ឌី	LSA
494973	ស្នំទ្រាំឈឺ	ហង្ស សុវណ្ណ	STJ
494974	ស្នេហ៍ពិតកំនិតខ្លី	សុ ផានីតា	SPKNK
494975	អូនឱ្យបំភ្លេច	សិ សុវត្ថ	AABP
494977	ដាច់ឆ្នាំបាក់ស្នេហ៍	ZONO	DJBS
494978	សាងបាបដល់ណា	សិ សុវត្ថ	SBDN
494979	រាត្រីនឹកបង	សុខ ស្រីនាង	RTNB
494980	បេះដូងភរិយា	សុ ផានីតា	BDPRY
494981	គ្មានបងក៏បាន	សុខ ពិសិ	KBKB
494982	ប្រមាថ	សុខ ស្រីនាង	BM
494983	បានត្រឹមសោកា	សុ ផានីតា	BTSK
494984	សុំឆ្លើយ	សុខ ស្រីនាង	SJ
494985	ធ្វើចិត្តតាមចំនូ	Hick Rock & Hick Rock	PCTC
494986	ចង់មានសង្សារផ្ទាល់ខ្លួន	សិ សុវត្ថ	CMSSPK
494987	សង្ឃឹមដូចចិត្ត	សុខ ស្រីនាង	SKDC
494988	ឈប់ឆ្កួត	ZONO	JC
494989	ប្រាថ្នាតែស្មោះ	សុ ផានីតា	BTTS
494990	NO OH NO	DJ Rock & សុខ ស្រីនាង	NHN
494991	តិចស្តាយក្រោយ	ZONO	TSK
494992	ជឿសស្នេហ៍	សុ ផានីតា	JS
494993	PARTY បេះដូង	សុខ ស្រីនាង	PTBD
494994	មុខក្រាស់ទើបបាន	សិ សុវត្ថ	MKTB
494995	ឡើងរាំបំបាក់ទុក្ខ	សុ ផានីតា	LRBBT
494996	ទោះឈឺចាប់ក៏សុំក្លៀវ	សុខ ពិសិ	TJCKSK
494997	សំលាប់បងចុះ	ZONO	SLBJ
494998	អស់ចិត្ត	សុខ ស្រីនាង	AC
494999	មិនចង់បានបែបនេះ	សិ សុវត្ថ	MABBN
495000	ចិត្តស្រល់	ZONO	CS
495001	ឆ្លឹងទទឹងក	សុ ផានីតា	JTTK
495002	រនោចលាក់ស្នេហ៍	ZONO	RNLS
495003	មារយាទព្រាន	សុខ ស្រីនាង	MYP
495004	បើកិតថាគេល្អ	សុ ផានីតា	BKTL
495005	សល់តែពាក្យសុំទោស	សុ ផានីតា	STPST
495006	សូមក្រសោប	ZONO	SKS
495007	ខ្ញុំមន្ត្រីសត្វនីយ	ZONO	KSAN
495008	ដើមហេតុ	សុខ ពិសិ	DH

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
495009	មិនចង់គ្មានអូន	ស៊ី សុវត្ថ	MCKA
495010	ឃ្លាតច្រោះជីវិត	ZONO	KPJV
495011	សុំត្រឹមស្នេហ៍យល់ចិត្ត	សុខ ពិសិ	STSYC
495012	ទៅចុះបើអស់ចិត្ត	សុខ ស្រីនាង	TJBAC
495013	ដំណឹង	ZONO	DN
495014	ល្ខោនស្នេហ៍សាវ៉ា	សុ ផានីតា	LSSV
495015	មិនចង់ឱ្យលំបាក	ZONO	MCALB
495016	វិមានលាក់ស្នេហ៍	ម៉េង កែវពេជ្ជតា	VMLS
495017	ស្នេហាចុងក្រោយ	សួន ចន្ទា	SHCK
495018	កុលាបស្រពោន	ម៉េង កែវពេជ្ជតា	KLSP
495019	រាត្រី	សុះ ម៉ាច	RT
495020	ដកស្នេហ៍មិនរួច	ម៉េង កែវពេជ្ជតា	DSMR
495021	ស្នេហាខ្ញុំ	ចាន់ សម័យ	SHK
495022	បើអូនចេះអាកម	សួន ចន្ទា	BACAK
495023	មហាសមុទ្រស្នេហ៍	សួន ចន្ទា	MHSMS
495024	អង្គីសុវណ្ណច័ន្ទកេសរ	ឡេង ប៊ុនណាត & ទូច ស៊ុននិច	ADSVCKS
495025	OK ប្រុសបង	សួន ចន្ទា	OKBB
495026	ចំអកចំអន់	ឡេង ប៊ុនណាត	CACA
495027	បងលាស្រីខ្មៅ	ឡេង ប៊ុនណាត & ទូច ស៊ុននិច	BLSK
495028	រង្វាន់មួយពាន់	ម៉េង កែវពេជ្ជតា	RVMP
495029	នីវ៉ា	សុត សំអាល់	NR
495030	វិភាយជាមួយដួងដី	ពេជ្ជតា-ចន្ទា	RRJM DRM
495031	មានតែថ្ងៃសុក្រ	សុត សំអាល់	MTTS
495032	រងា	ម៉េង កែវពេជ្ជតា	RG
495033	ផ្កាប៉ោម	សុះ ម៉ាច	PB
495034	អូនចាំចំលើយ	ម៉េង កែវពេជ្ជតា	ACCL
495035	ព្រាមស្នេហ៍បងទេ	សុត សំអាល់	PSBT
495036	សំលេងស្នេហ៍វិប្បឡង	ឡេង ប៊ុនណាត	SLSVYL
495037	ចំរៀងដួងចិត្ត	ម៉េង កែវពេជ្ជតា	CRDC
495038	សំរោងចុងកាល់	សុះ ម៉ាច	SRCK
495039	កន្លង់ចិត្តស្មោះ	ចាន់ សម័យ	KLCS
495040	គេងឱបស្រមោល	ចាន់ សម័យ	KASM
495041	ខ្លាចរកដែក	ចាន់ សម័យ	KRKD
495042	កាត់ចិត្តមិនបាន	ម៉េង កែវពេជ្ជតា	KCMB
495043	ពូកែគ្រប់យ៉ាង	ចាន់ សម័យ & សារី	PKKY
495044	ស្អាតបំផុត	ម៉េង កែវពេជ្ជតា	SPP
495045	ពេលវេលាជាមាសប្រាក់	ម៉េង កែវពេជ្ជតា	PVLJMB
495046	ពុះពារលុះជួបស្នេហ៍	ចាន់ សម័យ & ម៉េង កែវពេជ្ជតា	PPLJS
495047	ប៉ូលីសព្រៃភ្នំ	ចាន់ សម័យ	PLPP
495048	អូនស្រស់បងសង្ហា	ចាន់ សម័យ & សារី	ASBSH
495049	ផ្ទះខ្ញុំនៅស្រុកស្រែ	ម៉េង កែវពេជ្ជតា	PKNSS
495050	ហេតុអ្វីចូលចិត្តបែបនេះ	ម៉េង កែវពេជ្ជតា	HAVCCBN



**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
495051	ស្រណោះស្រកស្រែ	ឡេង ប៊ុនណាត	SNSS
495052	ស្មានមិនត្រូវជំរៅចិត្តស្រី	សុត សំអាល់	SMTJRCS
495053	ចាំលុះមរណា	សួន ចន្ទា	CLMRN
495054	ហាលពណ៌បែកង	ឡេង ប៊ុនណាត	HPBT
495055	ធ្វើកងជួនបងវិញ	ទូច ស៊ុននិច	PKJBV
495056	នឹកឃើញទាំងអស់	ឡេង ប៊ុនណាត	NKTA
495057	ចិត្តប្រឹងស្រលាញ់	សួន ចន្ទា	CBSL
495058	វិលវិញមកអូន	សុះ ម៉ាច	VVMA
495059	អក្ខរកម្មយូរ	ឡេង ប៊ុនណាត & ទូច ស៊ុននិច	AKRYR
495060	ល្អកក្កាន	ឡេង ប៊ុនណាត	LRK
495061	អូនសូមធ្វើស្នេហា	ទូច ស៊ុននិច	ASPS
495062	ធ្វើកងចងដៃ	សុះ ម៉ាច	PKCD
495063	សាយ័ណ្តព្រាត់ស្នេហា	ទូច ស៊ុននិច	SYPS
495064	ល្ខោនជីវិត	ម៉េង កែវពេជ្ជតា	LJV
495065	ដងស្ទឹងឡូរ៉ាល	ឡេង ប៊ុនណាត	DSNV
495066	ហេតុអ្វីបោកស្នេហាអូន	សួន ចន្ទា	HAVBSA
495067	ចំប៉ាយប៉ាយបើក	ចាន់ សម័យ	CBBB
495068	ស៊ីទ្រាំដើម្បីបង	ម៉េង កែវពេជ្ជតា	STDBB
495069	មាននឹកបងទេ	ឡេង ប៊ុនណាត	MNBT
495070	តើខ្ញុំធ្វើម្តេចទៅ	ម៉េង កែវពេជ្ជតា	TKTMT
495071	សុបិន្តឃើញអូន	សុះ ម៉ាច	SBKA
495072	ពាក្យពិតរបស់អូន	សួន ចន្ទា	PPRBA
495073	ស្រមោលស្នេហា	ទូច ស៊ុននិច	SMS
495074	គង់តែមានថ្ងៃ	ម៉េង កែវពេជ្ជតា	KTMT
495075	ឱ សោមនាហា	សុះ ម៉ាច	ACCY
495076	ហេតុអ្វីភ្លេចអូន	ម៉េង កែវពេជ្ជតា	HAVPA
495077	កំពតកំពូលដួងចិត្ត	សុះ ម៉ាច	KPKPDC
495078	ភាសាស្នេហា	ម៉េង កែវពេជ្ជតា	PSS
495079	ស្នេហាឥតព្រំដែន	ចាន់ សម័យ & ម៉េង កែវពេជ្ជតា	SAPD
495080	បងជាតិសង្ឃឹម	សួន ចន្ទា	BCKSK
495081	ស្នេហាបងនិងអូន	ឡេង ប៊ុនណាត & ទូច ស៊ុននិច	SBNA
495082	ខ្លាចប្រុសក្បត់ស្នេហា	សួន ចន្ទា	KBKS
495083	ម៉ុមអើយៗម៉ុម	សុះ ម៉ាច	MAAM
495084	បេះដូងសំណល់	សួន ចន្ទា	BDSN
495085	ស្នេហាបឋម	សុត សំអាល់	SBT
495086	បាត់ម្ចាស់ចិត្តម្ចាស់ស្នេហា	ម៉េង កែវពេជ្ជតា	BMCMS
495087	នេះរីកម្តុំខ្ញុំ	ឡេង ប៊ុនណាត	NRKK
495088	អូនរំលឹកចិត្ត	សួន ចន្ទា	ARPC
495089	អោយបងជឿម្តេចបាន	ចាន់ សម័យ	ABJMB
495090	សម្បថបេះដូង	ម៉េង កែវពេជ្ជតា	SBBB
495091	មេឃដីជាសាក្សី	ចាន់ សម័យ & សួន ចន្ទា	MDJSS
495092	ស្នេហាបងដូចអ្វី	ម៉េង កែវពេជ្ជតា	SBDVA

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
495093	សប្បាយកុំឱ្យខុសសីលធម៌	បាន សម័យ	SBKAKPST
495094	ចន្រ្ទាមួយចំណិត	សួន ចន្ទា	CTMCN
495095	មេឃគ្មានផ្កាយ	សុត សំអាល់	MKP
495096	ស្រីខុសត្រូវតែម្តង	ម៉េង កែវពេជ្ជតា	STKTM
495097	រាំចង្វាក់ MAMBO	សុត សំអាល់	RCVMB
495098	រលកដួងចិត្ត	ម៉េង កែវពេជ្ជតា	RLDJ
495099	ល្បែងតណ្ហា	បាន សម័យ	LTH
495100	ស្នេហ៍យល់ចិត្ត	សួន ចន្ទា	SYC
495101	ភ្លើងស្នេហ៍គ្មានផ្សែង	បាន សម័យ	PSKP
495102	គ្មានបងទៀតទេ	ម៉េង កែវពេជ្ជតា	KBTT
495103	កំហុសព្រហ្មលិខិត	បាន សម័យ & សួន ចន្ទា	KHPLK
495104	រសជាតិស្នេហ៍	សួន ចន្ទា	RJS
495105	មានតែស្រីមួយ	បាន សម័យ & សួន ចន្ទា	MTSM
495106	មាសទឹកដប់មិនខ្លាចភ្លើង	ម៉េង កែវពេជ្ជតា	MTDMKP
495107	គ្មាននរណាបំបែកបាន	បាន សម័យ & សួន ចន្ទា	KNNBBB
495108	មុខស្រស់ម៉្លោះ	សួន ចន្ទា	MSM.jpg
495109	ស្នេហ៍តែមិនស្ងួត	បាន សម័យ & ម៉េង កែវពេជ្ជតា	STMS
495110	លោកនេះមានតែបង	សួន ចន្ទា	KLNMTB
495111	ឃើញភ្លាមស្រលាញ់ភ្លែត	សុត សំអាល់	KPSLP
495112	ភ្លើងទឹកសន្សើម	សួន ចន្ទា	PTSS
495113	ទេពអប្សរដុល្លា	បាន សម័យ	TASDL
495114	ទាឃាទក្រៅបញ្ជី	អោក សុម៉ារីម៉ា	TYKBJ
495115	សុំ SCAN បេះដូង	បាន សម័យ	SSBD
495116	ជួបស្នេហ៍នៅ MARKET	ម៉េង កែវពេជ្ជតា	JSNMK
495117	មានជ័យខ្លះជោគ	បាន សម័យ	MJKJ
495118	ស្តាប់អូនរីរី	សួន ចន្ទា	SARA
495119	ដួងតារាចន្ទី	បាន សម័យ	DDRC
495120	អូននឹកមិនភ្លេច	សួន ចន្ទា	ANMP
495121	អង្វរស្នេហ៍តាមទូរស័ព្ទ	សុត សំអាល់	AGSTTRS
495122	ស្នេហ៍បងចិត្តិម	ពេជ្ជតា-ចន្ទា	SBCM
495123	ផ្កាយក្នុងបេះដូង	សុត សំអាល់	PKBD
495124	ស្រីតូចក្នុងចង្កៀងកែវ	ម៉េង កែវពេជ្ជតា	STKCKK
495125	អូ CAROL	បាន សម័យ	ACR
495126	សែនសប្បាយ	សួន ចន្ទា	SSB
495127	ពន្លឺផ្កាយឆ្នេរសមុទ្រ	បាន សម័យ	PLPJSM
495128	វាសនាអូនជូនទៅបង	ម៉េង កែវពេជ្ជតា	ABCD
495129	ចាំសើចម្តងវិញ	សុត សំអាល់	JSMV
495130	ស្មានខុសហើយប្រុសថ្លៃ	ម៉េង កែវពេជ្ជតា	SKHBT
495131	យុវវ័យថ្លៃថ្លា	បាន សម័យ	YVYTT
495132	អក្ខរាវិរុទ្ធសំបង	សួន ចន្ទា	AKRRBB
495133	ខ្ញុំប្រាថ្នាធ្វើក្នុងក	សុត សំអាល់	KBTTA
495134	ដកស្នេហ៍	សួន ចន្ទា	DS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
495135	លង់ស្នេហ៍មិនដឹងខ្លួន	បាន សម័យ	LSMDK
495136	រាំរងទម្រង់ខ្មែរដើម	បាន សម័យ	RVTRKD
495137	ឆ្នាំនេះយើងរាំសប្បាយ	បាន សម័យ	JNYRSB
495138	ពួកយើងជនជាតិវិភាយ	ម៉េង កែវពេជ្ជតា	PYJJRR
495139	ញ៉ាំក៏ធាត់មិនញ៉ាំក៏ធាត់	ម៉េង កែវពេជ្ជតា	GKTMGKT
495140	កាដូបេះដូង	បាន សម័យ	KDBD
495141	សម្រស់ធ្មេញមាស	បាន សម័យ	SRTM
495142	រឿងអាចារ្យមិនក្រង	បាន សម័យ	RAJMT
495143	ស្តាយចិត្តដែលខំស្រលាញ់	បាន សម័យ	SCDKSL
495144	ក្រមុំសុំធ្វើបងធម៌	បាន សម័យ	KMSTBT
495145	ទិញភ្លុយស្តាយលុយ	បាន សម័យ	TPSL
495146	ចាប់ផ្តើមឱ្យបង	ផៃ ផុងរ៉ាក់ & អឿន ស្រីមុំ	CCAB
495147	អស់ចិត្តអស់ស្នេហ៍	ម៉េង កែវពេជ្ជតា	ACAS
495148	ពាក់អាវមិនដែលឃើញដោះ	បាន សម័យ	PAMDKD
495149	រាំឆ្លងមហាសង្គ្រាន	បាន សម័យ	RCMHSK
495150	ជួនពារឆ្នាំថ្មី	បាន សម័យ	JPJT
495151	រាំបំភ្លេចទុក្ខ	បាន សម័យ	RBPT
495152	ឆ្នាំចល្លនិងឆ្នាំមមី	បាន សម័យ	JCLNJMM
495153	រាំរងប្រជាប្រិយ	បាន សម័យ	RVBJB
495154	មកលេងស្រុកម្តង	ម៉េង កែវពេជ្ជតា	MLSM
495155	ព្រោះជីវភាព	ផៃ ផុងរ៉ាក់	PJVP
495156	រាំច្រើនកើនអាយុ	បាន សម័យ	RCKAY
495157	សុំទើបបន្តិច	ផៃ ផុងរ៉ាក់ & អឿន ស្រីមុំ	STBT
495158	ចង់បានខ្ចើយឱប	ផៃ ផុងរ៉ាក់ & អឿន ស្រីមុំ	CBKA
495159	ផ្លូវមិនដែលភ្លៀង	ផៃ ផុងរ៉ាក់ & អឿន ស្រីមុំ	PMDP
495160	អះសេឡេហេសុំស្នេហ៍	ក្រុម	ASHSS
495161	អាវច្រើនមិនខ្ចីដោះ	បាន សម័យ & អឿន ស្រីមុំ	ATMKD
495162	តុកកែកំលោះ	បាន សម័យ	TKKL
495163	សំលឹងអីបង	អឿន ស្រីមុំ	SLBA
495164	កាត់ចិត្តមិនបាន	អោក សុម៉ារីម៉ា	KCMB
495165	ស្មោះស្នេហ៍	សុត សំអាល់ & ម៉េង កែវពេជ្ជតា	SS
495166	លេបទុក្ខព្រួយព្រោះស្នេហ៍បង	ម៉េង កែវពេជ្ជតា	LTPPSB
495167	ចិត្តអាណិត	សុត សំអាល់	CAL
495168	ដឹងថាបងស្នេហ៍	ស្ថន ចន្ទា	DTBS
495169	ទុក្ខរឿងអតីត	បាន សម័យ	TRAD
495170	ដូរយកចិត្តភក្តិ	ម៉េង កែវពេជ្ជតា	DYCPK
495171	ហេតុអ្វីក្បត់បង	សុត សំអាល់	HAVKB
495172	បង្កើតគ្រប់មុខ	អឿន ស្រីមុំ	BKM
495173	មួយស្រុកមានមួយ	អឿន ស្រីមុំ	MSM.jpgM
495174	ចង់ឃើញដោះចាំពាក់អស់ចិត្តសិន	បាន សម័យ & អឿន ស្រីមុំ	CKDCPAACS
495175	តុកកែក្រមុំ	ម៉េង កែវពេជ្ជតា	TKKM
495176	អរិយក្សត្រស្នេហ៍	បាន សម័យ	ARYS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
495177	រាត្រីស៊ីជម្ពូ	ម៉េង កែវពេជ្ជតា	RTSJP
495178	បន្ទប់ឯកា	ល្ខាយ វ៉ាន់ណេត	BAK
495179	ស្នេហ៍គ្មានរណៈ	ចាន់ សម័យ & ម៉េង កែវពេជ្ជតា	SKVN
495180	មេរៀនស្នេហា	ម៉េង កែវពេជ្ជតា	MRSH
495181	អាហ្វុងក្បាលកាច	ចាន់ សម័យ	AFKK
495182	សុបិន្តស្នេហ៍	ស្នួន ចន្ទា	SBS
495183	ចិត្តស្មោះស្នេហ៍អូន	ចាន់ សម័យ	CSSA
495184	មិនស្រឡាញ់អូនមិនបាន	ចាន់ សម័យ	MSLAMB
495185	ស្នេហ៍ដែលអូនចង់បាន	អោក សុម៉ារីម៉ា	SDACB
495186	ស្នេហ៍ក្រោមពន្លឺកាំជ្រួច	ចាន់ សម័យ	SHPLKJ
495187	មិនអាចគ្មានអូន	ចាន់ សម័យ	MAKA
495188	ថ្ងៃស្អែកសំរាប់បងនិងស្រី	ចាន់ សម័យ	TSSRBNS
495189	ព្រាហ្មលីខិតបំភ័យស្នេហ៍យើង	ចាន់ សម័យ & ម៉េង កែវពេជ្ជតា	PLKBPSY
495190	វង្វេង	ស្នួន ចន្ទា	VV
495191	ផ្កាស្នេហ៍អមតៈ	ចាន់ សម័យ & ម៉េង កែវពេជ្ជតា	PSMMT
495192	សូមបងពិចារណា	អោក សុម៉ារីម៉ា	SBPCRN
495193	ស្នេហ៍អស់និស្ស័យ	ម៉េង កែវពេជ្ជតា	SANS
495194	អូនស្នេហ៍រយខែឆ្នាំ	ស្នួន ចន្ទា	ASRKJ
495195	ស្នេហ៍គ្មានរសាយ	ចាន់ សម័យ	SKRS
495196	KIZONA អនុស្សាវរីយ៍	ម៉េង កែវពេជ្ជតា	KZNANSVR
495197	វិលវិញលើនដា	ចាន់ សម័យ	VVLD
495198	ខ្ញុំជានរណា	ចាន់ សម័យ	KJNN
495199	ព្រាមស្នេហ៍បងទៅព្រាលឹង	ចាន់ សម័យ	PSBTPL
495200	ព្រាហ្មលីខិតគតមេត្តា	ចាន់ សម័យ & ម៉េង កែវពេជ្ជតា	PLKAMT
495201	ជាប់ប្រជុំទេពៅ	ចាន់ សម័យ	JBTP
495202	ចន្ទជួយបំភ្លឺស្នេហ៍យើង	សុត សំអាល់ & ម៉េង កែវពេជ្ជតា	CJBPSY
495203	ស្លឹក្ស័យបើគ្មានអូន	ចាន់ សម័យ	SKBKA
495204	បើអស់និស្ស័យ	អោក សុម៉ារីម៉ា	BANS
495205	បងមានរិទ្ធជិតស្មោះ	ស្នួន ចន្ទា	BMRTCS
495206	នឹកបងតាមកម្មវិធីវិទ្យុ	អោក សុម៉ារីម៉ា	NBTKVTRS
495207	ត្រូវតាមគ្រូនទាយ	សុត សំអាល់	TTKT
495208	អក្ខរាដ្ឋងចិត្ត	ចាន់ សម័យ	AKRDC
495209	បេះដូងលាក់ស្នេហ៍	ចាន់ សម័យ	BDLS
495210	ពិភពស្នេហ៍	ចាន់ សម័យ	PPS
495211	ក្លិនក្រអូបនៃស្នេហ៍	ចាន់ សម័យ	KKANS
495212	មន្តស្នេហ៍សណ្តាំចិត្ត	អោក សុម៉ារីម៉ា	MSSDC
495213	សូមស្បថប្រាំបាន	ចាន់ សម័យ & ស្នួន ចន្ទា	SSBT
495214	ស្នេហ៍បីរយ	ស្នួន ចន្ទា	SBV
495215	មនុស្សភ្នែកទិព្វ	ម៉េង កែវពេជ្ជតា	MNPT
495216	បេះដូងប្រែពណ៌	ស្នួន ចន្ទា	BDBP
495217	ឃ្នុំហើរចោលផ្កា	ស្នួន ចន្ទា	KHCP
495218	សែនឈឺចាប់ណាស់	ម៉េង កែវពេជ្ជតា	SJCN

## CAMPUCHIA LIST

FILE_NAME	SONG_NAME	SINGER	PYCODE
495219	អស់ចិត្តស្រលាញ់	សួន ចន្ទា	ACSL
495220	រាត្រី HAPPY	អោក សុម៉ារីម៉ា	RTHP
495221	អន្លង់ស្នេហ៍	ចាន់ សម័យ	ALS
495222	ស្នេហ៍មិនចាំអូនទេ	ចាន់ សម័យ	SMCAT
495223	បងជាអ្នកធ្វើឱ្យអូនខកបំណង	ចាន់ សម័យ	BJNTAAKBN
495224	ចង្រ្កតផ្ទះមិនថី	ចាន់ សម័យ & សួន ចន្ទា	CAPMT
495225	មិនចង់ស្គាល់ទេស្នេហ៍	សួន ចន្ទា	MCSTS
495226	រកដួងចិត្ត	ចាន់ សម័យ	RKDC
495227	ប្រុសសង្ហារក្នុងចិត្ត	សួន ចន្ទា	BSHKC
495228	ស្នេហ៍ស្នើកន្ត្រៃ	ចាន់ សម័យ & ម៉េង កែវពេជ្ជតា	SSKN
495229	មិនហ៊ានសារភាព	អោក សុម៉ារីម៉ា	MHSRP
495230	ស្នេហ៍ក្នុងហ៊ានសុបិន្ត	ម៉េង កែវពេជ្ជតា	SKTSB
495231	ផ្កាបាច់ចុងចិត្តអូន	សួន ចន្ទា	PMBCCA
495232	ភ្លឺងឆ្កាក់ក្នុងសួនស្នេហ៍	ចាន់ សម័យ	PTKSS
495233	មិនខ្លាចរកដែករិ	អឿន ស្រីមុំ	MKRKDR
495234	កាត់ចិត្តទៅបង	ចាន់ សម័យ & អឿន ស្រីមុំ	KCTB
495235	សម្រស់បុប្ផាដងទង	ល្ងាយ វ៉ាន់ណេត	SRBPDT
495236	នឹកស្នើរប្រះឱវ៉ា	ម៉េង កែវពេជ្ជតា	NSBAR
495237	អូនចាំជួយបង	ហ៊ឹម ស៊ីវន	ACJB
495238	មរតកស្នេហ៍	ល្ងាយ វ៉ាន់ណេត	MRDS
495239	សំណែកល្ងាចេក	ម៉េង កែវពេជ្ជតា	SNLC
495240	គ្មានអ្នកជំនួសបង	ហ៊ឹម ស៊ីវន	KNJNB
495241	ជួបស្នេហ៍តាមវិទ្យុ	ល្ងាយ វ៉ាន់ណេត	JSTVS
495242	ជង្រកស្នេហ៍កម្ពុ	អឿន ស្រីមុំ	JRSK
495243	បេះដូងរយពាន់	ចាន់ សម័យ & អឿន ស្រីមុំ	BDRP
495244	ក្រណាត់ពេញផ្សារ	ចាន់ សម័យ & អឿន ស្រីមុំ	KNPP
495245	ពងចាំសំបុក	អឿន ស្រីមុំ	PCSB
495246	បើបងប្រាប់អូនឱ្យអី	ចាន់ សម័យ & អឿន ស្រីមុំ	BBBAAA
495247	ស្មានថាខ្យល់ខឹង	ចាន់ សម័យ & អឿន ស្រីមុំ	STKD
495248	ចិញ្ចើនភ្ជាប់ពាក្យ	ចាន់ សម័យ	CJPP
495249	បើព្រេងមិនព្រាត់	ចាន់ សម័យ & អឿន ស្រីមុំ	BPMP
495250	ស្ងាត់ៗសិនបង	ចាន់ សម័យ & អឿន ស្រីមុំ	SSSB
495251	ខ្មៅអូនកូនខ្មៅ	អឿន ស្រីមុំ	KAKK
495252	បើបានអូនជាតូ	ចាន់ សម័យ	BBAJK
495253	អូនមានតែចិត្ត	ម៉េង កែវពេជ្ជតា	AMTC
495254	ពាក្យផ្សេងបំណងពិត	ល្ងាយ វ៉ាន់ណេត	PPBNP
495255	ថើបអូនតិចៗ	ម៉េង កែវពេជ្ជតា	TATT
495256	បេះដូងក្រមុំជនជាតិ	អឿន ស្រីមុំ	BDKMIJ
495257	កាត់ត្រើយខែប្រាំង	អឿន ស្រីមុំ	KTKB
495258	បាញ់សែវថ្ងៃអាទិត្យ	ចាន់ សម័យ	BJTAT
495259	ទឹកភ្នែកបុប្ផាដៃនសមុទ្រ	ហ៊ឹម ស៊ីវន	TPBPDSM
495260	មន្តស្នេហ៍បុប្ផាកោះប្រាក់	ល្ងាយ វ៉ាន់ណេត	MSBPKB

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
495261	មួយនាទីផ្ដាច់ស្នេហ៍	ហ៊ឹម ស៊ីវន	MNTPS
495262	កុលាបព្រែកឯង	ចាន់ សម័យ	KLPA
495263	ហួសចិត្ត	អឿន ស្រីមុំ	HC
495264	ក្មេងចង់ធ្វើចាស់	អឿន ស្រីមុំ	KCTC
495265	ឈឺចាប់គ្មានថ្ងៃក្អេច	ហ៊ឹម ស៊ីវន	JCKTP
495266	អនិច្ចាកោះប្រាក់	ចាន់ សម័យ	ANJKB
495267	កំណប់អនុស្សាវរីយ៍	ចាន់ សម័យ	KNANSVR
495268	ប្តីលិសចាប់ទោស	អឿន ស្រីមុំ	PLJT
495269	មនុស្សក្រៅបេះដូង	ខេមរ៉ា	MNKBD
495270	ចុងភៅពិសេស	អឿន ស្រីមុំ	JPPS
495271	គ្រូពេទ្យសក្តិសិទ្ធ	ល្អយ វ៉ាន់ណេត	KPSS
495272	មេរៀនជីវិត	សួន ចន្ទា	MRJV
495273	ចង់ស្តាប់ពាក្យកុហក	ហ៊ឹម ស៊ីវន	JSPKH
495274	ទឹកភ្នែកនិស្សិត	ខេមរ៉ា	TPNS
495275	ស្នេហ៍ស្រីស្រុកឯង	ចាន់ សម័យ	SSSA
495276	ចង់បានបេះដូងត្រជាក់	អឿន ស្រីមុំ	CBBDTJ
495277	ចំប៉ាជ្រោយចង្វារ	ចាន់ សម័យ	CBJCV
495278	ព្រែកល្វីវដួងចិត្ត	ចាន់ សម័យ	PLDC
495279	ស្រីល្ងង់លង់ស្នេហ៍	ចាន់ សម័យ	SLLS
495280	អ្នកម្តាយអភ័ព្វ	ចាន់ សម័យ	NMAP
495281	កតញ្ញ	ម៉ាក់ បុជ្ជា	KTG
495282	ព្រះគុណម៉ែ	ម៉េង កែវពេជ្ជតា	PKM
495283	អូនគ្មានបំណង	អឿន ស្រីមុំ	AKBN
495284	បក្សីព្រាត់គូ	អឿន ស្រីមុំ	BSPK
495285	I'M FEELING 100%	ចាន់ សម័យ & អោក សុម៉ារីម៉ា	IML100%
495286	សម្រស់ស្នេហ៍បរិសុទ្ធ	ចាន់ សម័យ	SRSBRS
495287	ចង់ប្រលោមដួងចន្ទ	ចាន់ សម័យ	CBLDC
495288	ជម្រាស្នេហ៍	ម៉េង កែវពេជ្ជតា	JRS
495289	សម្បថក្លែងក្លាយ	ចាន់ សម័យ	SBKK
495290	មានម្ចាស់ស្នេហ៍រួចហើយ	ចាន់ សម័យ & ហ៊ឹម ស៊ីវន	MMSRH
495291	ស្នេហាភ្លឺថ្កា	ម៉េង កែវពេជ្ជតា	SHPT
495292	វាចាហ្គីតាស្នេហ៍	ចាន់ សម័យ	VCKTS
495293	ស្នេហ៍គ្មានចំងាយ	ក្រុម	SKCG
495294	ស្នេហ៍ដូចព្យុះ	អោក សុម៉ារីម៉ា	SDP
495295	មានតែរូបបង	អោក សុម៉ារីម៉ា	MTRB
495296	អូនជាដង្ហើមបង	ចាន់ សម័យ	AJDHB
495297	វិចិត្រស្នេហ៍យើងទាំងពីរ	អោក សុម៉ារីម៉ា	VTSYTP
495298	ជឿចិត្តអូនចុះ	អោក សុម៉ារីម៉ា	JCAJ
495299	ឆ្លើយមកក្តាម	អោក សុម៉ារីម៉ា	JMP
495300	អូនអឿនណាស់បង	អោក សុម៉ារីម៉ា	AANB
495301	ភ្នែកបងពិសពុល	សួន ចន្ទា	PBPP
495302	ម្សិលមិញ	ចាន់ សម័យ	MM

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
495303	លាក់ស្នេហ៍គ្រាំចិត្ត	ឈួន សុវណ្ណនៃ	LSKJ
495304	ស្នំថ្មីចិត្តថ្មី	ក្រុម	JTCT
495305	កុងបន្ទោសម៉ា	អឿន ស្រីមុំ	KBTM
495306	ស្រីស្រស់ស្រងាវ-ថៅកែត្បូង	ឡាយ វណ្ណៈ & អឿន ស្រីមុំ	SSSGTKT
495307	រវង់ទទួលពរជ័យ	ឡាយ វណ្ណៈ	RVTPPJ
495308	សម្បកូនអុក	ឡាយ វណ្ណៈ & អឿន ស្រីមុំ	SKKA
495309	ពាក្យមិនពិត	អឿន ស្រីមុំ	PMP
495310	ហ៊ានស្កក់ក្នុងសុបិន	ឡាយ វណ្ណៈ	TSKSB
495311	ស្នំថ្មីសេរីឧត្តម	អឿន ស្រីមុំ	JTSRAD
495312	រាត្រីទឹកខ្មៅ	ឡាយ វណ្ណៈ	RTTK
495313	រំលេងចូលស្នំ	ឡាយ វណ្ណៈ & អឿន ស្រីមុំ	RLJJ
495314	ទូងតាក់អូនកុំប្រកាន់	ឡាយ វណ្ណៈ	TGTAKBK
495315	ពន្លឺបុណ្យចូលស្នំ	ឡាយ វណ្ណៈ	PLBJJ
495316	កំលោះអូឡាក់ហ្ស៊ិន	ចាន់ សម័យ & អឿន ស្រីមុំ	KLALS
495317	កាន់តែស្អប់កាន់តែស្រឡាញ់	ចាន់ សម័យ	KTSKTSL
495318	លើកនេះប្តឹងប៉ូលីសម្តង	ឡាយ វណ្ណៈ	LNPBLM
495319	នៅម្នាក់ឯងម្យ៉ាងដែរ	ឡាយ វណ្ណៈ	NMAMD
495320	កាចជាងឪឡា	ចាន់ សម័យ & អោក សុម៉ារីម៉ា	KJAK
495321	រាំទៅៗ	សួន ចន្ទា	TR
495322	អ្នកស្នេហ៍គឺបង	ចាន់ សម័យ	NSKB
495323	មនុស្សរិទេពាធិតា	ចាន់ សម័យ & ឈួន សុវណ្ណនៃ	MNRTVD
495324	ស្រឡាញ់បងផង	ចាន់ សម័យ & អោក សុម៉ារីម៉ា	SLBP
495325	លួចស្រឡាញ់បង	សួន ចន្ទា	LSLB
495326	អូរ៉ាហេចោលបងយកគេ	ឡាយ វណ្ណៈ	ARHJBYK
495327	គូនិស្ស័យពីបុព្វ	ឡាយ វណ្ណៈ	KNSPBP
495328	បេះដូងអូនសាងពីអ្វី	ចាន់ សម័យ	BASPAV
495329	ចិត្តស្ម័គ្រ	ចាន់ សម័យ	SJ
495330	ចាំដើម្បីចាំ	ម៉េង កែវពេជ្ជតា	JDBJ
495331	ដួងច័ន្ទដួងចិត្តស្នេហ៍ស្រី	អោក សុម៉ារីម៉ា	DCDCSS
495332	ផ្ទៃមេឃស្រអាប់	អោក សុម៉ារីម៉ា	PMSA
495333	ប្រុសចិត្តពាក	ម៉េង កែវពេជ្ជតា	BJPP
495334	ស្រឡាញ់អូន៣៦៥ស្នំ	ចាន់ សម័យ	SLA365T
495335	ចាញ់ចិត្តចាញ់ស្នេហ៍	អោក សុម៉ារីម៉ា	JCJS
495336	អូនដឹងគួរធ្វើយ៉ាងណា	អោក សុម៉ារីម៉ា	ADKTYN
495337	ព្យុះភ្លៀងភ្លៀង	ម៉េង កែវពេជ្ជតា	PKP
495338	ដឹងទេអូននឹក	សួន ចន្ទា	DTAN
495339	ខកចិត្ត	ម៉េង កែវពេជ្ជតា	KJ
495340	រន្ធដើរអភ័ព្វស្នេហ៍	ចាន់ សម័យ	RDAPS
495341	ស្តង់ដារស្រីស្អាត	ចាន់ សម័យ	SDSS
495342	រក្សាស្នេហ៍	ហ៊ឹម ស៊ីវន	RSS
495343	អក្ខរាទើលើបេះដូង	អោក សុម៉ារីម៉ា	AKRTLBD
495344	ទឹកភ្នែករំលែកទុក្ខ	ម៉េង កែវពេជ្ជតា	TPRLT

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
495345	កំលោះក្រៀមក្រង	បាន សម័យ	KLKK
495346	កំណត់ហេតុបេះដូង	ម៉េង កែវពេជ្ជតា	KNHBD
495347	ស្តាយក្លិនថ្កា	បាន កាពូន	SKT
495348	តាមចិត្តបងមិនទាន់	ហ៊ឹម ស៊ីវន	TJBMT
495349	ខាន់ស្នាក់ក្តី	អឿន ស្រីមុំ	KSPK
495350	គ្មានទេចម្លើយស្នេហា	សួន ចន្ទា	KTJLS
495351	គ្មានបងក្នុងបេះដូង	ម៉េង កែវពេជ្ជតា	KBKBD
495352	សុំបេះដូងអូនជ្រក	បាន សម័យ	SBD AJ
495353	ជំនោរខែបុស្ស	សួន ចន្ទា	JNKB
495354	មន្តស្នេហា	បាន សម័យ	MS
495355	ក្រូស្នេហា MODERN	បាន សម័យ & អឿន ស្រីមុំ	KSMD
495356	អាចារ្យតាថេ:	បាន សម័យ	AJTT
495357	បងក្បត់សន្យា	ម៉េង កែវពេជ្ជតា	BKSY
495358	បំណងស្នេហាអវិជ្ជមាន	បាន សម័យ	BNSAVM
495359	យកចិត្តទុកដាក់ពេញចិត្ត:	អោក សុម៉ារីម៉ា	YJCPVJ
495360	ចាស់ខ្ចី	មាស សារ៉ាន់ & សុវណ្ណា	JK
495361	ចង់ស្តាប់ក្រោមកែវភ្នែកអូន	ត្រីម វិចិត្រ	JSKKPA
495362	សុំភ្នក់បានទេ	បាន សម័យ & អឿន ស្រីមុំ	SPBT
495363	ចិត្តស្រីមិនដូចគ្នា	បាន សម័យ & ទូច ស៊ិននិច	JSMDK
495364	ខែចេត្រចូលឆ្នាំ	ម៉េង កែវពេជ្ជតា	KJCJ
495365	អញ្ជើញវាទាំងអស់គ្នា	ហ៊ឹម ស៊ីវន	AJLRTAK
495366	អញ្ជើញមកចូលឆ្នាំ	ម៉េង ប៊ុនយុង & ម៉េង កែវពេជ្ជតា	AJM CJ
495367	ខ្មាសអឿនអ្វី	សៀម ស្រីនុច	KAV
495368	យើងវាទាំងអស់គ្នា	ឈួន សុវណ្ណាសែ	YRTAK
495369	ឈ្មោះអូនដូចដួងតារា	ទេព វិនដារ៉ូ & អមពារទេវី	JADDDR
495370	ខែក្រោយមេសា	សង វាចា & សុភន្ទា	KKMS
495371	បុប្ផាព្រៃភ្នំ	សោម ប៊ុនយុង & ទូច ស៊ិននិច	BPPP
495372	ផ្កាក្រពុំ	ហ្វារ ឡារី	PKP
495373	ព្រោះតែអូន	ផាន សុផាត	PTA
495374	អ្នកណាមិននឹកអូន	ឃុំ ប៊ុណ្ណាដែត	NNMNA
495375	ពួកយើងវាសប្បាយ	ឡាយ លក្ខណា	PYRSB
495376	បើបងស្រឡាញ់ខ្ញុំ	ខាន់ សុខឃឹម	BBSLK
495377	វាវង់អន្លង់រមៀត	ឈួន សុវណ្ណាសែ	RVALRM
495378	ថ្ងៃនេះថ្ងៃចូលឆ្នាំថ្មី	យន សុភាពា	TNTJJT
495379	ថ្ងៃចូលឆ្នាំខ្មែរ	អឿន ស៊ីផុល & យុន តារាវត្តី	TJJT
495380	វាវង់ផ្សេងរកគូ	យុន តារាវត្តី	RVPRK
495381	បើខ្ញុំចេះវា	ឃុំ ប៊ុណ្ណាដែត	BKJR
495382	ស្រណោះផ្កាវង់	នួន មុនីវត្ត	SNPR
495383	វាងងុះមាត់បឹង	យន សុភាពា	RDMB
495384	កម្រងផ្កាក្នុង	ហេង ដារី	KRPP
495385	ភិសាវង់ៗ	អឿន ស្រីមុំ	PSVV
495386	ខ្លាចហើយស្នេហា	សុដា នីតា	KHSH



**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
495387	យប់អើយ យប់យន់	សែម សង្ហាត	YAYY
495388	ស្នេហាតែស្រីម្នាក់	សៀង សំណង	STSM
495389	អូនសំរាំម្តង	ឡេង មុន្នីរថនា	ASRM
495390	វាតាមចិត្តស្រីគ្រ	ឡេង ប៉ុនណាត	RTJS
495391	សំលេងហ្គីតា	ខៀប ស្រីវត្ត	SLKT
495392	ក្រៅពីរូបអូនបងមិនស្រីគ្រ	ហ្គា ឡាវី	KPRABMS
495393	អញ្ជើញវា	ម៉េង កែវពេជ្ជតា	AJR
495394	ខ្លាចប៉ះប្តីគេ	ក្រុម & ក្រុម	KBBK
495395	បើបងប្រាថ្នាស្រឡាញ់ខ្ញុំ	ទូច ស៊ុននិច	BBPTSLK
495396	វាវង់ចូលស្នាំ	ទេព រិនដារ៉ូ & អាក សុម៉ារីម៉ា	RVCJ
495397	ឈប់ប្រោយទៅបង	សៀង សុធាវ៉ា	JPTB
495398	វាវង់ចូលស្នាំថ្មី	ឈឿន ឧត្តម & ចាន់ កណ្តិកា	RVCJT
495399	ច្រឡំហើយបង	ខៀប ស្រីវត្ត	CLHB
495400	រាត្រីណាត់ជួបគ្នា	អ៊ីង រដ្ឋា	RTNJ
495401	សាមេឡេ	អៀង ស៊ីធុល & ហ៊ឹម ស៊ីវន	SML
495402	វាចង្វាក់ទ្វីស	ឡាយ លក្ខណា	RCVT
495403	ស្នាំនេះស្នាំថ្មី	សៀង សំណង & នួន មុន្នីវត្ត	JNJT
495404	ពេញវ័យក្រមុំ	សោម ប៉ុនយ៉ុង	PVKM
495405	សុំច្បាប់ប្រពន្ធ	ឡាយ រណៈ & អឿន ស្រីមុំ	SCBP
495406	កន្ទេលមាស	សៀង សុធាវ៉ា	KTM
495407	វាវង់ក្រមុំកម្ពុជា	សោម ប៉ុនយ៉ុង & ទូច ស៊ុននិច	RVKMKPJ
495408	វាមិនឆ្កែតទេ	ម៉េង កែវពេជ្ជតា	RMJT
495409	វាវង់ស្នង់ចិត្ត	ផាន សុផាត & សុម៉ាលីតា	RVSJ
495410	បងខឹងស្រីមួយណា	ផាន ណារី	BKSMN
495411	កំសាន្តស្នាំថ្មី	ណូយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	KSJT
495412	ស្នេហាអរណស្នេហា	ឈឿន ឧត្តម & សោម សព្វម្ម	SDARSD
495413	ទឹកកន្លះក្អម	ឡេង មុន្នីរថនា	TKLK
495414	បោះលួងផ្សងស្នេហា	ឡេង ប៉ុនណាត & ទូច ស៊ុននិច	BJPS
495415	បងខឹងរឿងអី	សោម សព្វម្ម	BKRAV
495416	អាប្រាតស្នាគុក	ហេង សុវណ្ណារ៉ា	ATJK
495417	ស្មានតែល្អណាស់ហ្ន៎	ខាត សុខយឹម	STLNN
495418	ស្រីគ្របងដែរអូនស្រី	ផា សំណង & សុដា នីតា	SBDRAS
495419	សកវាទ័ចាំស្នេហា	ផាន ណារី	SKCJS
495420	TWISS AGAIN	ហ្គា ឡាវី	TAG
495421	ពេលនាងដល់ក្រើយ	ហ្គា ឡាវី	PNDT
495422	ប៉ុន្មានខែទៀតទើបបងរៀបការ	ទូច ស៊ុននិច	BMKTTBRK
495423	វិប្បឡងស្នេហា	ហ្គា ឡាវី	VYLSH
495424	ស្រីតូចច្រឡឹង	ឡេង សារីទូ & ទូច ស៊ុននិច	STJL
495425	ខូចចិត្តស្រីស្នេហា	ទូច ស៊ុននិច	KJSS
495426	បងយល់ចិត្តស្រីទេ	ទូច ស៊ុននិច	BYJST
495427	មន្តស្នេហាស្រីខ្មៅ	ឡេង សារីទូ	MSSK
495428	ក្តិនស្នេហា	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	KS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
495429	ទឹកហូរ	ទូច ស៊ុននិច	TH
495430	ក្លិនផ្កាសំរោង	សៀង សំណង	KPSR
495431	ទឹកជ្រោះទឹកភ្នែក	ទូច ស៊ុននិច	RJRP
495432	រាត្រីជួបស្នេហ៍	ហួរ ឡារី	RTJS
495433	ជំនោរលកសមុទ្រ	ម៉េង កែវពេជ្ជតា	JNRLSM
495434	ចន្ទពេញបរមិ	ហួរ ឡារី	CPBRM
495435	ទេសចរណ៍ក្នុងក្តីស្រមៃ	ឡោ សារិន្ទ & ទូច ស៊ុននិច	TSCCKSM
495436	វិលវិញណាបង	ទូច ស៊ុននិច	VVNB
495437	យប់ស្ងាត់	ហួរ ឡារី	YS
495438	មួយម៉ឺនស្នេហ៍	ទូច ស៊ុននិច	MMS
495439	ចាំលុះមរណៈ	ហួរ ឡារី	JLMRN
495440	ស្តាយភាពបរិសុទ្ធ	ទូច ស៊ុននិច	SPBRS
495441	ដងស្ទឹងពោធិសាត់	ឡោ សារិន្ទ	DSPS
495442	ខ្លាចហើយក្តីស្នេហ៍	ទូច ស៊ុននិច	KHKS
495443	ចំបីបាយណ៍	សៀង សំណង	CPBR
495444	គីរីវិម្សន្តរ៍ចាស់	ម៉េង កែវពេជ្ជតា	KRRTNJ
495445	សម្រស់បុប្ផាព្រៃ	ហ៊ឹម ស៊ីវន	SRBPP
495446	ទំនួញសេនាកុត្តរាជ	អៀង សិរីផល	TSNKR
495447	អាសុរៀមផង	យិន សារិន & ហ៊ឹម ស៊ីវន	ASRP
495448	បុប្ផាប្រាំពីរទង	ក្រុម	BPBPT
495449	ដូចផ្កាកំពិលើមេឃ	ក្រុម & ក្រុម	DTPLM
495450	ស្ពានមេត្រី	អៀង សិរីផល & តារា ចោមចន្ទ	SMT
495451	ស្បែកស្បែកមន្ត	យិន សារិន & ហ៊ឹម ស៊ីវន	SMSM.jpg
495452	ទំនាយមុសា	ក្រុម & ក្រុម	TNMS
495453	កំហឹងសេនាកុត្តរាជ	អៀង សិរីផល	KHSNKR
495454	ទឹកភ្នែកនាងបទុមា	អៀង សិរីផល & វ៉ែន សុគន្ធារី	TPNBM
495455	រាជសារប្រហារដួងចិត្ត	ល្ងាយ វ៉ាន់ណេត & វ៉ែន សុគន្ធារី	RSBHDJ
495456	លាទាំងអាជីវិយ	ល្ងាយ វ៉ាន់ណេត	LTAL
495457	បណ្តាំនាគែវសុមន្ទា	ល្ងាយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	BDNKSMT
495458	បណ្តាសាព្រហ្មលិខិត	ហ៊ឹម ស៊ីវន	BDSPLK
495459	សង្គ្រាមបាស្យា	ល្ងាយ វ៉ាន់ណេត	SKBS
495460	ប្រលោមចិត្ត	ល្ងាយ វ៉ាន់ណេត	BLC
495461	ចិត្តឫស្សី	តារា, ឈឿប, សារីន	CRS
495462	ផ្សងនិស្ស័យ	ទូច ស៊ុននិច	PNS
495463	ពេជ្រក្លែងក្លាយ	ក្រុម & ក្រុម	PKK
495464	កំលាំងអធិដ្ឋាន	ល្ងាយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	KLATT
495465	ចន្ទ្រាជាសាក្សី	ល្ងាយ វ៉ាន់ណេត & ទូច ស៊ុននិច	CTJSS
495466	សម្រស់បុប្ផាកំពង់ធំ	ល្ងាយ វ៉ាន់ណេត	SRBPKPT
495467	អនុស្សាវរីយ៍ភ្នំសន្តក	ល្ងាយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	ANSVRPST
495468	OK ណាចាស	គឹម លក្ខិណា	OKNJ
495469	បងស្នេហ៍អូន	ព្រាប សុវត្ថិ	BSA
495470	ជំនោរកក្តិក	អៀង សិរីផល & ហ៊ឹម ស៊ីវន	JNKD

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
495471	រំដួលស្ទឹងសែន	ណូយ វ៉ាន់ណេត	RDSS
495472	ស្តាយឈ្មោះនិស្សិត	អៀង សីធុល	SJNS
495473	ត្រូវតែយំពេលបាត់ស្នេហ៍	ហ៊ឹម ស៊ីវន	TTYPBS
495474	អ្នកឈឺចាប់គឺបងអ្នកសុខុមគីអូន	ព្រាប សុវត្ថិ	NJCKBNSKKA
495475	មន្តស្នេហ៍ចិត្តអូន	ហ៊ឹម ស៊ីវន	MSCA
495476	អនុស្សាវរីយ៍ស្មានកំពង់ថ្ម	អៀង សីធុល	ANSVRST
495477	ស្រលាញ់ប៉ុណ្ណាឈឺផ្សាប៉ុណ្ណឹង	ពៅ បញ្ញាពៅជ្រ	SLBNJCBN
495478	ដកចិត្ត	ព្រាប សុវត្ថិ	DC
495479	ធ្លាប់ស្រលាញ់ធ្លាប់ក្សត្រ	ព្រាប សុវត្ថិ	TSLTK
495480	ឱអូនភ្លេចម្តេចបាន	ម៉េង កែវពេជ្ជតា	AAPMB
495481	ថែវទូកនេសាទ	ណូយ វ៉ាន់ណេត	CTNS
495482	រសៀលគងក្នុង	ណូយ វ៉ាន់ណេត	RSKP
495483	ជ្រោះចាំស្នេហ៍	ហ៊ឹម ស៊ីវន	JCS
495484	ស្នេហ៍ស្មោះឥតព្រួយ	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	SSAP
495485	ព្រាត់ទាំងស្រលាញ់	ណូយ វ៉ាន់ណេត	PTSL
495486	ផ្លើសារប្រហារស្នេហ៍	ហ៊ឹម ស៊ីវន	PSBHS
495487	អន្ទាក់ស្នេហ៍	ព្រាប សុវត្ថិ	ATS
495488	ស្នេហ៍ម្ចាស់ប្រុស	ពៅ បញ្ញាពៅជ្រ	SMB
495489	តើស្រីដឹងទេ	ព្រាប សុវត្ថិ	TSDT
495490	សម្រស់ក្នុងខ្លែង	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	SRPK
495491	ទន្លេបាទីជំរំស្នេហ៍	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	TLBTJRS
495492	ឱ ដូនកែវអើយ	ណូយ វ៉ាន់ណេត	ADKA
495493	និទាយៈរដូវនៅភ្នំតាម៉ៅ	ណូយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	NKRPTM
495494	កំពង់សោមដួងចិត្ត	ណូយ វ៉ាន់ណេត	KPSDC
495495	ថ្ងៃលិចអូនស្រណោះ	ទូច ស៊ីវននិច	TLASN
495496	ដាក់ទុនស្នេហ៍អូន	ណូយ វ៉ាន់ណេត	DTSA
495497	អនុស្សាវរីយ៍ឆ្នេរអូឈើទាល	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	ANSVRJAJT
495498	ស្រលាញ់ដោយឥតគរវ៉ា	ណូយ វ៉ាន់ណេត	SLDATV
495499	សម្រស់ក្បាលនាយ	ណូយ វ៉ាន់ណេត	SRKJ
495500	ជំនោរសមុទ្រ	ម៉េង កែវពេជ្ជតា	JNSM
495501	ផ្ការីកលើកី	ណូយ វ៉ាន់ណេត	PRLK
495502	បងចាំលុះថ្ងៃសុន្យ	ណុប បាយ័ន	BJLTS
495503	រស់ខ្លះបងមិនបាន	ហ៊ឹម ស៊ីវន	RKBMB
495504	ចិត្តពិការ	ព្រាប សុវត្ថិ	CPK
495505	នឿយចិត្ត	គឹម លក្ខិណា	NC
495506	អូនជាព្រានបុរស	ណុប បាយ័ន	AJPBR
495507	ស្នេហ៍មិនអាចក្លាយជាមិត្ត	ម៉េង កែវពេជ្ជតា	SMAKJM
495508	ឈប់គិតនៅតែនឹក	ព្រាប សុវត្ថិ	JKNTN
495509	បើកបេះដូងឱអូនផង	ហ៊ឹម ស៊ីវន	BBDAAP
495510	បេះដូងកំព្រាបើកទ្វារចាំស្នេហ៍	ព្រាប សុវត្ថិ	BDKPBTC
495511	ផ្កាយរះក្នុងចិត្ត	ម៉េង កែវពេជ្ជតា	PRKJ
495512	សម្រស់ឆ្នេរកែប	ណូយ វ៉ាន់ណេត	SRJK

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
495513	សល់តែស្រមោល	គឹម លក្ខិណា	STSM
495514	ថ្ងៃយើងជួបគ្នា	ណូយ វ៉ាន់ណេត & គឹម លក្ខិណា	RYJK
495515	សំណេកប៉ិនធ្វើន	អៀង ស៊ីផុល	SNBT
495516	ផ្កាស្រពោន	ហ៊ឹម ស៊ីវន	PSP
495517	វាលអាណ័យចិត្ត	អៀង ស៊ីផុល & ពៅ បញ្ញាពេជ្រ	VALC
495518	ផ្កាយស្នេហា	អៀង ស៊ីផុល	PS
495519	បើកទ្វារបេះដូង	អៀង ស៊ីផុល & ហ៊ឹម ស៊ីវន	BTBD
495520	សង្ឃឹមថ្ងៃស្អែក	អៀង ស៊ីផុល & ហ៊ឹម ស៊ីវន	SKTS
495521	គ្រាំឈាមបៀមទុក្ខ	ហ៊ឹម ស៊ីវន	KJBT
495522	ភ្លើងទៀនស្នេហា	អៀង ស៊ីផុល	PTSH
495523	កម្ពុតាមមកកាត់	ហ៊ឹម ស៊ីវន	KTMK
495524	ម្សិលមិញម្តងទៀត	ហ៊ឹម ស៊ីវន	MMT
495525	រង្វងព្រោះស្នេហា	អៀង ស៊ីផុល	VVPS
495526	បណ្តាំលោហិត	ហ៊ឹម ស៊ីវន	BDLH
495527	អក្ខរាចុងក្រោយ	អៀង ស៊ីផុល	AKRCK
495528	បើអូនចោលឈូង	ណូយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	BACJ
495529	សង្ក្រានជារី	សង វ៉ាចា & ហ៊ឹម ស៊ីវន	SKJAV
495530	វារងជូនពរឆ្នាំថ្មី	ណូយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	RVJPJT
495531	ចូលដល់ឆ្នាំថ្មី	ណូយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	JDJT
495532	ផ្កាអើយទាបមក	ណូយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	PATM
495533	ឱ ស្រស់ប្រិមប្រិយ	មាស សារ៉ាន់ & សុវណ្ណា	ASBB
495534	សកវាទ័ផ្កាប្រះ	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	SKVPM
495535	កីឡាម៉ាឌីហ្សូន	ព្រាប សុវត្ថិ	KLMD
495536	ចាំបងជូនទៅ	ណូយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	CBJT
495537	ក្រមុំកូនបួន	មាស សារ៉ាន់ & ម៉េង កែវពេជ្ជតា	KMKB
495538	ស្រស់សង្ហារ	សង វ៉ាចា & ហ៊ឹម ស៊ីវន	SSH
495539	នាំគ្នារាំរង	សង វ៉ាចា & ហ៊ឹម ស៊ីវន	NKRV
495540	ស្នំស្នំថ្មី	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	SSJT
495541	កុំភ្លេចទៅវត្ត	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	KPTV
495542	ក្រមុំតែងខ្លួន	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	KMTK
495543	សមរូបសមរាង	ហ៊ឹម ស៊ីវន	SRSR
495544	សាមគ្គីរាំរង	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	SKRV
495545	ផ្ការីកតែមួយ	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	PRTM
495546	បើអូនស្លៀកក្បិន	មាស សារ៉ាន់ & សុវណ្ណា	BASK
495547	អូនរំលឹបពោក	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	ARPP
495548	ម៉ាឌីហ្សូនដែលអូនពេញចិត្ត	ម៉េង កែវពេជ្ជតា	MDSAPC
495549	ខ្មាសអីនិងដៃ	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	KAND
495550	ខ្មៅឱ្យតែស	សង វ៉ាចា & ហ៊ឹម ស៊ីវន	KATS
495551	ឆ្នាំនៅជំទើវ	សង វ៉ាចា & ម៉េង កែវពេជ្ជតា	JNJT
495552	ស្នេហាពណ៌ស	គឹម លក្ខិណា	SPS
495553	ស្នេហាស្វាយព្រោះបង	ណុប បាយាវិទ្ធី	SJPB
495554	ស្របេះដូងបងមុន	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	SBDBM

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
495555	DON'T GO	ណុប បាយ៉ាវិទ្ធ	DG
495556	ស្នេហ៍ឯកា	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	SAK
495557	សៀវភៅកំណត់ហេតុស្នេហ៍	ម៉េង កែវពេជ្ជតា	SPKNHS
495558	បុប្ផាកោះដាច់	ណូយ វ៉ាន់ណេត	BPKD
495559	ផ្ការីកក្នុងហាងកាហ្វេ	ណូយ វ៉ាន់ណេត	PRKHCF
495560	ក្រោយភ្លៀងមេឃស្រឡះ	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	KPMSL
495561	អក្ខរាណស្រី	ណូយ វ៉ាន់ណេត	AKRLS
495562	ធាតុមាសធាតុភ្លើង	ពេជ្រ ពានី & ទូច ស៊ីននិច	TMTP
495563	រាត្រីស្ងាត់	ណូយ វ៉ាន់ណេត	RTS
495564	ចាំសន្យា	ព្រាប សុវត្ថិ	JSY
495565	ពាក្យស្នេហ៍មួយលានដង	ព្រាប សុវត្ថិ & សួន ចន្ទា	PSMLD
495566	ទំហំបេះដូង	ព្រាប សុវត្ថិ	THBD
495567	ប្រាថ្នា	ម៉េង កែវពេជ្ជតា	BT
495568	ជឿដល់ពេលណា	គឹម លក្ខិណា	JDPN
495569	អនុស្សាវរីយ៍ទន្លេវែក	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	ANSVRTLVK
495570	ទើបដឹងថាបងលួចស្នេហ៍	សួន ចន្ទា	TDTBLS
495571	ផ្តើមស្នេហ៍ផ្តាច់ស្នេហ៍	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	PSPS
495572	ប្រាប់អូន	ព្រាប សុវត្ថិ	BA
495573	បេះដូង PHOTOCOPY	គឹម លក្ខិណា	BDPTCP
495574	សម្បថស្នេហ៍	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	SBS
495575	សត្រូវស្នេហ៍គឺមិត្តខ្ញុំ	ម៉េង កែវពេជ្ជតា	STSKMK
495576	ស្រក់ទឹកភ្នែកពិតៗពេញដល់បាត់ដំប	ព្រាប សុវត្ថិ	STPPPPDBDB
495577	ស្តាប់ខ្លួនឯង	ព្រាប សុវត្ថិ	SKA
495578	សំលេងស្នេហា	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	SLSH
495579	ពេលស្នេហ៍អផ្សុក	ម៉េង កែវពេជ្ជតា	PSAS
495580	ស្នេហ៍រលាយបាត់	ណូយ វ៉ាន់ណេត	SRLB
495581	ចំលើយស្នេហ៍	ព្រាប សុវត្ថិ & ម៉េង កែវពេជ្ជតា	CLS
495582	ស្ទឹងសង្កែស្នេហ៍សំដាត់	ម៉េង កែវពេជ្ជតា	SSKSSG
495583	កំពង់ស្ពឺជម្រៅស្នេហ៍	ណូយ វ៉ាន់ណេត	KPSJRS
495584	ព្រោះហេតុអ្វីទាយ	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	PHTT
495585	តួលេខស្នេហ៍	ម៉េង កែវពេជ្ជតា	TLS
495586	អ៊ុយៗ	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	AA
495587	ស្នេហ៍ស្មោះជូនអូនហើយ	ព្រាប សុវត្ថិ	SSJAH
495588	ក្រោយពេលបែកគ្នា	ព្រាប សុវត្ថិ	KPBK
495589	ពិសោធន៍ស្នេហ៍ប្រែឈឺចាប់	ណុប បាយ៉ាវិទ្ធ	PSSBJC
495590	ស្រីស្រស់ប្រុសសង្ហា	ព្រាប សុវត្ថិ & ម៉េង កែវពេជ្ជតា	SSBSH
495591	រូបថតប្តីស្នេហ៍	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	RTPS
495592	បេះដូងបងលែងមានអូនទៀតហើ	ម៉េង កែវពេជ្ជតា	BDBLMAH
495593	ចំការស័ក្តិបួន	ណូយ វ៉ាន់ណេត	CKSB
495594	បុប្ផាឧដុង្គ	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	BPAD
495595	ស្នេហ៍ជាកម្មសិទ្ធិ	ព្រាប សុវត្ថិ & ម៉េង កែវពេជ្ជតា	SJKMS
495596	ចិត្តស្មោះនៅត្រង់នេះ	ព្រាប សុវត្ថិ	CSNTN

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
495597	បានត្រឹមរង់ចាំ	ហ៊ឹម ស៊ីវន	BTRC
495598	អូនមានសំណាង	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	AMSN
495599	ទឹកភ្នែកកម្មករសំណង់	សុះ ម៉ាច & គឹម លក្ខិណា	TPKMKS
495600	ទិដ្ឋភាពបុណ្យអុំទូក	ទូច ស៊ីវនិច	TPBAT
495601	បណ្តែតប្រទីប	ល្ងាយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	BDBT
495602	ស្រីខ្មៅយំតាម	ល្ងាយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	SKYT
495603	ភ្លៀងមួយភ្លៀត	ហ៊ឹម ស៊ីវន	PMRT
495604	កំលោះអស់អ្នក	ល្ងាយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	KLAA
495605	អំបុកស្រូវអី?	ល្ងាយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	ABSA
495606	ស្នេហាស្រុកស្រែ	ល្ងាយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	SHSS
495607	ចុងភៅទូកង	ល្ងាយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	CPTG
495608	ខែរព្រាងៗ	ល្ងាយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	KRPP
495609	រាំថែវប្បធម៌	ល្ងាយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	RTVT
495610	អូនរាំម៉ាឌីហ្សូន	ម៉េង កែវពេជ្ជតា	ARSDS
495611	សមលើសមក្រោយ	ល្ងាយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	SLSK
495612	បុណ្យអុំទូក	ល្ងាយ វ៉ាន់ណេត	BAT
495613	នារីផ្កាយព្រឹក	ទូច ស៊ីវនិច	NRPP
495614	ជាម្តងចងក្រិន	ល្ងាយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	PMAK
495615	ទូកងលឿនលយ	ហ៊ឹម ស៊ីវន	TGLL
495616	ឱ!ស្រុកអូរជុំ	ល្ងាយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	ASAJ
495617	ភរិយាភិទ្ធាករ	អៀង សិរីធីល & ហ៊ឹម ស៊ីវន	PRYK
495618	ប្តីអើយ!អូនផ្តាំ	ល្ងាយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	PAAP
495619	ម៉ូតសក់កាំប្រមា	ល្ងាយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	MSKBM
495620	ផ្ការានប្រគំ	ម៉េង កែវពេជ្ជតា	PLBK
495621	ស្រណោះភ្លៀងយប់	ល្ងាយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	SNPY
495622	រាំរងក្រោមដួងខែ	សុះ ម៉ាច & ហ៊ឹម ស៊ីវន	RVKD
495623	នៅតែស្រមោល	ម៉េង កែវពេជ្ជតា	NTSM
495624	កបិនវត្តយើង	ព្រាប សុវត្ថិ & គឹម លក្ខិណា	NTVY
495625	ជឿបងគ្រូ	ព្រាប សុវត្ថិ & គឹម លក្ខិណា	JSK
495626	ទឹកភ្នែកបេះដូង	ម៉េង កែវពេជ្ជតា	TPBD
495627	មកមើលអីបាទ	លុប បាយ៉ាវិទ្ធី	MMAB
495628	ដឹងថាលឺចាប់លើសដើម	គឹម លក្ខិណា	DTJCLD
495629	ប្រចណ្ណក្នុងចិត្ត	លុប បាយ៉ាវិទ្ធី	BCKJ
495630	សាយ័ណ្ណវាស្តេហ៍	គឹម លក្ខិណា	SYNRS
495631	សុបិន្តកណ្តាលអាប្រាត	ព្រាប សុវត្ថិ	SBKDAT
495632	ចិត្តរឹង	គឹម លក្ខិណា	CR
495633	ដឹងទេបុរសម្នាក់នេះ	លុប បាយ៉ាវិទ្ធី	DTBRMN
495634	ទឹកភ្លៀងជម្រះស្នេហា	គឹម លក្ខិណា	TPJRS
495635	សុំស្នេហាបន្តិច	ព្រាប សុវត្ថិ	SSBT
495636	រំជិនមានស្នេហា	ព្រាប សុវត្ថិ	RDMS
495637	ខំហាមចិត្តដៃរតែមិនឈ្នះ	ព្រាប សុវត្ថិ	KHCDTMJ
495638	យូរប៉ុនណា ឆ្ងាយប៉ុនណា	ព្រាប សុវត្ថិ & គឹម លក្ខិណា	YBNJBN

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
495639	សត្វត្រចៀកកាំ	ម៉េង កែវពេជ្ជតា	STCK
495640	លលេង	ព្រាប សុវត្ថិ & គឹម លក្ខិណា	LL
495641	វង្សនឡក់	គឹម លក្ខិណា	AL
495642	ហួសហើយស្នេហ៍	ណុប បាយ័ន	HHS
495643	ឈប់ខលមកស្រី	ម៉េង កែវពេជ្ជតា	JCMS
495644	រនោចសោកសៅ	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីន	RNSS
495645	សោមសើកនាយ៉ា	ព្រាប សុវត្ថិ	CCJY
495646	រសជាតិស្នេហ៍	ស៊ុន ចន្ទា	RJS
495647	ចាក់សោរលើដួង	ណុប បាយ័ន	CSBD
495648	សោមនាយ	ពៅ ហ៊ុន	JC
495649	អូស្នេហ៍	ម៉េង កែវពេជ្ជតា	AS
495650	ផ្កាអើយផ្កាថ្កល	ឡោ សារិន្ទ & ទូច ស៊ុននិច	PAPP
495651	កំពង់ធំជុំចិត្ត	ឯក សិរី	KPTJRC
495652	សម្លាប់ដោយមន្តស្នេហ៍	យ៉ែម សំអូន	SLDMS
495653	ទំនួញព្រាត់ស្នេហ៍	យ៉ែម សំអូន	TNPS
495654	ដួងចិត្តរុះរាយ	សេង សុរិយា	DCRR
495655	ផ្ការីកក្នុងសួនវណ្ណៈ	សុះ ម៉ាច	PRKSVN
495656	សំណងលើដួង	ម៉េង កែវពេជ្ជតា	SNBD
495657	តើបងខុសអ្វី	នូ ស៊ុប	TBKAV
495658	ស្រអែមលាក់ខ្លួន	នូ ស៊ុប	SALK
495659	កុំភ្លេចបុណ្យអង្គរ	ឡោ សារិន្ទ & សុវណ្ណារី	KBPBPAK
495660	គាប់ជួនថ្ងៃបុណ្យ	ថោង ប៊ុនថន	KJTB
495661	ស្នេហាមានអ្វីសំខាន់	សាន ផានិក	SHMAVSK
495662	គ្មានទេចម្លើយ	ម៉ៅ ឌីយ៉ាម៉ង	KCLT
495663	ចាំអូនផង MR. POSTMAN	ខៀប ស្រីវត្ត	CAPPM
495664	សិលាចាំប្តី	ទូច ស៊ុននិច	SLJP
495665	បំភ្លេចអូនចោលចុះ	សុក សំនឿង	BPACJ
495666	សិលាចាំប្តី	ទូច ស៊ុននិច	SLJP
495667	ឃ្នំឡើងក្បាលទឹក	សោម នីមល	KLKT
495668	ផ្កាកំពុងរីក	សោម នីមល	PKPR
495669	អេស្បាញលឡា	ហុង ស៊ីណូ	ASGL
495670	សន្ធិកផ្កក្រាំ	សោម នីមល	STPK
495671	កញ្ជាដកម៉ែ	កែវ រុទ្ធី	KGDM
495672	ចំប៉ាកោះថ្មី	គង់ ឌីណា	CPKT
495673	ដើមដូងប្រាលីងស្នេហ៍	គង់ ឌីណា	DDBLS
495674	ជំនោរវិច្ឆិកា	គង់ វិចិត្រ	JNVCK
495675	ក្របីស៊ីស្រូវ	មាស សារ៉ាន់	KBSS
495676	អូនខ្មាសគេណាស់	ទូច ស៊ុននិច	AKKN
495677	ស្រស់អ្វីម៉្លោះទេ	សៀម សំបូ	SVMT
495678	ស្រវឹងស្រាស្រវឹងស្រី	មាស សារ៉ាន់	SVSSVS
495679	ផ្កាសណ្តាន់	សោម នីមល	PSD
495680	ស្រលាញ់តែបង	ទូច ស៊ុននិច	SLTB

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
495681	បណ្តាំកែវសមន្តា	ល្ខោយ វ៉ាន់ណេត & ទូច ស៊ីននិច	BDKSMT
495682	ម្សិលមិញនរណានិយាយភរេបង	ឡោ សារិទ្ធ	SMNNNYPB
495683	នាវាលាច្រាំង	ឡោ សារិទ្ធ	NVLC
495684	ស្នេហ៍ក្រោមម្លប់ជ្រៃ	ទូច ស៊ីននិច	SKMJ
495685	បញ្ជីខ្មោច	ឡោ សារិទ្ធ	BJK
495686	មើលផ្ទៃសមុទ្រ	ស្នង ស៊ីថា	MPSM
495687	លាបាត់ដំបង	Can't Play	LBDB
495688	ដៃក្នុងដៃភ្នែកក្នុងភ្នែក	ឡោ សារិទ្ធ	DKDPKP
495689	រាត្រីព្រាត់ស្នេហ៍	ទូច ស៊ីននិច	RTPS
495690	នារីស៊ីតស៊ី	ហ្គរ ឡាវី	NRSX
495691	បេះដូងមហាសមុទ្រ	ទូច ស៊ីននិច	BDMHSM
495692	គូស្នេហ៍ភក្តី	ទូច ស៊ីននិច	KSPK
495693	ព្រះថោងនាងនាគ	ទូច ស៊ីននិច	PTNN
495694	ស្នេហ៍អូននឹកអូន	សុះ ម៉ាច	SANB
495695	គ្មានលុយមួយរៀល	ឡោ សារិទ្ធ & ទូច ស៊ីននិច	KLMR
495696	ស្រីចិត្តព្រាន	ផាន សុផាត	SCP
495697	ប្រុសៗកុំជ្រុលជ្រើម	ទូច ស៊ីននិច	BBKJJ
495698	មើលផ្ទៃសមុទ្រ	ស្នង ស៊ីថា	MPSM
495699	លាបាត់ដំបង	Don't play	LBDB
495700	បេះដូងមួយចំណែក	ហ៊ឹម ស៊ីវន	BDMCN
495701	លាហើយកុលាបសង្កែ	ឡោ សារិទ្ធ	LHKLSK
495702	ផ្កាកុលាប	ផាន សុផាត	PKL
495703	ចិត្តអំពាល់	ផាន សុផាត	CAP
495704	តាមបេះដូងដល់ទីបំផុត	សុះ ម៉ាច	TBDDTBP
495705	វណ្ណលីដា	សុះ ម៉ាច & ទូច ស៊ីននិច	VLD
495706	សប្បាយៗ	ទូច ស៊ីននិច	SBSB
495707	មេរៀនស្នេហ៍	សុះ ម៉ាច & ហ៊ឹម ស៊ីវន	MRS
495708	អូនល្អលើសគេ	ព្រាប សុវត្ថិ	ALLK
495709	ចង់បានគូស្នេហ៍	ហ៊ឹម ស៊ីវន	CBKS
495710	ថ្ងៃណាអូនវិលវិញ	ព្រាប សុវត្ថិ	TNAVV
495711	ចិត្តគុកល្អឿង	នូ ស៊ីប & ទូច ស៊ីននិច	CAL
495712	ខ្សែលោហិត	សុះ ម៉ាច	KLH
495713	ថ្ងៃនេះអូនឈឺចាប់	ទូច ស៊ីននិច	TNAJC
495714	នឹកអូនជានិច្ច	នូ ស៊ីប	NAJN
495715	រាជនិសិលាមុនី	សុះ ម៉ាច	RJNSLMN
495716	រដូវភ្លៀងធ្លាក់	ផាន សុផាត	RDPT
495717	ស្គាល់តែក្តីន	ផាន សុផាត	STK
495718	អូននឹកបងណាស់	ទូច ស៊ីននិច	ANBN
495719	បងស្ម័គ្រអូនស្មោះ	ឡោ សារិទ្ធ & ទូច ស៊ីននិច	BSAS
495720	ជាងខាត់ស្បែកជើង	ស្នង ស៊ីថា	JKSJ
495721	ដោះលែងអូនទៅ	ទូច ស៊ីននិច	DLAT
495722	ដើរលេងក្នុងសួន	ស្នង ស៊ីថា & ទូច ស៊ីននិច	DLKS



**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
495723	កុលាបពិរទង	ទូច ស៊ុននិច	KLPT
495724	មាសទឹកប្រាំបី	ឡោ សារិទ្ធ	MTPB
495725	ព្រួយព្រោះនឹកបង	ទូច ស៊ុននិច	PPNB
495726	ដងស្ទឹងស្រែខ្ពង	ផាន សុផាត	DSSK
495727	ឋានសួគ៌ឋានស្នេហ៍	ឡោ សារិទ្ធ & ទូច ស៊ុននិច	TSTS
495728	កុលាបដេដទង	ផាន សុផាត	KL999T
495729	មិនស្នេហ៍ព្រោះអាណិត	ផាន សុផាត	MSPAN
495730	កុលាបដេដទង	ទូច ស៊ុននិច	KL999T
495731	ទេពធីតាក្នុងសុបិន្ត	ឡោ សារិទ្ធ	TTDKSB
495732	សំលេងខ្លយស្នេហ៍	ហ៊ឹម ស៊ីវន	SLKS
495733	ចន្ទាចាកមេឃ	ឡោ សារិទ្ធ	CTCM
495734	បំពេរទិព្វសុដាច័ន្ទ	ឡោ សារិទ្ធ & ឆោម ឆរិន	BPTSDC
495735	ចំណោទស្នេហ៍	ឡោ សារិទ្ធ	CNS
495736	យំព្រោះស្តាយបង	ទូច ស៊ុននិច	YPSB
495737	កុកហើរកាត់ក្រុង	ផាន សុផាត	KHKK
495738	ចន្ទគ្រឹះហ្វា	ឡោ សារិទ្ធ & ឆោម ឆរិន	CKF
495739	បុទុមស្រីវត្ត	នូ ស៊ីប	BBSR
495740	ថ្ងៃនេះថ្ងៃជ័យ	ស្នង ស៊ីថា	TNTJ
495741	ស្រីតូចទ្រមែ	ឡោ សារិទ្ធ & ឆោម ឆរិន	STTM
495742	ត្រពាំងពាយ	ស្នង ស៊ីថា	TPP
495743	អូនមើលក្នុងសួន	ឡោ សារិទ្ធ & ឆោម ឆរិន	AKMKS
495744	សាងផ្នួសចុះអូន	ឡោ សារិទ្ធ	SPJA
495745	ថ្ងៃស្អែកការបង	ឆោម ឆរិន	TSKB
495746	ឱ អូអក្ខរា	ឡោ សារិទ្ធ	AAKR
495747	អនអើយស្រីអន	នូ ស៊ីប	AASA
495748	សំពោងផ្កាចាវ	ឆោម ឆរិន	SPPJ
495749	ថ្មគោលស្រមោលស្នេហ៍	ឡោ សារិទ្ធ & ទូច ស៊ុននិច	TKSMS
495750	ដឹងថាបងក្សត្រ	ទូច ស៊ុននិច	DTBK
495751	ពាលទោលអភ័ព្វ	ឡោ សារិទ្ធ	PTAP
495752	ទើបលាស្នេហ៍កម្ម	ផាន សុផាត	TLSK
495753	កំណាព្យស្នេហា	ឡោ សារិទ្ធ & ទូច ស៊ុននិច	KNSH
495754	ស្រអែមដងស្ទឹងសង្កែ	ឡោ សារិទ្ធ	SADSSK
495755	កំពង់លួងដួងចិត្ត	ទូច ស៊ុននិច	KPLDC
495756	ស្រែកទឹកខ្លាំងណាស់	ឡោ សារិទ្ធ	STKN
495757	ស្តាប់រសជាតិស្នេហ៍	ទូច ស៊ុននិច	SRJS
495758	បិសាចក្រមុំ	ឡោ សារិទ្ធ	BSKM
495759	ស្តាយខ្លួននួនល្អង	ឡោ សារិទ្ធ	SKNL
495760	បុទុមស្រីវត្ត	ទូច ស៊ុននិច	BTSR
495761	ថ្ងៃណាបំភ្លេចអូនបាន	ហ្គារ ឡាវី	TNBPAB
495762	អាណិតមាសបង	ហ្គារ ឡាវី	ANMB
495763	ទឹកហូរមិនហត់	ទូច ស៊ុននិច	THMH
495764	PIANO បាក់ខ្ពង	ផាន សុផាត	PMBT

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
495765	ទំនួញហ្នឹតា	ស្នង ស៊ីថា	TNKT
495766	បណ្តែតក្បួនលេង	ឡោ សារិទ្ធ & ទូច ស៊ីននិច	BDKL
495767	ពេញចិត្តតែបងមួយ	ទូច ស៊ីននិច	PCTBM
495768	ស្នេហាម៉ាកចឹង	ឡោ សារិទ្ធ	SHMT
495769	ខែចេត្រក្តៅខ្លាំង	ស្នង ស៊ីថា & ទូច ស៊ីននិច	KJKK
495770	ឱ ធម្មជាតិអើយ	ឡោ សារិទ្ធ	ATMJA
495771	វិថីជីវិត	ព្រាប សុវត្ថិ	VTJV
495772	ផ្កាយនៅតែរះ	ទូច ស៊ីននិច	PNTR
495773	មួយភ្លែតនឹកតែអូន	ហួរ ឡារី	MRTNTA
495774	កុំអាងមានលុយ	ទូច ស៊ីននិច	KAML
495775	កំពូលភ្នំស្រួច	ថាន សុផាត	KPPS
495776	ថ្ងៃលិចឯនាយសមុទ្រ	ឡោ សារិទ្ធ	TLANSM
495777	ស្តាយអង្គរដើរកការធ្វើ	ផៃ ផុងវ៉ាក់	SAKDRKGT
495778	ចិត្តស្មោះដែលរះរាយ	ទូច ស៊ីននិច	CSDRR
495779	ដួងច័ន្ទដួងចិត្ត	ថាន សុផាត	DCDC
495780	ជីវិតខ្ញុំអើយ	ឡោ សារិទ្ធ	CVKA
495781	អូនទើបតែដឹង	ទូច ស៊ីននិច	ATTD
495782	មន្តស្នេហ៍ចំប៉ីស	ឡោ សារិទ្ធ & ទូច ស៊ីននិច	MSCBS
495783	សម្រែកឈាមខ្មែរ	ឡោ សារិទ្ធ	SRJK
495784	សំបុត្រក្រោមខ្នើយ	ទូច ស៊ីននិច	SBKK
495785	ស្រីស្រស់ក្មេង	ស្នង ស៊ីថា	SSK
495786	កុលាបរត្នកែវ	ឡោ សារិទ្ធ	KLVK
495787	មេឃមីស្រឡំ	សោម ឆរិន	MMST
495788	កន្សែងក្រហម	ស្នង ស៊ីថា	KSKH
495789	ជើងមេឃពណ៌ស	ឡោ សារិទ្ធ & សោម ឆរិន	JMPS
495790	ថ្ងៃបើក្នុងខ្ពស់	ស្នង ស៊ីថា	TBPK
495791	ផ្សេងជួបជាតិក្រោយ	ថាន សុផាត	PJJK
495792	វៃលាបង្កង	ទូច ស៊ីននិច	RLBK
495793	អូនទៅភ្នំវត្តណា	ឡោ សារិទ្ធ	ATPVN
495794	ឱ ផ្សេងបារី	ឡោ សារិទ្ធ	APBR
495795	ឈប់ស្រលាញ់អូនទៅ	ទូច ស៊ីននិច	JSLAT
495796	ខ្នើយមាសខ្នើយមន្ត	ថាន សុផាត	KMKM
495797	ភ្នំសំពៅជំរេដួងចិត្ត	ឡោ សារិទ្ធ	PSPJRC
495798	ខ្នើយប៉ាក់	ទូច ស៊ីននិច	KB
495799	ផ្ករលាន់ឯក្បួង	ស្នង ស៊ីថា & ហ៊ឹម ស៊ីវន	PLAT
495800	មើលអីសើចអី	ហ៊ឹម ស៊ីវន	MASA
495801	បើបងសុំស្នេហ៍	ស្នន ចន្ទា	BBSS
495802	ផ្អើមស្នេហ៍ជាថ្មី	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	PSJT
495803	ផ្ការីកលើមេឃ	ទូច ស៊ីននិច	PRLM
495804	វាលសោកអាណ័យ	ឡោ សារិទ្ធ	VSAL
495805	កញ្ញា៨០គីឡូ	ហ៊ឹម ស៊ីវន	KG80K
495806	ដួងច័ន្ទដួងចិត្តជីវិតបង	ឡោ សារិទ្ធ	DCDJVB

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
495807	កោះប្រាក់អន្ទាក់ស្នេហ៍	ឡោ សារិទ្ធ	KBATS
495808	លាសក្ខណាស្រី	ឡោ សារិទ្ធ & ទូច ស៊ុននិច	LSKLS
495809	កំលោះឆ្មាំផ្លែ	គីង សុរិយា	LKLJ98
495810	បើជាគូ	សុះ ម៉ាច	BJK
495811	អុំទូកក្នុងបឹង	ស្នង ស៊ីថា & ទូច ស៊ុននិច	ATKB
495812	កម្មវិញ្ញាបនបត្រ	ព្រាប សុវត្ថិ	KPSH
495813	ស្រលាញ់អូនប័ណ្ណា	ហ៊ឹម ស៊ីវន	SLABN
495814	មើលពូស៊ីក្យូ	មាស សារ៉ាន់	MPSK
495815	នេះរឺប្រពន្ធ	ហ៊ឹម ស៊ីវន	NRBP
495816	មន្ទារអស់ក្លិន	ឡោ សារិទ្ធ & ទូច ស៊ុននិច	MTAK
495817	យល់ភ័យក្រែងពាក់ស្នេហ៍	ទូច ស៊ុននិច	YPJPS
495818	អង្គុយស្រែចម្ការ	ឡោ សារិទ្ធ & ទូច ស៊ុននិច	ADSVCKS
495819	ក្រពើក្នុងទឹក	ស្នង ស៊ីថា	KPKT
495820	បុប្ផាបណ្ណាល័យ	ឡោ សារិទ្ធ	BPBDC
495821	ទៅលេងភ្នំសំពៅ	ផាន សុផាត & ទូច ស៊ុននិច	TLPSP
495822	ម៉ោងបួនទាបភ្លឺ	ទូច ស៊ុននិច	MBTP
495823	មួយថ្ងៃមួយរយដង	ឡោ សារិទ្ធ	MTMRD
495824	អូនសុំទៅផងបានទេ	ហ៊ឹម ស៊ីវន	ASTPBT
495825	អនុស្សាវរីយ៍ថ្មីក្នុងបេះដូងចាស់	ណូយ វ៉ាន់ណេត	ANSVRTKBDJ
495826	ស្នេហ៍លោកិយ	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	SLK
495827	បេះដូងកក្កើ	ពេជ្រ ពន្លឺ	BDPK
495828	បើសិនអូនជារូបបង	ព្រាប សុវត្ថិ	BSAJRB
495829	សារភាពពីបេះដូង	ហ៊ឹម ស៊ីវន	SAPPBD
495830	ជីវិតដែលគ្មានបេះដូង	ព្រាប សុវត្ថិ	JVDKBD
495831	សន្សំចិត្តទុកស្រលាញ់	ហ៊ឹម ស៊ីវន	SSCTSL
495832	ផ្កាអើយផ្កា	ស្នង ស៊ីថា	PAP
495833	ចិត្តអូនស្នេហ៍តែបងមួយ	ទូច ស៊ុននិច	CASTB
495834	ឯណាព្រហ្មចារិយ៍	ឡោ សារិទ្ធ & ទូច ស៊ុននិច	ANPCR
495835	ស្នេហាភ្លេងក្លាយ	នូ ស៊ីប	SHKK
495836	ដឹងទេមាសស្នេហ៍	ព្រាប សុវត្ថិ	DTMS
495837	សុំចែកបេះដូង	ណុប បាយាវិទ្ធ	SCBD
495838	ស្នេហ៍តែតាឡ	ហ៊ឹម ស៊ីវន	STTT
495839	បងរង់ចាំស្នេហ៍	ណូយ វ៉ាន់ណេត	BRCS
495840	វាសនាស្នេហាទាហ៊ាន	ព្រាប សុវត្ថិ	VSSHHTH
495841	ស្នេហ៍បងពេញបេះដូង	ហ៊ឹម ស៊ីវន	SBPBD
495842	ម្តេចអូនដាច់ចិត្តពីបង	ព្រាប សុវត្ថិ	MADCPB
495843	អូនចាញ់ហើយស្នេហ៍	ស្នង ចន្ទា	ACHS
495844	នារីសម័យថ្មី	ផាន សុផាត & ទូច ស៊ុននិច	NRMST
495845	មេត្តាបងផង	ឡោ សារិទ្ធ	MTBP
495846	សង្ឃឹមថ្ងៃមួយ	ទូច ស៊ុននិច	SKTM
495847	អូនគេងទៅ	ស្នង ស៊ីថា & ទូច ស៊ុននិច	AKT
495848	នឹកបងណាស់	ហ៊ឹម ស៊ីវន	NBN

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
495849	ព្រាត់ស្នេហ៍ព្រោះអ្វី	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	PSPAV
495850	មេរៀនទឹកភ្នែក	ណូយ វ៉ាន់ណេត	M RTP
495851	វិបត្តិបេះដូង	ព្រាប សុវត្ថិ	VBBD
495852	វិប្បដិសារិសម្បជ្ជក្នុង	ហ៊ឹម ស៊ីវន	VBSRSP
495853	ព្រោះតែស្នេហ៍	ព្រាប សុវត្ថិ	PTS
495854	ស្នេហ៍រៀងរហូត	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	SRRH
495855	សូមតែអូនវាចា	ណូយ វ៉ាន់ណេត	STAVC
495856	បងវៈចិត្តអូនកាត់បេះដូង	ទូច ស៊ីវននិច	BVCAKBD
495857	ចាំជាតិក្រោយចុះ	នូ ស៊ីប	CJKC
495858	ល្អមយល់ចិត្តអូន	សួន ចន្ទា	LYCA
495859	បើស្រលាញ់ត្រូវហ៊ាន	ឡោ សារិទ្ធ	BSLTH
495860	សូមឱ្យពិតដូចវាចា	ព្រាប សុវត្ថិ & ទូច ស៊ីវននិច	SAPDVC
495861	ទឹកឃ្នូឈ្លឹង	គឹម លក្ខណ	TKL
495862	មានសំបុកតែរងា	ព្រាប សុវត្ថិ	MSBTRG
495863	ស្នេហ៍សុខមនោរម្យ	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	SKMNR
495864	គួរតែបញ្ចប់បញ្ហា	ហ៊ឹម ស៊ីវន	KTBCBH
495865	បាបស្នេហ៍	ព្រាប សុវត្ថិ	BS
495866	ទឹកភ្នែកបុរស	ណូយ វ៉ាន់ណេត	TPBR
495867	គ្មានថ្ងៃត្រឡប់វិញឡើយ	ហ៊ឹម ស៊ីវន	KTTLVVL
495868	ថ្ងៃមុនយប់មុន	ស្នង ស៊ីថា	TMYM
495869	បងជាបុរសទីមួយ	ហ៊ឹម ស៊ីវន	BJBRTM
495870	ចិត្តនៅតែប្រាថ្នា	នូ ស៊ីប	CNTBT
495871	ចំណងស្នេហ៍អតីត	ទូច ស៊ីវននិច	BNSAD
495872	ថ្ងៃបានវេលា	ហ៊ឹម ស៊ីវន	TBVL
495873	ផាត់ជាយបើកវ៉ាន់នន	អៀង ស៊ីធុល	PJBVN
495874	សារាយអណ្តែត	ហ៊ឹម ស៊ីវន	SRAD
495875	ជុំជាតិ	អៀង ស៊ីធុល	JC
495876	បាយខ្លួនចងដៃ	ហ៊ឹម ស៊ីវន	BKCD
495877	ចាប់ដើរដី	អៀង ស៊ីធុល	CDD
495878	បែកបាន	ហ៊ឹម ស៊ីវន	BC
495879	ស្នេងអើយស្រីស្នេង	អៀង ស៊ីធុល	SASS
495880	សំពោងសើវី	ហ៊ឹម ស៊ីវន	SPSV
495881	រងអើយស្រីរង	អៀង ស៊ីធុល	VASV
495882	កោតចិត្តម៉្លេះទេ	ហ៊ឹម ស៊ីវន	KCMT
495883	អាមេបងទៅ	មាស សារ៉ាន់	AMBT
495884	រាំរងកម្ពុជា	ឡោ សារិទ្ធ & ទូច ស៊ីវននិច	RVKMC
495885	លើកដៃឡើងរាំ	ផាន សុផាត & ទូច ស៊ីវននិច	LDLR
495886	យើងជួបជុំហើយ	ទូច ស៊ីវននិច	YJJH
495887	អាគកមាងបង	ស្នង ស៊ីថា & ទូច ស៊ីវននិច	AKMB
495888	ខែចេក្រចូលឆ្នាំ	ទូច ស៊ីវននិច	KCJJ
495889	កន់មើលកង្ការត្រូវខ្យល់	ទូច ស៊ីវននិច	KMDHTK
495890	បងអុំទូកស្អាត	ផាន សុផាត & ទូច ស៊ីវននិច	BATS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
495891	ត្បូងទទឹមខ្ញុំ	ផាន សុផាត & ទូច ស៊ីននិច	TTTTK
495892	អង្គព្រកើយបី	ឡោ សារិទ្ធ & ទូច ស៊ីននិច	AKKB
495893	ខ្យល់បក់រកើយ	ផាន សុផាត	KBRP
495894	កន្សែងបងស	ស្នង ស៊ីថា & ទូច ស៊ីននិច	KSBS
495895	សកវាទ័រផ្កាម្រម	ឡោ សារិទ្ធ	SKVPMR
495896	រាំគែន	ស្នង ស៊ីថា	RK
495897	រាំចង្វាក់ខម	សន ចរិយា	RCVK
495898	ផ្កាសារាយ	ស្នង ស៊ីថា & សន ចរិយា	PSR
495899	ផ្កាដុះជាប់ដើម	ផាន សុផាត	PDCD
495900	ស្លៀកខ្យល់ដណ្តប់មេឃ	ទូច ស៊ីននិច	SKDDM
495901	ភ្នាក់កូនភ្នាក់ចៅ	ទូច ស៊ីននិច	PKPC
495902	ជិះដំរី	ហួរ ឡាវី	JDR
495903	ក្រមុំរើសប្តី	ផាន សុផាត & ហ៊ឹម ស៊ីននិច	KMRP
495904	កញ្ជែតបោះទង	ផាន សុផាត & ទូច ស៊ីននិច	KCBT
495905	យាយអើយយាយតា	ទូច ស៊ីននិច	YAYT
495906	ប្រលងគ្នារាំ	ស្នង ស៊ីថា & ទូច ស៊ីននិច	BLKR
495907	កាច់ផ្ការំចង់	ទូច ស៊ីននិច	KPRC
495908	ទ្រូង៥ហត្ថគីបង	ព្រាប សុវត្ថិ	T5HKB
495909	ជាតិនេះស្នេហាតែតន្ត្រី	ព្រាប សុវត្ថិ	JNSTDT
495910	VALENTINE DAY 14 FEB	ព្រាប សុវត្ថិ & ម៉េង កែវពេជ្ជតា	VLTD14F
495911	ស្តាប់ខ្លួនឯង	ព្រាប សុវត្ថិ	SKA
495912	ច្រៀងបទឈប់ស្តាយក្រោយ	ព្រាប សុវត្ថិ	CBJSK
495913	ហាចឈើយ	ម៉េង កែវពេជ្ជតា	HJ
495914	I.O.I.O	គឹម លក្ខិណា	ABCD
495915	សុំបណ្តើរអូន	ណុប បាយ៉ាវិទ្ធ	SBDA
495916	រំលែកទុក្ខ	ណុប បាយ៉ាវិទ្ធ	RLT
495917	BAD BOY	ម៉េង កែវពេជ្ជតា	BB
495918	សុបិន្តកណ្តាលអាប្រាត	ព្រាប សុវត្ថិ	SBKDAT
495919	ស្រណាញ់មនុស្សម្នាក់សែនពិបាក	គឹម លក្ខិណា	SLMMSPB
495920	សំនួរចុងក្រោយ	គឹម លក្ខិណា	SNCK
495921	YOU'RE MY SUPERSTAR	គឹម លក្ខិណា	YMSPS
495922	អាំងប៉ារបេះដូង	គឹម លក្ខិណា	ABBD
495923	រដិនមានស្នេហា	ព្រាប សុវត្ថិ	RDMS
495924	ភ័យខ្លាចអូនឃ្លាត	ព្រាប សុវត្ថិ	PKAK
495925	ស្រក់ទឹកភ្នែកពីភ្នំពេញដល់បាត់ដំបង	ព្រាប សុវត្ថិ	STPPPPDBDB
495926	ភ្លៀងធ្លាក់ក្នុងបេះដូង	ម៉េង កែវពេជ្ជតា	PTKBD
495927	អរគុណ	ម៉េង កែវពេជ្ជតា	AK
495928	ស្នេហាខកកកចិត្ត	ណុប បាយ៉ាវិទ្ធ	SKKC
495929	ផ្កាចំចិត្តចុះ	ណុប បាយ៉ាវិទ្ធ	PCC
495930	ពិសោធន៍ស្នេហាប្រែឈឺចាប់	ណុប បាយ៉ាវិទ្ធ	PSSBJC
495931	BETTER DAY	ស្នួន & ពេជ្រ សោភា	BTD
495932	NO BETTER DAY	ព្រាប សុវត្ថិ	NBTD

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
495933	ទឹកភ្នែកតោកយ៉ាក	ព្រាប សុវត្ថិ	TPTY
495934	ក្បត់ក្រោយខ្នង	ព្រាប សុវត្ថិ	KKK
495935	នឹកស្នេហ៍នារាត្រីភ្លឺដង្ហែរ	ណុប បាយ័ន	NSNRTPP
495936	ស្រីស្នេហាខ្លាចខ្លួន	គឹម លក្ខិណា	SSDK
495937	ហួសពីចិត្តអត់ធ្មត់	ព្រាប សុវត្ថិ	HPCAT
495938	សម្បថមួយពាន់ពាក្យ	គឹម លក្ខិណា	SBMPP
495939	ត្រៀមចិត្ត	ព្រាប សុវត្ថិ	TC
495940	ពេលណាអូនបែកពីគេ	ណុប បាយ័ន	PNABPK
495941	កាត់ចិត្តពីបង	ម៉េង កែវពេជ្ជតា	KCPB
495942	អូនឈប់ស្នេហ៍បងទៀតហើយ	សួន ចន្ទា	AJSBTH
495943	កុលាបបាក់ខែង	ល្ងាយ វ៉ាន់ណេត	KLBK
495944	ខ្ទឹមស្បូវបាក់ខែង	ល្ងាយ វ៉ាន់ណេត	KSBK
495945	កោះដាច់ផ្កាចម្រើន	ហ៊ឹម ស៊ីន	KDPS
495946	សាងស្នេហ៍នៅពោធិចិនកុង	ល្ងាយ វ៉ាន់ណេត	SSNPCT
495947	បេះដូងអ្នកស្រី	ហ៊ឹម ស៊ីន	BDNS
495948	ឆ្កែខ្លាចកោះដាច់	ល្ងាយ វ៉ាន់ណេត	JKKD
495949	ឡានចាស់តែកុងថ្មី	ម៉េង កែវពេជ្ជតា	LCTKT
495950	លាហើយអូន	ល្ងាយ វ៉ាន់ណេត	LHAD
495951	បុរសសំខាន់ក្នុងចិត្ត	ពៅ បញ្ញាពេជ្រ	BRSKKC
495952	ក្រមុំភូមិយើង	ល្ងាយ វ៉ាន់ណេត	KMPY
495953	ព្រួយព្រោះអ្នកណា	ល្ងាយ វ៉ាន់ណេត	PPNN
495954	ដួងចិត្តបង	ល្ងាយ វ៉ាន់ណេត	DCB
495955	ម្តាយស្រី	ព្រាប សុវត្ថិ	MS
495956	គួរប្រាប់ផង	ព្រាប សុវត្ថិ	KBP
495957	ស្នេហ៍ក្រៅបេះដូង	ពេជ្រ សោភា	SKBD
495958	ក្បត់ហួសទៅហើយ	ព្រាប សុវត្ថិ	KHTH
495959	ទឹកភ្លៀងលាងទឹកភ្នែក	គឹម លក្ខិណា	TPLTP
495960	ព្រាត់ស្នេហ៍	ព្រាប សុវត្ថិ	PS
495961	ស្នេហ៍ចុះអំពូ	ម៉េង កែវពេជ្ជតា	SCA
495962	ចង់បានចំណើយស្នេហ៍ឯម៉ាត់	ព្រាប សុវត្ថិ	CBCLSM
495963	ទម្ងន់ស្នេហ៍សង្កត់បេះដូង	គឹម លក្ខិណា	TGSSKBD
495964	ផ្លាស់បេះដូងមិនបាន	សួន ចន្ទា	PPMB
495965	ចង់ប្រាប់ថាស្នេហ៍អូន	ព្រាប សុវត្ថិ	CBTSA
495966	មុខញញឹមចិត្តយំ	ព្រាប សុវត្ថិ	MGGCY
495967	JUST TELL ME	ស្នំស៊ី & ពេជ្រ សោភា	JTM
495968	បៀមព្រះមកស្សថ្ងៃក៏មិនជឿ	ព្រាប សុវត្ថិ & បាយ័ន	BPMSKMJ
495969	បេះដូងត្រងវឌ្ឍន៍	ពេជ្រ សោភា	BDDTK
495970	BACK HOME	ព្រាប សុវត្ថិ	BH
495971	CALL តែលេខដដែល	ព្រាប សុវត្ថិ & គឹម លក្ខិណា	CTLDD
495972	ដឹងទេថាអូននឹកបង	គឹម លក្ខិណា	DTTANB
495973	ទឹកភ្នែកដែលគ្មានគំលៃ	ព្រាប សុវត្ថិ	TPDKTL
495974	ជំនឿចិត្តដែលបាក់បង	ព្រាប សុវត្ថិ	JNCDBB

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
495975	ច្រកចេញពីស្នេហា	គឹម លក្ខិណា	CCPS
495976	ឈប់ស្នេហាជូតទឹកភ្នែកឱ្យស្អាត	ស្រី ចន្ទា	JSJTPAS
495977	ស៊ីយ៉ា	ព្រាប សុវត្ថិ	ST
495978	ស្នេហាទឹកភ្នែក	ម៉េង កែវពេជ្ជតា	STP
495979	ទូកអូនឈ្មោះអី	សង វាចា & ហ៊ឹម ស៊ីវន	TAJA
495980	អុំទូកតាមព្រែក	លូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	ATTP
495981	កន្ទ្រីមឆ្នាំថ្មី	ព្រាប សុវត្ថិ	KTJT
495982	ភ្ជាប់ពាក្យរៀបការ	សង វាចា & ហ៊ឹម ស៊ីវន	PPRK
495983	សារ៉ាវ៉ាន់ទូកង	លូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	SRVTG
495984	រំដួលដីថ្មី	លូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	RDDT
495985	មើលយូរកាន់តែស្រស់	មាស សារ៉ាន់ & ហែម សុវណ្ណ	MYKTS
495986	សុខចិត្តចាញ់ស្នេហា	សង វាចា & ហ៊ឹម ស៊ីវន	SCCS
495987	ញញឹមថ្កាវខ្ពស់	សុះ ម៉ាច & ពៅ បញ្ញាពេជ្រ	GGTK
495988	ស្រវឹងរករៀង	លូយ វ៉ាន់ណេត & គឹម លក្ខិណា	SVRR
495989	បុប្ផាម្តប់ស្វាយទន្លេដៃកូ	លូយ វ៉ាន់ណេត	BPMSTLRK
495990	សក្រវ៉ាអូននឹក	ហ៊ឹម ស៊ីវន	SKVAN
495991	រាត្រីទូកង	លូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	RTTG
495992	បងអុំទូកកាត់	សង វាចា & ហ៊ឹម ស៊ីវន	BATK
495993	អូនទាយថាឈ្នះ	លូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	ATTJ
495994	រំភើបចិត្ត	ម៉េង កែវពេជ្ជតា	RPC
495995	ដំណើរកាត់ពុកមុខកាត់ម៉ែ	មាស សារ៉ាន់ & ហែម សុវណ្ណ	DNKPMKM
495996	ចាក់ចូលយាយតា	លូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	CCYT
495997	រាត្រីស្រីចាំ	គឹម លក្ខិណា	RTSC
495998	បុណ្យអុំទូកហើយ	លូយ វ៉ាន់ណេត & ពៅ បញ្ញាពេជ្រ	BATH
495999	ចង្វាក់រាវង	សុះ ម៉ាច & ម៉េង កែវពេជ្ជតា	CVRV
496000	ពេជ្រចរណែ	លូយ វ៉ាន់ណេត	PCHRN
496001	មាន់ដាវរកអី	មាស សារ៉ាន់ & ហែម សុវណ្ណ	MRNGRE
496002	លាហើយគ្នាពេញ	លូយ វ៉ាន់ណេត & កែវពេជ្ជតា	LHPP
496003	Sexy Lady	ព្រាប សុវត្ថិ	SXLD
496004	ខ្លួនស្នេហាភ្លេតទេ	ព្រាប សុវត្ថិ	KSTT
496005	ខ្លួនទឹកសន្សើម	ព្រាប សុវត្ថិ	KTSS
496006	រំដាប់ចិត្តនឹក	ពេជ្រ សោភា	RNGCHN
496007	រុំចិត្ត	លុប បាយ័ន	KCH
496008	ប្រាប់មេឃលាដី	គឹម លក្ខិណា	BMLD
496009	ភក្តីស្នេហាពេញបេះដូង	សាពួន មិដាដា	PKSPBD
496010	យំឱ្យឆ្ងាយទ្រូង	ព្រាប សុវត្ថិ	YOTT
496011	អូនដឹងមុន	ពេជ្រ សោភា	ODM
496012	ចម្រៀងស្នេហាខកចិត្ត	សាពួន មិដាដា	CHRSKCH
496013	បណ្តាសាស្នេហា	លុប បាយ័ន & ពេជ្រ សោភា	BDSS
496014	បេះដូងផ្សងស្នេហា	លុប បាយ័ន & ពេជ្រ សោភា	BDPS
496015	អស់ស្នេហាតែមិនចង់បាត់បង់អូន	សាពួន មិដាដា	OSTMCHBBO
496016	អរគុណដែលអូនក្សត់បង	សាពួន មិដាដា	RKODKB

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
496017	ចប់ហើយ	ព្រាប សុវត្ថិ	CHH
496018	តូចចិត្ត	ព្រាប សុវត្ថិ	TCH
496019	កង្វល់	គឹម លក្ខិណា	KV
496020	អស់ចិត្តអស់ស្នេហា	គឹម លក្ខិណា	OSCHOS
496021	ទាន់នឹងភ្នែក	ព្រាប សុវត្ថិ	TNP
496022	វេទនាចិត្ត	ព្រាប សុវត្ថិ	VTNCH
496023	U BETTER NOT COME HOME	ព្រាប សុវត្ថិ & ពេជ្រ សោភា	UBTNCH
496024	OH ! NO	DJ Sdey & ពេជ្រ សោភា	ON
496025	រាត្រីបាត់អុន	ណុប បាយ៉ាវិទូ	RTBO
496026	ចាប់ត្រីដៃពីរ	ណុប បាយ៉ាវិទូ	CHTDP
496027	បញ្ចប់បញ្ហាដោយការបែកគ្នា	ព្រាប សុវត្ថិ	BCHBNHDKBK
496028	ទឹកភ្នែកញយដង	លក្ខិណា សោភា	TPNHD
496029	ចិត្តអង់អាច	គឹម លក្ខិណា	CHOO
496030	លាងចិត្តឱ្យជ្រុះ	ពេជ្រ សោភា	LCHOCH
496031	យូរយ៉ាងណាក៏ចាំ	ណុប បាយ៉ាវិទូ	YBNKCH
496032	ស្រពោចស្រពិល	ព្រាប សុវត្ថិ	SPSP
496033	ស្នាមនង្គ័លស្នេហា	ព្រាប សុវត្ថិ	SNKS
496034	ជំនោរខុសរដូវ	ព្រាប សុវត្ថិ	CHNKRD
496035	ម្តងស្រែថែក្លិន	ម៉េង កែវពេជ្ជតា	MSTK
496036	ចិត្តទន់	ព្រាប សុវត្ថិ	CHT
496037	បរិញ្ញាជីវិត	ព្រាប សុវត្ថិ	BRNHCHV
496038	កម្មស្នេហ៍សជាតិ	ព្រាប សុវត្ថិ	KSSCH
496039	បរិញ្ញាស្នេហ៍កម្ម	ម៉េង កែវពេជ្ជតា	BRNHSK
496040	ប្រឡងច្រៀងលោះស្រែ	ម៉េង កែវពេជ្ជតា	BLCHLS
496041	កុលាបច្រែកឯង	ណូយ វ៉ាន់ណេត	KLPO
496042	ខកចិត្ត	ម៉េង កែវពេជ្ជតា	KCH
496043	សន្តានចិត្តបុរសម្នាក់	សាពូន មិដាដា	SDCHBRM
496044	ប្រុសអន់ថវិក	គឹម លក្ខិណា	BOCHR
496045	NEED YOU	ពេជ្រ សោភា	NY
496046	អូនកុំប្រមាថភាពស្មោះត្រង់	សាពូន មិដាដា	OKBMPST
496047	បាក់ក្រឡេក DJ	mdjsdey.jpg & គឹម លក្ខិណា	CHKLDJ
496048	មាននឹកបងទេ	ព្រាប សុវត្ថិ	MNBT
496049	អត់ធ្មត់	គឹម លក្ខិណា	ABCD
496050	កុំឱ្យនាងខឹង	គឹម លក្ខិណា	KONK
496051	លោមចិត្ត	ព្រាប សុវត្ថិ	LCH
496052	មិនព្រមឯកា	ព្រាប សុវត្ថិ	MPEK
496053	នំបញ្ឆកព្រាប សុវត្ថិ	ព្រាប សុវត្ថិ	NBCHPSV
496054	បេះដូងរាបស្មើ	ណុប បាយ៉ាវិទូ	BDRS
496055	បងរិជាអ្នកខុស	សាពូន មិដាដា	BRCHNK
496056	ទន់ជ្រាយខូចចិត្ត	ពេជ្រ សោភា	TCHKCH
496057	ផុសចិត្ត	សាពូន មិដាដា	PCH
496058	គ្មានស្នេហ៍មិនស្លាប់	ណុប បាយ៉ាវិទូ	KSMS



**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
496059	ម្តងស្នេហាជនី	ព្រាប សុវត្ថិ	MSRN
496060	ស្រវាយឈាមចាប់ស្រមោល	ល្ងាយ វ៉ាន់ណេត	SVCHCHSM
496061	វាសនាកម្មករកាត់ដេរ	ម៉េង កែវពេជ្ជតា	VNKMKKD
496062	ខ្មៅស្រែ	ព្រាប សុវត្ថិ	KS
496063	ពុកអើយម៉ែអើយ	សាពួន មិដាដា	PEME
496064	កែវភ្នែកលំអៀង	លុប បាយ៉ាវិទ្ធី	KPLEA
496065	ផ្លូវបែកជាបី	សាពួន មិដាដា	PBCHB
496066	ប្រមើលចិត្ត	ពេជ្រ សោភា	BMCH
496067	បម្រាមចុងកាយ	សាពួន មិដាដា	BRCHK
496068	ស្តប់ស្តល់	លុប បាយ៉ាវិទ្ធី	SS
496069	អស់ស្នេហាអស់ត្រូវ	ព្រាប សុវត្ថិ	OSOT
496070	ឈឺចិត្ត	ពេជ្រ សោភា	CHCH
496071	ទប់ចិត្តឈប់គិត	គឹម លក្ខិណា	TCHCHK
496072	ភពផែនដីប្រគល់ជូនអូន	ល្ងាយ វ៉ាន់ណេត	PPDBKCHO
496073	កណ្តាលថ្ងៃត្រង់	ល្ងាយ វ៉ាន់ណេត	KDIT
496074	ទឹកជ្រោះធ្លាក់លើថ្ម	ណង សារិទ្ធ & ទូច ស៊ុននិច	TCHBS
496075	ថ្កាស់សំណល់	ហ៊ឹម ស៊ុន	TSN
496076	អាជីវកម្មដៃថ្មម	ផាន សុផាត	OLDT
496077	អក្ខរាធារទៅស្រី	ព្រាប សុវត្ថិ	ORCTS
496078	ចម្រៀងថ្ងៃស្អែក	ហ៊ឹម ស៊ុន	CRTS
496079	សុំដើរស្រីម្នាក់	ផាន សុផាត	SDSM
496080	ទឹកហូរ	ព្រាប សុវត្ថិ	TH
496081	បឹងមីស៊ីហ្គេន	ហ៊ឹម ស៊ុន	BMSG
496082	លង់និងសម្រស់ស្រី	ផាន សុផាត	LNSRS
496083	ផ្កាយកូនមាន់	ឡៅ សារិទ្ធ	PKM
496084	សូមប្រុសកុំព្រួយ	ហ៊ឹម ស៊ុន	SPKP
496085	ជីវិតដូចសុបិន	ល្ងាយ វ៉ាន់ណេត	CHDSB
496086	វាងដុះមាត់បឹង	ផាន សុផាត	RDMB
496087	ជំងឺស្នេហា	ទូច ស៊ុននិច	CHGNH
496088	ស្រណោះភ្លៀង	ស្នង ស៊ុន	SNP
496089	ក្បួនពាក្យសន្យា	សុះ ម៉ាច	KPSJ
496090	ក្តែបក្តិនចន្ទ	ណង សារិទ្ធ & ទូច ស៊ុននិច	KKCT
496091	ខ្លងខែកហែកលោក	ផាន សុផាត	KK
496092	ស្នឹងគគីរ	សុះ ម៉ាច	SKK
496093	មួយម៉ឺនស្រណោះ	ទូច ស៊ុននិច	MMSN
496094	ឱ ព្រះចន្ទាអើយ	ឡៅ សារិទ្ធ	OPCHTE
496095	អនិច្ចាផ្តុំលាន់	ឡៅ សារិទ្ធ	ANCHPL
496096	ខ្សាច់ពណ៌ភ្លឺង	ល្ងាយ វ៉ាន់ណេត	KPP
496097	អូនជាបេះដូងបង	ព្រាប សុវត្ថិ	OCHBDB
496098	បែកក្តុមអូនហើយ	ទូច ស៊ុននិច	BKOH
496099	គ្រូពេទ្យក្រមុំ	ណង សារិទ្ធ & ទូច ស៊ុននិច	KPKM
496100	ចង់ត្រឹមឃើញភ័ក្ត្រអូន	ឡៅ សារិទ្ធ	CHTKPO

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
496101	ចាំអូនពេញមួយថ្ងៃ	ព្រាប សុវត្ថិ	CHOPMTH
496102	ច្បាប់ធម្មជាតិ	ហ៊ឹម ស៊ីវន	CHTMCH
496103	ដើមដូងព្រាលីងស្នេហ៍	ឡោ សារិទ្ធ	DDPLS
496104	មិនដឹងរូបបងរិបអូន	ទូច ស៊ីននិច	MDRBRRO
496105	ចម្បាំងកំពង់ប្រាក់	ឡោ សារិទ្ធ	CHBKPB
496106	ដួងព្រះចន្ទា	ណាង សារិទ្ធ & ទូច ស៊ីននិច	DPCHT
496107	យំអស់ទឹកភ្នែក	ទូច ស៊ីននិច	YOTP
496108	សុំមើលចិត្តមុននឹងអូខេ	ស្នួន ចន្ទា	SMCHSMNOK
496109	ពិសោធបេះដួង	សុះ ម៉ាច	PSBD
496110	កុលាបបែលិន	ផាន សុផាត	KLBL
496111	បណ្តាំស្ទឹងខៀវ	ទូច ស៊ីននិច	BDSK
496112	ស្នេហ៍ពិសិ	ផាន សុផាត	SPS
496113	ចម្រៀងលក់ផ្កា	ទូច ស៊ីននិច	CHRLP
496114	ភ័ព្វព្រេងវាសនា	ណាង សារិទ្ធ & ទូច ស៊ីននិច	PPVN
496115	ខ្ញុំត្រូវតែសើច	ឡោ សារិទ្ធ	KTTS
496116	ជាតិស្រី	ទូច ស៊ីននិច	CHS
496117	ក្លោកក្រមុំ	ឡោ សារិទ្ធ	KKM
496118	បណ្តាំប្រុសស្នេហ៍	ទូច ស៊ីននិច	BDBS
496119	ឆ្ងាយសែនឆ្ងាយ	លាន សួនី	CHSCH
496120	លិនដាមាសបង	ព្រាប សុវត្ថិ	LDMB
496121	ពោះម៉ាយខាន់ស្លា	ឡោ សារិទ្ធ & គីង សុរិយា	PMKS
496122	កំភេម	ឡោ សារិទ្ធ	KP
496123	កុហកៗ	គីង សុរិយា	KHKH
496124	ទុក្ខបាត់ស្នេហ៍	លុយ វ៉ាន់ណេត	TBSH
496125	ចន្ទផ្កាយជាសាក្សី	ហ៊ឹម ស៊ីវន	CHCHSS
496126	បើខ្ញុំចេះរាំ	ឡោ សារិទ្ធ	BKCHR
496127	បេះដូងពាណិស្វាយ	ហ៊ឹម ស៊ីវន	BDPS
496128	ថ្មមស្នេហ៍	ឡោ សារិទ្ធ	THS
496129	ស្នេហ៍ដល់ទីបញ្ចប់	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	SDTB
496130	វាលស្រែវាលស្រូវ	ហ៊ឹម ស៊ីវន	VSVS
496131	ឱ ផ្កាល្អកអើយ	ឡោ សារិទ្ធ	OPCHE
496132	រាត្រីមនោរម្យ	ស្នួន ចន្ទា	RTMNR
496133	ចប់ដោយគ្មានវាចា	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	CHDKVCH
496134	បងជាម្ចាស់ចិត្តអូន	ស្នួន ចន្ទា	BCHMCHO
496135	សុំផ្ទះអូនជ្រក	ឡោ សារិទ្ធ	SPOCH
496136	វិចិត្រស្នេហ៍	ហ៊ឹម ស៊ីវន	VTSH
496137	ដងស្ទឹងពោធិសាត់	ឡោ សារិទ្ធ	DSP
496138	ស្រណោះផ្ការាំង	ទូច ស៊ីននិច	SNPR
496139	ឈាមក្រហមខ្មៅ	ឡោ សារិទ្ធ	CHKHK
496140	ខ្លាចហើយស្នេហ៍	ហ៊ឹម ស៊ីវន	KHS
496141	ឥន្ទធនូបិពាណី	លាន សួនី	ENTNBP
496142	ក្លិនខ្លួនស្រីខ្មៅ	ផាន សុផាត	KKSK

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
496143	បេះដូងឈឺផ្សា	សួន ចន្ទា	BDCHP
496144	ស្នេហាពិតនៅឯជើងមេឃ	ល្ខាយ វ៉ាន់ណេត	SPNCHM
496145	ស្លាប់ក៏សុំជួបបង	ហ៊ឹម ស៊ីវន	SKSCHB
496146	ចំប៉ីសេរីសោភ័ណ	ណង សារិទ្ធ & ទូច ស៊ីននិច	CHSRSP
496147	ភូមាចាប់កង្កែប	ស្នង ស៊ីថា & ទូច ស៊ីននិច	PMCHKK
496148	រំដួលក្រចេះ	ផាន សុផាត	RDKCH
496149	កុំទាន់ថើបអី	ទូច ស៊ីននិច	KTE
496150	ម្លប់ដូងទី១០	ឡៅ សារិទ្ធ	MDTD
496151	ទឹកហូរឆ្ងាយ	ទូច ស៊ីននិច	THCH
496152	ឈាមខ្មៅមួយគក់	ផាន សុផាត	CHKMT
496153	ស្នំនៅសៅកែ	គីង សុរិយា	SNSK
496154	ក្តីស្នេហា	លាន សួនី & សួន ចន្ទា	KS
496155	លេខមួយដូចគ្នា	លាន សួនី	LMDK
496156	ព្រះអាទិត្យអំព្វស្នំ	ទូច ស៊ីននិច	PATARS
496157	គ្រាន់តែឃើញកាលណា	ឡៅ សារិទ្ធ	KTKKN
496158	ចាំរាល់ថ្ងៃលិច	ឡៅ សារិទ្ធ	CHRTL
496159	ដងស្ទឹងស្នេហា	ទូច ស៊ីននិច	DSSH
496160	ស្នាមក្រែមជាប់ថ្ពាល់	ផាន សុផាត & ទូច ស៊ីននិច	SKCGT
496161	មានស្នេហាមានទុក្ខ	ហេង សុណ្ណតារា	MSM.jpgT
496162	រំចង្វាក់អាហ្គោឡ	ហ៊ឹម ស៊ីវន	RCHVAAG
496163	ស្រអែមខ្មៅស្ទើរ	ផាន សុផាត	SKS
496164	ស្រីណាដូចខ្ញុំ	ហ៊ឹម ស៊ីវន	SNDK
496165	ខ្មៅអើយខ្មៅ	ស្នង ស៊ីថា & ទូច ស៊ីននិច	KEK
496166	វាលស្រែមួយរយ	ផាន សុផាត	VSMR
496167	ទឹកប្រាក់បីលាន	ឡៅ សារិទ្ធ	TBBL
496168	រំរងពោលចូលឆ្នាំ	ឡៅ សារិទ្ធ & ទូច ស៊ីននិច	RVPCHCH
496169	ខែចេត្រចូលឆ្នាំ	ស្នង ស៊ីថា & ទូច ស៊ីននិច	KCHCH
496170	ផ្ការីកបាំងស្លឹក	ឡៅ សារិទ្ធ & ទូច ស៊ីននិច	PRBS
496171	ស្រីស្រស់លក់ផ្កា	ស្នង ស៊ីថា & ទូច ស៊ីននិច	SSLP
496172	អាវ៉ាប់ពីយ៉ា	ឡៅ សារិទ្ធ & ទូច ស៊ីននិច	ARPY
496173	ស្រីស្រស់កំលោះភ្លក	ស្នង ស៊ីថា & ទូច ស៊ីននិច	SSKLP
496174	ផ្កាពុទ្ធា	ឡៅ សារិទ្ធ & ទូច ស៊ីននិច	PPT
496175	អូនខុសហើយបង	ហ៊ឹម ស៊ីវន	OKHB
496176	សប្បាយបានជួបបង	ផាន សុផាត	SBCHB
496177	បងមកពីនាយ	ឡៅ សារិទ្ធ & ទូច ស៊ីននិច	BMPN
496178	ដាច់ខែដាច់ខ្យល់	ស្នង ស៊ីថា & ទូច ស៊ីននិច	DKDK
496179	រំចង្វាក់មុនខី	ឡៅ សារិទ្ធ	RCVMK
496180	ស្នេហានៅឯណា	ហេង សុណ្ណតារា & ទូច ស៊ីននិច	SNEN
496181	អូនសុំបើកដួងចិត្ត	ទូច ស៊ីននិច	OSDCH
496182	យប់មិញៗ	ឡៅ សារិទ្ធ	YMYM
496183	បណ្តាំសារិកា	ឡៅ សារិទ្ធ	BDSRK
496184	មិនធ្វើទេប្តីចុង	ហេង សុណ្ណតារា	HTBCHS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
496185	ហែកទ្រូងបង្ហាញចិត្តស្នោះ	ស្នង ស៊ីថា & ហ៊ឹម ស៊ីវន	HTBCHS
496186	ឧត្តមដួងចិត្ត	ឡោ សារិទ្ធ	ODDCH
496187	ភ្លើងស្នេហ៍ឆាប់រន្ទះ	ហ៊ឹម ស៊ីវន	PSCHCH
496188	ផ្លូវលាន់គគ្រឹម	ផាន សុផាត	PLKK
496189	ដៃសមទ្រុក្រពាំងរូង	ទូច ស៊ីវននិច	DSSTPR
496190	គ្មានទេដប់ម៉ឺន	ឡោ សារិទ្ធ	KTDM
496191	ទឹកស្រក់សំណកបេះដូង	ឡោ សារិទ្ធ	TSSNBD
496192	បុប្ផាកំពង់សោម	ល្អយ វ៉ាន់ណេត	BPKPS
496193	បាត់ដំបងកំចងពៀរខ្ញុំ	ឡោ សារិទ្ធ	BDBKCHP
496194	ភ្នំភ្លើងស្នេហា	ស្នង ស៊ីថា	PPSH
496195	លុយទិញស្នេហា	ទូច ស៊ីវននិច	LTSH
496196	ដីថ្មីចិត្តថ្មី	ឆម សារី	DTCHT
496197	ស្រណោះដីខ្មែរ	ផាន សុផាត	SNDK
496198	អូនស្នោះគ្មានភ្លេច	ទូច ស៊ីវននិច	OSKP
496199	ភូមិវត្តកំផែង	ឡោ សារិទ្ធ	PVKP
496200	បំណាច់ស្រលាញ់	ស្នង ស៊ីថា	BNSL
496201	ស្នាមស្នេហ៍ប្រេះសា	ហ៊ឹម ស៊ីវន	SSBCH
496202	ខំបំភ្លេចរឹកតែនឹក	សុះ ម៉ាច	KBPRTN
496203	ពេជ្រ បុប្ផា	ទូច ស៊ីវននិច	BP
496204	ចាំអូនមួយជីវិត	ព្រាប សុវត្ថិ	CHOMCHV
496205	ផ្កាអើយផ្កាចារ	ស្នង ស៊ីថា	PEPCH
496206	សុពាល់ទេវី	ឡោ សារិទ្ធ	SPTV
496207	ទូរស័ព្ទផ្តាច់ស្នេហ៍	ហ៊ឹម ស៊ីវន	TRSPS
496208	ខ្នងភ្នំអនុស្សាវរីយ៍	នូ ស៊ីប	KPANSVR
496209	ចម្បាំងរឿង	ផាន សុផាត	CHBRS
496210	ឱក្រិសចំបី	ឡោ សារិទ្ធ	ORKCHB
496211	អាថ៌កំបាំងដួងចិត្ត	ទូច ស៊ីវននិច	ATKBDCH
496212	បក្សីជាប់ជុំង	ស្នង ស៊ីថា	BSCHCH
496213	ឈើកាច់បាក់	ស្នង ស៊ីថា	CHKBP
496214	មានអូនហើយបង	ហ៊ឹម ស៊ីវន	MOHB
496215	ស្នេហ៍បាត់ស្រមោល	ឡោ សារិទ្ធ	SBSM
496216	មិនធម្មតា	ព្រាប សុវត្ថិ	MTMD
496217	បងជារបស់អូន	ស្នង ស៊ីថា & ទូច ស៊ីវននិច	BCHRO
496218	ស្នេហ៍ក្នុងអណ្តាតភ្លើង	សុះ ម៉ាច	SKODP
496219	សត្រូវក្លាយជាស្នេហ៍	ហ៊ឹម ស៊ីវន	STKCHS
496220	ចាំអូនបួនរដូវ	ពេជ្រ ពានី	CHOMRD
496221	ឱ កែវជីវា	ឡោ សារិទ្ធ	OKCHV
496222	សារ៉ាយនីមនួន	ពេជ្រ ពានី	SRNN
496223	ឈប់និយាយពីរឿងស្នេហ៍	ហ៊ឹម ស៊ីវន	CHNYPRS
496224	ស្នឹងសម្ងាត់	សុះ ម៉ាច	SSNG
496225	ទឹកភ្លៀងស្រក់មាត់បង្អួច	ឡោ សារិទ្ធ	TPSMB
496226	មេឃកល់ភ្លៀង	ហ៊ឹម ស៊ីវន	MKP

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
496227	កុលាបទងពេជ្រ	លាន សុនី	KLTP
496228	សុំឆ្លើយថាស្នេហា	ទូច ស៊ិននិច	SCHTHS
496229	រឿងជេរគេតា	ល្អយ វ៉ាន់ណេត	RCHCHT
496230	ចម្រៀងស្នេហាឥតន័យ	ព្រាប សុវត្ថិ	CHRSON
496231	រាត្រីចំបែងចិត្ត	សួន ចន្ទា	RTCHBCH
496232	ទេវតាស្រុកអារព្វ	ឡោ សារិទ្ធ & ទូច ស៊ិននិច	TVTSAR
496233	កាត់ចិត្តទាំងអាយុ	ឡោ សារិទ្ធ	KCHTAL
496234	រយពាន់សារភាព	ឡោ សារិទ្ធ	RPSRP
496235	ផ្កាបីស្រទាប់	ទូច ស៊ិននិច	PBST
496236	ទំនួញអក្ខរា	ឡោ សារិទ្ធ	TNAKR
496237	អូឡយេឡ	សួន ចន្ទា	OOYY
496238	អនុស្សាវរន្តស្រឡៅ	ឡោ សារិទ្ធ	ANSCHDSL
496239	ចាំស្នេហាវិលវិញ	សួន ចន្ទា	CHSVV
496240	លេខមួយបីនាក់	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	LMBN
496241	បុប្ផាល្បឿងម៉ែ	ឡោ សារិទ្ធ	BPCHM
496242	កាមទេពស្នេហា	សួន ចន្ទា	KTS
496243	ចាំតែអូនមក	ពេជ្រ ពានី	CHTOM
496244	ស្រីស្រីអែម	ឡោ សារិទ្ធ	SSE
496245	ស្នេហាជាយូរ	ហ៊ឹម ស៊ីវន	SCHY
496246	ស្រមោលស្នេហាអាឌិត	ព្រាប សុវត្ថិ	SSAD
496247	សុំឱ្យបេះដូងបរិសុទ្ធ	ហ៊ឹម ស៊ីវន	SOBDBRS
496248	ស្នេហាអូនមួយជីវិត	ល្អយ វ៉ាន់ណេត	SOMCHV
496249	របួសដួងចិត្ត	ហ៊ឹម ស៊ីវន	RBDCH
496250	បេះដូងក្រៀមស្ងួត	ព្រាប សុវត្ថិ	BDKS
496251	ឱ ក្តីស្នេហា	ព្រាប សុវត្ថិ	OKS
496252	លាហើយស៊ីម៉ាត្រា	ពេជ្រ ពានី & ហ៊ឹម ស៊ីវន	LHSMT
496253	សាយ័ណ្ណប៉ុន្មានដងទៀត	គឹម លក្ខិណា	SYBMDT
496254	ម្ល៉េះលាច្បារមន	ពេជ្រ ពានី	MLCHM
496255	គ្មានទេថ្ងៃស្អែក	គឹម លក្ខិណា	KTTNGS
496256	កុលាបកោះកែវ	ពេជ្រ ពានី	KLKK
496257	មើលចំនួនស្នាយស្នេហា	គឹម លក្ខិណា	MCHSS
496258	រំលោភចង	ពេជ្រ ពានី	RCHRCH
496259	យំព្រោះតែអ្នក	គឹម លក្ខិណា	YPTN
496260	សែនស្រណោះភ្លៀងម្តង	ផាន សុផាត	SSNPM
496261	វិប្បដិសារី	ហ៊ឹម ស៊ីវន	VBDSR
496262	ផ្ករលានដើមឆ្នាំ	នូ ស៊ីប	PLDCH
496263	យ៉ានីកំពូលស្នេហា	ព្រាប សុវត្ថិ	YANKPS
496264	តាំងពីមានបង	គឹម លក្ខិណា	TPMB
496265	រឿងខ្ញុំចប់ហើយ	ពេជ្រ ពានី	RKCHH
496266	ក្តីស្នេហាទេវតាប្រទាន	លុប បាយាវិទ្ធ & គឹម លក្ខិណា	KSTVTBT
496267	នឹកហើយនឹកទៀត	ហ៊ឹម ស៊ីវន	NHNT
496268	មិនអាចបែកពីបង	គឹម លក្ខិណា	MACHBPB

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
496269	បុប្ផាមានបុណ្យ	ព្រាប សុវត្ថិ	BPMB
496270	យំព្រោះស្នេហា	ណុប បាយ៉ាវិទ្ធ	YPSH
496271	ជឿតែម៉ែទៅ	ស៊ីវន លក្ខិណា	CHTMT
496272	ក្រាំងស្នេហ៍យុនផែន	ពេជ្រ ពានី	KSKP
496273	រឿងអូននិងបង	ហ៊ឹម ស៊ីវន	RONB
496274	ស្រស់នេះស្រស់	ឡោ សារិទ្ធ	SNS
496275	សុំជួបស្រីចិត្តស្មោះ	ណុប បាយ៉ាវិទ្ធ	SCHSCHS
496276	បេះដូងកំលោះ	ព្រាប សុវត្ថិ	BDKL
496277	សួនស្នេហ៍	ហ៊ឹម ស៊ីវន	SS
496278	អាឡូបងអាឡូអូន	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	ALBALO
496279	អូនជាផ្កាបងជាសន្សើម	គឹម លក្ខិណា	OCHPBCHSS
496280	ចង់ឱ្យអូនដឹងថាបងស្រឡាញ់	ព្រាប សុវត្ថិ	CHRODTHBSL
496281	លាហើយបែលិន	ហ៊ឹម ស៊ីវន	LHBL
496282	នឹកកូនរកម៉ែ	ពេជ្រ ពានី	NKRM
496283	អូនអើយស្តាប់ផ្លូវ	ណូយ វ៉ាន់ណេត & ហែម សុវណ្ណ	ORSP
496284	អន្លង់មន្តស្នេហ៍	គឹម លក្ខិណា	ONLMS
496285	អរកុណាៗ	ណូយ វ៉ាន់ណេត & ទូច ស៊ីវននិច	ORKORK
496286	មនុស្សផ្លែល្ងា	ណូយ វ៉ាន់ណេត	MNPL
496287	ចិត្តនៅក្នុងចិត្ត	ព្រាប សុវត្ថិ	CHNKCH
496288	ត្រជាក់ចុងជើង	ព្រាប សុវត្ថិ & គឹម លក្ខិណា	TCHCHCH
496289	ហេតុអ្វីបុរសមិនខុស	ហ៊ឹម ស៊ីវន	HAVBRMK
496290	សង្វេកដួងចិត្ត	ព្រាប សុវត្ថិ	SVDCH
496291	ផ្កាត្របែកព្រៃ	ហ៊ឹម ស៊ីវន	PTBP
496292	សួនស្នេហ៍	ណូយ វ៉ាន់ណេត	SS
496293	ចំរើងស្នេហ៍ខ្ញុំ	ហ៊ឹម ស៊ីវន	CHRSK
496294	កំលោះប្រពន្ធបួន	ផាន សុផាត & ទូច ស៊ីវននិច	KLBPB
496295	ជួបស្នេហ៍ទីមួយចុះ	ហ៊ឹម ស៊ីវន	CHSTMCH
496296	សំណាញ់ចិត្ត	ពេជ្រ ពានី	SNCH
496297	ល្ងាចកព្រាត់គូ	ណូយ វ៉ាន់ណេត	LCHPK
496298	កោតចិត្តខ្លាំងណាស់	ទូច ស៊ីវននិច	KCKN
496299	មិនស្នេហ៍គឺមិនស្នេហ៍	ណុប បាយ៉ាវិទ្ធ & គឹម លក្ខិណា	MSKMS
496300	ពោលអូនញញឹម	ណុប បាយ៉ាវិទ្ធ	PONHNS
496301	ឈប់ស្នេហ៍បងទៀតហើយ	គឹម លក្ខិណា	CHSBTH
496302	បងផ្ញើកូនផង	ផាន សុផាត	BPKP
496303	ចង់តែនៅក្រមុំ	ទូច ស៊ីវននិច	CHTNKM
496304	ថ្ងៃស្អែកបែកគ្នា	ណូយ វ៉ាន់ណេត	TNGSBK
496305	ទើបអូនមក	ហ៊ឹម ស៊ីវន	TOM
496306	សម្បថមុខព្រះ	ណូយ វ៉ាន់ណេត	SBMP
496307	ប្រុសកំសាក	ណូយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	BKS
496308	គុកស្នេហា	ហ៊ឹម ស៊ីវន	KSH
496309	ថាវិមានបង	ផាន សុផាត	TVRMB
496310	ជីវិតអភ័ព្វ	សួន ចន្ទា	CHVAP

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
496311	ទេវបុត្រស្នេហ៍	ហ៊ឹម ស៊ីវន	TVBS
496312	សូមអរគុណបង	ស្រី ចន្ទា	SORKB
496313	ស្នេហ៍នៅតែស្នេហ៍	ហ៊ឹម ស៊ីវន	SNTS
496314	ថ្កាន់ខ្ញុំ	ហ៊ឹម ស៊ីវន	TK
496315	រូបពីរជីវិតមួយ	ល្ខាយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	RPCHM
496316	ផឹកស្រាឃើញស្រីស្អាត	ផាន សុផាត	PSKSS
496317	កំលោះស្រីចោម	គឹម លក្ខិណា	KLSCH
496318	ម្តាយបំពេញកូន	ហ៊ឹម ស៊ីវន	MBPK
496319	ស្នែកការប្រពន្ធ	ផាន សុផាត	SKBP
496320	សុំចំលើយស្នោះ	ហ៊ឹម ស៊ីវន	SCHLS
496321	ទឹកចិត្តក្រមុំ	ទូច ស៊ីវននិច	TCHKM
496322	ក្លិនជាប់នាសា	ទូច ស៊ីវននិច	KCHNS
496323	ស្អាតអស់ទាន់	ល្ខាយ បាយ៉ាវិទ្ធ & គឹម លក្ខិណា	SOT
496324	អ្នកណាដែលអូនពេញចិត្ត	ព្រាប សុវត្ថិ	NNDOPCH
496325	ក្រោមមេឃពណ៌ខៀវ	ល្ខាយ វ៉ាន់ណេត	KMPK
496326	ចាំស្នេហ៍មួយជីវិត	ពៅ បញ្ញាពេជ្រ	CHSMCHV
496327	ធ្ងន់បីសរសៃ	ល្ខាយ វ៉ាន់ណេត	TBSS
496328	ម្តេសហ៊ីរអំបិលសាប	ល្ខាយ បាយ៉ាវិទ្ធ	MHABS
496329	ភ័ព្វសំណាង	ល្ខាយ វ៉ាន់ណេត	PSN
496330	ចិត្តអើយកុំនឹក	ហ៊ឹម ស៊ីវន	CHERKN
496331	សុរិយាផ្សងស្នេហ៍	ល្ខាយ វ៉ាន់ណេត	SRYP
496332	ត្រកូនភ្លេចបឹង	ល្ខាយ បាយ៉ាវិទ្ធ	TKPB
496333	ចិត្តផិតក្បត់	ល្ខាយ វ៉ាន់ណេត	CHPK
496334	អណ្តាតអត់ស្លឹង	ល្ខាយ វ៉ាន់ណេត	ANDOCH
496335	គ្រាប់ពេជ្រនៃស្នេហ៍	ល្ខាយ បាយ៉ាវិទ្ធ	KPNS
496336	ន័យស្នេហ៍	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	NS
496337	កាត់បេះដូងព្រោះតែបង	ពៅ បញ្ញាពេជ្រ	KBDPTB
496338	ពិសទឹកឃ្មុំ	ល្ខាយ វ៉ាន់ណេត	PTK
496339	ស្នេហ៍ឥតន័យ	ល្ខាយ វ៉ាន់ណេត & ទូច ស៊ីវននិច	SON
496340	មិនត្រូវការស្នេហាបង	ពៅ បញ្ញាពេជ្រ	MTKSHB
496341	ថ្មមួយជីវិត	ព្រាប សុវត្ថិ	TMCHV
496342	ស្នេហ៍ស្នេហា	ល្ខាយ វ៉ាន់ណេត & ទូច ស៊ីវននិច	SSH
496343	ត្រីកោណស្នេហ៍	ល្ខាយ បាយ៉ាវិទ្ធ	TKS
496344	ទ្រព្យគាប់ចិត្តា	ល្ខាយ វ៉ាន់ណេត	TKCHD
496345	ចុកក្នុងទ្រូង	ហ៊ឹម ស៊ីវន	CHKT
496346	និស្ស័យស្នេហ៍ស្រីគ្រប់លក្ខណ៍	ល្ខាយ វ៉ាន់ណេត	NSSSKL
496347	សូមធានាបេះដូង	គឹម លក្ខិណា	STHNBD
496348	ចង្វាក់នេះវាសប្បាយ	ព្រាប សុវត្ថិ	CHVNRSB
496349	ទើបតែខុសម្តង	ល្ខាយ បាយ៉ាវិទ្ធ & គឹម លក្ខិណា	TTKM
496350	ចិត្តអូនយ៉ាងណា	ព្រាប សុវត្ថិ	CHOYN
496351	រីករាយថ្ងៃចូលឆ្នាំខ្មែរ	គឹម លក្ខិណា	RRTNGCHCHK
496352	រួមចិត្តរួមកាយ	អែន ឌី & ពៅ បញ្ញាពេជ្រ	RCHRK

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
496353	អូនឈ្មោះអាមួយ	ណុប បាយ៉ាវិទ្ធ & គឹម លក្ខិណា	OCHAM
496354	ពីរពាន់ចិត្តបរិសុទ្ធ	ព្រាប សុវត្ថិ	PPCHBRS
496355	បងនឹកអូនណាស់	ណុប បាយ៉ាវិទ្ធ	BNON
496356	ស្រលាញ់ខ្ញុំមិនចំណាយអី	ព្រាប សុវត្ថិ	SKMCHNE
496357	ចូលមកណាថ្ងៃ	ពៅ បញ្ញាពៅជ្រ	CHMNT
496358	កុំមកចង់ស្នេហ៍	ណុប បាយ៉ាវិទ្ធ & គឹម លក្ខិណា	KMCHS
496359	ស្នេហ៍ខ្ញុំ	ព្រាប សុវត្ថិ	SK
496360	បងដឹងខុសហើយ	ណុប បាយ៉ាវិទ្ធ & គឹម លក្ខិណា	BGDKH
496361	ស្នេហ៍គ្មានលក្ខខ័ណ្ឌ	ពៅ បញ្ញាពៅជ្រ	SKLK
496362	គឺពិតជាប្រសើរមួយ	ព្រាប សុវត្ថិ	KPCHRSM
496363	ហេតុអ្វីបាត់បង	ពៅ បញ្ញាពៅជ្រ	HAVBB
496364	បេះដូងលាក់ស្នេហ៍	ព្រាប សុវត្ថិ	BDLS
496365	គ្មានសល់ស្នាមញញឹមចុងក្រោយ	គឹម លក្ខិណា	KSSNHNHCHK
496366	ស្នេហាសម្ងាត់	ណុប បាយ៉ាវិទ្ធ	SHSNG
496367	ខ្លាចថ្ងៃបាត់បង	ពៅ បញ្ញាពៅជ្រ	KTNGBB
496368	លាផ្កាអស់ក្លិន	ព្រាប សុវត្ថិ	LPOK
496369	ពាក្យថាស្រលាញ់	គឹម លក្ខិណា	PTHSL
496370	ទារុណកម្មដួងចិត្ត	ណុប បាយ៉ាវិទ្ធ	TRKDCH
496371	បងមិនស្នាយក្រោយ	ព្រាប សុវត្ថិ	BMSK
496372	ព្រោះតែមិនយល់ចិត្ត	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	PTMYCH
496373	ជើងមេឃពណ៌ស្វាយ	លូយ វ៉ាន់ណេត	CHMPS
496374	លួចស្រលាញ់ខ្លាញ់ខឹង	គឹម លក្ខិណា	LSLKK
496375	នាវាស្នេហ៍	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	NVS
496376	ឆ្លើយចាសមកអូន	លូយ វ៉ាន់ណេត	CHCHMO
496377	ចន្ទរះសែនស្វាយ	ពៅ បញ្ញាពៅជ្រ	CHRSCH
496378	ផ្តល់ឱកាសឱ្យបងផង	ព្រាប សុវត្ថិ	POKOBP
496379	ឋានៈស្នេហ៍	ណុប បាយ៉ាវិទ្ធ & ពៅ បញ្ញាពៅជ្រ	THNS
496380	មានតែបេះដូងសម្រាប់អូន	ព្រាប សុវត្ថិ	MTBSO
496381	បេះដូងក្រដាស	ណុប បាយ៉ាវិទ្ធ	BDKD
496382	ផ្លូវមួយសម្រាប់បង	គឹម លក្ខិណា	PMSRB
496383	ក្អែកស្លាបហង្ស	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	KSH
496384	ពរជ័យស្នេហ៍យើង	ណុប បាយ៉ាវិទ្ធ & ពៅ បញ្ញាពៅជ្រ	PCHSY
496385	កែវក្អែកជំនួសវាចា	ព្រាប សុវត្ថិ	KPCHNVCH
496386	រកអុសប្រទះឈើងាប់	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	ROBTCHNG
496387	បងខុសខ្លួនឯង	ព្រាប សុវត្ថិ	BKKE
496388	ស្ទឹងស្នេហ៍ស្ទឹងព្រាត់	ហ៊ឹម ស៊ីវន	SSSP
496389	ស្នាយស្នាមស្នេហ៍	ណុប បាយ៉ាវិទ្ធ	SSS
496390	ដំបៅដួងចិត្ត	លូយ វ៉ាន់ណេត	DBDCH
496391	ចំណងស្នេហ៍	ពៅ បញ្ញាពៅជ្រ	CHNS
496392	ពាក្យមួយម៉ាត់	ណុប បាយ៉ាវិទ្ធ	PMM
496393	បងខ្លះអូនមិនបាន	ណុប បាយ៉ាវិទ្ធ	BKOMB
496394	អនុស្សាវរីយ៍ស្ទឹងពៅជ្រចិត្តា	លូយ វ៉ាន់ណេត	ANSVRSPD



**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
496395	យុវជនសម័យINTERNET	ណុប បាយ៉ាវិទ្ធ	YVCHSMENTN
496396	ព្រួយនឹកម្ចាស់ស្នេហា	ណុប បាយ៉ាវិទ្ធ	PNMS
496397	ប្រុសសង្ហារ	ណុប បាយ៉ាវិទ្ធ & គឹម លក្ខិណា	BSH
496398	ស្នេហាគ្មានតំលៃ	ណុប បាយ៉ាវិទ្ធ	SKTL
496399	ក្តីឈឺចាប់ក្នុងកែវភ្នែកបង	ណុប បាយ៉ាវិទ្ធ	KCHKKPB
496400	ផ្តល់ស្នេហាមិនបាន	គឹម លក្ខិណា	PSMB
496401	សល់តែដង្ហើម	ណុប បាយ៉ាវិទ្ធ	STD
496402	កាមទេពអប្រិយ	អែន ឌី	KTAB
496403	សំណល់ស្នេហា	ណុប បាយ៉ាវិទ្ធ	SNS
496404	បុរសគ្មានគូ	ណុប បាយ៉ាវិទ្ធ	BRKK
496405	កុំឱ្យក្លៀនស្នេហាលិចលង់	អែន ឌី	KOKSLL
496406	ឈឺចាប់ព្រោះអូន	ណុប បាយ៉ាវិទ្ធ	CHCHPO
496407	ទុក្ខស្រីប្តីច្រាន	ម៉េង កែវពេជ្ជតា	TSBP
496408	ស្មានសុភមង្គល	ព្រាប សុវត្ថិ & ម៉េង កែវពេជ្ជតា	SSPMK
496409	ស្នេហាឃើង	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	SY
496410	ចន្ទរង្សីមេឃ	ព្រាប សុវត្ថិ & ម៉េង កែវពេជ្ជតា	CHVVM
496411	ចិត្តក្នុងចិត្តស្នេហាក្នុងស្នេហា	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	CHKCHSKS
496412	ស្នេហាបងមានតែមួយ	ព្រាប សុវត្ថិ	SBMTM
496413	ស្រលាញ់ចាញ់ក្តីស្មោះ	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	SCHS
496414	ទ្រឹស្តីស្នេហា	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	TRSS
496415	ព្រាត់ស្នេហាឧត្តម	ពៅ បញ្ញាពេជ្រ	PSOD
496416	ទូរស័ព្ទផុតសេវា	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	TRPS
496417	ស្នេហាចែងន្ស	គឹម លក្ខិណា	SCHD
496418	នឹកណាស់	ព្រាប សុវត្ថិ	NN
496419	ដូងមី	ព្រាប សុវត្ថិ	DRM
496420	ដូងមី	គឹម លក្ខិណា	DRM
496421	មើលផ្កាយដុះកន្ទុយ	ណុប បាយ៉ាវិទ្ធ	MPDKT
496422	ស្មានស្នេហានិស្ស័យ	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	SSNS
496423	ភ្លើងកាមទេព	ព្រាប សុវត្ថិ	PKT
496424	ស្លាប់រស់ព្រោះស្នេហា	ពៅ បញ្ញាពេជ្រ	SRPS
496425	ចាំស្នេហាក្លៀរមាត់ស្នឹង	ណុប បាយ៉ាវិទ្ធ	CHSKMS
496426	ញញឹមមកអូន	ព្រាប សុវត្ថិ	NHNHMO
496427	ស្នេហាឡើងតុលាការ	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	SLTLK
496428	ចាញ់ស្នេហាលោកិយ	ណុប បាយ៉ាវិទ្ធ	CHSL
496429	រក្សាស្នេហា	ព្រាប សុវត្ថិ	RSS
496430	ជាហ៊ឹមពណ៌ស្វាយ	ហ៊ឹម ស៊ីវន	PHPS
496431	មើលផ្កាយដុះកន្ទុយ	ណុប បាយ៉ាវិទ្ធ	MPDKT
496432	ជីវិតក្មេងវត្ត	យ៉ិន សារិន	CHVKV
496433	បេះដូងទទេស្អាត	ព្រាប សុវត្ថិ	BTTS
496434	មេមត់តូច	គឹម លក្ខិណា	BBT
496435	សារភាពស្នេហា	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	SRPS
496436	ពោធិចិនតុងអន្លង់ស្នេហាខ្ញុំ	គឹម លក្ខិណា	PCHTOLS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
496437	ខ្ចើយវាសនា	ព្រាប សុវត្ថិ & ហឺម ស៊ីវន	KVN
496438	ក្លែងការក្លែងកម្ម	ហឺម ស៊ីវន	PLKPLK
496439	ពេជ្រមិនទាន់ថ្លៃ	លុយ វ៉ាន់ណេត	PMTCH
496440	កែវភ្នែកបង	ព្រាប សុវត្ថិ & ហឺម ស៊ីវន	KPB
496441	ចិត្តមួយ	ព្រាប សុវត្ថិ & ហឺម ស៊ីវន	CHM
496442	ស្រលាញ់ហើយម្តេចក្សត្រ	ព្រាប សុវត្ថិ	SLHMK
496443	ក្លិនម្តងស្រុកស្រែ	ហឺម ស៊ីវន	KMSS
496444	មានចំរៀងៗណាឱ្យអូននឹកបង	ព្រាប សុវត្ថិ	TMBCHRMNOO
496445	E-MAIL ផ្កាចំស្តៅហ៍	ម៉េង កែវពេជ្រតា	EMPS
496446	ឌីជេវេមនុ	គឹម លក្ខិណា	DJVTM
496447	គ្មានទៀតទេ	លុប បាយាវិទ្ធ	KTT
496448	សម្បត្តិបេះដូង	ម៉េង កែវពេជ្រតា	SBBD
496449	កំហុសស្តេហ៍ព្រោះបង	ម៉េង កែវពេជ្រតា	KHSPB
496450	ស្តេហ៍អូនជាលើកទី១	ព្រាប សុវត្ថិ	SOCHLTM
496451	ស្រាមិនស្រវឹងស្រវឹងស្តេហ៍	គឹម លក្ខិណា	SMSVSVS
496452	ចំណោទស្រី	លុយ វ៉ាន់ណេត & ម៉េង កែវពេជ្រតា	CHNS
496453	ចិត្តស្មោះអស់នឹយ	លុប បាយាវិទ្ធ	CHSON
496454	ភ្លើងស្តេហ៍មធ្យោជ	ព្រាប សុវត្ថិ	PSMCHR
496455	កំលោះរាជសិហ៍	លុយ វ៉ាន់ណេត & ម៉េង កែវពេជ្រតា	KLRS
496456	គិតយ៉ាងណា	ព្រាប សុវត្ថិ	KYN
496457	ទេសចរណ៍កន្លង	ព្រាប សុវត្ថិ	TSCHKL
496458	មេអំបៅ	ម៉េង កែវពេជ្រតា	MAM
496459	ទំនុកច្រៀងតែងសំរាប់អូន	លុប បាយាវិទ្ធ	TNCHTSRO
496460	ឌីជេវេបល្អ	គឹម លក្ខិណា	DJRL
496461	ជាងកាត់សក់២០០២	ព្រាប សុវត្ថិ	CHKSPPP
496462	រាត្រីពណ៌ស្វាយ	ម៉េង កែវពេជ្រតា	RTRPS
496463	ឧកចិត្តព្រោះ INTERNET	ម៉េង កែវពេជ្រតា	KCHITN
496464	ស្តេហ៍ក្រមុំកូនកាត់	ព្រាប សុវត្ថិ	SKMKK
496465	មាត់ផ្សេងចិត្តផ្សេង	គឹម លក្ខិណា	MPCHP
496466	ស្រលាញ់មិនជួប	ព្រាប សុវត្ថិ & ម៉េង កែវពេជ្រតា	SMCH
496467	ចិត្តអូនអង្វរចិត្តបង	ម៉េង កែវពេជ្រតា	CHOOVCH
496468	យប់មិញខ្ញុំពេញកំលោះ	ព្រាប សុវត្ថិ	YMKPKL
496469	MY HEART GET HURT	គឹម លក្ខិណា	MHGH
496470	ទូរស័ព្ទរាជ្រាតហ្គាតស្តេហ៍	ព្រាប សុវត្ថិ	TRSATKS
496471	លប់ប្បាលបេះដូង	លុប បាយាវិទ្ធ	CHKBD
496472	អុំស្មាវ	គឹម លក្ខិណា	OS
496473	BABY អូនសុំទោស	ម៉េង កែវពេជ្រតា	BBOST
496474	ចង់បានពាក្យពិត	ព្រាប សុវត្ថិ	CHBPP
496475	ដើមស្តេហ៍រកាដែក	ហឺម ស៊ីវន	DSRKD
496476	ចន្ទប័ក្ខិចិត្ត	លុប បាយាវិទ្ធ	CHBPCH
496477	ជួបគ្នាយឹតពេក	ម៉េង កែវពេជ្រតា	CHKYP
496478	ក្សត្រដោយសម្ងាត់	ព្រាប សុវត្ថិ	KDSNG

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
496479	ស្គាល់ស្នេហ៍ពិតពេលឃ្លាតឆ្ងាយ	ពៅ បញ្ញាពេជ្រ	SSPPKCH
496480	សើចសល់	គឹម លក្ខិណា	ABCD
496481	ប្រាប់ឱ្យត្រង់	ព្រាប សុវត្ថិ	BOT
496482	ភ្លៀងធ្លាក់ក្នុងបេះដូង	ម៉េង កែវពេជ្រតា	PTKBD
496483	ចំរៀងស្នេហ៍កែវទំនុក	ព្រាប សុវត្ថិ	CHSKTN
496484	ធ្វើសារធ្វើមស្នេហ៍	ម៉េង កែវពេជ្រតា	PSPS
496485	ចំរៀងឧបទស្សៈចុងក្រោយ	ហ៊ឹម ស៊ីវន	CHMBSCHK
496486	ព្រានចាញ់ស្នេហ៍	ណុប បាយាវិទ្ធ	PCHS
496487	កងដៃត្រង់	ព្រាប សុវត្ថិ	KDT
496488	សន្យាមិនសំខាន់	គឹម លក្ខិណា	SYMSK
496489	សុំធ្វើវាសនាលើថ្លៃ	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	SPVSNLT
496490	អូនជាភ្នំសង្ឃឹមរបស់បង	ពៅ បញ្ញាពេជ្រ	OCHKSRBB
496491	ពិតណាស់បងស្នេហ៍អូន	ព្រាប សុវត្ថិ	PNBSO
496492	យល់សប្តិយល់សូង	ព្រាប សុវត្ថិ	YSYS
496493	ចាប់យាយស្នេហ៍តា	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	CHYST
496494	បើកភ្នែកស្រវឹង	ហ៊ឹម ស៊ីវន	BPSRV
496495	ជួបលោកយាយកូនបី	ព្រាប សុវត្ថិ	CHLYKB
496496	ប្រាសាទព្រះវិហារ	ព្រាប សុវត្ថិ	PSPVH
496497	ចិត្តអើយចិត្ត	ព្រាប សុវត្ថិ	CHERCH
496498	ខ្មៅតែចិត្តស	ព្រាប សុវត្ថិ	KTCHS
496499	ស្នេហ៍មិនឈ្នះសិទ្ធិ	ព្រាប សុវត្ថិ	SMCHS
496500	ផ្លៀតនោះផ្លៀត	ហ៊ឹម ស៊ីវន	CHNCH
496501	ក្រមុំមានប្តី	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	KMMB
496502	ចន្ទធ្វើស្នេហ៍	ហ៊ឹម ស៊ីវន	CHTPS
496503	ខ្ញុំមិនដឹង	ព្រាប សុវត្ថិ	KMD
496504	កំពង់ចាមស្នេហ៍ខ្ញុំ	សុះ ម៉ាច	KPCHSK
496505	កោះកុងអន្លង់ស្នេហ៍កម្ពុ	ណូយ វ៉ាន់ណេត	KKOLSK
496506	អូរដើមក្បត់ស្នេហ៍	ម៉េង កែវពេជ្រតា	ODKS
496507	ចំប៉ីព្រៃនប់	ណូយ វ៉ាន់ណេត	CHBPRN
496508	ប៉ែលិនសុបិន្តអភ័ព្វ	ម៉េង កែវពេជ្រតា	PLSBS
496509	ចិត្តមួយផ្ញើមួយ	អៀង សិរីធីល & ហ៊ឹម ស៊ីវន	CHMTM
496510	ថ្ងៃនេះឆ្នាំមុន	ហ៊ឹម ស៊ីវន	TNGNCHM
496511	ម្ល៉េះរុតប៉ែលិន	សុះ ម៉ាច	MRP
496512	ដើម្បីអ្នកម្តាយ	ហ៊ឹម ស៊ីវន	DBNM
496513	ហេតុអ្វីកុហកបង	ណុប បាយាវិទ្ធ	HVKHB
496514	ANA	ពៅ បញ្ញាពេជ្រ	AN
496515	លួចស្នេហ៍មានទុក្ខ	ហ៊ឹម ស៊ីវន	LSMT
496516	មកធ្វើអី?	ព្រាប សុវត្ថិ & គឹម លក្ខិណា	MTE
496517	កំលោះ: SHA LA LA	ព្រាប សុវត្ថិ & គឹម លក្ខិណា	KLSLL
496518	ទន្សាយស្នេហ៍ចំនុ	ព្រាប សុវត្ថិ	TSSCH
496519	បេះដូងរង្វេងស្នេហ៍	ស្នួន ចន្ទា	BDVVS
496520	ក្រចេះដួងចិត្ត	ណូយ វ៉ាន់ណេត	KCHDCH

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
496521	ព្រៃកចង្រានត្រាត់ស្នេហ៍	ហ៊ឹម ស៊ីវន	PCHKPS
496522	បញ្ចប់សន្យាស្នេហ៍	ព្រាប សុវត្ថិ	BCHSNYS
496523	កុំមកញញឹម	គឹម លក្ខិណា	KMNHNH
496524	ចំបីក្រូចស្លា	សុះ ម៉ាច	CHPKCH
496525	ជំរាចិត្តប្រុស	ហ៊ឹម ស៊ីវន	CHRCHB
496526	ចង់មានថ្ងៃស្អែក	ព្រាប សុវត្ថិ	CHMTNGS
496527	បុប្ផាស្នេហា	ហ៊ឹម ស៊ីវន	BPES
496528	ផឹងម៉ុង	ព្រាប សុវត្ថិ	TM
496529	គូមិនបានព្រាង	គឹម លក្ខិណា	KMBP
496530	ចង់ផឹង	ព្រាប សុវត្ថិ	CHD
496531	ដឹងមុន	ព្រាប សុវត្ថិ & គឹម លក្ខិណា	DM
496532	លក់ស្នេហ៍	ព្រាប សុវត្ថិ & គឹម លក្ខិណា	LS
496533	គូស្នេហ៍ក្នុងគ្រឿងច្រៀងបាត់គូ	ព្រាប សុវត្ថិ	KSKCHR
496534	ស្រឡាបង្កាស្នេហ៍	ម៉េង កែវពេជ្ជតា	S RTPKS
496535	វែងគិត	ព្រាប សុវត្ថិ	RK
496536	សារភាពគ្មានតំលៃ	ព្រាប សុវត្ថិ	SRPKTL
496537	រូបថតមួយសន្លឹក	គឹម លក្ខិណា	RTMSN
496538	បេះដូងស្នេហ៍ភក្តី	ព្រាប សុវត្ថិ	BDSPK
496539	យំដើម្បីអ្វី	ម៉េង កែវពេជ្ជតា	YDBAV
496540	ខោចែវថ្កើងប្រាំ	ព្រាប សុវត្ថិ	KCHTB
496541	ស្លាប់ចិត្ត	ព្រាប សុវត្ថិ	SCH
496542	អាពាហ៍ពិពាហ៍ពាណិជ្ជកម្ម	ព្រាប សុវត្ថិ & ម៉េង កែវពេជ្ជតា	APPS
496543	ចិត្តឯកា	ណុប បាយាវិទ្ធី	CHEK
496544	ស្នេហ៍ក្នុងបេះដូង	ព្រាប សុវត្ថិ & ម៉េង កែវពេជ្ជតា	SKBD
496545	តើបងអូន	ហ៊ឹម ស៊ីវន	TBRO
496546	ជួបគ្នានៅ NEW ZEALAND	ព្រាប សុវត្ថិ & ម៉េង កែវពេជ្ជតា	CHKNNZL
496547	ស្រីណាទ្រាំបាន	ហ៊ឹម ស៊ីវន	SNTRB
496548	មើលភ្នែកបងឃើញរូបស្រី	ណុប បាយាវិទ្ធី & ពៅ បញ្ញាពេជ្រ	MPBKRS
496549	នៅតែចាំនៅតែនឹក	ព្រាប សុវត្ថិ	NTCHNTN
496550	ទឹកភ្នែកស្នេហ៍	គឹម លក្ខិណា	TPS
496551	ស្នេហ៍បងវិញទៅអូន	ណុប បាយាវិទ្ធី	SBVTO
496552	តម្លៃស្នេហ៍	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	TLS
496553	ជូនពរអាពាហ៍ពិពាហ៍	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	CHPAPPP
496554	នេះហើយស្នេហ៍	ហ៊ឹម ស៊ីវន	NHS
496555	បញ្ជីចិត្តតតន័យ	ណុប បាយាវិទ្ធី	BCHCHETN
496556	តំណក់ទឹកភ្នែកស្នេហ៍	ហ៊ឹម ស៊ីវន	TNTPS
496557	ពាក្យថាណា	ព្រាប សុវត្ថិ	PTHL
496558	បាត់ដំណឹងស្នេហ៍	ហ៊ឹម ស៊ីវន	BDNS
496559	អូនមានថ្មីហើយ	ព្រាប សុវត្ថិ	OMTHH
496560	ពិសស្នេហ៍	ហ៊ឹម ស៊ីវន	PS
496561	ទើបដឹងថាលងស្នេហ៍ស្រី	ណុប បាយាវិទ្ធី	TDTHLSS
496562	ស្នេហ៍អូនមិនលក់ទេ	គឹម លក្ខិណា	SOMLT

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
496563	រំដួលព្រែកថ្មី	ណូយ វ៉ាន់ណេត	RDPT
496564	ឱ ក្លិនផ្កាម្តង	ទូច ស៊ីននិច	OKPM
496565	សុំស្រូវដូរស្រា	មាស សារ៉ាន់ & ហែម សុវណ្ណា	SSDS
496566	មានរងារទឹកជេរ	អៀង ស៊ីធុល & ហ៊ឹម ស៊ីវន	MRNGTCH
496567	ស្រណោះខែច្រូត	ហ៊ឹម ស៊ីវន	SNKCH
496568	សារិកាកែវអើយ	មាស សារ៉ាន់	SRKKER
496569	ព្រមរាំប្តូរទេ	អៀង ស៊ីធុល & ស៊ីននិច លក្ខិណា	PRRT
496570	ចង់ស្រក់ទឹកមាត់	អៀង ស៊ីធុល & ហ៊ឹម ស៊ីវន	CHSTM
496571	ផ្កាកំពុងរីក	ហ៊ឹម ស៊ីវន	PKPR
496572	នឹកមន្តលដួង	មាស សារ៉ាន់ & ទូច ស៊ីននិច	NKSD
496573	ស្រីស្រស់ស្រងា	អៀង ស៊ីធុល & ទូច ស៊ីននិច	SSSNG
496574	អំព្រីចាបអើយ	អៀង ស៊ីធុល & ហ៊ឹម ស៊ីវន	APCHER
496575	បូកសណ្តែក	អៀង ស៊ីធុល & ទូច ស៊ីននិច	BSD
496576	ស្រូវយើងទុំហើយ	អៀង ស៊ីធុល & ទូច ស៊ីននិច	SYTH
496577	គន់មើលទៅមេឃ	មាស សារ៉ាន់ & ហែម សុវណ្ណា	KMTM
496578	កណ្តៀវត្រកង	អៀង ស៊ីធុល & ហ៊ឹម ស៊ីវន	KDTK
496579	ឡាំលាវដាវលាន	មាស សារ៉ាន់ & ហែម សុវណ្ណា	LLDL
496580	ខ្លាចប្រុសចិត្តព្រាន	មាស សារ៉ាន់ & ហែម សុវណ្ណា	KBCHP
496581	ស្តែកច្រូតយកវេន	អៀង ស៊ីធុល & ហ៊ឹម ស៊ីវន	SCHYV
496582	ខ្លាចប៉ះប្តីគេ	អៀង ស៊ីធុល & ទូច ស៊ីននិច	KPBK
496583	ស្រណោះខ្មោចសេះ	អៀង ស៊ីធុល & ទូច ស៊ីននិច	SNKS
496584	ស្រវើនៗអើយ	មាស សារ៉ាន់ & ហែម សុវណ្ណា	SVVER
496585	សត្វចាបយំចេប	អៀង ស៊ីធុល & ទូច ស៊ីននិច	SCHYCH
496586	ក្រមុំចាស់	មាស សារ៉ាន់ & ហែម សុវណ្ណា	KMCH
496587	មើលគេភ្លេចខ្លួន	អៀង ស៊ីធុល & ទូច ស៊ីននិច	MKPK
496588	ស្នាំថ្មីរំកែន	ណូយ វ៉ាន់ណេត & ទូច ស៊ីននិច	CHTRK
496589	ភិសរងឆ្លើយឆ្លង	ណូយ វ៉ាន់ណេត	PSCHCH
496590	យំដងអើយស្រីយំដ	មាស សារ៉ាន់ & ហែម សុវណ្ណា	YERSY
496591	រាំចូកកំពឹស	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	RCHKP
496592	បងចាប់លួងបាន	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	BCHCHB
496593	ក្រមុំរាំឡូក	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	KMRL
496594	រាំចង្វាក់ខម	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	RCVK
496595	បោះអង្កញ់	ណូយ វ៉ាន់ណេត & ទូច ស៊ីននិច	BANGK
496596	ចាស់ឡើងព្រើលឡើង	ទូច ស៊ីននិច	CHLPL
496597	ថ្មីមអើយស្រីថ្មីម	មាស សារ៉ាន់	TAST
496598	អនុស្សាវរីយ៍អង្ករ	ពេជ្រ ពានី & ហ៊ឹម ស៊ីវន	ANSRAK
496599	ថ្ងៃចូលស្នាំខ្មែរ	ណូយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	TCJK
496600	ភិសរងស្នាំថ្មី	ណូយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	PSVJT
496601	រាំម៉ាឌីហ្សូន	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	RMDS
496602	ប្រស្នាព្រះមហោសថ	ណូយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន	BSPMHS
496603	ចូលស្នាំឡាំលាវ	មាស សារ៉ាន់ & ទូច ស៊ីននិច	CJLL
496604	កន្ទួចកូនខ្ញុំ	ហែម សុវណ្ណា	KTKK

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
496605	សិរីបីប្រការ	លូយ វ៉ាន់ណេត & ទូច ស៊ីននិច	SRBBK
496606	ផ្ករលាន់ញ៉ែញ៉ែ	មាស សាវ៉ាន់ & ហែម សុវណ្ណ	PLGG
496607	កំណូចចិត្តស្នេហាភ័យអូនមួយ	មាស សាវ៉ាន់ & ទូច ស៊ីននិច	KNCSTAM
496608	លេងចាប់កូនខ្លាំង	លូយ វ៉ាន់ណេត & ទូច ស៊ីននិច	LCKK
496609	មានគូឬនៅ	ផាន សុផាត & ទូច ស៊ីននិច	MKRN
496610	ជីវិតបងប្អូននឹងពាក្យស្រលាញ់	លុប បាយ៉ាវិទូ	CHVBBNPS
496611	MANA	ព្រាប សុវត្ថិ	MN
496612	ថ្ងៃជួបថ្ងៃបែកជាថ្ងៃតែៗ	ពៅ បញ្ញាពៅជ្រូ	TJTBJTTM
496613	នឹកដល់បងផង	លូយ វ៉ាន់ណេត	NDBP
496614	ស្នាមញញឹម	ម៉េង កែវពេជ្ជតា	SNHNNH
496615	ដាក់ទានចិត្តស្នេហា	ព្រាប សុវត្ថិ	DTCS
496616	រាត្រីផ្កាយដុះកន្ទុយ	ពៅ បញ្ញាពៅជ្រូ	RTPDKT
496617	មួយនាទីដែលគ្មានស្រី	លុប បាយ៉ាវិទូ	MNTDKS
496618	ចង់បានក្តីស្នេហាសុខសាន្ត	គឹម លក្ខិណា	CBKSSS
496619	សញ្ញាប័ត្រស្នេហា	លុប បាយ៉ាវិទូ	SGBSH
496620	បេះដូងសុខសាន្ត	លុប បាយ៉ាវិទូ	BDSS
496621	ចម្រៀងស្នេហាអូននិងបង	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	CRSHBNA
496622	ដោះលែងបងទៅ	ព្រាប សុវត្ថិ	DLBT
496623	មែកចាស់ស្លឹកថ្មី	ពៅ បញ្ញាពៅជ្រូ	MJST
496624	ស្នេហាជ្រែកស្នេហា	លុប បាយ៉ាវិទូ	SJS
496625	ឈ្មោះបងក្នុងចិត្តអូន	ហ៊ឹម ស៊ីវន	SBKJA
496626	BAD BOY	ម៉េង កែវពេជ្ជតា	BB
496627	មេឡាស្នាស្នាក់	គឹម លក្ខិណា	MLJS
496628	មួយនាទីមិនដូចគ្នា	លុប បាយ៉ាវិទូ	MNTMDK
496629	តន្ត្រីបេះដូង	គឹម លក្ខិណា	DTBD
496630	នឹកណាស់ MY LOVE	លុប បាយ៉ាវិទូ	NNML
496631	ស្រលាញ់មនុស្សម្នាក់សែនពិបាក	គឹម លក្ខិណា	SLMMSPB
496632	ជើងគុំពៅជ្រូនិល	លូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	JPPN
496633	អូនមិនយល់	ម៉េង កែវពេជ្ជតា	AMY
496634	វត្តបាក់កាំជួយចាំសម្បថ	លូយ វ៉ាន់ណេត	VBKJCSB
496635	រោងការគ្មានកូនកំលោះ	ហ៊ឹម ស៊ីវន	RKKKL
496636	រង់ចាំ	គឹម លក្ខិណា	RC
496637	នឹកតែបងមួយ	ម៉េង កែវពេជ្ជតា	NTBM
496638	ចាប់ចាប់	គឹម លក្ខិណា	CC
496639	Linda	លុប បាយ៉ាវិទូ	LD
496640	បើគ្មានគេខ្ញុំឯកា	គឹម លក្ខិណា	BKKKAK
496641	បេះដូងគ្មានឈាម	លុប បាយ៉ាវិទូ	BDKJ
496642	កុំអឿនដូចប៉េង	គឹម លក្ខិណា	KADBD
496643	នាសាច់ចង	លុប បាយ៉ាវិទូ	NSCC
496644	កុំភ្លេចស្នេហាភ័យអូន	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	KPSKS
496645	ដៃពិសមន្ត	ស៊ុន ចន្ទា	DPM
496646	កុំភ្លេច NEW ZEALAND	ព្រាប សុវត្ថិ & ម៉េង កែវពេជ្ជតា	KPNL

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
496647	ទូរស័ព្ទ BUSY	ពៅ បញ្ញាពេជ្រ	TRSBX
496648	ស្តាយអូន	ណុប បាយ៉ាវិទូ	SA
496649	យើងបែកគ្នាទៅ	ហ៊ឹម ស៊ីវន	YBKT
496650	ស្នេហាលែងធរមាន	ណុប បាយ៉ាវិទូ	SLTRM
496651	WATCH ME SHINE	គឹម លក្ខិណា	WCMS
496652	បង្វិលផែនដី	គឹម លក្ខិណា	BVPD
496653	គ្មានបញ្ហា	ព្រាប សុវត្ថិ	KBH
496654	ហួសចិត្ត	ព្រាប សុវត្ថិ	HC
496655	រាត្រីបេះដូងខ្មៅ	ព្រាប សុវត្ថិ	RTKKBD
496656	នឹកគិតដល់បេះដូងអូន	ណុប បាយ៉ាវិទូ	NKDBDA
496657	បេះដូងជ្រលក់ពណ៌	គឹម លក្ខិណា	BDJLP
496658	មហិទ្ធិឫទ្ធិស្នេហ៍	ណុប បាយ៉ាវិទូ	MHTRS
496659	រយលានអង្វរ	គឹម លក្ខិណា	RLAV
496660	ចង់យករូបអូនលាក់ទុក	ណុប បាយ៉ាវិទូ	CYRALT
496661	ប្តូរចិត្តវិញទៅ	ព្រាប សុវត្ថិ	PCVT
496662	បេះដូងជាប់ដី	ហ៊ឹម ស៊ីវន	BDJD
496663	ក្លែងប្លែងស្នេហ៍	សង វ៉ាបា & ហ៊ឹម ស៊ីវន	TKJRS
496664	នាំអូនជិះទូក	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	NAJT
496665	កម្មុលោកិយ	ហ៊ឹម ស៊ីវន	KLK
496666	នឹកណាស់តំបែរស្នេហ៍ស្នេង	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	NNTBSS
496667	សម្រស់ទឹកនា	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	SRTJ
496668	ជើងភ្នំបាសិត	សង វ៉ាបា & ហ៊ឹម ស៊ីវន	JPBS
496669	លាស្នេហ៍ម្តប់ដូងសៀមរាប	ណូយ វ៉ាន់ណេត	LSMDSR
496670	តំបែរស្នេហ៍ខ្ញុំ	សង វ៉ាបា & ហ៊ឹម ស៊ីវន	TBSK
496671	ម្ល៉េះលាមេមត់	ណូយ វ៉ាន់ណេត & ម៉េង កែវពេជ្ជតា	MLMM
496672	កុលាបព្រែកលីវ	ណូយ វ៉ាន់ណេត	KLPL
496673	ភ្នំព្រះរាជទ្រព្យ	សង វ៉ាបា & ហ៊ឹម ស៊ីវន	PPRJT
496674	គួរហាមចិត្តខ្លះ	ព្រាប សុវត្ថិ	KHCK
496675	បេះដូងដុកដាក់	ម៉េង កែវពេជ្ជតា	BDDD
496676	បេះដូងគ្មានឈាម	ណុប បាយ៉ាវិទូ	BDKJ
496677	ដាច់ចិត្តហើយ	គឹម លក្ខិណា	DCH
496678	សោភ័ណនៃជីវិត	គឹម លក្ខិណា	SPNJV
496679	ឈប់ខូចចិត្តទៀតទៅ	ព្រាប សុវត្ថិ	JKCTT
496680	ទឹកភ្នែកលើសបុត្រស្នេហ៍	ណុប បាយ៉ាវិទូ	TPLSBS
496681	មិនអាចគ្មានរូបបង	ម៉េង កែវពេជ្ជតា	MAKRB
496682	តន្ត្រីបេះដូង	គឹម លក្ខិណា	DTBD
496683	យប់នេះអូនមកទេ	ព្រាប សុវត្ថិ	YNAMT
496684	បងស្នេហ៍ស្រី	ហួរ ឡាវី	BSSS
496685	អនិច្ចាអ្នកស្រែ	ឡោ សារិទ្ធ & ទូច ស៊ីវននិច	ANCNS
496686	កំហុសអ្នកណា	ពេជ្រ ពន្លឺ	KHNN
496687	ចំការសំរោង	ហ៊ឹម ស៊ីវន	CKSR
496688	ខ្សាច់ជ្រលក់ពណ៌	ពេជ្រ ពន្លឺ	KJLP

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
496689	តូចចិត្តណាស់	ឡេង សារិទ្ធ & ទូច ស៊ុននិច	TCN
496690	ផ្អែមណាស់ស្នេហា	ហ៊ឹម ស៊ីវន	PNS
496691	ស្នេហាជាអ្វី	ផាន សុផាត	SJAV
496692	មិត្តមួយជីវិត	សុះ ម៉ាច & ទូច ស៊ុននិច	MMJV
496693	សេដ្ឋីអនាថា	ផាន សុផាត	STANT
496694	ជ្រោះពេជ្រចិន្ដា	ផាន សុផាត	JPCD
496695	ស្នេហាកម្មន្លងដែន	ឆម សារី	SKCD
496696	រុយក្បាលខៀវ	មាស សារ៉ាន់	RKK
496697	ឥទ្ធិពលស្នេហា	ស្ទិន ចន្ទា	ATPSH
496698	អូដាលីង	ព្រាប សុវត្ថិ	ADL
496699	អ្នកមានបែលិន	មាស សារ៉ាន់ & ហែម សុវណ្ណ	NMPL
496700	អាណិតចិត្ត	ប៊ុន ចាន់ថន	ANDC
496701	នាវាលាផែ	ទូច ស៊ុននិច	NVLP
496702	បុរសគ្រប់លក្ខណ៍	មាស សារ៉ាន់	BRKL
496703	ម្ដេចអូនដាច់មេត្តា	ព្រាប សុវត្ថិ	MADMT
496704	រនាំងស្នេហា	ទូច ស៊ុននិច	ANS
496705	ចុកហ្គាយរំលាយស្នេហា	ផាន សុផាត	CMRLS
496706	ស្នេហាបរាជ័យ	ឡេង សារិទ្ធ	SBRJ
496707	បេះដូងបងពាណិអ្វី	ហ៊ឹម ស៊ីវន	BDBPV
496708	ដួងចិត្តរុះរាយ	ស្ទិន ចន្ទា	DCRR
496709	សង្សារខ្លើយ	មាស សារ៉ាន់	SSK
496710	សុបិន្តក្លាយជាការពិត	ពេជ្រ ពានី & ទូច ស៊ុននិច	SBKJKP
496711	អូនលេងបៀតង	មាស សារ៉ាន់	ALBT
496712	ក្លិនស្នេហាក្លិនជីវិត	ទូច ស៊ុននិច	KSKJV
496713	បើគ្មានរូបអូន	ព្រាប សុវត្ថិ	BKRA
496714	ឪពុកអន្ទង់	សុះ ម៉ាច	APAT
496715	ចាំមើលផ្លូវបង	ហ៊ឹម ស៊ីវន	CMPB
496716	កង្កែបបងមួយ	មាស សារ៉ាន់ & ហ៊ឹម ស៊ីវន	KKBM
496717	ស្នាមុន	ឡេង សារិទ្ធ	JM
496718	ស្នេហាមរណៈ	ព្រាប សុវត្ថិ	SMRN
496719	មិនគួរឃ្លាតអូនយូរសោះ	ព្រាប សុវត្ថិ	MKKAYS
496720	អញ្ជើញចូលរាំ	ស្ទិន ចន្ទា	AGCR
496721	គេបេះយកបាត់	ព្រាប សុវត្ថិ	KBYB
496722	សល់តែពាក្យ GOODBYE	ព្រាប សុវត្ថិ	STPGB
496723	មានស្នេហាខ្លាចព្រួយ	ស្ទិន ចន្ទា	MSKP
496724	ផ្អែកចិត្តនឹងស្នេហា	ព្រាប សុវត្ថិ	CCNS
496725	ធម្មជាតិស្ងៀមស្ងាត់	ឡេង សារិទ្ធ & ទូច ស៊ុននិច	TMJSS
496726	មិនយល់ជំហានចិត្តអូន	ព្រាប សុវត្ថិ	MYJRCA
496727	យុត្តិធម៌នៅឯណា	ពេជ្រ ពានី	YTTNAN
496728	បងស្នេហាអូនស្នេហា	សុះ ម៉ាច & ទូច ស៊ុននិច	BSAS
496729	គិតដល់អូនផង	ហ៊ឹម ស៊ីវន	KDAP
496730	រំដួលស្ទឹងមានជ័យ	ហួរ ឡារី	RDSMJ



**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
496731	ឆ្កែកចិត្តត្បិតអូន	ផាន សុផាត	JCTA
496732	រួមក្តីស្នេហា	ព្រាប សុវត្ថិ & ហឺម ស៊ីវន	RKS
496733	ចេញមករាលេង	ព្រាប សុវត្ថិ	CMRL
496734	អភ័ព្វចិន្តា	ព្រាប សុវត្ថិ & ហឺម ស៊ីវន	APCD
496735	អ្វីទៅដែលហៅថាស្នេហា	សួន ចន្ទា	AVTDHTS
496736	រូបអូនក្នុងបេះដូង	ព្រាប សុវត្ថិ	RAKBD
496737	ខំបំភ្លេចបង	សួន ចន្ទា	KBPB
496738	បារាំងថាយ៉ាប់	មាស សារ៉ាន់	BRTY
496739	រឿងស្នេហាខ្ញុំ	ព្រាប សុវត្ថិ	RSK
496740	ចន្ទចាកមេឃ	ឡោ សារិទ្ធ & ហឺម ស៊ីវន	CCM
496741	នៅតែមិនឃើញអូន	ព្រាប សុវត្ថិ	NTMKA
496742	ស្នេហាដូចទឹកហូរ	សុះ ម៉ាច	SADTH
496743	ចំណងដៃទឹកភ្នែក	ហឺម ស៊ីវន	CNDTP
496744	ស្រែអែមផល្លា	ឡោ សារិទ្ធ & ទូច ស៊ីវននិច	SAPL
496745	អក្ខរាដែលបងសរសេរទៅ	ឡោ សារិទ្ធ	AKRDBSST
496746	ផ្កាកប្បាស	ទូច ស៊ីវននិច	PKB
496747	មាសទឹកដប់	ល្ងាយ វ៉ាន់ណេត	MTD
496748	ស្រីស្រស់ប្រិមប្រិយ	ឡោ សារិទ្ធ & ទូច ស៊ីវននិច	SSBB
496749	បងជាទន្សាយ	ឡោ សារិទ្ធ & ទូច ស៊ីវននិច	BJTS
496750	ណារីនីមន្តន	ឡោ សារិទ្ធ	NRNN
496751	ចន្ទ	ល្ងាយ វ៉ាន់ណេត	CT
496752	ស្រីតូចច្រឡឹង	ពេជ្រ ពានី & ទូច ស៊ីវននិច	STCL
496753	ឱតារាខ្ញុំអើយ	ពេជ្រ ពានី	ADRKA
496754	ផ្ទះផ្សារប្រាំខ្នង	ឡោ សារិទ្ធ & ទូច ស៊ីវននិច	PPBK
496755	ស្លឹកដូងធ្លាក់សំយ៉ាត	ឡោ សារិទ្ធ & ទូច ស៊ីវននិច	SDTSY
496756	ថ្ងៃដែលរង់ចាំ	ព្រាប សុវត្ថិ & ហឺម ស៊ីវន	TDRC
496757	សុម៉ាលីឌីសាយ៉ា	ពេជ្រ ពានី	SMLDSY
496758	អនុស្សាវរីយ៍វត្តដំរីស	ឡោ សារិទ្ធ	ANSRVDRS
496759	អូនសូមរស់ក្បែរទ្រូងបង	ទូច ស៊ីវននិច	ASRKTB
496760	ទូលតោកទូលកម្ម	ឡោ សារិទ្ធ	TKTK
496761	កិច្ចសន្យាស្នេហា	ព្រាប សុវត្ថិ	KSYS
496762	មេឃខ្មៅងងឹត	ហឺម ស៊ីវន	MKGG
496763	ថ្ងៃណាៗ	ឡោ សារិទ្ធ	TNN
496764	កញ្ញាថ្កាវល្អផ្អែម	ឡោ សារិទ្ធ & ទូច ស៊ីវននិច	KGTP
496765	ហួសនឹងស្តាយ	ហួរ ឡាវី	HNS
496766	វាចាហ្គីតាស្នេហា	ព្រាប សុវត្ថិ	VCKTS
496767	ហេតុអ្វីបញ្ឈប់ដទៃទៀត	ព្រាប សុវត្ថិ	AVBJBT
496768	កុំភ្លេចខ្ញុំ	ណុប បាយាវិទ្ធ	KPK
496769	ស្បថជូនពៅ	ព្រាប សុវត្ថិ & ហឺម ស៊ីវន	SJP
496770	ស្តាប់បង្កប់ស្នេហា	ហឺម ស៊ីវន	SBKS
496771	កុលាបដូនទាវ	ឡោ សារិទ្ធ	KLDT
496772	ដឹងទេថាអូនរង់ចាំ	ទូច ស៊ីវននិច	DTTARC

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
496773	ដងស្ទឹងសង្កែ	ពេជ្រ ពានី	DSS
496774	បីឆ្នាំចាំស្នេហា	ឡេង សារិទ្ធ	BJCS
496775	វិលវិញណាប្រុសថ្លៃ	ទូច ស៊ុននិច	VVNBT
496776	ដកចិត្តដកស្នេហា	ណូយ វ៉ាន់ណេត	DCDS
496777	ស្នេហាបងនិងអូន	ហួរ ឡារី	SBNA
496778	អាកាសដែនសមុទ្រខ្មែរ	ទូច ស៊ុននិច	AKDSMK
496779	ចិត្តស្មោះ	ណុប បាយ៉ាវិទ្ធ	CS
496780	ជាធម្មតា	ណុប បាយ៉ាវិទ្ធ	JTMD
496781	កុំស្នេហាតាមផ្លូវ	ទូច ស៊ុននិច	KSTP
496782	ផ្ការីកក្រោយភ្លៀង	ណុប បាយ៉ាវិទ្ធ	PRKP
496783	ចំណែកដួងចិត្ត	ហ៊ឹម ស៊ុន	CLDC
496784	ម្តប់ពោធិបាក់ខែង	ណូយ វ៉ាន់ណេត	MPBK
496785	លលកញីឈ្មោល	ឡេង សារិទ្ធ	LLGJ
496786	ស្រណោះក្លិនម្តង	ពេជ្រ ពានី & ទូច ស៊ុននិច	SNKM
496787	មន្តស្នេហាស្ទឹងអូន	ណូយ វ៉ាន់ណេត	MSSA
496788	គ្មានថ្ងៃវិលវិញ	ព្រាប សុវត្ថិ	KTVV
496789	ស្ទឹងសែនប៉ារ៉ាស	ហ៊ឹម ស៊ុន	SSBR
496790	ចម្រៀងក្នុងសុបិន	សុះ ម៉ាច	CRKSB
496791	ឡាញីដួងចិត្ត	ហួរ ឡារី	LGDC
496792	អញ្ជឹងរឹស្នេហា	ហ៊ឹម ស៊ុន	AJRSH
496793	ស្នេហាគ្មានច្រាំដែន	ព្រាប សុវត្ថិ	SKPD
496794	តូងកក្កដដួងចិត្តអូន	ណូយ វ៉ាន់ណេត	TAKDCA
496795	សូមបញ្ចប់ត្រឹមនេះ	ទូច ស៊ុននិច	SBCTN
496796	អាឆី	ព្រាប សុវត្ថិ	AN
496797	មួយម៉ឺនអាណ័យ	ឡេង សារិទ្ធ	MMAL
496798	ជ្រោះអូយ៉ាដា	ទូច ស៊ុននិច	JAYD
496799	ហេតុអ្វីភ្លេចបង	ព្រាប សុវត្ថិ	HVPB
496800	កេសរ	ព្រាប សុវត្ថិ	KS
496801	ពេលមេឃស្រទំ	ទូច ស៊ុននិច	PMST
496802	ចង់ប្រាប់ថាបងស្នេហា	ណូយ វ៉ាន់ណេត	CBTBS
496803	បាត់អូន	ព្រាប សុវត្ថិ	BA
496804	គ្រាន់តែសុំស្រលាញ់	ព្រាប សុវត្ថិ	KTSSL
496805	អូនឆ្កែតហើយស្នេហា	ទូច ស៊ុននិច	AJHS
496806	រំដួលសុវិន	ឡេង សារិទ្ធ	RDSR
496807	អូនមិនមែនស៊ុចស៊ុ	ព្រាប សុវត្ថិ & ទូច ស៊ុននិច	AMMSX
496808	បូរីជូឡង	ទូច ស៊ុននិច	BRJL
496809	ឥទ្ធិពលដុល្លា	ណូយ វ៉ាន់ណេត	ATPDL
496810	បងស្រែកច្រៀងម្តេចនាងយំ?	ឡេង សារិទ្ធ	BSCMNY
496811	ល្ងមហើយណាស្រី	ណូយ វ៉ាន់ណេត	LHNS
496812	ក្តីស្រមៃនៃយើង	ស្តេច ចន្ទា	KSMNY
496813	ស្នាមស្នេហាឆ្នេរសមុទ្រ	ព្រាប សុវត្ថិ	SSJSM
496814	បែកគ្នាមួយឆ្នាំ	ឡេង សារិទ្ធ	BKMJ

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
496815	កុលាបបាត់ដំបង	ណូយ វ៉ាន់ណេត	KLDBD
496816	ម៉ីនពាន់សន្យា	ហ៊ឹម ស៊ីវន	MPSY
496817	ភ្លើងក្រោមទឹក	ព្រាប សុវត្ថិ	PKT
496818	កណ្តាលរាត្រី	ណូយ វ៉ាន់ណេត	KDRT
496819	ដួងជីវិតខ្ញុំ	ឡេង សារិទ្ធ	DJVK
496820	គូកម្ម	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	KK
496821	ចម្ប៉ាបាត់ដំបង	ណូយ វ៉ាន់ណេត	CPBDB
496822	ចំប៉ីសៀមរាប	ណូយ វ៉ាន់ណេត	CPSR
496823	បិទទ្វារបេះដូង	ហ៊ឹម ស៊ីវន	BTBD
496824	យប់ថ្ងៃអង្គារ	ណូយ វ៉ាន់ណេត	YTAK
496825	អូនជាស្រីទីប៉ុន្មាន	ហ៊ឹម ស៊ីវន	AJSTBM
496826	កុំស្មានបងភ្លេច	ណូយ វ៉ាន់ណេត	KSBP
496827	ស្រលាញ់បងជាប្រុសចុងក្រោយ	ហ៊ឹម ស៊ីវន	SLBJBCK
496828	ម្តេសណាមិនហ៊ីរ	ណុប បាយ៉ាវិទ្ធ	MNMH
496829	ខ្សែជីវិត	ព្រាប សុវត្ថិ	KJV
496830	អូនចាំគ្មានភ្លេច	ហ៊ឹម ស៊ីវន	ACKP
496831	អស់សង្ឃឹម	ឡេង សារិទ្ធ	ASK
496832	ម្តាស់បេះដូង	ណុប បាយ៉ាវិទ្ធ	MBD
496833	មិនអាចគ្មានរូបអូន	ព្រាប សុវត្ថិ	MAKRA
496834	រាត្រីសេកុង	ហ៊ឹម ស៊ីវន	RTSK
496835	នារាជីវិត	ឡេង សារិទ្ធ	NVJV
496836	មានតែអូនម្នាក់	ព្រាប សុវត្ថិ	MTAM
496837	វាចាទឹកឃ្នុំ	ហ៊ឹម ស៊ីវន	VCTK
496838	បុប្ផាតែមួយ	ឡេង សារិទ្ធ	BPTM
496839	ប្រុសអាងសំដី	ព្រាប សុវត្ថិ	BASD
496840	អូនភ្លេចរឿងដើម	ពេជ្រ ពន្លឺ	APRD
496841	សង្គ្រាមស្នេហ៍	ណុប បាយ៉ាវិទ្ធ	SKS
496842	លាហើយស្នេហ៍ខ្ញុំ	ហ៊ឹម ស៊ីវន	LHSC
496843	ចម្រៀងស្នេហ៍	ណុប បាយ៉ាវិទ្ធ	CRS
496844	ចុកហាយមច្ឆរាជ	ហ៊ឹម ស៊ីវន	CMMCR
496845	វិប្បឡោតា	ណូយ វ៉ាន់ណេត	VYLT
496846	ស៊ីស្តាប់ដើម្បីអូន	ណុប បាយ៉ាវិទ្ធ	SSDBA
496847	វាលសោះខ្យល់	ទូច ស៊ីវននិច	VSK
496848	ស្នេហាសោកា	ណុប បាយ៉ាវិទ្ធ	SKSK
496849	ទឹកភ្នែកជំនួសវាចា	ហ៊ឹម ស៊ីវន	TPJNVC
496850	រំដួលពោធិសាត់	ណូយ វ៉ាន់ណេត	RDPS
496851	ទូស័ព្វប្រាប់អូន	ព្រាប សុវត្ថិ	TRSBA
496852	ប្រពន្ធដើម	ហ៊ឹម ស៊ីវន	BPD
496853	ល្អកវិក្ខុមាសបង	អ៊ឹង ស៊ីថា & ទូច ស៊ីវននិច	JRMB
496854	ឋានសួគ៌	ពេជ្រ ពន្លឺ & ហ៊ឹម ស៊ីវន	TS
496855	រំដួលលង្វែក	ផាន សុផាត	RDLV
496856	អក្ខរលោហិត	ពេជ្រ ពន្លឺ & ហ៊ឹម ស៊ីវន	AKRLH

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
496857	កំពតកំពូលដួងចិត្ត	ពេជ្រ ពានី	KPKPDC
496858	ប្លាកស្វាយស្តាយស្តេហ៍	ឡោ សារីទូ	KJSS
496859	ឈប់ជឿហើយចាស	ទូច ស៊ីននិច	CJHC
496860	អង្គតូនីព្រឺតា	ឡោ សារីទូ	ATGT
496861	បំភ្លេចមិនបាន	ព្រាប សុវត្ថិ	BPMB
496862	ស្នេហាដែលអូនជូនបង	ហ៊ឹម ស៊ីវន	SDAJB
496863	ផ្កាតាមដួងច័ន្ទ	ពេជ្រ ពានី	PTDC
496864	ព្រះអាទិត្យរង្វងមេឃ	ណុប បាយ៉ារីទូ	PATVVM
496865	ស្នេហាចំប៉ាមាស	ពេជ្រ ពានី & ហ៊ឹម ស៊ីវន	HSCBM
496866	រលកវាសនា	ណុប បាយ៉ារីទូ	RLVSN
496867	ប្រស្នា៤ខ	ពេជ្រ ពានី & ហ៊ឹម ស៊ីវន	BS4K
496868	ទំហំដួងចិត្ត	ហ៊ឹម ស៊ីវន	THDC
496869	សំណកនៃបេះដូង	ព្រាប សុវត្ថិ	SNNBD
496870	មិនងាយបំភ្លេចបាន	ណុប បាយ៉ារីទូ	MGBPB
496871	រឿងពិតរបស់អូន	ពេជ្រ ពានី & ហ៊ឹម ស៊ីវន	RPRBA
496872	តន្ត្រីស្នេហា	ពេជ្រ ពានី	DTSK
496873	ឧត្តមស្នេហា	ឡោ សារីទូ	ADSH
496874	អូនឈឺចិត្តណាស់	ហ៊ឹម ស៊ីវន	AJCN
496875	សម្បថឥតខ្ចីមសារ	ព្រាប សុវត្ថិ	SBAKS
496876	ថ្មមម្ចាស់ស្នេហាបង	ព្រាប សុវត្ថិ	TMSB
496877	បងភ្លេចពាក្យថាស្នេហា	ហ៊ឹម ស៊ីវន	BPPTS
496878	ក្លិនខ្លួនចម្ប៉ា	ពេជ្រ ពានី & ហ៊ឹម ស៊ីវន	KKCB
496879	មេឃនិងដី	ពេជ្រ ពានី	MND
496880	ឈប់បោកប្រាសបងទៅ	ណុប បាយ៉ារីទូ	JBBBT
496881	បាចផ្កាម្រព្រៅ	ហ៊ឹម ស៊ីវន	BPMP
496882	សែននឹកសែនស្តាយ	ព្រាប សុវត្ថិ	SNSS
496883	ស្ទឹងកែវ	ផាន សុផាត	SK
496884	សំលេងឃ្លោះការ	ហ៊ឹម ស៊ីវន	SLKK
496885	ចង្រៀងកែវទឹក	ឡោ សារីទូ	CKKT
496886	អូនជាអ្នកក្បត់បង	ណុប បាយ៉ារីទូ	AJNKB
496887	កុំឃាត់បងមិនឱ្យស្រលាញ់	ព្រាប សុវត្ថិ	KKBMASL
496888	កម្រងផ្កាក្នុង	ពេជ្រ ពានី	KRPP
496889	ពាន់ឆ្នាំមានម្តង	ពេជ្រ ពានី & ហ៊ឹម ស៊ីវន	PJMM
496890	កោតប្រសុមុខខ្លួន	ពេជ្រ ពានី & ហ៊ឹម ស៊ីវន	KBMK
496891	ស្រីតូចទ្រមែ	ពេជ្រ ពានី & ហ៊ឹម ស៊ីវន	STTM
496892	កំលោះក្រមុំឆ្នាំពីរពាន់	មាស សារ៉ាន់ & ហែម សុវណ្ណ	KLKMJ2000
496893	រស់ចាំតែបង	ហ៊ឹម ស៊ីវន	RCTB
496894	រាំរងសហស្សវត្សរ៍ថ្មី	ពេជ្រ ពានី & ហ៊ឹម ស៊ីវន	RVSHVT
496895	វាលអើយវាលធំ	ហ៊ឹម ស៊ីវន	VAVT
496896	ក្រមុំស្រកស្រែ	ពេជ្រ ពានី & ហ៊ឹម ស៊ីវន	KMSS
496897	ស្រណោះក្លៀងធំ	ពេជ្រ ពានី & ហ៊ឹម ស៊ីវន	SNPT
496898	អបអរសហស្សវត្សរ៍ថ្មី	ហ៊ឹម ស៊ីវន	AASHVT

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
496899	ចងដៃថ្កាស្លា	ពេជ្រ ពានី	CDPS
496900	រាំរង់សុខសាន្ត	ពេជ្រ ពានី & ហ៊ឹម ស៊ីវន	RVSS
496901	ទៅមើលកុនម្តង	ពេជ្រ ពានី & ហ៊ឹម ស៊ីវន	TMKM
496902	រាំឆ្លងសហស្សវត្សរ៍ថ្មី	ព្រាប សុវត្ថិ	RJSHVT
496903	ឱ ថ្កាស្លា	ពេជ្រ ពានី & ហ៊ឹម ស៊ីវន	APL
496904	ចន្ទចាកមេឃ	ពេជ្រ ពានី & ហ៊ឹម ស៊ីវន	CCM
496905	ប្រុសស្រស់ស្រីឆាត់	មាស សារ៉ាន់ & ហែម សុវណ្ណ	BSST
496906	ស្រណោះប្រាសាទអង្គរ	ពេជ្រ ពានី & គឹម លក្ខិណា	SNBSAK
496907	អប្រិយតែរូប	ហ៊ឹម ស៊ីវន	ABTR
496908	ថ្ងៃនេះអូនស្អាតអស្ចារ្យ	ព្រាប សុវត្ថិ	TNASAC
496909	ជំទើរមាសស្នេហ៍	ពេជ្រ ពានី	JTMS
496910	ទទាយឆ្លង	ហ៊ឹម ស៊ីវន	TTYC
496911	អូនពេញវ័យហើយ	ពេជ្រ ពានី & ហ៊ឹម ស៊ីវន	APVH
496912	មានថ្មីម្តេចមិនប្រាប់	ព្រាប សុវត្ថិ	MTMMB
496913	នេះឬស្វាមី	ហ៊ឹម ស៊ីវន	NRSM
496914	អ្នកក្រក្រមុំ	ពេជ្រ ពានី & ហ៊ឹម ស៊ីវន	NKKM
496915	ជញ្ជីងស្នេហា	ផាន សុផាត	JSH
496916	បែកគ្នាទៅអូន	ព្រាប សុវត្ថិ	BKTA
496917	ជើងភ្នំសំពៅ	ពេជ្រ ពានី & ហ៊ឹម ស៊ីវន	JPSP
496918	អូនមិនវាចា	ព្រាប សុវត្ថិ	AMVC
496919	ជើងមេឃពណ៌ខ្មៅ	ហ៊ឹម ស៊ីវន	JMPK
496920	អាសូរចង់	ពេជ្រ ពានី	ASRC
496921	អាថ៌កំបាំងក្នុងបេះដូង	ព្រាប សុវត្ថិ	AKBBD
496922	ឱប្រឹបបេះដូង	ណុប បាយ័ន	KPBD
496923	ចង់ក្រសោប	ពេជ្រ ពានី	CKS
496924	មួយភ្លែតតែមានន័យ	ព្រាប សុវត្ថិ	MRTTMN
496925	ញ៉ាស្រាស្រវឹងស្នេហ៍	គឹម លក្ខិណា	GSSVS
496926	កំពង់ចាមកំពង់ចិត្ត	ពេជ្រ ពានី	KPCKPC
496927	ភ្លេងជីវិត	ណុប បាយ័ន	PCV
496928	ស្នាយស្នេហ៍ដែលបាត់បង់	ព្រាប សុវត្ថិ	SSDBB
496929	ខ្ញុំលួចស្រលាញ់អូន	ពេជ្រ ពានី	KLSLA
496930	ស្តេចដំរីស	ផាន សុផាត & ហ៊ឹម ស៊ីវន	SDRS
496931	ស្មានអូតាកី	ពេជ្រ ពានី	SATK
496932	សុំធ្វើដួងចិត្ត	ព្រាប សុវត្ថិ	SPDC
496933	អក្ខរតាមព្រះពាយ	ផាន សុផាត	AKRTPP
496934	ចង់បំភ្លេចស្រី	ណុប បាយ័ន	CBPS
496935	ល្ងាចេក	ពេជ្រ ពានី	LC
496936	កូនទាវចូលម្តប់	ហែម សុវណ្ណ	KTCM
496937	ទាវចូលម្តប់	ហ៊ឹម ស៊ីវន	TCM
496938	សារិកាចាកផ្តុស	អៀង សិរិយា	SRKCP
496939	ភ័យអ្វីម៉្លេះ	អៀង សិរិយា & ហ៊ឹម ស៊ីវន	PVM
496940	មិនដូចក្តីបំណង	អៀង សិរិយា & ហែម សុវណ្ណ	MDKBN

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
496941	ទាវអើយទាវឯក	ស៊ី សាហ៊ីន	TATA
496942	នាងទាវនឹកស្រុក	ហ៊ឹម ស៊ីវន	NTNS
496943	ដំអើយដំយំ	អៀង ស៊ីធីល	RARY
496944	សូមប្រណី	អៀង ស៊ីធីល & បេ វណ្ណារ៉ា	SBN
496945	ប្រទានស្នេហា	ហ៊ឹម ស៊ីវន	BTS
496946	នឹកម្តាយស្រណោះប្តី	ហ៊ឹម ស៊ីវន	NMSNP
496947	នង់ជានាឡិ	ស៊ីវន & សុវណ្ណា	NTJN
496948	ចេញមកណាទាវ	អៀង ស៊ីធីល	CMNT
496949	ស្នេហាស្នោះមួយនិងមួយ	អៀង ស៊ីធីល & ហ៊ឹម ស៊ីវន	SSMNM
496950	មន្តហត្ថាបង	ហ៊ឹម ស៊ីវន	MHTB
496951	ហួសពេលហើយអូន	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	HPHA
496952	ដំណើរជីវិត	លុយ វ៉ាន់ណេត	DNJV
496953	រាហ៊ីចាប់ចំនួន	ពេជ្រ ពានី	RHCC
496954	សុំបេះដូងបងមានតែអូន	ហ៊ឹម ស៊ីវន	SBDBMTA
496955	ក្អកឈាមនៅបែលិន	ផាន សុផាត	KJNPL
496956	ត្រជាក់ចិត្តទៅអូន	ព្រាប សុវត្ថិ	TJCTA
496957	លាប្រុសចិត្តពីរ	ហ៊ឹម ស៊ីវន	LBCP
496958	យប់ៗខ្លះកើត	ពេជ្រ ពានី	Y12K
496959	ម្តែងក្នុងគុក	ផាន សុផាត	20KK
496960	ស្នេហាដល់ត្រើយ	លុប បាយាវិទ្ធី & គឹម លក្ខិណា	SDT
496961	ថ្ងៃដ៏មានន័យ	ព្រាប សុវត្ថិ	TDMN
496962	អាជ្ញាស្នេហា	គឹម លក្ខិណា	AJS
496963	វិមានខ្យល់មាស	ព្រាប សុវត្ថិ	VMKM
496964	គ្មានស្នេហារសមិនបាន	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	KSHRMB
496965	ស្នេហាដូចដើងមេឃ	ពេជ្រ ពានី & គឹម លក្ខិណា	SDJM
496966	មិនអាចគ្មានរូបបង	ហ៊ឹម ស៊ីវន	MAKRB
496967	ចង់ឃើញបេះដូងអូន	ព្រាប សុវត្ថិ	CKBDA
496968	នឹកគូមីកំណើត	លុយ វ៉ាន់ណេត	NPKN
496969	ប្រុសណាដើរជាមួយអូន	ព្រាប សុវត្ថិ	BNDJMA
496970	សំដីមិនទៀង	ពេជ្រ ពានី	SDMT
496971	ស្រណោះអូប្រៅ	ពេជ្រ ពានី & ហ៊ឹម ស៊ីវន	SNAJ
496972	សំណៅកាកី	ឡា សារីទ្ធី	SNKK
496973	វណ្ណៈស្នេហា	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	VNS
496974	អូម្នាស្នេហា	ព្រាប សុវត្ថិ	AMS
496975	នឹកអូនគ្រប់វេលា	ព្រាប សុវត្ថិ	NAKVL
496976	បណ្តាំតតន័យ	ហ៊ឹម ស៊ីវន	BDAN
496977	ល្បិចស្រិតត្រាំដៃន	ព្រាប សុវត្ថិ	LSAPD
496978	ឯណាទៅពាក្យពិត	ព្រាប សុវត្ថិ	ANTPP
496979	ស្នេហាប្រែបាណី	លុយ វ៉ាន់ណេត	SBP
496980	អណ្តាតឆ្នាំ២០០០	ហ៊ឹម ស៊ីវន	ADJ2000
496981	កុលាបក្នុងសួនវណ្ណៈ	លុប បាយាវិទ្ធី	KLKSVN
496982	សែនឆ្ងល់ចិត្តអូន	ព្រាប សុវត្ថិ	SCCA

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
496983	សងបេះដូងអូនវិញ	គឹម លក្ខិណា	SBDAV
496984	មិនអស់មិនហើយ	ណុប បាយ៉ាវិទ្ធ	MAMH
496985	ចង់ឱ្យអូនប្រាប់	ព្រាប សុវត្ថិ	CAAB
496986	ស្រីណាមិនយំ	ហ៊ឹម ស៊ីវន	SNMY
496987	ថ្ងៃណាជួបវិញ	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	TNJV
496988	នឹកអូនគ្រប់វេលា	ណូយ វ៉ាន់ណេត	NAKVL
496989	ល្អអ្វីល្អម៉្លោះ	ណូយ វ៉ាន់ណេត	LVLIM
496990	ជួបហើយម្តេចប្រាក់	ណុប បាយ៉ាវិទ្ធ & ពៅ បញ្ញាពេជ្រ	JHMP
496991	ខ្លះស្នេហ៍ខ្លះខ្លឹមសារ	ព្រាប សុវត្ថិ	KSKKS
496992	អូនរង់ចាំមើលផ្លូវ	ទូច ស៊ីននិច	ARCMP
496993	ស្នេហ៍គ្រាន់បូង	ណូយ វ៉ាន់ណេត	SKDB
496994	រាត្រីរនោច	ព្រាប សុវត្ថិ	RTRN
496995	អន្ទាក់ប្រុសព្រាន	ហ៊ឹម ស៊ីវន	ATBP
496996	ដឹងហើយចិត្តស្រី	ណុប បាយ៉ាវិទ្ធ	DHCS
496997	ហេតុអ្វីរូបបងពិការ	ពេជ្រ ពានី	HVRBPB
496998	ស្នេហ៍ដួងផ្កាយ	ណូយ វ៉ាន់ណេត	SDP
496999	អ្វីៗព្រោះតែអូន	ព្រាប សុវត្ថិ	AVVPTA
497000	គង់មានថ្ងៃស្រីដឹងខ្លួន	ណូយ វ៉ាន់ណេត	KMTSDK
497001	អូនស៊ីសាងផ្កស	ហ៊ឹម ស៊ីវន	OSSP
497002	មេឃនិងដី	ពៅ បញ្ញាពេជ្រ	MND
497003	ស្រអែមខ្មៅស្រស់	ពេជ្រ ពានី	SEKS
497004	ចំលើយពីបេះដូង	ណុប បាយ៉ាវិទ្ធ & ពៅ បញ្ញាពេជ្រ	CLPBD
497005	កុលាបមាសបង	ពេជ្រ ពានី & ទូច ស៊ីននិច	KLMB
497006	ផ្កាចំស្នេហ៍ព្រោះអ្វី	ព្រាប សុវត្ថិ	PSPA
497007	សែនស្តាយចិត្តប្រុស	ហ៊ឹម ស៊ីវន	SSCB
497008	អូនជាព្រះអាទិត្យបង	ព្រាប សុវត្ថិ	OCPATB
497009	សង្សារកំសត់	ពេជ្រ ពានី	SKS
497010	ស្រលាញ់អូនដល់ស្តីង	ណូយ វ៉ាន់ណេត	SLODC
497011	ថ្ងៃច័ន្ទចែងចិត្ត	ណូយ វ៉ាន់ណេត	TCCC
497012	ឯណាទៅហ៊ានស្កត់	ណូយ វ៉ាន់ណេត & ទូច ស៊ីននិច	ENTTS
497013	ភពស្នេហ៍ភក្តី	គឹម លក្ខិណា	PSP
497014	ក្រអូបតែក្តិន	ណូយ វ៉ាន់ណេត	KOTK
497015	តុលាការព្រាហ្មលីឌិត	ហ៊ឹម ស៊ីវន	TLKPLK
497016	ហេតុអ្វីអូនយំ	ណូយ វ៉ាន់ណេត	HAOY
497017	ស្នេហ៍អូនលុះអវសាន	ណុប បាយ៉ាវិទ្ធ & គឹម លក្ខិណា	SOLAS
497018	ព្រៃកង្វេងដាច់អាជីវិយ	ណូយ វ៉ាន់ណេត	PEDAL
497019	វិប្បទ្បងស្នេហា	ហ៊ឹម ស៊ីវន	VYLS
497020	ផ្សងជាតិ	ព្រាប សុវត្ថិ	PCK
497021	វាសនាចៅចិត្ត	ពេជ្រ ពានី	VNCC
497022	កុលាបភពថ្មី	ហ៊ឹម ស៊ីវន	KLPT
497023	ស្តាប់ព្រោះស្រលាញ់	ព្រាប សុវត្ថិ	SPSL
497024	ឧត្តមភរិយា	ពេជ្រ ពានី & ទូច ស៊ីននិច	ODPRY

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
497025	បិទភ្នែកហែកទ្រូង	ព្រាប សុវត្ថិ	BPHT
497026	អកបឹងកន្សែង	ល្ខាយ វ៉ាន់ណេត	OBK
497027	ស្រអែមស្រីស្រស់	ពេជ្រ ពានី & ទូច ស៊ីននិច	SESS
497028	ខ្លាចគ្មានវាសនា	ល្ខាយ បាយ៉ាវិទូ	KKVN
497029	ដើមត្រែងយោល	ពេជ្រ ពានី & ទូច ស៊ីននិច	DTY
497030	ចង់ដឹងការពិត	ល្ខាយ បាយ៉ាវិទូ	CDKP
497031	ទូរស័ព្ទប្តូរលេខ	ល្ខាយ វ៉ាន់ណេត	TSBL
497032	ប៉ុន្មានខែទៀត?	ទូច ស៊ីននិច	BKT
497033	អូនជាជីវិតបង	ពេជ្រ ពានី	OCCVB
497034	សន្យាឱ្យថ្លៃ	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	SOT
497035	មានន័យស្នេហ៍បង	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	MNSB
497036	រំដួលដងស្ទឹងសង្កែ	ពេជ្រ ពានី	RDDSS
497037	ចិត្តប្រឹងស្រលាញ់	ពៅ បញ្ញាពេជ្រ	CBSL
497038	អូនជាស្រមោលបង	ព្រាប សុវត្ថិ	OCSMB
497039	ចង់កើតជាទឹក	ល្ខាយ វ៉ាន់ណេត	CKCT
497040	នៅស្នេហ៍អូនទេ	គឹម លក្ខណា	NSOT
497041	ពាក្យមួយឃ្លា	ព្រាប សុវត្ថិ	PMK
497042	ស្នេហ៍មួយមិនស្នេហ៍	ទូច ស៊ីននិច	SMMS
497043	យំបិទភ្នែក	ល្ខាយ វ៉ាន់ណេត	YBRT
497044	បេះដូងដែលអូនប្រហារ	ល្ខាយ បាយ៉ាវិទូ	BDDOBH
497045	ស្នេហ៍បរិសុទ្ធ	ល្ខាយ វ៉ាន់ណេត	SBRS
497046	ហែកបេះដូង	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	HBD
497047	ទឹកភ្នែកភរិយា	ហ៊ឹម ស៊ីវន	TPPRY
497048	បណ្តាំស្រីខ្មែរ	ហ៊ឹម ស៊ីវន	BSK
497049	ប្រសណាមិនយំ	ព្រាប សុវត្ថិ	BNMY
497050	រស់មិនបានបើគ្មានអូន	ព្រាប សុវត្ថិ	RMBBKO
497051	ស្តីគ្រប់ដៃវិអូនស្រី	ពេជ្រ ពានី & ទូច ស៊ីននិច	SBDRS
497052	ផ្កាយដួងចិត្ត	ពៅ បញ្ញាពេជ្រ	PDC
497053	មិនស្នេហ៍ប្រាប់មិនស្នេហ៍	ព្រាប សុវត្ថិ	MSBMS
497054	មកដល់ដីក្រុង	ពេជ្រ ពានី	MDDK
497055	បងព្រាត់ឆាយឯនាយសមុទ្រ	គឹម លក្ខណា	BPCENS
497056	រាត្រីមាត់ស្ទឹងសង្កែ	ពេជ្រ ពានី	RMSS
497057	ម៉ុមអើយម៉ុម	ពេជ្រ ពានី	MEM
497058	ស្រីល្អគ្រប់លក្ខណ៍	អៀង ស៊ីផុល	SLKL
497059	ចំណងស្នេហ៍ឧត្តម	អៀង ស៊ីផុល	CNSO
497060	ម៉ាកចឹងលក់ប្រេងម្សៅ	អៀង ស៊ីផុល & ហ៊ឹម ស៊ីវន	MTLPM
497061	បំពេ	អៀង ស៊ីផុល	BP
497062	សុបិន្តមួយជីវិត	អៀង ស៊ីផុល & ហ៊ឹម ស៊ីវន	SBMC
497063	កុំបំបែកខ្ញុំ	អៀង ស៊ីផុល	KBBK
497064	ទិដ្ឋភាពក្នុងផ្សារ	Band	TPKP
497065	ផ្កាមុនបែកគ្នា	អៀង ស៊ីផុល & ហ៊ឹម ស៊ីវន	PMBK
497066	ព្យាណាយប្រពាតផ្សារ	បេ រណ្តារ៉ា	PNBPP



**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
497067	ខ្ញុំមានប្តីហើយ	ឈន សំអាត & ហ៊ឹម ស៊ីវន	KMBH
497068	សុំផ្លូវប្រពាន	ស៊ីធីល សំអាត	SDBP
497069	កម្មយើង	ហ៊ឹម ស៊ីវន	KY
497070	មានទេយុត្តិធម៌	Band	MTYT
497071	ចោរលួចប្រពាន	ស៊ីធីល ឈាង	CLBP
497072	អ្នកណាជាប្តី	ឈិន ឈាង	NNCB
497073	ត្រូវឆ្លើយយ៉ាងណា	ហ៊ឹម ស៊ីវន	TCYN
497074	ស្រីក្លោកមាស	អៀង ស៊ីធីល	SKM
497075	ប្លង់សុងផឹកទឹកសម្បូរ	Band	BSPTS
497076	ភ្នំទាបជាងស្មៅ	ស៊ីធីល សំអាត	PTCS
497077	អកប្រាក់ទ្រន់	អៀង ស៊ីធីល	OPTN
497078	អូនផ្សងជួបបងជាតិក្រោយ	ហ៊ឹម ស៊ីវន	OPCBCK
497079	ស្នាមីបោះត្រា	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	SMBT
497080	រង់ចាំពាក្យថាស្នេហា	ណុប បាយាវិទ្ធ	RCPTS
497081	សំណាបយោងដី	ណូយ វ៉ាន់ណេត & ទូច ស៊ីននិច	SNYD
497082	បងសុំទើបមួយ	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	BSTM
497083	កុំទៅណាឆ្ងាយពីអូន	ហ៊ឹម ស៊ីវន	KTNCPO
497084	ម្តេចអូនផ្តាច់ស្នេហា	ព្រាប សុវត្ថិ	MOPS
497085	ព្រះអាទិត្យស្នេហា	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	PATS
497086	សូរិយាវៀបលិច	ណូយ វ៉ាន់ណេត	SRYL
497087	បុប្ផារីកពោលសាយ័ណ្ណ	ពៅ បញ្ញាពេជ្រ	BRPSY
497088	ក្រមុំបែលិន	ពេជ្រ ពន្លឺ	KMPL
497089	បុប្ផាក្បាលជ្រោយ	ណូយ វ៉ាន់ណេត	BKC
497090	ប្រុសដែលក្បត់ចិត្ត	ទូច ស៊ីននិច	BDKC
497091	ស្នេហាមិនចាំថ្ងៃស្អែក	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	SMCTS
497092	បងសុំជួបជាថ្មី	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	BSCCT
497093	ស្រលាញ់អូនជាងគេ	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	SLOCK
497094	ស្នេហាលើពាសុបា	ណូយ វ៉ាន់ណេត & ទូច ស៊ីននិច	SLPST
497095	អាទិសបង	ព្រាប សុវត្ថិ	ANMB
497096	ផ្ការីកក្តិនក្រអូបសាយ	ណូយ វ៉ាន់ណេត & ទូច ស៊ីននិច	PRKKOS
497097	ឆ្មារអូរឈើទាល	គឹម លក្ខិណា	COCT
497098	សូមអ្នកយល់ចិត្ត	ណូយ វ៉ាន់ណេត	SNYC
497099	ត្រាត់គ្នានៅជ្រោះពេជ្រចិន្តា	ហ៊ឹម ស៊ីវន	PKNCPC
497100	ផ្កាយព្រឹក	ណូយ វ៉ាន់ណេត	PP
497101	លែងជឿចិត្តស្រី	ណុប បាយាវិទ្ធ & គឹម លក្ខិណា	SCCS
497102	ចម្បាំងផ្សារលើ	ណូយ វ៉ាន់ណេត	CPL
497103	ស៊ិចស៊ីមាសស្នេហា	ព្រាប សុវត្ថិ	SSMS
497104	បេះដូងពានេចរ	ព្រាប សុវត្ថិ	BDPNC
497105	ចោរលួចចិត្ត	ណូយ វ៉ាន់ណេត & ទូច ស៊ីននិច	CLC
497106	អូនស្នេហាបង	ហ៊ឹម ស៊ីវន	OSB
497107	កណ្តៀងត្បូងសាំង	ពេជ្រ ពន្លឺ	KTC
497108	ពីរម៉ាត់យ៉ាងខ្លី	ព្រាប សុវត្ថិ	PMYK

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
497109	គូស្នេហ៍បុរាណ	ណុប បាយាវិទ្ធ & គឹម លក្ខិណា	KSB
497110	សន្សើមទឹកភ្នែក	ហ៊ឹម ស៊ីវន	STP
497111	សម្រែកសត្វក្រៀល	លុយ វ៉ាន់ណេត	SSK
497112	ឯណាស្នេហ៍ខ្ញុំ	ទូច ស៊ីននិច	ENSK
497113	សំបុត្រចុងក្រោយ	ណុប បាយាវិទ្ធ	SBCK
497114	សង្គ្រាមកិត្តិយស	ពៅ បញ្ញាពោជ្រ	SKY
497115	ម៉ាឡានីដុងចិត្ត	ព្រាប សុវត្ថិ	MLNDC
497116	លាអូនដោយស្មោះ	ព្រាប សុវត្ថិ	LODS
497117	ស្រីស្រស់សម្រស់គ្មានផ្ទឹម	ពោជ្រ ពានី & ទូច ស៊ីននិច	SSSKP
497118	តំណក់ទឹកភ្នែកស្រី	ព្រាប សុវត្ថិ	DNTPS
497119	ចាញ់ស្នេហ៍	ហ៊ឹម ស៊ីវន	CS
497120	ស្រមោលនៃបេះដូងខ្ញុំ	ព្រាប សុវត្ថិ	SMNBKD
497121	ស្នេហាខ្ញុំ	ពោជ្រ ពានី & ទូច ស៊ីននិច	SK
497122	ចិត្តស្នេហ៍ចាំស្នេហ៍	ណុប បាយាវិទ្ធ	CSCS
497123	មន្តស្នេហ៍ពេលព្រឹក	លុយ វ៉ាន់ណេត	MSPP
497124	ថ្ងៃស្អែកការបង	ហ៊ឹម ស៊ីវន	TSKB
497125	រៀបចំដួងច្របូប	លុយ វ៉ាន់ណេត	RCCCC
497126	កណ្តាលថ្នាលជីវិត	លុយ វ៉ាន់ណេត	KTCV
497127	ម៉ីនសែនវាចា	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	MSVC
497128	ជូនពរអូនពិចម្ងាយ	ណុប បាយាវិទ្ធ	CPOPC
497129	សំលេងដួងចិត្ត	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	SLDC
497130	ស្លឹកឈើ	ពោជ្រ ពានី	SC
497131	បិទភ្នែកបំភ្លេចស្នេហ៍	ព្រាប សុវត្ថិ	BPBPS
497132	បេះដូងអូនមានតែបង	ហ៊ឹម ស៊ីវន	BDOMTB
497133	មើលមេឃមើលស្រី	ពោជ្រ ពានី	MMMS
497134	ដងស្ទឹងស្នេហ៍ស្រី	ណុប បាយាវិទ្ធ & ពៅ បញ្ញាពោជ្រ	DSSS
497135	ស្អែកមួយពាន់ដង	ហ៊ឹម ស៊ីវន	SMPD
497136	បងគ្មានអ្វីសម្រាប់អូន	ព្រាប សុវត្ថិ	BKASO
497137	ព្រោះតែស្រលាញ់បង	ពៅ បញ្ញាពោជ្រ	PTSLB
497138	ផ្កាក្នុងរូបង	ពោជ្រ ពានី	PKRB
497139	លាងព្រហ្មលិខិត	ព្រាប សុវត្ថិ	LPLK
497140	ព្រាត់ស្នេហ៍ភក្តី	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	PSP
497141	នឹកវាចាស្នេហ៍	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	NVCS
497142	មើលអីម៉ឺងៗ	ហ៊ឹម ស៊ីវន	MIM
497143	អែនីមាសស្នេហ៍	ព្រាប សុវត្ថិ	ENMS
497144	កន្លងក្របផ្កា	ពោជ្រ ពានី	KKP
497145	និស្ស័យស្នេហ៍	ព្រាប សុវត្ថិ & ហ៊ឹម ស៊ីវន	NS
497146	កវីចាញ់ស្នេហ៍	ផាន សុផាត	KVCS
497147	ផ្កាយព្រះសុក្រ	អែន ឌី	PPS
497148	វិលតាមសន្យា	ពោជ្រ ពានី	VTS
497149	ឆ្លុតនឹងស្នេហ៍	ណុប បាយាវិទ្ធ	CNS
497150	យំដើម្បីឈប់យំ	ផាន សុផាត	YDCY

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
497151	ពពកខ្មៅបាំងស្នេហ៍	គឹម លក្ខិណា	PPKBS
497152	នៅតែមិនយល់ចិត្តអូន	ណុប បាយ៉ាវិទ្ធ	NTMYCO
497153	នេះឬបុរស	ពៅ បញ្ញាពេជ្រ	NRBR
497154	ជំងឺស្នេហា	ណុប បាយ៉ាវិទ្ធ	CNGS
497155	អូនលុបដឹងខ្លួន	ព្រាប សុវត្ថិ	OLDK
497156	មន្តស្នេហ៍ខ្យល់អើយ	ហ៊ឹម ស៊ុន	MSKE
497157	សុមលាងបេះដូង	ពេជ្រ ពានី	SLBD
497158	មិនគួរឃ្លាតអូនយូរសោះ	ព្រាប សុវត្ថិ	MKKOYS
497159	ស្នេហ៍កម្មន្លងដែន	ឆម សារី	SKCD
497160	កុំស្អប់បងឡើយ	High light KH Production	KSBL
497161	ត្រឹមត្រូវក្នុងចិត្ត	ZONO	TKKC
497162	បិតបាំង	ZONO	BB
497163	កុំព្រើល	សុខ ពិសិ	KP
497164	ធុញអូនមែនទេ	សុខ ពិសិ	TOMT
497165	ធាតុពិត	សុខ ស្រីនាង	TP
497166	បើបងធ្លាប់មានម្ចាស់	ស៊ី សុវត្ថ	BBTMM
497167	តំលៃនៃស្នេហ៍	ស៊ី សុវត្ថ	DLNS
497168	យ៉ាងណានៅមានបងជូតទឹកភ្នែក	ZONO	YNNMBCTP
497169	ក្រែងមានវាសនា	សុខ ស៊ីណារ៉ា	KMVN
497776	ឆ្លៀតពេលសារភាព	ព្រាប សុវត្ថិ	CPSRP
497777	សែនស្អាយ	សាពួន មិដាដា	SS
497778	គួរក្រែងបេះដូងបងផង	ណុប បាយ៉ាវិទ្ធ	KKDBBP
497779	មានរូបបងត្រូវគ្មានរូបគេ	សុខ រក្សា	MRBTKRK
497780	អ្នកប៉ះអ្នក	BIG & ពេជ្រ សោភា	OPO
497781	ព្យះចិត្តមានៈ	សាពួន មិដាដា	PCMN
497782	សម្រែកចិត្តស្រវឹងស្នេហ៍	ព្រាប សុវត្ថិ	SCSVS
497783	ឈឺចាប់ផ្ទួនៗ	ឈិត សុវណ្ណបញ្ញា	CCP
497784	វាសិស្រុតបាត់ស្នេហ៍	វិន សាវ៉េត	RSSBS
497785	Oh ! My Love	ណុប បាយ៉ាវិទ្ធ	OML
497786	ហ៊ានស្កឹស្កាស្នេហ៍	ព្រាប សុវត្ថិ & ម៉េង កែវពេជ្រតា	TSS
497787	ស្គាល់ចិត្តយឹតពោក	គឹម លក្ខិណា	SCYP
497788	ផ្កាកចិត្ត	BIG & ពេជ្រ សោភា	PC
497789	ម៉ោងឯក្លែងធ្លាក់	គឹម លក្ខិណា	M6PT
497790	អង្វរព្រះ	ឆន សុវណ្ណរាជ	OP
497791	ទីក្រុងគ្មានមេឃ	ឆន សុវណ្ណរាជ	TKKM
497792	ម្ចាស់ស្រែស្នេហ៍អូន	ព្រាប សុវត្ថិ	MSSO
497793	ទឹកភ្នែកបែកខ្ចាយ	សុខ រក្សា	TPBK
497794	ក្បែរកាយឆ្ងាយចិត្ត	ឈិត សុវណ្ណបញ្ញា	KKYC
497795	ម៉ុមមាសស្នេហ៍	ព្រាប សុវត្ថិ	MMS
497796	យំអោយលិចខ្លួន	ពេជ្រ សោភា	YOLK
497797	ពេលដែលឈឺចាប់មិនអាចនៅក្បែរបង	ម៉េង កែវពេជ្រតា	PDCCMANKB
497798	សប្បាយឬឈឺចាប់ក៏ដើម្បីអូន	ណុប បាយ៉ាវិទ្ធ	SRCKDO

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
497799	ថ្ងៃនេះថ្ងៃមុនថ្ងៃក្រោយ	ម៉េង កែវពេជ្ជតា	TNTMTK
497800	KISS ME	ពេជ្រ សោភា	KM
497801	គ្រាន់តែស្រឡាញ់ហេតុអ្វីក៏ពិបាកម្ល៉េះ	ព្រាប សុវត្ថិ	KTSLAKPBM
497802	ឈឺចាប់ដល់កំពូល	ឈិត សុវណ្ណបញ្ញា	CCDKP
497803	ចាញ់អូនត្រង់បងមិនចេះក្បត់	ណុប បាយ៉ាវិទ្ធី	COTBMCK
497804	កំម្ដៅនៃចិត្តត្រជាក់	ព្រាប សុវត្ថិ	KDNCTC
497805	ទ្រូងទ្រាំចាំស្នេហ៍	សាពួន មិដាដា	TTCS
497806	មនុស្សដូចបង	ពេជ្រ សោភា	MDB
497807	កាយវិការនឹយធន់	ព្រាប សុវត្ថិ	KVKNT
497808	និស្ស័យ	ឈិត សុវណ្ណបញ្ញា	NS
497809	សន្សើមបេះដូង	សាពួន មិដាដា	SBD
497810	ថាមិនគឺមិន	លក្ខិណា សោភា បញ្ញា	TMKM
497811	ចន្ទស្សីពាក់បងស្នេហាប្រៀបដូចដួងខ្នុរ ចិត្ត	សាពួន មិដាដា	MBBSCCKC
497812	ស្រមោលចន្ទក្នុងផ្ទៃទឹក	សាពួន មិដាដា & ម៉េង កែវពេជ្ជតា	SMCKPT
497813	ខ្ញុំខ្លាចហើយស្រី	ព្រាប សុវត្ថិ	KKHS
497814	Without You	ពេជ្រ សោភា	WY
497815	ចិត្តបង	វិន សាវ៉េត	CB
497816	បេះដូចអ្នកស្រី	ព្រាប សុវត្ថិ	BDNS
497817	ធម្មជាតិចិត្តស្មោះ	ណុប បាយ៉ាវិទ្ធី	TCCS
497818	ទម្រង់ដឹង	ពេជ្រ សោភា	TD
497819	ចង់ត្រឡប់ក្រោយ	ភឹម លក្ខិណា	CTLK
497820	ស្នេហ៍នាំរឿង	ណុប បាយ៉ាវិទ្ធី & ឈិត សុវណ្ណបញ្ញា	SNR
497821	I think I	ពេជ្រ សោភា	ITI
497822	ព្រះស្រីក្នុងបេះដូង	វិន សាវ៉េត	PSKBD
497823	ចាំទុក	ព្រាប សុវត្ថិ	CT
497824	Love You Forever	ម៉េង កែវពេជ្ជតា	LYF
497825	ស្នាក់ស្នើរ	ភឹម លក្ខិណា	SS
497826	អតីតមិត្តស្រី	លក្ខិណា សោភា បញ្ញា	AMS
497827	ទឹកចិត្តបងប្រុស	សាពួន មិដាដា	TCBB
497828	លែងជឿ	ណុប បាយ៉ាវិទ្ធី	LC
497829	ចិត្តមិនឆ្កែត	ពេជ្រ សោភា	CMC
497830	ព្រោះតែទឹកភ្នែកពីរតំណក់	មាស សាលី	PTTPPDN
497831	ល្អទាំងអស់	មាស សាលី	LTO
497832	មិនអាចឈ្នះចិត្តស្រី	មាស សាលី	MACCS
497833	លើកស្នេហ៍ជូនបង	ផាន់ ម៉ូនីកា	LSCB
497834	ចិត្តចាប់ណាង	មាស សាលី	CCBN
497835	សំណួរសួររកចម្លើយ	មាស សាលី	SNSRC
497836	ច្នៃនរៈខុសវេន	សូលីដូ	CRKV
497837	ត្បូងអែកក្នុងឈាម	ហោ ជិនឧស្សាហ៍	TEKC
497838	ទ្រង្រៃថែចិត្ត	មាស សាលី	TKTC
497839	ម៉ារីណាមាសបង	មាស សាលី	MRNMB
497840	ផ្ការីកក្នុងសមុទ្រទឹកភ្នែក	សុភក្ខន្ធ នីសា	PRKSTP

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
497841	បេះដូងខ្លះកំដៅ	សុភក្តន ធីសា	BDKBD
497842	ផ្កាមួយទងប្រយោគពីរបីឃ្លា	សាន វត្តបញ្ញាស័ក	PMTBYPBK
497843	ខាតចិត្តបង់ទឹកភ្នែនក	សុភក្តន ធីសា	KCBTP
497844	ទឹកភ្នែកអ្នកឈ្នះ	សុភក្តន ធីសា	TPNC
497845	មនុស្សដូចបង	សាន វត្តបញ្ញាស័ក	MDB
497846	បេះដូងជ្រួលជ្រើម	សាន វត្តបញ្ញាស័ក	BDCC
497847	សណ្តោះគ្រប់ពេល	សាន វត្តបញ្ញាស័ក	SKP
497848	កុំបកប្រែខុស	សុភក្តន ធីសា	KBBK
497849	DA DI DA	សុភក្តន ធីសា	DDD
497850	ចម្រៀកបេះដូង	សុភក្តន ធីសា	CBD
497851	សមុទ្រស្ងប់ខ្យល់	សាន វត្តបញ្ញាស័ក	SSK
497852	សមុទ្រស្ងប់ខ្យល់	សុភក្តន ធីសា	SSK
497853	អស់ហើយ	សាន ផានិត	OH
497854	ក្រោមមេឃទីទៃ	សុភក្តន ធីសា	KMTT
497855	វិប្បដិសារីហេងពិទូ	ហេង ពិទូ	VDSR
497856	ខ្នងដៃជូតទឹកភ្នែក	សុភក្តន ធីសា	KDCTP
497857	កូនសំនៀង	សាន វត្តបញ្ញាស័ក & សុភក្តន ធីសា	KSN
497858	រួមចិត្តរួមបេះដូង	ឃុំ ប៉ុណ្ណាដែត & យក់ ចិត្រវង្សា	RCRBD
497859	I Think I Love You	យក់ ចិត្រវង្សា	ITILY
497860	បាតដៃអ្នកម៉ែ	យក់ ចិត្រវង្សា	BDNM
497861	ចន្ទក្នុងចិត្ត	សាន ផានិត	CKC
497862	មិនខ្វល់	សាន ផានិត	MK
497863	ចិត្តអើយចិត្ត	សាន វត្តបញ្ញាស័ក	CEC
497864	ចម្រៀងសន្យា	សាន វត្តបញ្ញាស័ក	CS
497865	អោយកូនសុំទោស	ឃុំ ប៉ុណ្ណាដែត	OKST
497866	ស្នេហ៍សុនិតា	សាន វត្តបញ្ញាស័ក	SSNT
497867	នាងសុនិតា	សុភក្តន ធីសា	NSNT
497868	ស្នាមញញឹមនៃក្តីសង្ឃឹម	ឃុំ ប៉ុណ្ណាដែត & យក់ ចិត្រវង្សា	SNHNHNS
497869	ទប់ចិត្តមិនបាន	យក់ ចិត្រវង្សា	TCMB
497870	ចិត្តកំឡោះ	ឃុំ ប៉ុណ្ណាដែត	CKL
497871	សង្ហាមែន	យក់ ចិត្រវង្សា	SM
497872	ងាយដូចបកចេក	គង់ សង្ហាជានី	NHDBC
497873	សុំមួយថ្ងៃគិតពីខ្លួនឯង	យក់ ចិត្រវង្សា	SMTKPKE
497874	ចិត្ត HAPPY	អាណា	CH
497875	ជៀសមិនត្រូវការ	យក់ ចិត្រវង្សា	CMTK
497876	ចង់ស្គាល់ជាតិស្នេហ៍	យក់ ចិត្រវង្សា	CSCS
497877	គិតតែខ្លួនឯង	អាណា	KTKE
497878	កុំចង់បោក	យក់ ចិត្រវង្សា	KCB
497879	វិប្បដិសារីប្រុសក្លោកមាស	ហេង ប៊ុនលាភ	VDSRBKM
497880	ផ្កាព្រះហឫទ័យ	ម៉េង ប៊ុនលី	TKH
497881	នេះហើយស្នេហា	ហេង ប៊ុនលាភ & ជិន សិរិយា	NHS
497883	Is OK	ម៉េង ប៊ុនឡូ	IOK

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
497884	បេះដូងឆេះខ្មៅ	ឃុំ ប៉ុណ្ណាដែត	BDCK
497885	ស្រលាញ់ស្នើសុំ	ជិន សិរិយា	SLSS
497886	ចាំបងស្លាប់សិន	ហេង ប៊ុនលាភ	CBSS
497887	ញញឹមមានស្នេហ៍	អាណា	NHNHMS
497888	អាវុធស្នេហ៍	ម៉េង ប៊ុនឡូ	AVS
497889	គ្មានបងទៀតទេ	យក់ ចិត្រវង្សា	KBTT
497890	Play Boy	គង់ សង្ហាដានី	PB
497891	បំភ្លេចរូបអូនសែនពិបាក	ប៊ុន សក្កិ	BPROSPB
497892	ស៊ីទ្រាំលំបាក	ហេង ប៊ុនលាភ	STSB
497893	កម្មករពង្រាត់	អាណា	KP
497895	កុលាបខ្មៅ	ហេង ប៊ុនលាភ	KLK
497896	ស្នេហ៍អូនអោយបង	ឃុំ ប៉ុណ្ណាដែត & យក់ ចិត្រវង្សា	SOOB
497897	ស្នេហាស្រុកស្រែ	ហេង ប៊ុនលាភ	SSS
497898	បង្កើនចិត្តស្មោះ	រដ្ឋា អាណា កណ្តិកា	BCS
497899	ទ្វីបលោកចង្អៀត	ប៊ុន សក្កិ	TLC
497900	ចុះចាញ់	យក់ ចិត្រវង្សា	CC
497901	Stop Calling Me	អាណា	SCM
497902	ប្រថុណ្ណ	គង់ សង្ហាដានី	BC
497903	មិនហ៊ានប្រថុយ	ចាន់ កណ្តិកា	MHBT
497904	កាត់ចិត្តដកស្នេហ៍	ហេង ប៊ុនលាភ	KCDS
497905	ភ្លើងតណ្ហា	ប៊ុន សក្កិ	PT
497906	ទោះអូនជាអ្វីក៏ស្នេហ៍	ហេង ប៊ុនលាភ	TOCAKS
497907	បេះដូងកក់ក្តៅ	ឃុំ ប៉ុណ្ណាដែត & យក់ ចិត្រវង្សា	BDKK
497908	ថ្ងៃមង្គលយើង	ហេង ប៊ុនលាភ	TMY
497909	អ្នកដែលពិបាកចិត្តជាងគេលើលោកនេះ	សូលីដូ	NDPBCKLLN
497910	បងជាមនុស្សមិនមែនរុក្ខជាតិ	មាស សាលី	BCMMMRC
497911	ទុកស្នាមថើបមួយក៏បងមិនព្រាម	សុភន្ទ កញ្ញា	TSTMKBMP
497912	ដាក់ទោសបង	មាស សាលី	DTB
497913	ថែចិត្តស្មោះ	ផាន់ ម៉ូនីកា	TCS
497914	គ្មានសិទ្ធិប្រកាន់	សុភន្ទ កញ្ញា	KSBK
497915	បងជាមនុស្សរុក្ខជាតិ	ហេង ជិនឧស្សាហ៍	BCMRC
497916	ជំនោរសនា	មាស សាលី	CNVN
497917	កំដរស្នេហ៍ក្បត់មុនផុតដង្ហើម	គង់ ដាណែត	DKSKMPD
497918	ស្រលាញ់អូនដើរផ្លូវខុស	មាស សាលី	SLODPK
497919	ចាប់ហួយស្នេហ៍	គីតូ & វិតតា	CHS
497920	លាវហួត	លី អ៊ីវ៉ាធីណា	SRH
497921	នៅតែស្នេហ៍	ឆាយ វីរៈយុទ្ធ	NTS
497922	ធ្វើតាមបានទេ	អាក សុម៉ាវីម៉ា	TTBT
497923	ប្រុសខ្ញុំចិត្តខុសគេ	កាន់ ឌី	BKCKK
497924	លង់ស្នេហ៍ពិសិ	គីតូ	SSPS
497925	សន្យារួមគ្នា	គីតូ & វិតតា	SRK
497926	មិនស្មោះដោះលែងទៅ	លី អ៊ីវ៉ាធីណា	MSDLT

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
497927	កំហុសអូន	អោក សុម៉ារីម៉ា	KHO
497928	ទើបដឹង	ឆាយ វីរៈយុទ្ធ	TD
497929	Where You Go?	DJ NAA & ស៊ីម ថៃណា	WYG
497930	ព្រោះធ្លាប់ប្រាប់ថាស្នេហ៍	DIAMOND	PTBTS
497931	ចាញ់ស្នេហ៍	ជា សុខសិទ្ធាលិន	CS
497932	ជួនពារស្នេហ៍សំណព្វ	កិត្ត	CPSSN
497933	សមមុខ	DJ NAA & ស៊ីម ថៃណា	SM
497934	សុំទោសស្នេហ៍អូន	ឆាយ វីរៈយុទ្ធ	STSO
497935	ទឹកភ្នែកថោកទាប	លី អ៊ីវ៉ាធីណា	TPTT
497936	ថ្ងៃមុនជាអូនថ្ងៃនេះជាអូន	សែម វិសាល	TMCOTNCO
497937	ខ្លាចបងយំ	ជា សុខសិទ្ធាលិន	KBY
497938	ទឹកភ្នែកឈឺចាប់	កិត្ត	TPCC
497939	ព្រាត់គ្មានហេតុផល	លី អ៊ីវ៉ាធីណា	PKHP
497940	កិច្ចសន្យាស្នេហ៍	ឆាយ វីរៈយុទ្ធ	KSS
497941	ឈឺក្នុងចិត្ត	ឡេង អុំសុធាវី	CKC
497942	កុហក	កិត្ត	KH
497943	ស្មានមហិច្ឆតា	ជាណុប	SMHT
497944	ប៉ាហ៊ីស្នេហ៍	លី អ៊ីវ៉ាធីណា	PHS
497945	កុំសាងបាបព្រោះស្នេហ៍	កាន់ ឌី	KSBPS
497946	លក់ក្របីដូរស្នេហ៍	ឆាយ វីរៈយុទ្ធ	LKBDS
497947	ត្រឹមមានបង	ឡេង អុំសុធាវី	TMB
497948	គិតតែឯង	ជាណុប	KTE
497949	ទឹកភ្នែកខ្ចើយ	អាន វិសាល	TPK
497950	ពេលណាអូនស្មោះ	ឆន សុវណ្ណារាជ	PNOS
497951	សំលាញ់អើយ	អាន វិសាល	SLE
497952	ពេលញញឹមក៏ហូរទឹកភ្នែក	ឆន សុវណ្ណារាជ	PNHNHKHTP
497953	ថ្ងៃបាក់រសៀល	ព្រាប សុវត្ថិ	TBR5
497954	Right Here Waiting	ឆន សុវណ្ណារាជ	RHW
497955	ទោះយ៉ាងណានៅតែមិនស្អប់បង	សុគន្ធី នីសា	TYNNTMSB
497956	បុរសលក់ថ្កា	សាពួន មិដាដា	BRLP
497957	នារីល្អិតស្នេហ៍	ពេជ្រ សោភា	NRLSS
497958	ស្រក់ទឹកភ្នែកពេលកំពុងញញឹម	សុគន្ធី នីសា	STPPKPNHNH
497959	លទ្ធផលក្តីជឿជាក់	សាពួន មិដាដា	LPKCC
497960	បាត់ឪពុក	ណុប បាយ៉ាវិទ្ធ	BOK
497961	អង្វរខ្យល់ផ្ទៃស្នេហ៍	ពេជ្រ សោភា	OKPS
497962	មានបងគ្រប់គ្រាន់	លក្ខិណា សោភា បញ្ញា	MBKK
497963	គ្រាន់តែស្រលាញ់ហេតុអ្វីបានម៉្លេះ!	សុគន្ធី នីសា	KTSLHAPBM
497964	យំប្រាប់មេឃ	ឆន សុវណ្ណារាជ	YBM
497965	Go HoMe	ព្រាប សុវត្ថិ	GH
497966	បងជាមោទនភាពស្នេហ៍អូន	ពេជ្រ សោភា	BCMPSO
497967	ទឹកហូរក្រោមបេះដូង	ព្រាប សុវត្ថិ	THKBD
497968	ស្រក់ទឹកភ្នែកពេញដោយបញ្ហា	ឈិត សុវណ្ណបញ្ញា	SRPPDB

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
497969	ឈប់និយាយថាស្រណាញ់បង	សាព្វន មីដាដា	CNYTSLB
497970	កំពូលប្រុ	លក្ខិណា សោភា បញ្ញា	KPP
497971	អ្នកមិនមើល	លក្ខិណា សោភា បញ្ញា	OMM
497972	ពេញស្នេហ៍ពេញទុក្ខ	ណុប បាយ៉ាវិទ្ធ	PSPT
497973	Tell Me, Girl !	ព្រាប សុវត្ថិ	TMG
497974	អាសុវនាង	BIG មីដាដា	ASN
497975	Wonderful Tonight	ព្រាប សុវត្ថិ	WT
497976	ស្រែកកំរាមចិត្ត	ព្រាប សុវត្ថិ	SKRC
497977	Wo Ai Ni	ពេជ្រ សោភា	WAN
497978	Don't Know Why	ណុប បាយ៉ាវិទ្ធ	DKW
497979	មើលឱ្យជាក់សឹមញាក់ចិញ្ចើម	ឈិត សុវណ្ណបញ្ញា	MOCSNHC
497980	នរកក្នុងចិត្ត	ព្រាប សុវត្ថិ	NRKC
497981	លើកដៃបិទមាត់បង	ពេជ្រ សោភា	LDBMB
497982	ចំណុចបេះដូង	សុខ រក្សា	CNBD
497983	ធម្មជាតិស្ងៀមឈឹង	ឆន សុវណ្ណរាជ	CCSC
497984	បន្ទាចិត្តស្នេហ៍លើស្នាមបេះដូងចាស់	សុគន្ធ នីសា	BCSLBDC
497985	ដីវិលរកកន្លែងឈប់	ឆន សុវណ្ណរាជ	DVRDC
497986	ទិស្នាត់តែចិត្តមិនស្ងប់	ពេជ្រ សោភា	TSTCMS
497987	អរ	ដាដា Sdey Big	O
497988	មុតចំកន្លែងភ្លឺ	សាព្វន មីដាដា	MCKC
497989	រឿងនិទានមុនចូលគេង	ឆន សុវណ្ណរាជ	RNTMCK
497990	ជីវិតម្តេចចាញ់រឿងស្នេហ៍	ពេជ្រ សោភា	CVMCRS
497991	ម្នាក់ស្រឡាញ់ម្នាក់អាណិត	សាព្វន មីដាដា	MSLMAN
497992	បុគ្គលគួរត្រូវ	សុគន្ធ នីសា	BK
497993	កាហ្វេលឿងស្នេហ៍	សាព្វន មីដាដា	KFLS
497994	Super WoMan	សុគន្ធ នីសា	SW
497995	១ខែ ១០ថ្ងៃ	ឆន សុវណ្ណរាជ	1K10T
497996	Dane Ce CaFe	សាព្វន មីដាដា	DCC
497997	ស្នាមទើបដំបូង	សុគន្ធ នីសា	STDB
497998	ហេតុផលគឺត្រូវបញ្ចប់	ឆន សុវណ្ណរាជ & សុគន្ធ នីសា	HPKTB
497999	ប្រយ័ត្នមាត់	ពេជ្រ សោភា	BYM
498000	ស្តាយកំហុសដើរចេញ	ឆន សុវណ្ណរាជ	SKHDC
498001	ស្រាមួយកែវផ្តាច់ស្នេហ៍	សាព្វន មីដាដា	SMKPS
498002	ល្អងចិត្ត	ពេជ្រ សោភា	LC
498003	Merry X'Mas	ព្រាប សុវត្ថិ & សោភា បញ្ញា	MXM
498004	ChristMas បាត់ស្នេហ៍	ព្រាប សុវត្ថិ	CBS
498005	Happy X'Mas Day	ព្រាប សុវត្ថិ & លក្ខិណា សោភា បញ្ញា	HMD
498006	បេះដូងជួយបេះដូង	សាព្វន មីដាដា & ឈិត សុវណ្ណបញ្ញា	BDCBD
498007	ស្មៅគ្មានរឹស	ព្រាប សុវត្ថិ	SKR
498008	សម្បថឬស្សា	សុខ រក្សា	SRS
498009	បងយំជាមួយក្របី	រិន សាវ៉េត	BYCMKB
498010	បេះដូងប៉ូលីសចរាចរណ៍	ណុប បាយ៉ាវិទ្ធ	BDPLCRC



**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
498011	ទារចិត្តពិបង	ពេជ្រ សោភា	TCPB
498012	ពិបាកចេញស្តី	គឹម លក្ខិណា	PBCS
498013	យប់មួយនៅភ្នំពេញ	ព្រាប សុវត្ថិ	YMNPP
498014	ដើមឈើស្នេហ៍	លក្ខិណា សោភា បញ្ញា	DCS
498015	ពេលវេលានៃបេះដូង	ព្រាប សុវត្ថិ	PVLNBD
498016	ស្នេហ៍មានកំនាប	ពេជ្រ សោភា	SMKN
498017	១០០០០ហេតុផល	ព្រាប សុវត្ថិ	1000HP
498018	សុំលាអូនមុន	សាពួន មិដាដា	SLOM
498019	គ្មានលទ្ធផល	ម៉េង កែវពេជ្រតា	KLP
498020	ឱ!ស្រស់នឹមនួន	ព្រាប សុវត្ថិ	OSNN
498021	ភូមិស្នេហ៍ចាំម្ចាស់	ម៉េង កែវពេជ្រតា	PSCM
498022	ស្នាមស្នេហ៍	គឹម លក្ខិណា	SS
498023	ឆ្នាំថ្មីទំនៀមចាស់	សុខ ស៊ីណារ៉ា & សុខ ស្រីនាង	CTTNC
498024	ស្លៀកពាក់តាមក្បួន	សុខ ស៊ីណារ៉ា	SPTK
498025	ដីខ្មែរស្រុកលើ	ស៊ី សុវត្ថិ	DKSL
498026	ដំរីយោលដៃ	ស៊ី សុវត្ថិ	DRYD
498027	រួមកាយរួមនិស្ស័យ	& សុខ ស្រីនាង	RKRNS
498028	ស្មោះតាមសន្យា	សុខ ស៊ីណារ៉ា & សុខ ស្រីនាង	STS
498029	សករាជ្ជាលំចង់	សុខ ស៊ីណារ៉ា	SVPLC
498030	ម៉ែអើយកុំជេរ	សុខ ស្រីនាង	MEKC
498031	លំចង់ព្រែកថ្មី	នូ ពុទ្ធារ៉ា & សុខ ពិសិ	LCPT
498032	ស្រណោះទឹកហូរ	សុខ ស៊ីណារ៉ា & សុខ ពិសិ	SNTH
498033	សប្បាយនឹងចូលឆ្នាំថ្មី	សុខ ស៊ីណារ៉ា & ផល្លា	SNCCT
498034	ReMeMber	សុខ ស្រីនាង	RB
498035	រនោចក្នុងស្នេហ៍	សុខ ស៊ីណារ៉ា	RNKS
498036	បណ្តោយ	សុខ ស្រីនាង	B
498037	ចាំលុះអវសាន	សុខ ស្រីនាង	CLAS
498038	អោយលែងស្អប់បងមិនបាន	វណ្ណនីកា	OLSBMB
498039	មានសំបុកតែរងា	ភូរិកា	MSBTRNG
498040	ស្នេហ៍ខ្ញុំខុសគេ	ភូរិកា	SKKK
498041	គង់មានថ្ងៃស្រីដឹងខ្លួន	សុខ ស៊ីណារ៉ា	KMTSDK
498042	ដាក់ទោសមកអូន	សុខ ស៊ីណារ៉ា	DTMO
498043	ខំស្មោះប្រេតតនីយ	ភូរិកា	KSBIN
498044	កូនប្រសាស្រី	សុខ ស្រីនាង	KBSS
498045	ស្នឹងស្នេហ៍កំសត់	សុខ ស្រីនាង	SSKS
498046	កាត់ចិត្តក្បត់ពិបងចេញ	សុខ ស្រីនាង	KCKPBC
498047	ស្រឡាញ់ខ្លួនឯងអោយច្រើនជាងស្នេហា រវង	សុខ ស្រីនាង	SLKEOCCSB
498048	គង្គាទឹកភ្នែក	សុខ ស្រីនាង	KTP
498049	បាត់បងអស់នីយ	សុខ ស្រីនាង	BBON
498050	រាត្រីនឹកបង	សុខ ស្រីនាង	RNB
498051	ចង់អោយបងដូចគេ	សុខ ស្រីនាង	COBDK
498052	លង់ចិត្ត	សុខ ស្រីនាង	LC

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
498053	ខ្លះភាពកក់ក្តៅ	សុខ ស្រីនាង	KPKK
498054	ធាតុពិត	សុខ ស្រីនាង	CP
498055	ព្រោះអូន	សុខ ស្រីនាង	PO
498056	ហួសពេល	សុខ ស្រីនាង	HP
498057	អស់ចិត្ត	សុខ ស្រីនាង	OC
498058	អូននៅរង់ចាំ	សុខ ស្រីនាង	ONRC
498059	So Sorry	វណ្ណនីកា	SS
498060	ស្រូវស្តុកខកចិត្ត	សុខ ស្រីនាង	SSKC
498061	ល្ងមហើយណាស្រី	សុខ ស៊ីណារ៉ា	LHNS
498062	ឬស្មានបងភ្លេច	ស៊ី សុវត្ថ	RSBP
498063	ច្រាំទេមចិត្ត	សុខ ស៊ីណារ៉ា	CTRC
498064	រៀមចងស្តាប់វាចា	សុខ ស៊ីណារ៉ា	RCSVC
498065	ស្នេហ៍ផងបានទេ	ស៊ី សុវត្ថ	SPBT
498066	សុំត្រីមមួយភាគក្នុងបេះដូងអូន	ស៊ី សុវត្ថ	STMPKBDO
498067	សល់ចិត្តដែលស្មោះ	សុខ ស៊ីណារ៉ា	SCDS
498068	ខ្មៅពិតចិត្តស្មោះ	សុខ ស៊ីណារ៉ា & សុខ ស្រីនាង	KPCS
498069	ត្រកួន	ស៊ី សុវត្ថ	TK
498070	Call មកធ្វើអី	ស៊ី សុវត្ថ	CMTI
498071	Free	សុខ ស៊ីណារ៉ា	F
498072	អស្សរ្យា	សុខ ស៊ីណារ៉ា	OC
498073	អូនបានអាណិតគេបានបង	ស៊ី សុវត្ថ	OBANKBB
498074	អូនឈឺចិត្តណាស់	សុខ ស្រីនាង	OCCN
498075	ស្រលាញ់ទាំងអស់ស្មោះតែមួយ	សុខ ស៊ីណារ៉ា	SLTOSTM
498076	ជាប់ស្នេហ៍ហើយណា	វណ្ណនីកា	CSHN
498077	ឧកាសចុងក្រោយ	ស៊ី សុវត្ថ	OKCK
498078	ដឹងថាគ្មានគំលៃ	ស៊ី សុវត្ថ	DTKDL
498079	កុំស្អប់បងឡើយ	សុខ ស៊ីណារ៉ា	KSBL
498080	ក្រែងមានវាសនា	សុខ ស៊ីណារ៉ា	KMVN
498081	អាម៉ាស់	ស៊ី សុវត្ថ	AM
498082	Jingle Bell	NICE STARS	JB
498083	ទ្រស្នេហ៍ខ្មែរជ្រាង	សេន វ៉ានុត	TSKP
498084	កូនប្រុសខុសហើយ	ZONO	KBKH
498085	Sexy Dance	ម៉េង ប៊ុនឡូ & សុខ ពិសិ	SD
498086	ជាប់ក្រឡា	ADAM	CKL
498087	ត្រង់ផ្លូវបំបែក	សុខ ពិសិ	TPBB
498088	បំភ្លេចស្នេហ៍ពិត	ហេង ប៊ុនលាភ & មាលា	BPSP
498089	ទំមុនស្រកាល	ឈួន សុវណ្ណសៃ	TMSK
498090	អណ្តាត	ម៉េង ប៊ុនឡូ	OD
498091	កុងត្រាស្នេហ៍	អឿន ស្រីមុំ	KTS
498092	នាងវាភ្ញាក់លទ្ធក	សេន វ៉ានុត & ពៅ បញ្ហាពេជ្រ	NRKT
498093	My Darling I Love You	ម៉េង ប៊ុនឡូ & សុខ ពិសិ	MDILY
498094	You Know Ok!	ហេង ប៊ុនលាភ	YKOK

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
498095	អ្នកឈ្នះបានអូន	ប៊ុនលាភ ប៊ុនឡូ	NCBO
498096	ចង់ហែក	ADAM & ឈួន សុវណ្ណនៃ	CH
498097	ជំនោរស្នេហ៍ចុងឆ្នាំ	អឿន ស្រីមុំ	CNSCC
498098	អស់សំរង	ZONO	OS
498099	DOM DA DOOM	ម៉េង ប៊ុនឡូ	DDD
498100	E-Mail ភ្ជាប់ស្នេហ៍	ម៉ៅ ស៊ីណាត	EPS
498101	ថ្មើរជើងក្នុងទីក្រុង	សុខ ពិសិ	TCKTK
498102	ដូចគ្រាដើម	ZONO	DKD
498103	នៅតែខុស	ADAM	NTK
498104	ហី ហា	ម៉េង ប៊ុនឡូ	HH
498105	បទភ្លេងបេះដូង	ហេង ប៊ុនលាភ & ម៉ៅ ស៊ីណាត	BPBD
498106	ស្រីស្អាតស្រកលើ	ZONO	SLSL
498107	ខ្លះទន់ទិញបង	សុខ ពិសិ	KTTB
498108	ឆ្លុកព្រោះស្នាមញញឹម	ZONO	CPSNHNH
498109	រកស្នេហ៍ឃើញហើយ	សុខ ពិសិ	RSKH
498110	បំពាននឹងភ្នែក	ADAM	BPNP
498111	សុំទើបម្តងទៀត	ហេង ប៊ុនលាភ & ម៉ៅ ស៊ីណាត	STMT
498112	ម្តប់ពោធិបាក់ខែង	វិន សាវ៉េត	MPBK
498113	ទឹកជ្រោះប្តីស្រា	ព្រាប សុវត្ថិ & សុគន្ធី នីសា	TCBS
498114	រាត្រីសេកុង	សុគន្ធី នីសា	RSK
498115	មាននឹកបងទេ ?	ព្រាប សុវត្ថិ	MNBT
498116	រយពាន់សារភាព	វិន សាវ៉េត	RPSRP
498117	ឯណាទៅហានស្កឹ ?	ព្រាប សុវត្ថិ	ENTTS
498118	ដងស្ទឹងស្រែខ្ពង	ព្រាប សុវត្ថិ	DSSK
498119	បើជាតូ	សុគន្ធី នីសា	BCK
498120	ព្រែកឯងអស់សង្ឃឹម	វិន សាវ៉េត	PEOS
498121	ទ្រព្យគាប់ចិត្តា	ព្រាប សុវត្ថិ	TKC
498122	កាលីបពីរបែប	DJ Sdey & ពេជ្រ សោភា	KLPB
498123	ស្រក់ទឹកភ្នែកមិនមែនគ្មានបញ្ហា	ឈិត សុវណ្ណបញ្ញា	STPMKKB
498124	សេដ្ឋីស្នេហ៍	សាពួន មិដាដា	STS
498125	ប្តីអូនគួរចាក់ចេញស្ងាត់ៗ	ឈិត សុវណ្ណបញ្ញា	ROKCCS
498126	ខ្លាញ់បាតខ្លះ	សាពួន មិដាដា	KBK
498127	កុំច្រើមច្រុម	ពេជ្រ សោភា	KCC
498128	បេះដូងរីងរុស	សាពួន មិដាដា	BDRR
498129	ផ្អើនអូនផ្តាប់គេ	សុខ រក្សា	POPK
498130	ស្នេហ៍ខ្លាំងនិស្ស័យ	ពេជ្រ សោភា	SKNS
498131	គំនរអនុស្សាវរីយ៍	សុខ រក្សា	KNANR
498132	ធ្ងរចិត្ត	ណុប បាយ៉ាវិទ្ធី	TC
498133	Don't You Believe	ឈិត សុវណ្ណបញ្ញា	DYB
498134	លលាម	ម៉េង កែវពេជ្ជតា	LL
498135	ផ្អែកឆ្អឹង	សាពួន មិដាដា	CC
498136	យប់ជ្រៅបាតស្នេហ៍	ឈិត សុវណ្ណបញ្ញា	YCBS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
498137	ឧហ្មតហែង	ពេជ្រ សោភា	KHH
498138	ចិត្តមួយស្រលាញ់ចិត្តមួយអស់សង្ឃឹម	សាព្វន មិដាដា	CMSLCMOS
498139	បេះដូងកាំងៗ	ភីម លក្ខិណា	BDP
498140	សុំចិត្តកុំល្អឺង	ព្រាប សុវត្ថិ	SCKL
498141	ចន្ទចរចែងចិត្ត	ព្រាប សុវត្ថិ	CCCC
498142	អរណេមទីយ	ព្រាប សុវត្ថិ	ARNT
498143	ស្រឡាញ់បងបញ្ជីអ្នកណា ?	ព្រាប សុវត្ថិ	SLBBNN
498144	សាយន្តុះរោយដួងចិត្ត	ព្រាប សុវត្ថិ	SYRRDC
498145	សុវស្សិតឈើអាប	ព្រាប សុវត្ថិ	SSCA
498146	ចាបអើយ!	ព្រាប សុវត្ថិ	CE
498147	ខ្លាចហើយចិត្តស្រី	ព្រាប សុវត្ថិ	KHCS
498148	ទឹកភ្នែកសេកសោម	ព្រាប សុវត្ថិ	TPSS
498149	ទឹកភ្នែកអូនស្រក់លើទ្រូងបង	ព្រាប សុវត្ថិ	TPOSLTB
498150	ផ្កាស្លឹក និង ក្របី	ព្រាប សុវត្ថិ	PSNKB
498151	ភ្លើងកណ្តាលភ្លើង	ព្រាប សុវត្ថិ	PKP
498152	ដង្ហែទូកយកជ័យ	ព្រាប សុវត្ថិ	DTYC
498153	ស្រីស្អាតរាំក្បាលទូក	សុវត្ថិ សាវ៉ែត	SSRKT
498154	បានរាំបានស្និត	សោភា បញ្ញា និសា កញ្ញា	BRBS
498155	ជំនោរអស្សុជ	ឆន សុវណ្ណរាជ & សុគន្ធី នីសា	CAN
498156	អ្នកស្រែឆ្លងក្រុង	សង វាចា & ម៉េង កែវពេជ្ជតា	NSCK
498157	អុំទូកថ្កាចាវ	ហ៊ឹម ស៊ីវន	OTPC
498158	អុំទូកកំពិស	សង វាចា & ម៉េង កែវពេជ្ជតា	OTKP
498159	ទូកងយុវវ័យ	សុវត្ថិ ដាដា វ៉ែត រាជ	TNGYY
498160	ហានប៉ះច្បាស់ច្រែះ	ព្រាប សុវត្ថិ	HPCC
498161	ភ្នកទឹកភ្នកដី	វិន សាវ៉ែត & ខាត សុយីម	PTPD
498162	រណ្តាប់បូជាថ្វាយព្រះខែ	ម៉េង កែវពេជ្ជតា	RBCTPK
498163	សុំម៉ែទៅបុណ្យអុំទូក	សុយីម សោភា	SMTBOT
498164	អំបុកស្រីស្អាត	សង វាចា & ហ៊ឹម ស៊ីវន	OBSS
498165	កំសាកក្រមុំរាំក្បាលទូក	វិន សាវ៉ែត & ម៉េង កែវពេជ្ជតា	KSKMRKT
498166	ឈានជើងចូលក្រុង	ព្រាប សុវត្ថិ & ម៉េង កែវពេជ្ជតា	CCCK
498167	ខ្មៅស្រស់មាសបង	វិន សាវ៉ែត & ហ៊ឹម ស៊ីវន	KSMB
498168	មេឃស្រឡះ	វិន សាវ៉ែត & សុគន្ធី នីសា	MSL
498169	លលាម	ព្រាប សុវត្ថិ	LL
498170	សំបុត្រស្នេហ៍ក្នុងកន្ត្រក់កង	សុខ រក្សា	SBSKKK
498171	HURT	ឈិត សុវណ្ណបញ្ញា	H
498172	បេះដូងអនាថា	ព្រាប សុវត្ថិ	BDANT
498173	ស្រាយចិត្ត	លក្ខិណា សោភា បញ្ញា	SC
498174	ចុកហ្មាយចាញ់EMail	សាព្វន មិដាដា	CMCE
498175	ស្តីគជូតទឹកភ្នែក	ណុប បាយ៉ាវិទ្ធី & ពេជ្រ សោភា	SCTP
498176	ទៅណាទៅផង	វិន សាវ៉ែត	TNTP
498177	ស្នេហ៍ក្រៅស្នេហ៍	ភីម លក្ខិណា	SKS
498178	មិនចង់ឃើញទឹកភ្នែកស្រី	ណុប បាយ៉ាវិទ្ធី	MCKTPS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
498179	កំព្រឹមម៉ែមួយ	ព្រាប សុវត្ថិ	KPMM
498180	បងស្រីអែមស្រស់	ខាត់ សុយីម	BSES
498181	កន្ត្រឹមស្នេហា	ព្រាប សុវត្ថិ	KS
498182	រលឹមស្រិចៗ	គឹម លក្ខណ	RLS
498183	ក្រមុំសព្វថ្ងៃ	វិន សាវ៉េត	KMST
498184	ក្រមុំកាត់ម៉ែ	ខាត់ សុយីម	KMKM
498185	ផ្លូវលាន់ក្មេងៗ	ព្រាប សុវត្ថិ	PLK
498186	ប្រុសអើយប្រុសស្អាត	គឹម លក្ខណ	BEBC
498187	ផ្កានាងនួន	វិន សាវ៉េត	PNN
498188	ស្នែកអូនស្រលាញ់	ខាត់ សុយីម	SOSL
498189	ស្នាក់ទឹកភ្នែក	សុវត្ថិ រាជ	STP
498190	ស្នេហ៍ធ្លាក់ពីលើមេឃ	ព្រាប សុវត្ថិ & សុគន្ធី នីសា	STPLM
498191	ស្នេហ៍ពិតមើលថែមិនបាន	សុខ រក្សា	SPMTMB
498192	អាណិត	ពេជ្រ សោភា	AL
498193	តែលគោល	សុគន្ធី កញ្ញា	TT
498194	គ្មានការឈឺចាប់ គ្មានផ្លូវចប់	ឆន សុវណ្ណារាជ & សុគន្ធី នីសា	KKCKPC
498195	មិនមែនអ្នកទីបី	ព្រាប សុវត្ថិ	MMNTB
498196	ចងចិត្តគឺដោះដៃ!	សុគន្ធី នីសា	CCTM
498197	អត់ធ្មត់ចាំបង	ពេជ្រ សោភា	OTCB
498198	ពីរម៉ាត់	សុខ រក្សា	PM
498199	Malaysia Happier	សុខ រក្សា & ពេជ្រ សោភា	MH
498200	បុរសខូចចិត្តជាងគេលើផែនដី	ឆន សុវណ្ណារាជ	CRKCKLPD
498201	ជនពនេចរ	សុខ រក្សា	CPNC
498202	ក្តីស្មោះតោកយ៉ាក	សុគន្ធី កញ្ញា	KSTY
498203	រំលឹកថ្ងៃដំបូងដល់ថ្ងៃបញ្ចប់ស្នេហ៍	ព្រាប សុវត្ថិ	RLTDBDTBS
498204	ហែកស្នេហ៍ក្បត់កំបាំងមុខ	សុគន្ធី កញ្ញា	HSKKBM
498205	លែងឈឺចាប់ត្រឹមថ្ងៃខានស្នែក	ពេជ្រ សោភា	LCCTTKS
498206	ហួតទឹកភ្នែក	សុគន្ធី នីសា	HTP
498207	EverytiMe You Go	ឆន សុវណ្ណារាជ	EYG
498208	អ្នកនឹកអ្នកព្រួយ	សុគន្ធី នីសា	NNNP
498209	សម្លេងធ្វើសារ	ឈឿន ឧត្តម	SPS
498210	ថ្ងៃលិចចិត្តលិច	ស្គុន សេងសប្តាហ៍	TLCL
498211	បាត់អូនមិនបាន	ថៃ នរតិទូ	BOMB
498212	កុំចាកចោលអូន	អ៊ុង វលក្ខណទេវី	KCCO
498213	When I Fall in love	មូល សុវណ្ណកិរី	WIFIL
498214	មិនចង់បែកស្នេហ៍មួយវិនាទី	ស្គុន សេងសប្តាហ៍	MCBSMVNT
498215	បែបហ្នឹងខ្មាសកូន	ឈឿន ឧត្តម	BNKK
498216	ស្នេហ៍កប់បាត់ក្នុងជម្រៅសមុទ្រ	ថៃ នរតិទូ	SKBKCS
498217	ស្នេហ៍បងជាអមតៈ	អ៊ុង វលក្ខណទេវី	SBCAT
498218	ហេតុអ្វី?	វណ្ណ វណ្ណៈ	HA
498219	ត្រឹមមនុស្សដំបូង	សាន ផានិត	TMDB
498220	ទូរស័ព្ទប្តូរម្ចាស់	ហ៊ុន សុពិដាណាង	TSBM

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
498221	២០០០០	សាន ផានិត & សួស សេងសប្តាហ៍	20000
498222	ទប់ទឹកភ្នែកលែងជាប់	អ៊ុំង វលក្ខណ៍ទេវី	TTPLC
498223	រុះរើដួងចិត្ត	សួស សេងសប្តាហ៍	RRDC
498224	ភ្លឺឡើងបាត់ស្នេហ៍	ញាណ សៃយ៉ាណា	PLBS
498225	សុខទុក្ខរបស់បង	សាន ផានិត	STRB
498226	ស្រលាញ់គេម្នាក់ឯង	អ៊ុំង វលក្ខណ៍ទេវី	SLKME
498227	ទំនួញទូរស័ព្ទស្រុកស្រែ	សាន ផានិត & សួស សេងសប្តាហ៍	TNTSSS
498228	តាមមិនទាន់	សួស សេងសប្តាហ៍	TMT
498229	ខ្លះស្រីផឹកស្រា	សាន ផានិត	KSPS
498230	ឆ្កែចិត្ត	សួស សេងសប្តាហ៍	CC
498231	ស្តាយ	មូល សុវណ្ណកិរី	S
498232	ទីបំផុតត្រូវតែប្លែក	អ៊ុំង វលក្ខណ៍ទេវី	TBPTTK
498233	ច្រើនឆ្នាំចាំគតន័យ	ឈឿន ឧត្តម	CCCIN
498234	មនុស្សម្នាក់កំពុងចាំបង	សួស សេងសប្តាហ៍	MMKPCB
498235	ខុសមកពីបងខ្លួនឯង	វណ្ណ វឌ្ឍនៈ	KMPBKE
498236	បងមានសំណាងមែន	សាន ផានិត	BMSNM
498237	ក្រោះថ្នាក់បេះដូង	អ៊ុំង វលក្ខណ៍ទេវី	KTBD
498238	ផ្តាំពីចំងាយ	ឈឿន ឧត្តម	PPCNG
498239	ចាំអូនលុះបេះដូងលែងដើរ	មាស សាលី	COLBDLD
498240	គេងអោបអនុស្សាវរីយ៍	មាស សាលី	KOANR
498241	ព្រាមទទួលអូនដោយម្រាមដប់	មាស សាលី	PTTODMD
498242	យ៉ាងបេះដូងក្នុងគុកស្នេហ៍	ផាន់ ម៉ូនីកា	KBDKKS
498243	ប្លែកទាំងបង្ខំ	សូលីដូ	KTB
498244	មិនយល់ទេ	មាស សាលី	MYT
498245	បំភ្លេចបង	ហេ ជិនឧស្សាហ៍	BPB
498246	ចែកករមរតកស្នេហ៍	មាស សាលី	CKMDS
498247	ស្រលាញ់មួយណា ?	មាស សាលី	SLMN
498248	ក្អែកខ្មៅអភ័ព្វ	មាស សាលី	KKAP
498249	រហាត់បាក់កាំ	ប៊ុន សក្តិ	RHBK
498250	បេះដូងឌីម៉ែ	យក់ ចិត្រវឌ្ឍា	BDOM
498251	មនុស្សស្នេហ៍អូន និងមនុស្សអូនស្នេហ៍	ឃុំ ប៉ុណ្ណាដែត	MSONMOS
498252	ស្និលដដែល	អាណា	SDD
498253	គិតមុនគូ	យក់ ចិត្រវឌ្ឍា	KMK
498254	ម៉ាស្រុកមានតែមួយ	ហេង ប៊ុនលាភ	MSM.jpgTM
498255	បានត្រឹមជូនពរ	ប៊ុន សក្តិ	BTCP
498256	សន្យាគឺពាក្យសន្យា	ឃុំ ប៉ុណ្ណាដែត	SKPS
498257	សញ្ញាស្នេហ៍	គង់ សង្ហាដានី	SS
498258	មិនក្លាហាន	ហេង ប៊ុនលាភ	MKH
498259	សុំផ្លូវ	យក់ ចិត្រវឌ្ឍា	SP
498260	មនុស្សដំបូង	ម៉េង កែវពេជ្ជតា	MDB
498261	មនុស្សមិនសង្ហា	ឃុំ ប៉ុណ្ណាដែត	MMS
498262	លែងហ៊ានប្រាថ្នា	កែវ វសនា	SHP

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
498263	តម្លៃស្នេហ៍	ប៊ុន សក្កិ	DS
498264	បញ្ចប់ស្នេហ៍ត្រឹមនេះ	គង់ សង្ហាដានី	BSTN
498265	ប្រុសស្មោះត្រង់	ហេង ប៊ុនលាភ	BSKB
498266	ត្រៀមខ្លួនទទួលស្នេហ៍	ប៊ុន សក្កិ	TKTTS
498267	នៅតែកិតនៅតែខ្ជិល	ឃុំ ប៉ុណ្ណាដែត	NTKNTK
498268	វិចិត្រ	អាណា	VTC
498269	ស្នាមថើប	យក់ ចិត្រដ្ឋា	ST
498270	I need soMebody	កែវ វសនា	INS
498271	ទឹកភ្នែកស្រក់ព្រោះអ្នកណា	ប៊ុន សក្កិ	TPSPNN
498272	ចង់មានអ្នករួមចិត្ត	ម៉េង កែវពេជ្ជតា	CMNRC
498273	បេះដូងធ្លាក់ជ្រោះ	ឃុំ ប៉ុណ្ណាដែត	BDTC
498274	ស្រុកចំការស្នេហាខ្ញុំ	ហេង ប៊ុនលាភ	SCKSK
498275	បេះដូងរនោច	ហេង ប៊ុនលាភ	BDRN
498276	ត្រៀមចិត្តឈប់ស្នេហ៍	ឃុំ ប៉ុណ្ណាដែត	TCCS
498277	សុំផ្តល់ឱកាស	កែវ វសនា	SPOK
498278	ផ្តើមស្នេហ៍ចុងក្រោយ	ហេង ប៊ុនលាភ	PSCK
498279	ថ្ងៃមហាសង្រ្គាម	យក់ ចិត្រដ្ឋា	TMHS
498280	សប្បាយទាំងកម្ពុជា	ប៊ុន សក្កិ	STK
498281	ត្បូងជនបទ	ហេង ប៊ុនលាភ	KCB
498282	មេម៉ាយអូនផ្អែម	សំអាង & ខាត់ សុយីម	MMOP
498283	ចុងក្រឹម	វសនា ដានី	CK
498284	ប្រវត្តិថ្ងៃស្រង់ព្រះ	ម៉េង កែវពេជ្ជតា	BVTSP
498285	ចង់តែរាំមាឌីហ្សូន	អាណា	CTRMDZ
498286	ឆ្នាំថ្មីសូមផ្សង	ពៅ បញ្ញាពេជ្រ	CTSP
498287	ជួបគូព្រាង	ចាន់ កណ្តិកា	CKP
498288	ចិត្តថ្មីដូចឆ្នាំ	ប៊ុន សក្កិ	CTDC
498289	កំលោះត្បាញរាយ	ហេង ប៊ុនលាភ & ពៅ បញ្ញាពេជ្រ	KLTA
498290	រាំនឹងអូនបានទេ	ចាន់ កណ្តិកា	RNOBT
498291	សន្យាឆ្នាំថ្មី	ប៊ុន សក្កិ	SCT
498292	កំលោះតាកញ្ញាយាយ	សំអាង	KLTKY
498293	សប្បាយគ្រប់គ្នា	ហេង ប៊ុនលាភ	SKK
498294	ចូលឆ្នាំចាំស្តី	ឃុំ ប៉ុណ្ណាដែត	CCCS
498295	ឆ្នាំថ្មីនឹកស្នេហ៍ចាស់	ប៊ុន សក្កិ	CTNSC
498296	ជុំញាតិជុំមិត្រ	យក់ ចិត្រដ្ឋា	CNHCM
498297	ទេវតាឆ្នាំថ្មី	ខាត់ សុយីម	TTCT
498298	កញ្ជ្រៀមដងខ្លី	ហេង ប៊ុនលាភ & អឿន ស្រីមុំ	DDK
498299	យុវវ័យជនបទ	ប៊ុន សក្កិ	YYCB
498300	ម្តងពូ ម្តងពូ	អាណា	MPMP
498301	កង្កែបឆ្លុត	តាតា	DC
498302	ម៉ែថា	ខេមរៈ សិរីមន្ត & សុភន្ត កញ្ញា	MT
498303	You ProMise Me	មាស សុខសោភា	YPM
498304	ឧកណាត់បាត់ស្នេហ៍	ហង្ស ឧត្តមមុនី	KNBS

**CAMPUCHIA LIST**

FILE_NAME	SONG_NAME	SINGER	PYCODE
498305	ចង់ស្រែកខ្លាំងៗ	សុគន្ធកញ្ញា	CSK
498306	Can't take My eyes of you	ម៉ាស សុខសោភា	CTMEOY
498307	បេះដូងមានតែបង	តាតា	BDMTB
498308	មេអ្នកគ្មានពីរ	ហង្ស ឧត្តមមុនី	MOKP
498309	Sha La La let live For today	ហង្ស ឧត្តមមុនី & ម៉ាស សុខសោភា	SLLLFT
498310	អ្នកទាំងអស់គ្នានឹងខ្ញុំ	ខេមរៈ សិរីមន្ត	NTOKNK
498311	ប្រែស្រា	សុគន្ធកញ្ញា	BC
498312	ថោកកាយស្តាយក្រោយ	ខេមរៈ សិរីមន្ត	TKSK
498313	ទង្វើស្នេហ៍តែមាត់	សុ ផានិតា	TSTM
498314	ត្រដាងដួងចិត្ត	បុកលួង	TDDC
498315	ចាំថ្ងៃបងវិលវិញ	គឹម លីហ្សា	CTBVV
498316	ស្នេហ៍ពិត	សុគន្ធកញ្ញា	SP
498317	ឈឺសែនឈឺ	ខេមរៈ សិរីមន្ត	CSC
498318	សុំបានទេ	សុ ផានិតា	SBT
498319	ចិត្តអើយស្មោះម្លោះ	បុកលួង	CESM
498320	ចាស់កុំព្រើល	គឹម លីហ្សា	CKP
498321	ព្រាមទាំងអាជីវិយ	ខេមរៈ សិរីមន្ត	PTAL
498322	ព្រានចិត្តត្រជាក់	សុគន្ធកញ្ញា	PCTC
498323	ឈឺចាប់ជន្មសអូន	បុកលួង	CCCNO
498324	សើចទាំងទឹកភ្នែក	គឹម លីហ្សា	STTP
498325	សន្ទូងភ្លេចស្រែ	ខេមរៈ សិរីមន្ត	SPS
498326	ទឹកភ្នែកលន់ត្ត	សុគន្ធកញ្ញា	TPLT
498327	អន្តរាយ	វ៉ាមភូមិ	OR
498328	ចំរៀងលោមស្នេហ៍	ខេមរៈ សិរីមន្ត	CRLS
498329	ស្លាប់ក្នុងអន្លង់ភ្លើងស្នេហ៍	គឹម លីហ្សា	SKOPS
498330	បងខុសខ្លួនឯង	បុកលួង	BKKE